

ឯកសារព័ត៌មាន

ផ្សាយនៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម របស់អាជ្ញាធរជាតិអប្សរា

ឆ្នាំ ២០១៧ ប្រចាំឆមាសទី២

ទំព័រដើម អង្គរ អាជ្ញាធរជាតិអប្សរា សេចក្តី



អាជ្ញាធរជាតិអប្សរា អាជ្ញាធរដើម្បីការពារមណ្ឌលវប្បធម៌ និង រៀបចំតំបន់អង្គរ

ភាសាខ្មែរ English

ថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧

ព័ត៌មានថ្មីៗ ជាសម្បត្តិបេតិកភណ្ឌពិភពលោក » កម្ពុជា-អាឡឺម៉ង់ប្រារព្ធខួប២០ឆ្នាំនៃកិច្ចសហប្រតិបត្តិការលើកិច្ច

ស្វែងរក...



ពិធីរំលឹកខួប២០ឆ្នាំនៃការដាក់បញ្ចូលអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក បង្ហាញពីភាពជោគជ័យនៃការងារអភិរក្សមណ្ឌលវប្បធម៌អង្គរ
www.apsaraauthority.gov.kh

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា



វិញ្ញាបនបត្រ ISO 14001



ព័ត៌មាន និង ព្រឹត្តិការណ៍



ពិធីរំលឹកខួប២០ឆ្នាំនៃការដាក់បញ្ចូលអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក បង្ហាញពីភាពជោគជ័យនៃការងារអភិរក្សមណ្ឌលវប្បធម៌អង្គរ
ពិធីរំលឹកខួប២០ឆ្នាំនៃការដាក់បញ្ចូលអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានរៀបចំឡើងជាមួយនឹងអ្នកប្រតិបត្តិការពិភពលោក នៅមុខប្រាសាទអង្គរវត្ត នាយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកជំទាវ ប៊ែន សំអុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌ វិទ្យាសាស្ត្រ និង ជាតិវិបារដ្ឋានសិលាសម្បត្តិ

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា



info@apsaraauthority.gov.kh (ខែ ធ្នូ ឆ្នាំ ២០១៧)

www.apsaraauthority.gov.kh

www.facebook.com/apsaraautorite

www.youtube.com/apsara authority



សេចក្តីផ្តើម

សកម្មភាពដែលបានធ្វើហើយ វាបានកន្លងទៅជាមួយនឹងពេលវេលា។ មានតែការកត់ត្រាទុកប៉ុណ្ណោះ ដែលអាចជួយឲ្យយើងនឹកឃើញសកម្មភាពទាំងនោះឡើងវិញ។ ឯកសារខ្លះមានតម្លៃត្រឹមជាឯកសារយោងសម្រាប់ការងារក្រោយៗទៀត ប៉ុន្តែឯកសារខ្លះ គឺមានតម្លៃជាប្រវត្តិសាស្ត្រ ដែលអាចជាមេរៀនសម្រាប់ក្មេងជំនាន់ក្រោយៗទៀត។

នាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានកត់ត្រានិងផ្សព្វផ្សាយជាប្រចាំនូវរាល់សកម្មភាពរបស់ថ្នាក់ដឹកនាំ និងសកម្មភាពការងារនៃអាជ្ញាធរជាតិអប្សរា តាមរយៈបណ្តាញទំនាក់ទំនងសង្គម គេហទំព័រ និងចែកចាយទៅតាមបណ្តាញសារព័ត៌មានជាដៃគូជាច្រើនទៀត។ ឯកសារទាំងនេះ បានជ្រួតជ្រាបដល់មហាជនទាំងក្នុងឧទ្យានអង្គរ និងមហាជនទូទៅ និងបានបង្កើនការយល់ដឹងជុំវិញឲ្យមានចូលរួមអភិរក្សបេតិកភណ្ឌទៀតផង។

ដើម្បីឲ្យឯកសារទាំងនេះកាន់តែមានប្រយោជន៍សម្រាប់ជាឯកសារយោង និងជាឯកសារស្រាវជ្រាវបន្តទៀតនោះ នាយកដ្ឋានផ្សព្វផ្សាយបានរៀបចំបោះពុម្ពនូវអត្ថបទផ្សព្វផ្សាយទាំងអស់ ជាសៀវភៅទុកជាឯកសារតម្កល់ប្រចាំឆ្នាំ។ ឯកសារទាំងនេះ ត្រូវបានដាក់រៀងតាមខែនីមួយៗ ហើយនៅខាងចុងនៃសៀវភៅមានឧបសម្ព័ន្ធ ដែលអាចជួយឲ្យអ្នកអានងាយស្រួលរកអត្ថបទដែលត្រូវការ។

អត្ថបទដែលមានក្នុងសៀវភៅនេះនិយាយអំពី សកម្មភាពថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា កិច្ចសហប្រតិបត្តិការអន្តរជាតិ ការអភិរក្ស និងជួសជុល ការគ្រប់គ្រងបរិស្ថាន ទឹក និងព្រៃឈើ ការបណ្តុះបណ្តាល ការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍទេសចរណ៍ ការអភិវឌ្ឍសហគមន៍ ពិធីទំនៀមទម្លាប់អ្នកស្រុកអង្គរ និងអត្ថបទផ្សេងៗទៀតដែលទាក់ទងនឹងចំណេះដឹងអំពីបេតិកភណ្ឌពិភពលោកអង្គរ។

នាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាសង្ឃឹមថា សៀវភៅនេះនឹងបានជាប្រយោជន៍ដល់អ្នកស្រាវជ្រាវ និងសាធារណជនទូទៅដែលចង់ដឹងអំពីសកម្មភាពរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជាប្រពៃណីទំនៀមទម្លាប់របស់អ្នកស្រុកអង្គរ។

ទោះជាក្រុមការងារបានធ្វើការងារនេះ ដោយសម្រិតសម្រាំង និងប្រុងប្រយ័ត្នខ្ពស់យ៉ាងណាក្តី កំហុសដោយអចេតនាផ្នែកអក្ខរាវិរុទ្ធ ឬកំហុសបច្ចេកទេសណាមួយច្បាស់ជាកើតមានឡើងជាក់ជាមិនខាន។ នាយកដ្ឋានផ្សព្វផ្សាយសូមខន្តីអភ័យទោសអំពីសំណាក់អ្នកអានទាំងអស់ចំពោះកំហុសឆ្គងទាំងនោះ ហើយរង់ចាំការរិះគន់ក្នុងន័យស្ថាបនាដោយសេចក្តីសប្បាយ រីករាយ។

ថ្ងៃ ចន្ទ ០៦កើត ខែមាយ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១
សៀមរាប ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៨

ប្រធាននាយកដ្ឋានផ្សព្វផ្សាយ


ឡុន កុសល

មាតិកា

ចំណងជើងព័ត៌មាន

លេខទំព័រ

អារម្ភកថា i

មាតិកា iii

ផ្នែកទី ១

ប្រចាំខែកក្កដា

- អាជ្ញាធរជាតិអប្សរានិងសាលាខេត្តសៀមរាបជួបពិភាក្សាលម្អិតលើការបង្កើតគណៈកម្មការចម្រុះ ដើម្បីអនុវត្តការងាររុះរើសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ ១
- គណៈប្រតិភូចិនក្រុងសៀងហៃចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដើម្បីស្វែងយល់ពីតំបន់រមណីយដ្ឋានអង្គរនិងស្វែងរកលទ្ធភាពវិនិយោគនាអនាគត ២
- ធម្មាសទី១ឆ្នាំ២០១៧ ការអនុញ្ញាត និងជួសជុលសំណង់ក្នុងតំបន់អង្គរជាង៣០០ករណី ៣
- ឯកសារថ្មីៗស្តីពីវិនាសកម្មនៃបេតិកភណ្ឌពិភពលោកនៅអារ៉ាប់ និងឯកសារសំខាន់ជាច្រើនទៀតមាននៅក្នុងបណ្ណាល័យនៃអាជ្ញាធរជាតិអប្សរា ៤
- អ្នកជំនាញសម្រេចកាប់ដើមស្តង់ដាប់មួយដើមនៅប្រាសាទតាព្រហ្ម ដើម្បីបញ្ចៀសហានិភ័យប្រាសាទ និងរក្សាសុវត្ថិភាពភ្ញៀវទេសចរ ៦
- ព្រះពុទ្ធប្រក់នាគ១អង្គត្រូវបានប្រជាពលរដ្ឋស្រុកស្វាយលើប្រគល់ជូនអាជ្ញាធរជាតិអប្សរា ៧
- សេចក្តីជូនដំណឹង ស្តីពីការកាត់ដកហូតដើមឈើដាប់ និងកាត់ក្រីមែកឈើដាប់ មែករស់នៅតាមបរិវេណប្រាសាទ និងតាមទីតាំងនានាក្នុងរមណីយដ្ឋានអង្គរ ៨
- អាជ្ញាធរជាតិអប្សរាសហការជាមួយឥណ្ឌាជួសជុលសាលរបាំនៃប្រាសាទតាព្រហ្ម ១០
- សុខសន្តិភាពបានធ្វើឱ្យអង្គរវត្តបង្ហាញនូវស្នាមញញឹមដល់ទេសចរគ្រប់ទិសទី និងស្រូបទាញចំណូលមិនចេះរឹងស្ងួត! ១១
- អាជ្ញាធរជាតិអប្សរាបានបើកវគ្គបណ្តុះបណ្តាលដល់បុគ្គលិកថ្មីចំនួន១០៣នាក់ ស្តីពីប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក ១២
- អ្នកអភិរក្សគ្រោងយកព្រះពុទ្ធរូបដែលរកឃើញពេលកំណាយជួសជុលប្រាសាទតាព្រហ្មដាក់នៅទីតាំងដើមវិញ ១៤
- កម្ពុជាអបអរសាទរប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៥
- រាជរដ្ឋាភិបាលកម្ពុជាឆ្លើសារលិខិតថ្លែងអំណរគុណ អគ្គនាយិកាអង្គការយូណេស្កូ ក្រោយ «ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៦
- សេចក្តីជូនដំណឹងស្តីពី ការបិទជាន់ទី៣នៃប្រាសាទតាកែវ ១៨
- រាជរដ្ឋាភិបាលកម្ពុជាឆ្លើសារលិខិតជូនជនរួមជាតិចូលរួមអបអរសាទរបន្ទាប់ពី «ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៩
- អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីអបអរសាទរការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោក នៅមុខប្រាសាទអង្គរវត្ត ២០
- គណៈកម្មការចម្រុះដើម្បីរុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរជួបពិភាក្សាគ្នាដើម្បីអនុវត្តការងារ ២១

- យុទ្ធនាការរុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី៣ខែកក្កដានេះ: ២២
- អគ្គនាយកអាជ្ញាធរជាតិអប្សរាសំណូមពរដល់គ្រប់បណ្តាសារព័ត៌មានទាំងអស់
សូមផ្សាយព័ត៌មានដោយផ្ដោតលើភាពត្រឹមត្រូវនិងគោលការណ៍បេតិកភណ្ឌ ២៤
- ប្រាសាទតានៃបង្អួតសម្រស់ក្នុងព្រៃខាងជើងប្រាសាទតាព្រហ្ម ២៥
- ធនាសទី១ឆ្នាំ២០១៧ អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតសាងសង់
និងជួសជុលសំណង់តូចតាចចំនួន ៣២៦ ករណី ក្នុងតំបន់អង្គរ ២៦
- អាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមគ្រូទេព្យស្ម័គ្រចិត្តជប៉ុន បើកវគ្គបណ្តុះបណ្តាល
បច្ចេកទេសគ្រោះបឋមដល់មន្ត្រីភ្នាក់ងារទេសចរណ៍ចំនួន៤០នាក់ ២៧
- កូនសត្វទាចម្មុជទី៣ បានចាប់កំណើតហើយក្នុងឧទ្យានអង្គរ ២៨
- រយៈពេល៦ខែដើមឆ្នាំ២០១៧អាជ្ញាធរអប្សរាបានដាំកូនឈើជាង១២០០០ដើម ៣០
- ជំនឿបែងអារីសរបស់អ្នកស្រុកអង្គរ ៣១
- វត្តបន្ទាយក្បាលចិនជាឧទាហរណ៍មួយនៃពហុជំនឿក្នុងជីវិតខ្មែរ ៣៣
- មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរាទទួលវគ្គបណ្តុះបណ្តាលអំពីវិទ្យាសាស្ត្រពាក់ព័ន្ធ
នឹងការអភិរក្សបុរាណដ្ឋាននៅតំបន់អង្គរពីអ្នកជំនាញកូរ៉េ ៣៥
- អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសស្តីពីការប្រើប្រាស់
ថាមពលពន្លឺព្រះអាទិត្យដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព ៣៦
- ៦ខែដើមឆ្នាំ២០១៧អាជ្ញាធរជាតិអប្សរាទទួលសំណើសាងសង់ផ្ទះជាង៦០០ករណី
និងបានអនុញ្ញាតជិត៣០០ករណី ៣៧
- វត្តអារញ្ញសាគរ វត្តបុរាណដែលមានសំណង់ស្ថាបត្យកម្មគួរឲ្យទាក់ទាញ ៣៩
- ប្រតិភូអាស៊ាន-ចិនផ្នែកអភិវឌ្ឍជនបទបំពេញទស្សនកិច្ចនៅភូមិធម្មជាតិនានា ៤០
- មន្ត្រីបុគ្គលិកបច្ចេកទេសអាជ្ញាធរជាតិអប្សរា២៣នាក់បានបញ្ចប់ដោយជោគជ័យ
លើវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសក្រោមកិច្ចសហការពីស្ថានទូតអាមេរិកប្រចាំកម្ពុជា ៤១
- សេចក្តីជូនដំណឹងស្តីពីការកាត់ដកហូតដើមឈើងាប់ កាត់ដើមឈើពាក់កណ្តាលដើម
និងកាត់ក្រីមែកឈើងាប់ មែករស់ នៅបរិវេណប្រាសាទ និងតាមទីតាំងនានាក្នុងមណ្ឌីយដ្ឋានអង្គរ ៤៣
- អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាស្តីពីការងារស្រាវជ្រាវនៅមន្ទីរពេទ្យទន្លេស្ងួត
ដល់និស្សិតអន្តរជាតិមកពី៩ប្រទេស ៤៤
- ម្ចាស់សំណង់ខុសច្បាប់នៃគម្រោងរៀបចំកន្លែងកម្សាន្តលើដីទំហំជាង៤ហិកតា
ក្នុងតំបន់មណ្ឌីយដ្ឋានអង្គរព្រមរុះរើដោយស្ម័គ្រចិត្ត ៤៥
- ចម្លាក់បដិមាដ៏ធំត្រូវបានរកឃើញនៅមន្ទីរពេទ្យទន្លេស្ងួតខាងជើងក្រុងអង្គរធំ ៤៦
- សេចក្តីជូនដំណឹងស្តីពីការចូលទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត តាមច្រកខាងកើត ៤៨

ផ្នែកទី ២
ប្រចាំខែសីហា

- សេចក្តីជូនដំណឹងស្តីពីការចាត់វិធានការចុះរុះរើសំណង់ខុសច្បាប់ក្នុងតំបន់១ និងតំបន់២ នៃមណ្ឌីយដ្ឋានអង្គរ ៤៩

- លោកសាស្ត្រាចារ្យ Yoshiaki Ishizawa ជាងពាក់កណ្តាលជីវិតដើម្បីការងារអភិរក្សអង្គរ ៥០
- ទឹកក្នុងកសិដ្ឋានអង្គរវត្តនាខែវស្សាស្រស់ស្អាតគួរឲ្យចង់ទស្សនា ៥២
- កំណាយស្រាវជ្រាវនៅអតីតមន្ទីរពេទ្យបុរាណនាប្រាសាទទន្លេស្ងួតរកឃើញព្រះបដិមា «កែវដ្យគុរ»
ដែលជាព្រះពុទ្ធស្តេចប្តី ៥៣
- មន្ត្រីជំនាញនិងភ្នាក់ងារទេសចរនៃអាជ្ញាធរជាតិអប្សរាបានបញ្ចប់វគ្គសិក្សាស្តីពីការគ្រប់គ្រងទេសចរណ៍
នៅតំបន់បេតិកភណ្ឌពិភពលោក ៥៤
- ក្រុមគណៈកម្មការចម្រុះចាប់ផ្តើមអនុវត្តការរុះរើសំណង់ខុសច្បាប់នៅក្នុងឧទ្យានអង្គរ ៥៦
- គណៈកម្មការចម្រុះរុះរើសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរ៖ នៅថ្ងៃទីពីរនៃការចុះរុះរើសំណង់ខុសច្បាប់
ប្រជាជនមួយចំនួនធំ ព្រមទទួលខុសនិងស្ម័គ្រចិត្តរុះរើដោយខ្លួនឯង ៥៧
- កម្មសិក្សាការី១០ប្រទេសបានបញ្ចប់វគ្គសិក្សារយៈពេលខ្លីនៅតាមការដ្ឋានអំពីប្រវត្តិសាស្ត្រខ្មែរ
និងការស្រាវជ្រាវបុរាណវិទ្យានៅលើទឹកដីអង្គរ ៥៨
- ០៤ថ្ងៃនៃយុទ្ធនាការរុះរើសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរមានសំណង់ចំនួន១០៩ករណី
ត្រូវបានក្រុមការងាររុះរើនិងម្ចាស់សំណង់ស្ម័គ្រចិត្តរុះរើខ្លួនឯង ៥៩
- អ្នកភូមិនិរន្តរៈក្រៅស្ម័គ្រចិត្តប្រគល់ក្រឡបុរាណដែលដឹកបានបន្ទាប់ពីរក្សាទុកអស់រយៈពេល៣ខែ ៦០
- គណៈកម្មការចម្រុះសម្រេចចុះរើកញ្ចុះដោយផ្ទាល់បន្ទាប់ពីម្ចាស់សំណង់
សន្យាហើយមិនធ្វើតាមជាច្រើនលើកច្រើនសា ៦២
- ត្រឹមរយៈពេល៩ថ្ងៃ សំណង់ខុសច្បាប់ចំនួន១៧១ករណីត្រូវបានរុះរើនៅក្នុងឧទ្យានអង្គរ ៦៣
- អ្នកភូមិភោគប្រគល់ខ្ទប់បែតងសម័យអង្គរជូនអាជ្ញាធរជាតិអប្សរាអភិរក្ស និងរក្សាទុក ៦៤
- ប្រតិភូអាជ្ញាធរជាតិអប្សរាចេញដំណើរទៅសម្តេចការតាំងពិព័រណ៍រូបថតតំបន់អង្គរ
នៅរមណីយដ្ឋានភ្នំហ៊ឹងសានប្រទេសចិន ៦៥
- ប្រជាពលរដ្ឋម្ចាស់សំណង់ខុសច្បាប់ម្នាក់ក្នុងឧទ្យានអង្គរព្រមស្ម័គ្រចិត្តរុះរើសំណង់
និងចូលរួមដាំដើមឈើឡើងវិញក្នុងដីរបស់ខ្លួន ៦៦
- ការតាំងពិព័រណ៍រូបថតតំបន់អង្គរនៅតំបន់ភ្នំហ៊ឹងសាននៃសាធារណៈរដ្ឋប្រជាមានិតចិន
បានសម្តេចជាផ្លូវការហើយ ៦៧
- ក្រោយរក្សាទុកអស់រយៈពេល១៥ឆ្នាំ អ្នកស្រុកគោកដូងបានស្ម័គ្រចិត្តប្រគល់ក្រឡបុរាណសម័យអង្គរចំនួន២
ជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ៦៩
- ប្រជាជនភូមិធម្មជាតិរុនតាឯកទទួលបានសេវាកម្មពិនិត្យសុខភាពឥតគិតថ្លៃ
ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តជុំវិញពិភពលោករបស់សហរដ្ឋអាមេរិក ៧០
- សិក្ខាកាម២៦រូបបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាសង្គ្រោះបឋមនៅអាជ្ញាធរជាតិអប្សរា ៧២
- ក្រោយប្រតិបត្តិការកន្លះខែ ក្រុមការងារចម្រុះសម្រេចការរុះរើសំណង់ខុសច្បាប់
ក្នុងរមណីយដ្ឋានអង្គរបានជាង៤៥% ៧៣
- អាជ្ញាធរជាតិអប្សរាដាំដើមគគីរ១៨០០ដើមនៅច្រកចូលខាងកើតចៀងខាងត្បូងក្នុងបរិវេណប្រាសាទតាព្រហ្ម ៧៤

ផ្នែកទី ៣
ប្រចាំខែកញ្ញា

- សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល ៧៧
- អាជីវករដឹកដីលក់ប្រគល់វត្ថុបុរាណចំនួន៣ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរវៃបេរក្សា ៧៨
- ញាតិគាំទ្រចំពោះចំណាត់ការរបស់ស្ថាប័នមានសមត្ថកិច្ចតាមផ្លូវច្បាប់លើបុគ្គល
ក៏ម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ៧៩
- កុលាលភាជន៍ដែលទទួលបានពីប្រជាពលរដ្ឋទទួលបានការអភិរក្សពីអ្នកជំនាញ អាជ្ញាធរជាតិអប្សរា ៨១
- គណៈប្រតិភូក្រសួងកសិកម្មចិនអញ្ជើញទស្សនកិច្ចនៅភូមិធម្មជាតិនៃតាឯក ៨២
- លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរាប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន២វត្ត
ក្នុងឧទ្យានអង្គរនារដូវកាន់បិណ្ឌ ៨៣
- លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតី
កិច្ចប្រជុំបច្ចេកទេសលើកទី៣ អាយស៊ីស៊ី-ព្រះវិហារ ៨៤
- មកដល់ទៀតហើយ ព្រឹត្តិការណ៍សមរាត្រី (Angkor Equinox) នៅប្រាសាទអង្គរវត្ត ៨៥
- អាជ្ញាធរជាតិអប្សរារបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាអវកាសសម្រាប់បេតិកភណ្ឌវប្បធម៌
និងធម្មជាតិជាមួយមជ្ឈមណ្ឌល HIST នៃប្រទេសចិន ៨៨
- អគ្គនាយកអាជ្ញាធរជាតិអប្សរាអនុញ្ញាតឲ្យប្រតិភូវិទ្យាស្ថានស្រាវជ្រាវ GZPI
និងសាកលវិទ្យាល័យ TONGJI ចូលជួបពិភាក្សាការងារ ៩០
- គិតត្រឹមថ្ងៃទី២៥ ខែកញ្ញានេះ សំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ
ត្រូវបានរុះរើបានចំនួនជាង៦០%ហើយ ៩១
- អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័នឯកជនដើម្បីបង្កើនគុណភាព
វិស័យទេសចរណ៍នៅតំបន់រមណីយដ្ឋានអង្គរ ៩២
- វណ្ណ មូលីវណ្ណ ៖ បិតាស្ថាបត្យកម្មខ្មែរនិងជាស្ថាបនិកនៃអាជ្ញាធរជាតិអប្សរា
បានទទួលមរណភាពក្នុងជំនួយ៩១ឆ្នាំ ៩៣
- វត្ថុបុរាណធ្វើពីដីដុតនិងថ្មកក់មួយចំនួនធំត្រូវបានរកឃើញនៅក្នុងឧទ្យានអង្គរ ដោយមន្ត្រីអាជ្ញាធរជាតិអប្សរា ៩៥
- លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា
ចូលគោរពវិញ្ញាណក្ខន្ធលោកតា វណ្ណ មូលីវណ្ណ ៩៦

ផ្នែកទី ៤
ប្រចាំខែតុលា

- កម្រងរូបភាពពិធីបុណ្យសពលោកតា វណ្ណ មូលីវណ្ណ ៩៧
- ភ្ញៀវលាយខ្យល់មួយមេធាវីបណ្តាលឲ្យដើមឈើតំបន់អង្គរដួលរលំជាច្រើនដើម ៩៨
- អាជ្ញាធរជាតិអប្សរាសូមឲ្យប្រុងប្រយ័ត្នព្រោះពេលភ្ញៀវខ្យល់អាចបណ្តាលឲ្យដើមឈើដួលរលំ ៩៩
- ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាជួបពិភាក្សាតាមដានខ្លឹមសារអនុសាសន៍ ICC-Angkor
នៃកិច្ចប្រជុំបច្ចេកទេសលើកទី២៨ ១០០

- អាជ្ញាធរជាតិអប្សរាអះអាងថាគ្មានទឹកជំនន់ក្នុងតំបន់ប្រាសាទទេ១០១
- អ្នកជំនាញអាជ្ញាធរជាតិអប្សរារំដោះទឹកភ្លៀងដែលដក់នៅក្នុងប្រាសាទអង្គរវត្ត ១០២
- អាជ្ញាធរជាតិអប្សរាសហការជាមួយមជ្ឈមណ្ឌល KJ Somaiya នៃប្រទេសឥណ្ឌា
រៀបចំសិក្ខាសាលាស្តីពី អង្គរក្នុងបរិបទព្រះពុទ្ធសាសនាអន្តរជាតិ ១០៣
- វាលស្មៅជាប់កសិនុប្រាសាទអង្គរវត្តត្រូវបានរៀបចំឱ្យមានភាពស្រស់ត្រកាល១០៤
- សេចក្តីជូនដំណឹងស្តីពីការកាត់យកចេញនូវដើមឈើ ការកាត់ក្រឹមែកឈើតូចៗ
និងបោចវល្លិមួយចំនួនដែលប៉ះពាល់ទេសភាពប្រាសាទនៅក្នុងបរិវេណ និងមុខប្រាសាទអង្គរវត្ត១០៦
- សេចក្តីជូនដំណឹងស្តីពីការកាត់ដកហូតដើមឈើ កាត់ពាក់កណ្តាលដើម និងកាត់ក្រឹមែកឈើងាប់
និងមែករស់នៅតាមបរិវេណប្រាសាទ និងតាមភូមិធានាក្នុងរមណីយដ្ឋានអង្គរ ១០៧
- ក្រុមប្រឹក្សាយុវជនជាង១០០នាក់មកទស្សនាស្វែងយល់ពីតំបន់រមណីយដ្ឋានអង្គរ ១០៨
- សាធារណជនគាំទ្រចំណាត់ការអាជ្ញាធរជាតិអប្សរារៀបចំវាលស្មៅ
មុខកសិនុប្រាសាទអង្គរវត្តឱ្យមានភាពស្រស់ត្រកាល ១០៩
- សេចក្តីជូនដំណឹងស្តីពីការកាត់ដកហូតដើមឈើ កាត់ក្រឹមែកឈើ និងលះធាងដើមត្នោត
នៅតាមបរិវេណប្រាសាទ និងតាមភូមិធានាក្នុងរមណីយដ្ឋានអង្គរ១១១
- មន្ត្រីជំនាញបង្ហាញអំពីការត្រៀមខ្លួនសម្រាប់ជំនន់ទឹកភ្លៀងចន្លោះពីថ្ងៃទី១៣-២២ ខែតុលានេះ: ១១២
- គម្រោងជួសជុលក្រុមប្រាសាទព្រះពិធុរនាំចូលឧបករណ៍ពិសោធន៍ថ្ម
ដើម្បីបម្រើការងារអភិរក្សជួសជុលរបស់ខ្លួន ១១៣
- ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាចូលរួមគោរពវិញ្ញាណកូន្ណគម្រប់ខួប៥ឆ្នាំរបស់សម្តេចព្រះបរមរតនកោដ្ឋ១១៤
- អាជ្ញាធរជាតិអប្សរាចុះហាមឃាត់ការដឹកដីធ្វើអាងហែលទឹកនៅក្នុងអាហារដ្ឋានប្រាសាទនាងពៅ១១៥
- ទេសភាពស្រះស្រង់នារដូវវស្សា១១៦
- ក្រសួងការបរទេសហ្វីលីពីនមានបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ១១៧
- អគ្គនាយកអាជ្ញាធរជាតិអប្សរាជួបពិភាក្សាអំពីគម្រោងជួសជុលព្រះបរមរាជវាំងទីក្រុងអង្គរធំ
ជាមួយស្ថាប័ន CSA របស់ចិន ១១៩
- សូមអញ្ជើញទស្សនាទិដ្ឋភាពប្រាសាទបន្ទាយក្តី ១២០
- ប្រាសាទតារសាម ១២១
- សារមន្ទីរព្រះនរោត្តមសីហនុអង្គរ៖ បណ្តុំនៃចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ចម្លាក់សិល្បៈ
បម្រែបម្រួលនៃសាសនានៅកម្ពុជានាអតីតកាល ១២៣
- លលាដ៍ក្បាលមនុស្សដែលមានអាយុជាង៣ពាន់ឆ្នាំ មានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ... ១២៥
- មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាទទួលការបណ្តុះបណ្តាលអំពីនីតិវិធីអនុវត្តចរិកាកម្មវិធីសម្រាប់ឆ្នាំ២០១៨ ១២៦

ផ្នែកទី ៥
ប្រចាំខែវិច្ឆិកា

- អាជ្ញាធរជាតិអប្សរាឧបត្ថម្ភដល់កីឡាករនិងគណៈកម្មការទូកងរមកពីស្រុក និងក្រុងក្នុងរមណីយដ្ឋានអង្គរ ១២៧
- គម្រោងអភិរក្សក្រុមប្រាសាទព្រះពិធុរលើកសម្តេចបន្ទប់ពិសោធន៍បម្រើដល់ការងារអភិរក្សជួសជុល ១២៨

- អាជ្ញាធរជាតិអប្សរានិងស្ថាប័នCHICOនៃសាធារណរដ្ឋកូរ៉េ
ចុះអនុស្សរណៈយោគយល់គ្នាលើគម្រោងជួសជុល និងអភិរក្សលានជល់ដំរី ១២៩
- បន្ទាយសំរំ ៖ ជាប្រាសាទតូចតែមានរចនាបថស្រដៀងនឹងប្រាសាទអង្គរវត្ត ១៣០
- ក្នុងខែតុលា អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតការជួសជុលសំណង់តូចៗបានចំនួន ៤៧ករណី ១៣២
- GACP នឹងប្រារព្ធជុំវិញ២០ឆ្នាំនៃការងារអភិរក្សអង្គរ ១៣៣
- ប្រវត្តិចេតិយ ជ័យនន្ទ ដែលសង់ក្នុងបរិវេណប្រាសាទអង្គរវត្ត ១៣៤
- គម្រោងជួសជុលក្រុមប្រាសាទព្រះពិធុរអញ្ជើញមន្ត្រីអ្នកជំនាញខ្មែរ
បណ្តុះបណ្តាលបុគ្គលិកលើជំនាញជួសជុលថ្ម ១៣៦
- អាជ្ញាធរជាតិអប្សរានិងមន្ទីរពេទ្យកណ្តាលវប្បធម៌ខេត្តសានទុងចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ
ទេសចរណ៍វប្បធម៌និងបេតិកភណ្ឌក្រុង Jinjing និងតំបន់អង្គរ ១៣៧
- មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាចែករំលែកបទពិសោធន៍ការងារគ្រប់គ្រងមណីយដ្ឋានអង្គរ
ដល់ប្រតិភូមកពីប្រទេសឥណ្ឌូណេស៊ី ១៣៩
- រាជរដ្ឋាភិបាលនឹងរៀបចំពិធីប្តូរស្នងចម្រើនសេចក្តីសុខដល់ព្រះរាជាណាចក្រកម្ពុជានៅប្រាសាទអង្គរវត្ត ១៤០
- សហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជាព្រមព្រៀងទទួលទិញសណ្តែកផ្កាយពីប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក ... ១៤២
- មណីយដ្ឋានអង្គរនៅតែបន្តល្បីល្បាញក្រោមដំបូលសុខសន្តិភាពនិងអភិវឌ្ឍន៍នៅកម្ពុជា ១៤៣
- ថ្នាក់ដឹកនាំនៃអាជ្ញាធរអប្សរា ចុះពិនិត្យទីតាំងរៀបចំពិធីប្តូរស្នងចម្រើនសេចក្តីសុខនៅមុខអង្គរ ១៤៥
- សេចក្តីជូនដំណឹងស្តីពី ការដាក់ឱ្យអនុវត្តការបង់ថ្លៃសេវាសាធារណៈស្តីពីការគ្រប់គ្រងការប្រមូលចំណូល
ពីសេវាផ្សេងៗក្នុងតំបន់មណីយដ្ឋានអង្គរតាមគណនីរបស់អាជ្ញាធរអប្សរា
នៅធនាគារជាតិនៃកម្ពុជា សាខាខេត្តសៀមរាប ១៤៦
- សេចក្តីជូនដំណឹងស្តីពី ការរៀបចំសណ្តាប់ធ្នាប់ចំណត និងអ្នកលក់ដូរនៅមុខបរិវេណប្រាសាទអង្គរវត្ត ១៤៧
- ឯកឧត្តម ប៊ិន ឈិន ដឹកនាំប្រតិភូត្រួតពិនិត្យទីតាំងរៀបចំពិធីប្តូរស្នងចម្រើននៅមុខប្រាសាទអង្គរវត្ត ១៤៨

ផ្នែកទី ៦
ប្រចាំខែធ្នូ

- ពលរដ្ឋយ៉ាងកុះកររីករាយនឹងបំពេញបុណ្យជាមួយថ្នាក់ដឹកនាំជាតិសុខប្រាសាទអង្គរវត្ត ១៤៩
- ព្រឹត្តិការណ៍កីឡា RAID Amazonas លើកទី២បានចាប់ផ្តើមហើយនៅលើទឹកដីអង្គរនាព្រឹកមិញនេះ! ១៥០
- ឯកឧត្តមបណ្ឌិត ស៊ី ម៉ាប់ នាំយកថវិកាទៅចូលរួមបុណ្យសពបុគ្គលិកអាជ្ញាធរជាតិអប្សរា ១៥១
- សេចក្តីជូនដំណឹងជ្រើសរើសបុគ្គលិក០២រូប កម្រិតបរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រទុតិយភូមិ
ឱ្យបម្រើការងារនៅនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ ១៥២
- សេចក្តីជូនដំណឹងស្តីពីការបិទបរិវេណទស្សនាមួយចំនួននៅក្នុងប្រាសាទអង្គរវត្ត សម្រាប់ព្រឹត្តិការណ៍ចតុរូប
អបអរសាទរខួបលើកទី២៥ នៃការដាក់បញ្ចូលមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ១៥៣
- អាជ្ញាធរជាតិអប្សរាគ្រោងចាប់ដៃគូជាមួយរដ្ឋបាលតំបន់ Xicheng នៃទីក្រុងប៉េកាំង
ប្រទេសចិនដើម្បីសហប្រតិបត្តិការលើវិស័យបេតិកភណ្ឌ ១៥៤
- សេចក្តីជូនដំណឹងស្តីពីការបិទច្រកចូលកណ្តាលខាងកើតនៃគោបុរៈទីបីនៅប្រាសាទបន្ទាយស្រី
ចាប់ពីថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ១៥៥

- ចម្លាក់តោនិងពុទ្ធបដិមាសម័យកណ្តាលនៃប្រាសាទប្រែរូបកំពុងទទួលការអភិរក្សជួសជុលពីមន្ត្រីជំនាញខ្មែរ១៥៦
- អាជ្ញាធរជាតិអប្សរាជម្រុញទីផ្សារកសិផលអ្នកស្រុកអង្គរតាមរយៈកម្មវិធីតាំងបង្ហាញផលិតផលបន្លែ
ផ្លែឈើកម្ពុជាលើកទី១០នៅទីក្រុងសៀមរាប ១៥៧
- Raid Amazonas ព្រឹត្តិការណ៍កីឡាដែលផ្សារភ្ជាប់នឹងវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ វិស័យទេសចរណ៍
ដីវិភាពពិតៗរបស់ប្រជាជនខ្មែរទៅកាន់ពិភពលោក ១៥៩
- អ្នកជំនាញការជាន់ខ្ពស់អាយស៊ីស៊ី-អង្គរ ចុះពិនិត្យការងាររុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ១៦០
- គណៈកម្មាធិការអាយស៊ីស៊ី-អង្គរនឹងបើកកិច្ចប្រជុំពេញអង្គលើកទី២៤ របស់ខ្លួន
នៅថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៧ ១៦២
- ក្រុមអ្នកជំនាញការជាន់ខ្ពស់អាយស៊ីស៊ី-អង្គរ ចុះពិនិត្យការងារមួយចំនួនក្នុងឧទ្យានអង្គរមុនកិច្ចប្រជុំ ១៦៣
- អាជ្ញាធរជាតិអប្សរាប្រគល់មកដីមាននិងវត្ថុបុរាណមួយចំនួនជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈរក្សាទុក១៦៤
- កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ៖ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា
អបអរសាទរនឹងចំណាត់ការទប់ស្កាត់សំណង់ ខុសច្បាប់ក្នុងមណ្ឌលយង្គានអង្គរ១៦៦
- កម្ពុជា-អាឡឺម៉ង់ប្រារព្ធខួប២០ឆ្នាំនៃកិច្ចសហប្រតិបត្តិការលើកិច្ចការអភិរក្សមណ្ឌលយង្គានអង្គរ ១៦៧
- ថ្ងៃនេះជាខួប២៥ឆ្នាំដែលអង្គរបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៦៨
- អាជ្ញាធរអប្សរា និងស្ថាប័នគម្រោងអាឡឺម៉ង់អភិរក្សទេពអប្សរា
ចុះអនុស្សរណៈយោគយល់លើគម្រោងជួសជុល និងអភិរក្សប្រាសាទក្នុងមណ្ឌលយង្គានអង្គរ ១៦៩
- ស្ថាប័នគម្រោងអភិរក្សអាឡឺម៉ង់-អប្សរា បើកសន្និសីទវិទ្យាសាស្ត្រស្តីពីការអភិរក្សក្នុងមណ្ឌលយង្គានអង្គរ ១៧០
- ពិធីរំលឹកខួប២៥ឆ្នាំនៃការដាក់បញ្ចូលអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក
បង្ហាញពីភាពជោគជ័យនៃការងារអភិរក្សមណ្ឌលយង្គានអង្គរ ១៧២
- សេចក្តីជូនដំណឹងស្តីពីការកាត់សម្ភារដើមឈើ កាត់ក្រីមែកឈើ កាត់ច្រើបចុងមែក
និងកាត់ត្បូងដើមឈើ នៅតាមបរិវេណប្រាសាទ និងតាមភូមិនានាក្នុងមណ្ឌលយង្គានអង្គរ ១៧៤
- គម្រោងស្ថាប័នអាឡឺម៉ង់-អប្សរាអភិរក្សទេពអប្សរា តាំងពិរពណ៌វិទ្យាសាស្ត្រ
អំពីការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យានិងសម្ភារៈក្នុងការជួសជុលសំណង់ក្នុងមណ្ឌលយង្គានអង្គរ ១៧៥
- អាជ្ញាធរជាតិអប្សរាដកហូតគ្រឿងចក្រកាយដីត្រពាំងបុរាណខាងលិចបារាណ៍ទឹកថ្លា! ១៧៦
- អាជ្ញាធរជាតិអប្សរាប្រជុំផ្ទៃក្នុងអនុវត្តអនុសាសន៍របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ១៧៧
- បុគ្គលិកអាជ្ញាធរជាតិអប្សរាទទួលការបណ្តុះបណ្តាលពីអ្នកជំនាញកូរ៉េផ្នែកពិសោធភាពរឹងមាំរបស់
សម្ភារៈដើម្បីជួសជុលសំណង់បុរាណក្នុងឧទ្យានអង្គរ ១៧៨
- អាជ្ញាធរជាតិអប្សរាបើកសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរសម្រាប់ឆ្នាំ២០១៧ និង២០១៨ ១៧៩
- អ្នកជំនាញអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញការឥណ្ឌារកដំណោះស្រាយសង្គ្រោះដើមឈើក្នុងប្រាសាទតាព្រហ្ម .. ១៨១
- ភូមិធម្មជាតិនៃតាងកន្លែងរៀបចំពិធីបុណ្យឆ្លងសាឡុំ នៅចុងខែធ្នូនេះ ១៨២
- គណៈប្រតិភូខេត្តយូណាន ស្វែងរកកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ១៨៣
- ប្រាសាទអង្គរវត្តកាន់តែមានសម្រស់ស្រស់ត្រកាល ១៨៥
- សវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គររបស់អាជ្ញាធរជាតិអប្សរាឆ្នាំ២០១៧-២០១៨
នៅតែបន្តភាពវិជ្ជមាន ១៨៦

ផ្នែកទី ១ ប្រចាំខែកក្កដា

អាជ្ញាធរជាតិអប្សរានិងសាលាខេត្តសៀមរាបជួបពិភាក្សាលម្អិតលើការបង្កើតគណៈកម្មការចម្រុះដើម្បីអនុវត្តការងាររុះរើសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ


ផ្សាយនៅថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ ហ៊ុំ វិទ្ធី

នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ នៅសាលាខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងសាលាខេត្តសៀមរាប បានជួបពិភាក្សាដើម្បីបង្កើតគណៈកម្មការចម្រុះមួយដើម្បីអនុវត្តការងាររុះរើសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ។

កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព **ឯកឧត្តម ហង់ ពៅ** អគ្គនាយករង និងជាតំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា និង **ឯកឧត្តម លី វេរិទ្ឋ** អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត អភិបាលស្រុកទាំង៥ដែលជាប់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

ការជួបជុំពិភាក្សាពេលនេះ ស្របតាមខ្លឹមសារនៃកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិនារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាព **ឯកឧត្តម ឆៀ ធាន់** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប ដែលបានជំរុញឲ្យអាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្ត ក្រុង ស្រុក និងកម្លាំងសមត្ថកិច្ចទាំងអស់សហការគ្នា ក្នុងការអនុវត្តគោលការណ៍ច្បាប់របស់អង្គការយូណេស្កូ ទៅតាមគ្រប់រូបភាព និងវិធានការក្នុងការរុះរើសំណង់ អនាធិបតេយ្យក្នុងតំបន់អង្គរខាងតែបាន ដើម្បីធ្វើការទប់ស្កាត់នូវរាល់ហានិភ័យណាមួយដែលអាចនឹងកើតឡើងចំពោះបេតិកភណ្ឌពិភពលោកអង្គរ។

យោងខ្លឹមសារនៃកិច្ចប្រជុំនាពេលនេះ គណៈកម្មការចម្រុះនឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗខាងមុខ ដើម្បីអនុវត្តការងាររុះរើសំណង់ខុសច្បាប់ឲ្យបានទាន់ពេលវេលា។ អង្គប្រជុំក៏បានសម្រេចផងដែរ ដើម្បីបង្កើនការផ្សព្វផ្សាយឲ្យបានទូលំទូលាយបន្ថែមទៀត ឲ្យប្រជាពលរដ្ឋជាម្ចាស់សំណង់ខុសច្បាប់ទាំងអស់ស្ម័គ្រចិត្តរុះរើដោយខ្លួនឯង ជៀសវាងការខូចខាតនៅពេលកម្លាំងសមត្ថកិច្ចចុះអនុវត្តការងារ។





**គណៈប្រតិភូចិនក្រុងសៀងហៃចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាដើម្បីស្វែងយល់ពីតំបន់
មណីយដ្ឋានអង្គរនិងស្វែងរកលទ្ធភាពវិនិយោគនាអនាគត**

ផ្សាយនៅថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ីង ស្រីវិគ្គ រូបភាព ៖ ហ៊ីង ស្រីវិគ្គ

នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ គណៈប្រតិភូចិនចំនួន២៧នាក់ អតីតនិស្សិតសាកលវិទ្យាល័យ FUDAN ក្រុងសៀងហៃ បានមកទស្សនកិច្ចតំបន់អង្គរ ព្រមទាំងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដើម្បីស្វែងយល់ពីបន្ថែមពីតំបន់មណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញ។

ជំនួបនេះធ្វើឡើងនៅទីស្នាក់ការរបស់អាជ្ញាធរជាតិអប្សរា ទទួលស្វាគមន៍ដោយ **ឯកឧត្តម ហង់ លៅ** អគ្គនាយករងតំណាង **ឯកឧត្តមបណ្ឌិត ស៊ី ម៉ាំង** អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំផ្សេងទៀត ដើម្បីធ្វើបទបង្ហាញពីកិច្ចការគ្រប់គ្រង និងរៀបចំតំបន់អង្គររបស់អាជ្ញាធរជាតិអប្សរា ពិសេសទាក់ទងនឹងវប្បធម៌ និងវិស័យទេសចរណ៍។

តាមការបញ្ជាក់ពីថ្នាក់ដឹកនាំគណៈប្រតិភូចិនបានបញ្ជាក់ថា គណៈប្រតិភូទាំង២៧នាក់ភាគច្រើនគឺទើបមកកាន់កម្ពុជាជាលើកដំបូង ដែលអ្នកខ្លះជាសាស្ត្រាចារ្យសាកលវិទ្យាល័យ និងអគ្គនាយកក្រុមហ៊ុនដែលមានជំនួញលើវិស័យអប់រំ អចលនទ្រព្យ ទេសចរណ៍ រចនាម៉ូតអលង្ការ សំណង់ជាដើម។ ប្រធានដឹកនាំក៏បានបន្តទៀតដែរថា ពួកយើងមកទស្សនកិច្ចម្តងនេះ ក្រៅពីដើរកម្សាន្ត គឺមកដើម្បីស្វែងយល់ពីតំបន់អង្គរ និងស្វែងរកលទ្ធភាពវិនិយោគទៅលើផ្នែកណាមួយនៅទីនេះថាមានអ្វីជាអាទិភាព។ លោកក៏បានសម្តែងការអរគុណចំពោះការទទួលរាក់ទាក់យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាដែលបានធ្វើនូវបទបង្ហាញពីតំបន់អង្គរ ព្រមទាំងឆ្លើយតបរាល់សំណួរ និងផ្តល់យោបល់ជាច្រើនទាក់ទងនឹងជំនួញអាទិភាពក្នុងតំបន់អង្គរ។

ឯកឧត្តម ហង់ លៅ ក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូទាំងអស់ ដែលមានបំណងចង់ស្វែងយល់ពីអង្គរ ហើយមានបំណងចង់វិនិយោគនៅទីនេះ ដែលជាកត្តារួមចំណែកក្នុងការជួយសេដ្ឋកិច្ចកម្ពុជា។ ចំពោះការវិនិយោគនៅក្នុងតំបន់មណីយដ្ឋានសៀមរាប-អង្គរ អាជ្ញាធរជាតិអប្សរាត្រៀមនឹងចូលរួមជួយផ្តល់យោបល់រាល់គម្រោងទាំងអស់មុននឹងដាក់ឆ្លងគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ (ICC-Angkor) ដើម្បីឱ្យគម្រោងទាំងនោះអនុវត្តបាន។





ធានាទី១ឆ្នាំ២០១៧ ការអនុញ្ញាត និងជួសជុលសំណង់ក្នុងតំបន់អង្គរជាង៣០០ករណី

ផ្សាយនៅថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ ចិន ស៊ីយ៉ាង រូបភាព ៖ ក្រុមការងារសហគមន៍

របាយការណ៍របស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំធានាទី១ ឆ្នាំ២០១៧នេះ បានបង្ហាញថា ក្រុមការងារ បានចុះពិនិត្យ អនុញ្ញាតសាងសង់ និងជួសជុលតូចតាច ចំនួន ៣២៦ករណី។

ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ពីចំនួននៃសាងសង់ និងអនុញ្ញាតក្នុងក្រុងស្រុកចំនួន៥ក្នុង២ខ្សែអង្គរ។ ក្នុងនោះរួម មាន ស្រុកប្រាសាទបាគងអនុញ្ញាតចំនួន ៥៤ករណី ស្រុកអង្គរធំបានអនុញ្ញាតចំនួន ១ករណី ស្រុកពួកបានអនុញ្ញាតចំនួន ៤៦ករណី ក្រុងសៀមរាប អនុញ្ញាតបានចំនួន ១៩១ករណី និងស្រុកបន្ទាយស្រី អនុញ្ញាតបានចំនួន ៣៤ករណី។

ក្រៅពីការងារចុះពិនិត្យ អនុញ្ញាត និងសាងសង់នេះ ក្រុមការងារសហគមន៍ក៏បានធ្វើសកម្មភាពមនុស្សធម៌ជាច្រើនផង ដែរ។ ក្នុងរយៈពេលដូចគ្នានេះ ក្រុមការងារបានចុះសាកសួរសុខទុក្ខ និងនាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និង ទារក ទៅឧបត្ថម្ភស្ត្រីទើបសម្រាលកូនក្នុង២ខ្សែអង្គរ បានចំនួន ៦០៥កញ្ចប់។ ក្នុងចំណោមកញ្ចប់ទាំងនោះ បានប្រគល់ ជូនស្ត្រីកូនខ្ចីនៅស្រុកប្រាសាទបាគងចំនួន ៩៦កញ្ចប់ ស្រុកអង្គរធំបានចំនួន ៦៩កញ្ចប់ ស្រុកពួក ចំនួន ២០៩កញ្ចប់ ក្រុងសៀមរាប ៩១កញ្ចប់ និងស្រុកបន្ទាយស្រី បានចំនួន១៤០កញ្ចប់។





ឯកសារថ្មីៗស្តីពីវិសាលកម្មនៃបេតិកភណ្ឌពិភពលោកនៅអារ៉ាប់ និងឯកសារសំខាន់ជាច្រើនទៀត មាននៅក្នុងបណ្ណាល័យនៃអាជ្ញាធរជាតិអប្សរា

ផ្សាយនៅថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ ភ្លង់ ភ្លី រូបភាព ៖ ភ្លង់ ភ្លី

ឯកសារដឹកម្រមួយមានចំណងជើងថា «Patrimoines mutilés» ដែលស្តីពី បញ្ហាប្រឈមនៃសម្បត្តិបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិពេលបច្ចុប្បន្ន ជាពិសេសការប៉ះពាល់បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរដោយ សង្គ្រាមនៅអៀរ៉ាក់ អាហ្គានីស្ថង់ និងសេរី ត្រូវបានយកមកតម្កល់ទុកនៅបណ្ណាល័យនៃអាជ្ញាធរជាតិអប្សរា នៅក្នុងមជ្ឈមណ្ឌលអន្តរជាតិ ស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ។

អ្នកចងក្រងឯកសារនេះ គឺលោកសាស្ត្រាចារ្យ Mounir Bouchenaki ប្រធានមជ្ឈមណ្ឌលអារ៉ាប់ដើម្បីបេតិកភណ្ឌពិភពលោក និងជាអ្នកជំនាញការជាន់ខ្ពស់នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ។ ឯកសារនេះ និយាយអំពីបញ្ហាប្រឈម និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៃសង្គ្រាមចំពោះសម្បត្តិបេតិកភណ្ឌពិភពលោកការងារ និងសកម្មភាពនានាកន្លងមករបស់ UNESCO ទៅលើបញ្ហាប្រឈមទាំងនោះ និងអំពីការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីការពារ និងស្តារឡើងវិញនូវវិញ្ញូរវិញ្ញាណដៃទាំងនោះ។




ក្រៅពីអត្ថបទដ៏សំខាន់ខាងលើ បណ្ណាល័យនៃអាជ្ញាធរជាតិអប្សរាក៏បានទទួលផងដែរនូវឯកសារថ្មីៗចំនួន ៤ផ្សេងទៀតគឺ ៖
១. Le Vocabulaire de l'architecture Khmère : ជានិក្ខេបបទថ្នាក់បណ្ឌិតរបស់លោកស្រី ម៉ែន ចន្ទទេវី ស្តីពី ការបកប្រែពាក្យបច្ចេកទេសពីភាសាបារាំងមកភាសាខ្មែរ សម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ស្ថាបត្យកម្មខ្មែរបុរាណ និងសម័យទំនើប។

២. Le Courrier de l'UNESCO " Défis 2030; Un agenda pour tous": ជាព្រឹត្តិបត្រប្រចាំត្រីមាស របស់យូណេស្កូ UNESCO ដែលប្រមូលផ្តុំនូវអត្ថបទផ្សេងៗ ដែលទាក់ទងទៅនឹងបរិស្ថាន សង្គម ការអប់រំ បច្ចេកវិទ្យាពេលវេលាបច្ចុប្បន្ន ។ល។

៣. Annual Report on the Research and Restoration Work of the Western Prasat Top :របាយការណ៍ប្រចាំឆ្នាំ ២០១៦ ស្តីពីការស្រាវជ្រាវ និងជួសជុលប្រាសាទតុបខាងលិចរបស់វិទ្យាស្ថាន NARA។

៤. កម្រងសកម្មភាពការងាររបស់អាជ្ញាធរអប្សរាក្នុងឆ្នាំ ២០១៦ ដែលបានផ្សាយនៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមរបស់អាជ្ញាធរអប្សរា។ ឯកសារនេះ គឺបរិយាយអំពីសកម្មភាពថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា កិច្ចសហប្រតិបត្តិការអន្តរជាតិ ការងារអភិរក្សជួសជុល ការគ្រប់គ្រងបរិស្ថាន ទឹកនិងព្រៃឈើ ការបណ្តុះបណ្តាល ការងារស្រាវជ្រាវការគ្រប់គ្រងទេសចរណ៍អង្គរ ការអភិវឌ្ឍសហគមន៍ ទំនៀមទម្លាប់អ្នកស្រុកអង្គរ និងអត្ថបទជាច្រើនទៀតដែលពាក់ព័ន្ធនឹងចំណេះដឹងអំពីអង្គរ។

មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរអប្សរា មានតម្កល់សៀវភៅ និងឯកសារស្រាវជ្រាវជាង ២៥០០ច្បាប់ ដែលជាឯកសារកម្រ ផ្នែកបុរាណវិទ្យា នវវិទ្យា ប្រវត្តិសាស្ត្រ សាសនា សិល្បៈវប្បធម៌ សំណង់ស្ថាបត្យកម្មបុរាណ ភាសាវិទ្យា និងឯកសារជាច្រើនទៀតដែលស្តីពីទំនៀមទម្លាប់ ប្រពៃណីខ្មែរ ជាពិសេសទំនៀមទម្លាប់ដែលកំពុងបន្តប្រតិបត្តិរបស់អ្នកស្រុកអង្គរ ត្រូវបានរក្សាទុកក្នុងបណ្ណាល័យអាជ្ញាធរជាតិអប្សរា។ មជ្ឈមណ្ឌលនេះមានទីតាំងស្ថិតនៅក្នុងភូមិបង្កោង សង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាប។ បណ្ណាល័យបើកទទួលសាធារណជនរៀងរាល់ ថ្ងៃចំនួនដល់ថ្ងៃសុក្រ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល។ ដូច្នេះសូមសិស្ស និស្សិត អ្នកស្រាវជ្រាវ និងសាធារណជនចូលអានដោយមេត្រី។





អ្នកជំនាញសម្រេចកាត់ដើមស្កង់ងាប់មួយដើមនៅប្រាសាទតាព្រហ្ម ដើម្បីបញ្ចៀសហានិភ័យប្រាសាទ និងរក្សាសុវត្ថិភាពភ្ញៀវទេសចរ

ផ្សាយនៅថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ ចិន ស៊ីយ៉ុង រូបភាព ៖ ហ៊ុំ វីឌី

ដើម្បីរក្សាបាននូវសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងការអភិរក្សដល់ប្រាង្គប្រាសាទ ក្រុមអ្នកជំនាញគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានកាត់ដើមស្កង់ ងាប់មួយដើមធំដែលដុះពីលើកំពែងផ្នែកខាងកើត នៃប្រាសាទតាព្រហ្ម។

លោក យ៉ិន ស្យ៉ាត អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានបានលើកឡើងថា ដើមស្កង់ងាប់មួយដើមនេះ មានអង្កត់ផ្ចិតប្រហែល១៦០សង់ទីម៉ែត្រ និង កម្ពស់៣០ម៉ែត្រ បានងាប់ជាយូរមកហើយ មានសភាពពុកផុយ ប្រហោងកណ្តាល និងមិនអាចរក្សាលំនឹងនៃទម្ងន់របស់ដើមវាបាន។

លោក ស្យ៉ាត បានបន្តថា ការកាត់ក្រីនេះ លោកនឹងរក្សាដើមទុកកម្ពស់៣ ម៉ែត្រពីដី។ លោកថា មូលហេតុដែលត្រូវរក្សាទុកនោះ ព្រោះដើមស្កង់នេះ មានអនុស្សារីយ៉ាងច្រើនជាមួយភ្ញៀវទេសចរដែលមកទស្សនាប្រាសាទតាព្រហ្ម និងចង់ឃើញដើមស្កង់ដែលខ្លួនធ្លាប់ថតកាលពីមុនៗ។

ជំហានបន្តទៀត បន្ទាប់ពីការកាត់ដើមស្កង់នេះ ក្រុមអ្នកជំនាញគ្រប់គ្រង ព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននឹងបន្តកាត់ដើមត្រង់ងាប់មួយដើមទៀត ដែលស្ថិតនៅត្រង់កណ្តាលនៃប្រាសាទតាព្រហ្មនេះដែរ។ កន្លងមកក្រុមជំនាញនៃអាជ្ញាធរជាតិអប្សរាបានកាត់ក្រី ដើមឈើ មែកឈើ តាមបណ្តាវង់តូច វង់ធំ និងតាមបណ្តាប្រាង្គប្រាសាទនានានៅក្នុងតំបន់ អង្គរផង។



ឯកសារព័ត៌មានផ្សាយនៅលើតេឡេវិស័យ និងបណ្តាញទំនាក់ទំនងសង្គមរបស់អាជ្ញាធរជាតិអប្សរាប្រចាំខែសីហា ឆ្នាំ២០១៧



ព្រះពុទ្ធរូបប្រក់នាគ១អង្គត្រូវបានប្រជាពលរដ្ឋស្រុកស្វាយលើប្រគល់ជូនអាជ្ញាធរជាតិអប្សរា

ផ្សាយនៅថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ឹង ស្រីភ័ក្ត្រ រូបភាព ៖ ហ៊ឹង ស្រីភ័ក្ត្រ

ព្រះពុទ្ធរូបប្រក់នាគក្បាលប្រាំពីរមួយព្រះអង្គ ធ្វើពីថ្មភក់ មានទម្រង់ព្រះភ្នែនលើរង្វេលនាគបីជាន់ ស្ថិតក្នុងចុងស.វទី១២ ដើម១៣ សម័យបាយ័ន្ត មានកម្ពស់៥៩ស.ម បណ្តោយ៣០ស.ម ទទឹង១៨ស.ម ត្រូវបានអ្នកភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាបប្រគល់ជូនអាជ្ញាធរជាតិអប្សរារក្សាទុកកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧។

កិច្ចប្រគល់ទទួលនេះបានធ្វើឡើងរវាង អ្នកស្រី ព្រឹម រ៉ែ និង លោក សំ សារ៉េត ប្រធានការិយាល័យនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ តំណាងអាជ្ញាធរជាតិអប្សរា ព្រមទាំងមានការអញ្ជើញចូលរួមពី ឧត្តមសេនីយ៍ត្រី ខេង វ៉ា មេភូមិ-មេឃុំ-នគរបាលឃុំស្រីកន្ទួត និងនគរបាលបេតិកភណ្ឌផងដែរ។ ក្នុងនោះអាជ្ញាធរជាតិអប្សរា ក៏បានឧបត្ថម្ភថវិកា ១លានរៀលដល់អ្នកស្រី ព្រឹម រ៉ែ ផងដែរ ជាការលើកទឹកចិត្ត ដែលមិនយកបុណ្យនេះទៅលក់ដូរ ហើយបានប្រគល់ ជូនអាជ្ញាធរមានសមត្ថកិច្ចរក្សាទុក។

មានប្រសាសន៍ក្នុងឱកាសប្រគល់ព្រះពុទ្ធរូបប្រក់នាគជូនអគ្គនាយិកាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរបានឱ្យដឹងថា ព្រះពុទ្ធរូបប្រក់នាគនេះត្រូវបានប្តីរបស់ អ្នកស្រី ព្រឹម រ៉ែ ប្រទះឃើញនៅចំណុចត្រពាំងជ្រៃខាងត្បូងធៀងខាងកើត ប្រាសាទតាណុប ខណៈប្តីគាត់កាប់គាស់ដីធ្វើចម្ការ ក្រោយមកក៏បានយកមកទុកក្នុងផ្ទះ រួចក៏បានរាយការណ៍ជូនអាជ្ញាធរមានសមត្ថ



កិច្ចឱ្យយករូបនេះទៅរក្សាទុកនៅកន្លែងដ៏សមគួរ។ ចំពោះការរក្សាទុកព្រះពុទ្ធបដិមានៅសារមន្ទីរនេះ គឺសាធារណជនអាចមកទស្សនា សិក្សាស្រាវជ្រាវពីប្រវត្តិនៃរូប ហើយយើងធានានូវទំនុកចិត្តដល់ប្រជាពលរដ្ឋខ្មែរ១០០% ថា រូបទាំងអស់ដែលរក្សានៅទីនេះនឹងគង់វង្សជាវហូតទៅ។

លោកបណ្ឌិត ក៏បានបន្តទៀតថា ជាបន្តនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនឹងធ្វើការស្រាវជ្រាវលម្អិតថារូបនេះមកពីប្រាសាទណាព្រោះនៅខាងជើងភ្នំគូលែនមានប្រាសាទច្រើន។ បន្ថែមពីនោះនាយកដ្ឋានក៏បានពន្លឿនកិច្ចការកំណត់តំបន់ និងបោះបង្គោលការពារបុរាណដ្ឋានក្រៅឧទ្យានអង្គរ និងផ្សព្វផ្សាយឱ្យប្រជាជនបានយល់ដឹងពីតម្លៃបេតិកភណ្ឌជាតិឱ្យគាត់យល់ស្រឡាញ់ ថែរក្សាដូចករណីប្រគល់បដិមានេះជាគំរូស្រាប់។ ក្នុងនាមថ្នាក់ដឹកនាំមួយរូប លោកក៏បាន អំពាវនាវដល់ប្រជាជនគ្រប់ជាន់ថ្នាក់ទាំងអស់ ពេលប្រទះឃើញបុរាណវត្ថុទាំងឡាយ សូមយកមកប្រគល់ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ ចៀសវាងការយកទៅជួញដូរ ឬរក្សាទុកខុសច្បាប់។

កញ្ញា រោម គន្ធា អគ្គនាយិកាសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ក៏បានប្រាប់ថា មកដល់ពេលនេះ ជាលើកទី៣ហើយដែលប្រជាពលរដ្ឋក្រៅតំបន់អង្គរបានយកបុរាណវត្ថុដែលខ្លួនប្រទះឃើញមកប្រគល់ជូន ហើយអាជ្ញាធរជាតិអប្សរាយកមករក្សាទុកនៅសារមន្ទីរនេះ។ បច្ចុប្បន្នសារមន្ទីរដែលទើបជួសជុលរួច ក៏កំពុងពង្រឹងខ្លួនដើម្បីតាំងបង្ហាញនូវបុរាណវត្ថុជាច្រើនដែលនៅក្នុងឃ្លាំងមកដាក់តាំងពិព័រណ៍ឱ្យភ្ញៀវបានឃើញ និងស្វែងយល់បន្ថែមផងដែរ។



ឯកសារព័ត៌មានផ្សាយនៅលើតហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមរបស់អាជ្ញាធរជាតិអប្សរាប្រចាំឆមាសទី២ ឆ្នាំ២០១៧

សេចក្តីជូនដំណឹង ស្តីពីការកាត់ដកហូតដើមឈើងាប់ និងកាត់ក្រីមែកឈើងាប់ មែករស់ នៅតាមបរិវេណប្រាសាទ និងតាមទីតាំងនានាក្នុងមណ្ឌលយង្វាតអង្គរ

ផ្សាយនៅថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ ន.គ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន



អាជ្ញាធរអង្គរ
APSARA
N° ២២០/រ.ប.ស.ណ
ស



ព្រះរាជាណាចក្រកម្ពុជា
KINGDOM OF CAMBODIA

ជាតិ សាសនា ព្រះមហាក្សត្រ
NATION RELIGION KING

សេចក្តីជូនដំណឹង ស្តីពី

ការកាត់ដកហូតដើមឈើងាប់ និងកាត់ក្រីមែកឈើងាប់ មែករស់ នៅតាមបរិវេណ ប្រាសាទ និងតាមទីតាំងនានាក្នុងមណ្ឌលយង្វាតអង្គរ

អាជ្ញាធរអង្គរ សូមជូនដំណឹងដល់ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ភ្ញៀវជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ទេសចរណ៍ ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណជន និងការប៉ះពាល់ដល់ប្រាសាទដោយចៃដន្យ និងដើម្បីលើកកម្ពស់សោភ័ណភាពបរិវេណប្រាសាទ និងតាមទីតាំងនានាក្នុងមណ្ឌលយង្វាតអង្គរ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរអង្គរនឹងធ្វើការកាត់ដកហូតដើមឈើងាប់ និងកាត់ក្រីមែកងាប់ មែករស់មួយចំនួនតាមទីតាំងនានាដូចខាងក្រោម៖

- កាត់ដកហូតដើមឈើយកចេញ និងកាត់ក្រីមែកឈើចំនួន ១៣ដើម នៅបរិវេណភ្នំបាខែង។
 - កាត់ដកហូតដើមឈើយកចេញ និងកាត់ក្រីមែកឈើចំនួន ០៥ដើម នៅភូមិស្រះស្រង់ខាងជើង (ដែលបានដុះគ្របលើរបងសាលា ផ្ទះប្រជាជន និងក្បែរមាត់ផ្លូវ)។
 - កាត់ដកហូតដើមឈើយកចេញ និងកាត់ក្រីមែកឈើចំនួន ០៥ដើម នៅបរិវេណខ្លោងទ្វារទន្លេអុំ។
 - កាត់ដកហូតដើមឈើយកចេញ និងកាត់ក្រីមែកឈើចំនួន ២៥ដើម នៅបរិវេណប្រាសាទបេងមាលា។
 - កាត់ដកហូតដើមឈើយកចេញ និងកាត់ក្រីមែកឈើចំនួន ០២ដើម នៅច្រកចូលខាងជើងប្រាសាទវត្តអធ្យារ(ដុះគ្របទោមករកផ្លូវដើរ និងលើកំពែងប្រាសាទ)។
- ការងារនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ២០១៧ រហូតដល់បញ្ចប់ការងារ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ភ្ញៀវជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ ទេសចរណ៍ ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។

សៀមរាប ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ២០១៧
អគ្គនាយក



ហង់ ពៅ

- ចម្លងជូន៖**
- សាលាខេត្តសៀមរាប
 - មន្ទីរបរិស្ថានខេត្តសៀមរាប
 - មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
 - អង្គភាពនគរបាលការពារបតិកកណ្តាប្រចាំខេត្តសៀមរាប
 - ស្នាក់ការតំបន់ការពារទេសភាពអង្គរ
 - សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ប្រចាំខេត្តសៀមរាប
 - ដើម្បីជូនជ្រាប និងសហការ
 - ប៉ូលីសទេសចរណ៍
 - គ្រប់នាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធរបស់អាជ្ញាធរអង្គរ
 - ដើម្បីមុខការ
 - ឯកសារ-កាលប្បវត្តិ

លេខទូរស័ព្ទទំនាក់ទំនង-លោក គង់ សុវណ្ណារិទ្ធ 012-354-630, លោក ឡាន សុផី 010-304-089, 088-9522-5059



អាជ្ញាធរជាតិអប្សរាសហការជាមួយឥណ្ឌាជួសជុលសាលរបាំនៃប្រាសាទតាព្រហ្ម


ផ្សាយនៅថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ ភ្លឺ ភ្លឺ


សាលរបាំនៃប្រាសាទតាព្រហ្មបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការបាក់ធ្លាក់នៃដុំថ្មគរលើគ្នាជាគំនរយ៉ាងធំពេលនេះកំពុងទទួលបានការជួសជុលឡើងវិញ ដោយអាជ្ញាធរជាតិអប្សរាសហការជាមួយភាគីឥណ្ឌា ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩ខាងមុខ។

«សាលរបាំនៃប្រាសាទតាព្រហ្មដែលទទួលរងការខូចខាតរហូតក្លាយជាពំនុកថ្មមួយគំនរនោះ ឥលូវនេះត្រូវបានជួសជុលឡើងវិញសម្រេចបានពី ៧០% ទៅ៨០%ហើយ» នេះបើតាមសម្តីរបស់ **លោក ចាន់ ឡាយ** អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទតាព្រហ្ម កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧។ លោកបន្ថែមទៀតថា «អ្នកជំនាញគ្រោងនឹងជួសជុលសាលរបាំនេះ ប្រមាណជាពាក់កណ្តាលនៃសាលរបាំទាំងមូល ដើម្បីទុកមួយផ្នែកឱ្យសល់សម្រាប់ភ្ញៀវទេសចរធ្វើការប្រៀបធៀបរវាងផ្នែកដែលបានជួសជុលស្តារឡើងវិញ និងផ្នែកដែលទុកឱ្យនៅតាមសភាពដើម»។

តាមការរៀបរាប់របស់ **លោក ចាន់ ឡាយ** ការងារជួសជុលមកទល់នឹងពេលនេះ គឺបានសម្រេចរួចរាល់ផ្នែកគ្រឹះជញ្ជាំង និងដំបូលមួយផ្នែកធំហើយនៅផ្នែកខាងជើង នៅសល់តែដំបូលផ្នែកកណ្តាល និងការសម្អាតបន្ថែមទៀតប៉ុណ្ណោះ។ ម្យ៉ាងទៀត ឥឡូវនេះ ក្រុមការងារបានឈប់សម្រាកមួយរយៈប្រមាណពីរ ឬបីខែ ដោយសាររដូវកាលនេះជារដូវភ្លៀងធ្លាក់ ហើយការងារដែលសេសសល់ជាផ្នែកដំបូល ដែលធ្វើឲ្យក្រុមការងារពិបាកឡើងចុះ ព្រោះអែលអាចបណ្តាលឲ្យគ្រោះថ្នាក់បាន។

គួរម្នីកថា ក្រោយការស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០០២ រដ្ឋាភិបាលឥណ្ឌាតាមរយៈស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (Archeological Survey of India-ASI) រួមសហការជាមួយអាជ្ញាធរជាតិអប្សរា និងអង្គការយូណេស្កូ បានចាប់ផ្តើមការអភិរក្សជួសជុល ទល់ទ្រជាបន្តបន្ទាប់នូវប្រាសាទតាព្រហ្ម។ ក្នុងដំណាក់កាលទី១(២០០៤-២០១៤) គម្រោងនេះសម្រេចបានការជួសជុលរួចរាល់ទាំងស្រុងនូវរោងទងខាងកើតរៀងខាងត្បូង រាងហាលខាងលិចខ្លោងទ្វារ ច្រកចូលទី៤ ខ្លោងទ្វារខាងលិច និងជញ្ជាំងថ្មបាយក្រៀមអមសងខាង។ ក្រៅពីចំណុចជួសជុលទាំងនេះ នៅមានផ្នែក ច្រើនទៀតដែលក្រុមការងារបានធ្វើការទល់ទ្រ និងចងរឹតដោយខ្សែកាប ដើម្បីការពារការរលំបន្ថែមទៀត។ សម្រាប់ដំណាក់កាលទី២ (២០១៥-២០២៥) គម្រោងកំពុងដំណើរការជួសជុលផ្ទៃឡើងវិញនូវសាលរបាំ ដែលរងខូចខាតស្ទើរទាំងស្រុង តាមរយៈការប្រមូលបំណែកថ្មធ្លាក់ខូចខាត មករៀបដំឡើងនៅតាមទីតាំងឲ្យដូចពីសម័យបុរាណឡើងវិញ។





សុខសន្តិភាពបានធ្វើឱ្យអង្គវត្តបង្ហាញនូវស្នាមញញឹមដល់ទេសចរគ្រប់ទិសទី និងស្រូបទាញចំណូលមិនចេះរឹងស្ងួត!

ផ្សាយនៅថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ឺង ស្រីវត្ត រូបភាព ៖ ហ៊ឺ រឺទី

យោងតាមបណ្តាញទំនាក់ទំនងសង្គម (Facebook) **សម្លេងចេតោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា** បានមានប្រសាសន៍នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧នេះថា ពេលនេះកម្ពុជាកំពុងក្លាយជាចំណុចក្តៅរបស់ទេសចរពិភពលោក ជាពិសេសអង្គវត្ត អច្ឆរិយៈតែមួយគ្មានពីរលើលោក។ កាលពីប្រទេសជាតិធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមអង្គវត្តនិងប្រាសាទរាប់ពាន់ទៀត ត្រូវបានបោះបង់ចោលដោយគ្មានការថែទាំ ហើយក៏គ្មានភ្ញៀវទេសចរណាហ៊ានមកទស្សនាអង្គវត្តឡើយ។ សង្គ្រាមគឺធ្វើឱ្យកម្ពុជាបាត់បង់ចំណូលពីវិស័យទេសចរណ៍យ៉ាងច្រើន។

សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា “ពេលនេះអង្គវត្តដែលជាដួងព្រលឹងរបស់កម្ពុជានិងជាបេតិកភណ្ឌរបស់ពិភពលោកត្រូវបានអភិរក្ស ថែរក្សាជួសជុលឡើងវិញ ហើយដែលកំពុងទាក់ទាញទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំ។ អង្គវត្តដែលជាមរតកអច្ឆរិយៈរបស់ខ្មែរ មិនត្រឹមតែបានផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរនោះទេ ប៉ុន្តែប្រាសាទដ៏ចំណាស់មួយនេះក៏បានផ្តល់ការងារយ៉ាងច្រើនដល់ជនជាតិបរទេសផងដែរ។

សម្លេងចេតោ ហ៊ុន សែន បានបញ្ជាក់ថា គ្មានតម្លៃអ្វីស្មើនឹងតម្លៃសន្តិភាពឡើយ។ សន្តិភាពបានធ្វើឱ្យអ្វីៗទាំងអស់ ដែលបានលិចកប់និងបាត់បង់បានងើបលូតលាស់ឡើងវិញ។ សន្តិភាពបានធ្វើឱ្យអង្គវត្តបង្ហាញនូវស្នាមញញឹមដល់ទេសចរគ្រប់ទិសទី។ យើងរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីអង្គវត្តកាន់តែមានឱកាសស្វាគមន៍ភ្ញៀវទេសចរ ដែលជាប្រភពចំណូលមិនចេះរឹងស្ងួតរបស់កម្ពុជា។

ក្នុងកាលៈទេសៈ ប្រទេសមានសុខសន្តិភាព អង្គវត្តក៏បានក្លាយជាបេតិកភណ្ឌពិភពលោក ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន**សម្លេងចេតោ ហ៊ុន សែន** ជាប្រមុខ។ ក៏ដោយសារកត្តាសន្តិភាពនេះដែរ ទើបអង្គវត្តត្រូវបានស្រោចស្រង់ អភិរក្ស ជួសជុលឱ្យរួចផុតពីហានិភ័យគ្រប់ប្រភេទ រាប់ទាំងការគាស់កាយ និងការជួញដូរវត្ថុបុរាណទៀតផង។ ក្នុងការរួមចំណែកអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពមណ្ឌីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាដែលមានតួនាទីគ្រប់គ្រងតំបន់ឧទ្យានអង្គរ បានខិតខំជួសជុល អភិរក្សប្រាសាទបុរាណ បានធ្វើឱ្យអង្គរក្លាយជាទីចាប់អារម្មណ៍របស់ទេសចរជាតិនិងអន្តរជាតិឱ្យមកទស្សនាកាន់តែច្រើនឡើងៗ។ ក្រៅពីនោះតាមរយៈកត្តាសន្តិភាពក៏មានបណ្តាដៃគូសហប្រតិបត្តិការបរទេសជាច្រើនចូលមករួមការងារលើកតម្លៃអភិរក្ស និងការពារមណ្ឌីយដ្ឋានអង្គរជាមួយកម្ពុជាផងដែរ។



អាជ្ញាធរជាតិអប្សរាបានបើកវគ្គបណ្តុះបណ្តាលដល់បុគ្គលិកថ្មីចំនួន១០៣នាក់ ស្តីពីប្រព័ន្ធគ្រប់គ្រង បរិស្ថានអង្គរ ផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងតំបន់មណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក

ផ្សាយនៅថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ ចិន ស៊ីយ៉ាង រូបភាព ៖ ហ៊ុំ វីឌី

ដើម្បីទទួលបាននូវប្រសិទ្ធភាពការងារក្នុងការគ្រប់គ្រងបរិស្ថាន នៅតំបន់មណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានបើកវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងតំបន់មណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ដល់បុគ្គលិកថ្មីចំនួន១០៣នាក់ ក្រោមអធិបតីភាព **ឯកឧត្តម សុខ លក្ខិណា** ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានអង្គការគ្រប់គ្រងបរិស្ថាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧ នៅសាលសន្និសីទអង្គរ អាជ្ញាធរជាតិអប្សរា។

ឯកឧត្តម សុខ លក្ខិណា បានមានប្រសាសន៍ថា ដើម្បីធ្វើការបណ្តុះបណ្តាលបុគ្គលិកថ្មីឱ្យទទួលបានប្រសិទ្ធភាពលើការងារផ្នែកប្រព័ន្ធគ្រប់គ្រងបរិស្ថាន។ ឯកឧត្តមបន្តថា វគ្គបណ្តុះបណ្តាលនេះ គឺធ្វើឡើង ដើម្បីឱ្យសិក្ខាកាមស្វែង យល់នូវផលប៉ះពាល់ទៅលើបរិស្ថានដែលកើតចេញពីសកម្មភាព និងចេញពីវិធានការការងាររបស់ខ្លួន។ សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាទទួលបាននូវវិញ្ញាបនបត្រ ISO14001 ពីស្ថាប័នធានាគុណភាពជប៉ុន JQA (Japan Quality Assurance) ដែលស្ថាប័ននេះ ទទួលស្គាល់ជាអន្តរជាតិ ដូចការខិតខំរបស់អាជ្ញាធរជាតិអប្សរា ជាពិសេសការគ្រប់គ្រង ប្រព័ន្ធបរិស្ថាន ។

លោក អ៊ិន មណីនីតា គ្រូឧទ្ទេសនាម ប្រព័ន្ធគ្រប់គ្រងបរិស្ថានបាន លើកឡើងថា ដើម្បីឱ្យអង្គរទទួលបានវិញ្ញាបនបត្រ ISO14001 រាល់លើកនោះ គឺត្រូវផ្ដើមចេញពីយើងរាល់គ្នា។ លោក នីតា ក៏បានលើកឡើងពីគោលនយោបាយបរិស្ថានរបស់អាជ្ញាធរជាតិអប្សរាថា អាជ្ញាធរជាតិអប្សរាប្តេជ្ញាចិត្តជំរុញការស្ថាបនាសង្គមមួយឈរលើមូលដ្ឋានអភិវឌ្ឍន៍ស៊ីសង្វាក់គ្នារវាង ធម្មជាតិ ប្រាសាទ និងអ្នកស្រុក ពោលគឺរវាង បរិស្ថាន វប្បធម៌ និងសហគមន៍ ដើម្បីធានានូវការអភិវឌ្ឍប្រកបដោយ និរន្តរភាពសម្រាប់អ្នកជំនាន់ក្រោយ តាមរយៈសកម្មភាពជួសជុលថែរក្សាប្រាសាទ និងសកម្មភាពអភិវឌ្ឍន៍តំបន់ដោយសហការជិតស្និទ្ធជាមួយស្ថាប័នជាតិ-អន្តរជាតិ ។

អ្នកស្រី មុត ភឿន ជាសិក្ខាកាមដែលមកពីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានលើកឡើងថា អ្នកស្រីមានការសប្បាយរីករាយដោយបានចូលរួមវគ្គបណ្តុះបណ្តាលនេះ ហើយក៏ជាឱកាសទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតផ្នែកគ្រប់គ្រងបរិស្ថាន ការអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងតំបន់អង្គរ និងប្តេជ្ញាជួយជំរុញផ្សព្វផ្សាយគោលការណ៍បរិស្ថានដល់ អាជីវករលក់ដូរ ដល់ភ្ញៀវជាតិ និងអន្តរជាតិដែលមកទស្សនានៅតំបន់មណីយដ្ឋានអង្គរ។



អ្នកអភិរក្សគ្រោងយកព្រះពុទ្ធរូបដែលរកឃើញពេលកំណាយជួសជុលប្រាសាទតាព្រហ្មដាក់នៅទីតាំងដើមវិញ

ផ្សាយនៅថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ ហឿង ស្រីវត្ត រូបភាព ៖ ហឿង ស្រីវត្ត

ប្រាសាទតាព្រហ្មត្រូវបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដើម្បីថ្វាយព្រះរាជកុសលចំពោះព្រះមាតាព្រះអង្គ ដែលមានរូបបដិមាស្នងក្នុងរូបភាពជា "ប្រាជ្ញាបារមី"។ ប្រាសាទនេះមានឈ្មោះដើមថា «រាជវិហារ» ត្រូវបានចាត់ទុកថាជា វត្តព្រះពុទ្ធសាសនាជំនាន់មួយនោះ។ ក្នុងគម្រោងជួសជុលជំហានទី២ ដែលជាកិច្ចសហប្រតិបត្តិការឥណ្ឌា-កម្ពុជាក្រុម ការងារបានធ្វើកំណាយនៅសាលរបាំ ហើយបានប្រទះឃើញព្រះពុទ្ធរូប២អង្គ ដែលមានតែដងខ្លួន បាត់ព្រះកេស។


លោក ចាន់ ឡាយ អ្នកគ្រប់គ្រងការដ្ឋានជួសជុលនៃប្រាសាទតាព្រហ្ម បានឲ្យដឹងថា ក្រោយទទួលបានអនុសាសន៍យល់ព្រមពី អ្នកជំនាញការជាន់ខ្ពស់នៃគណៈកម្មាធិការ ICC-Angkor ក្រុមការងាររបស់លោកនឹងយកព្រះពុទ្ធរូបទៅដាក់នៅសាលរបាំ ដែលជាទីតាំងដើមនៃពុទ្ធរូបនោះវិញ ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាក្លៀវទេសចរគោរពបូជា។ លោកបញ្ជាក់ថា ពុទ្ធរូប២ អង្គនោះ គឺជាពុទ្ធរូបប្រក់នាគ ដែលក្រុមការងាររបស់លោកបានប្រទះឃើញ ពេលធ្វើកំណាយអំឡុងពេលចាប់ផ្តើម ការដ្ឋានជួសជុលសាលរបាំអំឡុងឆ្នាំ២០១១។

យ៉ាងណាក៏ដោយ លោក ចាន់ ឡាយ មិនទាន់អាចបញ្ជាក់បានអំពីកាលបរិច្ឆេទនៃការដង្ហែព្រះពុទ្ធរូបទៅតម្កល់នៅទីតាំង ដើមនៅឡើយទេ ដោយសារការជួសជុលសាលរបាំមិនទាន់រួចរាល់ស្ថាពរ ជៀសវាងការធ្លាក់ដុំថ្ម ឬក៏ទេចផ្សេងៗមកប៉ះ ពុទ្ធរូបអាចបណ្តាលខូចខាតថែមទៀត។

គួរម្នីកថា ក្រោយការស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០០២ រដ្ឋាភិបាលឥណ្ឌាតាមរយៈស្ថាប័នស្រាវជ្រាវបុរាណវិទ្យា ឥណ្ឌា (Archeological Survey of India-ASI) រួមសហការជាមួយអាជ្ញាធរជាតិអប្សរា និងអង្គការយូណេស្កូ បានចាប់ ផ្តើមការអភិរក្សជួសជុល ទល់ទ្រជាបន្តបន្ទាប់។ ជាក់ស្តែង ក្នុងដំណាក់កាលទី១ (២០០៤-២០១៤) គម្រោងនេះ សម្រេចបានការជួសជុលរួចរាល់ទាំងស្រុងនូវរោងទងខាងកើតធៀងខាងត្បូង រាងហាលខាងលិច ខ្លោងទ្វារច្រកចូលទី៤ ខ្លោងទ្វារខាងលិច និងជញ្ជាំងថ្មបាយក្រៀមអមសងខាង។ ក្រៅពីចំណុចជួសជុលទាំងនេះ នៅមានផ្នែកច្រើនទៀត ដែល ក្រុមការងារបានធ្វើការទល់ទ្រ និងចងរឹតដោយខ្សែកាប ដើម្បីការពារការរលកធ្លាក់ឬជួលរលំបន្ថែមទៀត។ សម្រាប់ជំហាន ទី២ (២០១៥-២០២៥) គម្រោងកំពុងដំណើរការជួសជុលផ្ទៃឡើងវិញនូវសាលរបាំ ដែលរងខូចខាតស្ទើរទាំងស្រុងតាម រយៈការប្រមូលបំណែកថ្មធ្លាក់ខូចខាត មករៀបដំឡើងនៅតាមទីតាំងឲ្យដូចពីសម័យបុរាណឡើងវិញ។



ឯកសារព័ត៌មានផ្សាយនៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម របស់អាជ្ញាធរជាតិអប្សរាប្រចាំឆមាសទី២ ឆ្នាំ២០១៧



កម្ពុជាអបអរសាទរ្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក

ផ្សាយនៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៧

នេះជាមោទនភាពជាតិថ្មីមួយទៀត ដែល “ប្រាសាទសំបូរព្រៃគុក” ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកហើយ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០១៧ យប់មិញនេះ។

ការសម្រេចបញ្ចូលប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពូលលើកទី ៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលប្រារព្ធឡើងកាលពីថ្ងៃទី០២ -១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន ១៩៣ ប្រទេសជាសមាជិក និង ២១ ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចអនុម័តបញ្ចូលប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង ៩.៤០ នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។

សូមអរគុណដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងគ្រប់មន្ទីរស្ថាប័នពាក់ព័ន្ធ រួមជាមួយមន្ត្រី និង អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ដែលបានចូលរួមខិតខំប្រឹងប្រែងក្នុងការថែរក្សាការពារអភិរក្ស និងបញ្ចូលប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកជាស្ថាពរកាលពីយប់មិញនេះ។ សូមជូនពរឲ្យជនរួមជាតិ បានសប្បាយរីករាយនៅក្នុងថ្ងៃចុងសប្តាហ៍ទាំងអស់គ្នា។

អត្ថបទ និងរូបភាព : ហ្វេសប៊ុកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។





រាជរដ្ឋាភិបាលកម្ពុជាធ្វើសារលិខិតថ្លែងអំណរគុណ អគ្គនាយិកាអង្គការយូណេស្កូ ក្រោយ «ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក

ផ្សាយនៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសារលិខិតផ្លូវការមួយ ដោយបានថ្លែងអំណរគុណ ចំពោះអគ្គនាយិកាអង្គការយូណេស្កូ គឺ **លោកស្រី Irina BOKOVA** បន្ទាប់ពី «ប្រាសាទសំបូរព្រៃគុក» របស់ប្រទេសកម្ពុជា ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នាសម័យប្រជុំលើកទី៤១ នៃគណៈកម្មការបេតិកភណ្ឌពិភពលោក នៅទីក្រុង Cracovie នៃប្រទេសប៉ូឡូញ។

យោងលិខិតថ្លែងអំណរគុណដែលចេញផ្សាយ នាល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧នេះ **សម្តេចតេជោ ហ៊ុន សែន** បានថ្លែងថា «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមឆ្លៀតយកឱកាសពោរពេញដោយកិត្តិវិភាគនេះ ដើម្បីថ្លែងអំណរគុណយ៉ាងកក់ក្តៅបំផុត ចំពោះលោកជំទាវ និងសមាជិកគណៈកម្មការបេតិកភណ្ឌពិភពលោក ដែលបានខិតខំប្រឹងប្រែងក្នុងការទទួលស្គាល់តម្លៃសកលយ៉ាងវិសេសវិសាល នៃតំបន់ប្រាសាទសំបូរព្រៃគុក និងបានអនុម័តចុះបញ្ជីបេតិកភណ្ឌពិភពលោក»។

សូមអានខ្លឹមសារលិខិតថ្លែងអំណរគុណរបស់ នាយករដ្ឋមន្ត្រីកម្ពុជា ជូនចំពោះលោកស្រីអគ្គនាយិកាអង្គការយូណេស្កូ ខាងក្រោមនេះ៖



ឯកសារព័ត៌មានផ្សាយនៅលើតារាងព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម របស់អាជ្ញាធរជាតិអប្សារាប្រចាំឆមាសទី២ ឆ្នាំ២០១៧

(ខ្លឹមសារនៃលិខិតជាភាសាបារាំង)

រាជធានីភ្នំពេញ ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០១៧

លោកជំទាវអគ្គនាយិកាជាទីគោរព !

ខ្ញុំមានក្តីសប្បាយរីករាយនឹងដំណឹង ដែលលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជម្រាបមកខ្ញុំថា តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នាសម័យប្រជុំលើកទី៤១នៃគណៈកម្មការបេតិកភណ្ឌពិភពលោក នៅទីក្រុង Cracovie នៃប្រទេសប៉ូឡូញ ។

ជោគជ័យជាប្រវត្តិសាស្ត្រនេះ គឺជាមោទនភាពជាតិថ្មីមួយទៀតសម្រាប់ប្រជាជនកម្ពុជាទាំងមូល សម្រាប់វប្បធម៌ និង ប្រវត្តិសាស្ត្រខ្មែរ ហើយនិង ជាសក្ខីភាពនៃការយកចិត្តទុកដាក់ជាពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជាដល់ការអភិរក្ស និង ការលើកតម្លៃនៃបេតិកភណ្ឌជាតិ ។ ខ្ញុំជឿជាក់ថា ការចុះតំបន់ប្រាសាទសំបូរព្រៃគុកនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ គឺជាការគាំទ្របន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការការពារ និង លើកតម្លើងបេតិកភណ្ឌពិភពលោក ។

ក្នុងនាមរាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ខ្ញុំសូមផ្ញើតែឃាតិកាសពោរពេញដោយក្តីរីករាយនេះ ដើម្បីថ្លែងអំណរគុណយ៉ាងកក់ក្តៅបំផុត ចំពោះ លោកជំទាវ និង សមាជិកគណៈកម្មការបេតិកភណ្ឌពិភពលោក ដែលបានខិតខំប្រឹងប្រែងក្នុងការទទួលស្គាល់តម្លៃសកលយ៉ាងវិសេសវិសាលនៃតំបន់ប្រាសាទសំបូរព្រៃគុក និងបានអនុម័តចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។

សូម លោកជំទាវអគ្គនាយិកា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ ។

ហ៊ុន សែន

លោកជំទាវ Irina BOKOVA
អគ្គនាយិកា
អង្គការយូណេស្កូ
ទីក្រុងប៉ារីស ប្រទេសបារាំង



សេចក្តីជូនដំណឹងស្តីពី ការបិទជាន់ទី៣នៃប្រាសាទតាកែវ

ផ្សាយនៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៧



អាជ្ញាធរជាតិអប្សរា
APSARA

N° ១៥១/រ.ប.សវណា
១៧



ព្រះរាជាណាចក្រកម្ពុជា
KINGDOM OF CAMBODIA

ជាតិ សាសនា ព្រះមហាក្សត្រ
NATION RELIGION KING

សេចក្តីជូនដំណឹង ស្តីពី

ការបិទជាន់ទី៣នៃប្រាសាទតាកែវ

អគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជម្រាបជូនដល់គ្រប់ក្រសួង មន្ទីរ ស្ថាប័នជាតិ-អន្តរជាតិ សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ ភ្ញៀវ ទេសចរជាតិ-អន្តរជាតិ និងសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា៖ អាជ្ញាធរអប្សរានឹងបិទមិនឱ្យមានការចូលទស្សនា ជាន់ទី៣នៃប្រាសាទតាកែវចាប់ពីថ្ងៃជូនដំណឹងរហូតដល់ដំណាច់ឆ្នាំ២០១៧ ដើម្បីឱ្យក្រុមការងារ C S A (CHINESE GOVERNMENT TEAM FOR SAFEGUARDING ANGKOR) ធ្វើការជួសជុល និងអភិរក្សគ្រប់មុខទាំង៥នៃប្រាសាទ តាកែវបានដោយរលូន និងតាមកាលកំណត់។

ដូច្នេះ សូម ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គ្រប់ក្រសួង មន្ទីរ ស្ថាប័នជាតិ-អន្តរជាតិ សមាគម ទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណៈជនទាំងអស់ ជ្រាបជាព័ត៌មាន និងអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះ ប្រកបដោយ ប្រសិទ្ធភាពខ្ពស់។

សៀមរាប, ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៧
អគ្គនាយកដ្ឋាន
ហង់-ពៅ

- ចម្លងជូន៖**
- សាលាខេត្តសៀមរាប
 - អង្គការគណបក្សសមរង្ស៊ីសម្រាប់ខេត្តសៀមរាប
 - អង្គការគណបក្សសមរង្ស៊ីសម្រាប់ខេត្តសៀមរាប
 - សមាគមទីភ្នាក់ងារទេសចរណ៍-សមាគមសណ្ឋាគារ
 - សមាគមមគ្គុទ្ទេសក៍ទេសចរណ៍
 - សមាគមអ្នកបើកបររថយន្តដឹកជញ្ជូនភ្ញៀវទេសចរ
 - អង្គការ C S A
 - ឯកសារ-កាលប្បវត្តិ

PHNOM PENH :
#41, Russian Blvd, Sangkat Meatapheap, Khan 7Makara
Tel : (855-23) 215 771
Fax : (855-23) 215 776

អាជ្ញាធរដើម្បីការពាររមណីយដ្ឋាននិងរៀបចំតំបន់អង្គរ
AUTHORITY FOR THE PROTECTION AND MANAGEMENT OF ANGKOR AND THE REGION OF SIEMREAP
Website : <http://www.autoriteapsara.org>
E-mail : apsara-admin@camnet.com.kh

SIEM REAP :
Phum Bang Krong, Sangkat Ampil, Krong Siem Reap
Tel : (855-63) 765 577, 766 676
Fax : (855-63) 765 576



ឯកសារព័ត៌មានផ្សាយនៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម
របស់អាជ្ញាធរជាតិអប្សរាប្រចាំឆ្នាំ២០១៧

រាជរដ្ឋាភិបាលកម្ពុជាធ្វើសារលិខិតជូនជនរួមជាតិចូលរួមអបអរសាទរបន្ទាប់ពី «ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក

ផ្សាយនៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ ឯកឧត្តម កេត សោផាន់


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០១៧នេះ បានចេញសារជូនជនរួមជាតិទាំងអស់ទាក់ទងជាមួយ មោទនភាពជាតិដែល «តំបន់ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧នេះ។

ជាមួយនឹងសារលិខិតនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវឲ្យគ្រប់ស្ថាប័ន និងជនរួមជាតិទាំងអស់ ចូលរួមអបអរសាទរ ដោយធ្វើការវាយគង ទូងសួរ គោះប៉ោត និងទះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាននៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅគ្រប់ទីកន្លែងសាធារណៈ ឲ្យបានកុះករខ្សៀវខ្សាវ ប្រកបដោយទឹកចិត្តមោទនៈ និងភាពសប្បាយរីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

ការសម្រេចបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចអនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩:៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ។

សូមជម្រាបថា ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងាយ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ១២៤ បត់ស្តាំតាមផ្លូវកូនត្នោត។

សំបូរព្រៃគុកនេះ ជារាជធានីចាស់បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនាឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឲ្យដឹងថានៅទីនោះ មានប្រាសាទប្រមាណជាង១០០ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ។ បច្ចុប្បន្ន ប្រាសាទទាំងនេះបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរជារៀងរាល់ថ្ងៃ ដែលបានផ្តល់ការងារដល់ប្រជាពលរដ្ឋនៅទីនេះទៀតផង។





អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីអបអរសាទរការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក នៅមុខប្រាសាទអង្គរវត្ត

ផ្សាយនៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សៃត រូបភាព ៖ ហ៊ុំ វីឌី

ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីអបអរសាទរចំពោះការចុះតំបន់ប្រាសាទសំបូរព្រៃគុកក្នុង បញ្ជីបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានជួបជុំគ្នាដើម្បីប្រារព្ធ ពិធីទូងស្ករ និងប្រកាសអបអរសាទរនៅមុខប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោកដំបូងបង្អស់របស់ប្រទេស កម្ពុជា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពរបស់ **ឯកឧត្តម សីង ឆង** ទីប្រឹក្សា និងជាតំណាង **ឯកឧត្តមបណ្ឌិត ស៊ី ម៉ាង** អគ្គនាយកអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមអំពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងមន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈខេត្តសៀមរាប ភ្នាក់ងារសណ្តាប់ធ្នាប់ ភ្នាក់ងារទេសចរ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាច្រើនរូបទៀតយ៉ាងកុះករ និងប្រកបដោយទឹកចិត្តមោទនៈ។

សូមបញ្ជាក់ថា ការចុះ«តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ កំពូលលើកទី៤១ នៃគណៈកម្មការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចអនុម័តបញ្ចូល «តំបន់ ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩:៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០១៧ នៅទីក្រុង Kracow ប្រទេសប៉ូឡូញ។

ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងាយ២៥ គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦ បត់ស្តាំតាមផ្លូវកូនត្នោត។

សំបូរព្រៃគុកនេះ ជារាជធានីចាស់បុរាណឈ្មោះថា ឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនាឧទ្ទិស ថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ



ហើយត្រូវបានកសាងឡើងនៅរដ្ឋកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឲ្យដឹងថា នៅទីនោះ មានប្រាសាទប្រមាណជាង១០០ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ។ បច្ចុប្បន្ន ប្រាសាទទាំងនេះបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរជារៀងរាល់ថ្ងៃ ដែលបានផ្តល់ការងារដល់ប្រជាពលរដ្ឋនៅទីនេះទៀតផង។



គណៈកម្មការចម្រុះដើម្បីរុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរជួបពិភាក្សាគ្នាដើម្បីអនុវត្តការងារ
ផ្សាយនៅថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ ហ៊ុំ វិធី

គណៈកម្មការចម្រុះដែលត្រូវបានបង្កើតឡើងដើម្បីអនុវត្តការងាររុះរើសំណង់ខុសច្បាប់ក្នុងតំបន់មណីយដ្ឋានអង្គរ បានជួបពិភាក្សាគ្នានៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីរិះរកមធ្យោបាយអនុវត្តការងារឲ្យមានប្រសិទ្ធភាពនាពេលខាងមុខនេះ។

កិច្ចប្រជុំនេះប្រារព្ធឡើងក្រោមអធិបតីភាព **ឯកឧត្តមបណ្ឌិត ស៊ី ម៉ាប់** អគ្គនាយកអាជ្ញាធរជាតិអប្សរា និង**ឯកឧត្តម សិ សំរិទ្ធ** អភិបាលរងខេត្តសៀមរាប និងជាតំណាងអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីអភិបាលស្រុកក្រុងដែលជាប់ក្នុងតំបន់អង្គរ កម្លាំងអាវុធបាត្រខេត្ត នគរបាលការពារបេតិកភណ្ឌ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

អង្គប្រជុំទាំងមូលបានឯកភាពគ្នាលើការងាររុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ ក្នុងន័យការពារឲ្យបាននូវបេតិកភណ្ឌអង្គរ។ ជាពិសេស ការរៀបចំមធ្យោបាយ សម្ភារៈ និងត្រៀមកម្លាំងដើម្បីទប់ស្កាត់បាតុភាពណាមួយដែលអាចនឹងកើតមានឡើងក្នុងអំឡុងពេលអនុវត្តការងារ។

ដើម្បីជាសារដាស់តឿនដល់ម្ចាស់សំណង់ខុសច្បាប់ទាំងអស់ក្នុងតំបន់អង្គរ និងសាធារណជនទាំងអស់ គណៈកម្មការចម្រុះនឹងរៀបចំសន្និសីទសារព័ត៌មានមួយនាព្រឹកថ្ងៃទី១២ខែកក្កដា ឆ្នាំ២០១៧។ សន្និសីទសារព័ត៌មាននេះនឹងជួយជំរុញឲ្យម្ចាស់សំណង់និងសាធារណជនយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់នៃសំណង់ចំពោះបេតិកភណ្ឌអង្គរ និងចូលរួមអភិរក្សឲ្យបានគង់វង្ស។



យុទ្ធនាការរុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី៣ខែកក្កដានេះ

ផ្សាយនៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ ហ៊ុំ រីទី

ការរុះរើសំណង់ខុសច្បាប់ជាង៥០០ករណីក្នុងតំបន់មណីយដ្ឋានអង្គរ អាចនឹងធ្វើឡើងក្នុងអំឡុងសប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ។ ការរុះរើនេះនឹងចាប់ផ្តើមចេញពីសំណង់ខុសច្បាប់ដែលនៅកៀកនឹងប្រាសាទ ហើយបន្តទៅសំណង់ខុសច្បាប់ផ្សេងៗទៀតដែលកំពុងតំរាមកំហែងយ៉ាងខ្លាំងដល់បេតិកភណ្ឌអង្គរ។

ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែកក្កដា នេះ **ឯកឧត្តមបណ្ឌិត ស៊ី ម៉ាប់** អគ្គនាយកអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា បច្ចុប្បន្នក្រុមការងាររួមគ្នារវាងអាជ្ញាធរជាតិអប្សរា



ឯកសារព័ត៌មានផ្សាយនៅលើតេឡេទ័រ និងបណ្តាញទំនាក់ទំនងសង្គមរបស់អាជ្ញាធរជាតិអប្សរាប្រចាំទសវត្សរ៍ ឆ្នាំ២០១៧

រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានសម្រាប់អនុវត្តការងារនេះបានបង្កើតឡើងរួចរាល់ហើយ នៅតែក្រុមប្រចាំក្រុង ស្រុកនីមួយៗរៀបចំផែនការលម្អិត ដើម្បីអនុវត្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់ប៉ុណ្ណោះ។

ឯកឧត្តមបញ្ជាក់ថា សំណង់ខុសច្បាប់ទាំងអស់នេះ ក្រុមការងារបានសិក្សាឃើញពីផលប៉ះពាល់ដោយផ្ទាល់ និងដោយ ប្រយោលចំពោះបេតិកភណ្ឌអង្គរ ហើយគ្មានសំណង់ខុសច្បាប់ណាមួយដែលត្រូវបានលើកលែងមិនរុះរើនោះទេ។ ការអនុវត្តដូច្នោះ គឺដើម្បីរក្សាឲ្យបាននូវបេតិកភណ្ឌអង្គរ ជៀសឲ្យផុតពីការដាក់អង្គរចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ប្រឈមនឹងគ្រោះថ្នាក់ ឬអាចនឹងត្រូវប្រឈមនឹងការដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។

ពាក់ព័ន្ធនឹងការតវ៉ាដែលអាចនឹងកើតមានឡើង ក្នុងអំឡុងពេលដែលក្រុមការងារចុះបំពេញតួនាទីនោះ **ឯកឧត្តម លី សំរិទ្ធ** អភិបាលខេត្តសៀមរាប បញ្ជាក់ថា “ការងារនេះគឺដើម្បីថែរក្សានូវបេតិកភណ្ឌដូនតារបស់យើង។ បើមានអ្នកធ្វើបាតុកម្ម មែនតើគេធ្វើដើម្បីអ្វី? ដើម្បីការពារអ្នកធ្វើខុសឬយ៉ាងណា? យើងសង្ឃឹមថា ប្រជាពលរដ្ឋនឹងបានយល់ពីបញ្ហានេះ ហើយ រួមគ្នាដើម្បីការពារបេតិកភណ្ឌដូនតា។ យើងបានត្រៀមកម្លាំងរួចជាស្រេចក្នុងករណីមានការតវ៉ាណាមួយកើតឡើង។ យើង មិនអាចអនុញ្ញាតឲ្យពួកគាត់រារាំងដល់ការងារថែរក្សាបេតិកភណ្ឌឡើយ។ តែយើងពិតជាប្លែងស្លែងកុំឲ្យមានករណីប្រឈម មុខគ្នារវាងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ”។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតជ្រើសរើសមេឃុំចៅសង្កាត់ កន្លងទៅថ្មីៗនេះ សំណង់ខុសច្បាប់ក្នុង តំបន់អង្គរបានកើនឡើងយ៉ាងគំហុក ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បេតិកភណ្ឌពិភពលោកអង្គរ។ តាមរបាយការណ៍ ផ្លូវការរបស់អាជ្ញាធរជាតិអប្សរា សំណង់ខុសច្បាប់ទាំងនេះមានចំនួន៥២១ករណី ដែលសំណង់ខ្លះនៅកៀកជិតនឹង ប្រាសាទមានចម្ងាយត្រឹមតែ៥០ម៉ែត្រ ទៅ១០០ម៉ែត្រប៉ុណ្ណោះ ពីប្រាសាទ ។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញគោល ការណ៍រុះរើសំណង់ខុសច្បាប់ទាំងនេះចេញ ដើម្បីថែរក្សាឲ្យបាននូវបេតិកភណ្ឌពិភពលោកអង្គរសម្រាប់កូនចៅជំនាន់ ក្រោយៗទៀត។





អគ្គនាយកអាជ្ញាធរជាតិអប្សរាសំណូមពរដល់គ្រប់បណ្តាសារព័ត៌មានទាំងអស់ សូមផ្សព្វផ្សាយព័ត៌មានដោយផ្ដោតលើភាពត្រឹមត្រូវនិងគោលការណ៍បេតិកភណ្ឌ

ផ្សាយនៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ អ៊ីសា រ៉ហ្សាណី រូបភាព ៖ ហ៊ុំ វីឌី

ថ្ងៃក្នុងឱកាសបើកសន្និសីទសារព័ត៌មានស្តីពី «វិធានការរុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ» នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា **ឯកឧត្តមបណ្ឌិត ស៊ី ម៉ាម** អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសំណូមពរដល់គ្រប់បណ្តាសារព័ត៌មានទាំងអស់ សូមផ្សព្វផ្សាយព័ត៌មានដោយប្រកាន់ខ្ជាប់នូវជំហរឧត្តមគតិជាតិ ស្រឡាញ់ជាតិ ស្រឡាញ់បេតិកភណ្ឌជាតិជាធំ សូមចូលរួមទាំងអស់គ្នាដើម្បីថែរក្សាបេតិកភណ្ឌអង្គរឱ្យបានជាដាច់ខាត ជាជាងការប្រើប្រាស់ព័ត៌មានមួយចំនួនដែលនាំឱ្យរាំងស្ទះដល់កិច្ចការនៃការការពារ ការអភិរក្សមរតកបេតិកភណ្ឌអង្គរដ៏ថ្លៃថ្លារបស់យើង»។

ការលើកឡើងដូច្នោះ ព្រោះកន្លងមកមានការផ្សព្វផ្សាយព័ត៌មានមួយចំនួនដែលខ្វះខាតសច្ចភាព និងភាពត្រឹមត្រូវ ឬមានការយល់ដឹងតិចតួចពីស្ថាប័នអាជ្ញាធរជាតិអប្សរា ឬខឹងសម្បារចំពោះការអនុវត្តច្បាប់ដែលប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួន និងញុះញង់គ្នាមូលដ្ឋានច្បាស់លាស់មកលើស្ថាប័នអភិរក្សមរតកបេតិកភណ្ឌនាំឱ្យមហាជនមិនពេញចិត្តដល់អាជ្ញាធរជាតិអប្សរា ខណៈដែលថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកជាច្រើននៃអាជ្ញាធរជាតិអប្សរាបានខិតខំប្រឹងប្រែងថែរក្សា អភិរក្សជួសជុលមរតកវប្បធម៌របស់ជូនតាឱ្យគង់វង្សនិងការពារប្រយោជន៍រួមរបស់ជាតិ។ ជាក់ស្តែងតាមរយៈការដឹកនាំដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាល និង **សម្តេចបុរេបញ្ញា សុខ អាន** បានធ្វើឱ្យបរទេសទទួលស្គាល់ និងឱ្យតម្លៃលើការងារអភិរក្សថែរក្សា គ្រប់គ្រង បេតិកភណ្ឌរបស់អាជ្ញាធរជាតិអប្សរាបានជោគជ័យគ្រប់រូបភាពលើឆាកអន្តរជាតិ។ ជាងនេះទៅទៀតបច្ចុប្បន្នអ្នកជំនាញខ្មែរមានសមត្ថភាពពេញលេញ និងលេចធ្លោជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយមានការទទួលស្គាល់ពីបណ្តាអ្នកជំនាញអន្តរជាតិក្នុងការជួសជុល អភិរក្សមរតកវប្បធម៌របស់ខ្លួន។

ម៉្យាងទៀត វិស័យសារព័ត៌មានគឺមានឥទ្ធិពលខ្លាំងសម្រាប់ការអភិវឌ្ឍសង្គម ដូច្នោះក្នុងនាមជាអ្នកសារព័ត៌មានម្នាក់គួរយកចិត្តទុកដាក់ខ្ពស់លើសំណេរ និងសំឡេងរបស់ខ្លួន ចៀសយ៉ាងណាកុំដុតឱ្យខ្លោច កុំរោចឱ្យនៅ។ ក្នុងករណីមានការផ្សព្វផ្សាយបានត្រឹមត្រូវ នោះសង្គមនឹងមានរបៀបរៀបរយ មានការចូលរួមក្នុងកិច្ចការអភិរក្សច្រើនពីស្រទាប់មហាជន តែផ្ទុយទៅវិញបើការផ្សព្វផ្សាយមិនបានត្រឹមត្រូវ លម្អៀង ខ្វះហេតុផលច្បាស់លាស់ ធ្វើឱ្យពុលដល់សង្គម មើលសជាខ្មៅមនុស្សលែងឱ្យតម្លៃ លែងជឿជាក់លើអ្នកមានសមត្ថកិច្ច ខ្វះការចូលរួមថែរក្សា និងស្តាប់ខ្លើមស្ថាប័នមួយដែលប្រឹងប្រែងដើម្បីថែរក្សា ការពារមរតកវប្បធម៌របស់ជាតិទាំងមូល។





ប្រាសាទតានៃបង្អួតសម្រស់ក្នុងព្រៃខាងជើងប្រាសាទតាព្រហ្ម

ផ្សាយនៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ អ៊ីសា រ៉េហ្សា រូបភាព ៖ អ៊ីសា រ៉េហ្សា

ប្រាសាទតានៃ មានរចនាប័ណ្ណដ៏ល្អឯក មិនខុសពីប្រាង្គប្រាសាទបុរាណខ្មែរផ្សេងទៀត។ ទោះបី ជាបែបនេះក្តី បើនិយាយពី ឈ្មោះនៃប្រាសាទមួយនេះ មានមនុស្សតិចណាស់ដែលបានស្គាល់ និងបានទៅដល់។ មានទីតាំងនៅក្នុងព្រៃខាងជើង ប្រាសាទតាព្រហ្ម និងខាងកើតប្រាសាទតាកែវឆ្ពោះទៅខាងជើងប្រហែល ៨០០ម៉ែត្រ ប្រាសាទតានៃកសាងឡើងក្នុងសតវត្សទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។

បុគ្គលិកផ្នែកទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ជាមធ្យមនៅរដូវប្រាំង មានទេសចរប្រមាណពី ១៥០ ទៅ ២០០នាក់ ដែលចូលទៅទស្សនាប្រាសាទតានៃ។ អ្នកស្រី សិត តុលា បុគ្គលិកផ្នែកទេសចរណ៍ប្រចាំនៅប្រាសាទតានៃ បានឲ្យដឹងទៀតថា នៅរដូវវស្សានេះ មិនសូវមានភ្ញៀវមកប្រាសាទតានៃឡើយ គឺក្នុងមួយថ្ងៃមានប្រហែល៥០នាក់តែ ប៉ុណ្ណោះ។

តាមអ្នកស្រី សិត តុលា ដោយសារស្ថិតនៅក្នុងព្រៃ និងក្នុងរដូវវស្សាផងនោះ ដូច្នេះកម្រមានទេសចរចូលទៅដល់ប្រាសាទតានៃនេះណាស់ ហើយភ្ញៀវទាំងនោះ ច្រើនជាបរទេស ជនជាតិអឺរ៉ុប។

សាធារណជនទាំងអស់ គួរចំណាយពេលទៅទស្សនាប្រាសាទតានៃ ព្រោះថា មិនត្រឹមតែមានទេសភាពស្រស់ស្អាត ថែមទាំងមានសភាពស្ងប់ស្ងាត់ ស័ក្តិសមជាទីសក្ការៈដ៏មានបារមី សម្រាប់អ្នកមានជំនឿ។ លើសពីនេះ ភ្ញៀវទេសចរទាំងអស់

នឹងបានឮសំឡេងទឹកធ្លាក់ ចេញពីទំនប់បារាំង ដែលស្ថិតនៅខាងជើងប្រាសាទតានៃ ដែលមានចំងាយពីគ្នាត្រឹម ១០០ ម៉ែត្រតែប៉ុណ្ណោះ។

សូមអញ្ជើញទស្សនា ទិដ្ឋភាពខ្លះៗនៃសម្រស់ប្រាសាទតានៃ នារដូវវស្សានេះដូចតទៅ៖



ធម្មាសទី១ ឆ្នាំ២០១៧ អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតសាងសង់និងជួសជុលសំណង់ តូចតាចចំនួន ៣២៦ ករណី ក្នុងតំបន់អង្គរ

ផ្សាយនៅថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ អ៊ីសា វ៉ារ៉ុណី រូបភាព ៖ ក្រុមការងារសហគមន៍

នៅធម្មាសទី១ ឆ្នាំ២០១៧ កន្លងទៅនេះ ការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរា បានចុះត្រួតពិនិត្យសំណើសាងសង់ និងជួសជុលសំណង់តូចតាចចំនួន៤៦៩ ករណី ក្នុងនោះដែរក្រុមការងារសហគមន៍ បានអនុញ្ញាតឱ្យប្រជាពលរដ្ឋសាងសង់ និងជួសជុល ចំនួន ៣២៦ករណី ក្នុងភូមិចំនួន១០ ដែលស្ថិតនៅក្នុង ស្រុកចំនួន៤ ក្រុង១ ក្នុងតំបន់ មណីយដ្ឋាន អង្គរ។

ក្រុមការងារសហគមន៍បានចុះត្រួតពិនិត្យ សម្របសម្រួលអនុញ្ញាតសាងសង់ និង ជួសជុលសំណង់តូចដល់ខ្ពង់ផ្ទះប្រជាពលរដ្ឋក្នុងតំបន់អង្គរដែលមានចំនួន៤៦៩ ករណី ក្នុងស្រុកទាំង ៥ គឺ ស្រុកប្រាសាទបាគងចំនួន ៥៤ ករណី, ស្រុកអង្គរធំ ចំនួន១ ករណី, ស្រុកពួកចំនួន៤៥ ករណី, ក្រុងសៀមរាបចំនួន១៩១ ករណី និងស្រុកបន្ទាយស្រីចំនួន ៣៤ករណីផងដែរ។



ស្តែងចេញពីសកម្មភាពទាំងនេះ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាតែងតែ ចុះទៅតាមគោលដៅរបស់ខ្លួនដល់ខ្នង ផ្ទះប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ដើម្បីដោះស្រាយ បញ្ហាជូនពួកគាត់។ អាជ្ញាធរជាតិអប្សរាតែងតែនៅក្បែរ និងយកចិត្ត ទុកដាក់គ្រប់បញ្ហា ចំពោះប្រជាពលរដ្ឋទាំងសុខទុក្ខ ទាំងជីវភាពរស់នៅ សុខភាព ការសាងសង់ និងការអប់រំ ធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋក្នុងតំបន់អង្គរមានសេដ្ឋកិច្ចល្អប្រសើរចំណេះ ដឹងទូលំទូលាយ និងមានភាពសុខសាន្ត ក្នុងសង្គមគ្រួសារ។



អាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជប៉ុន បើកវគ្គបណ្តុះបណ្តាល បច្ចេកទេសសង្គ្រោះបឋមដល់មន្ត្រីភ្នាក់ងារទេសចរណ៍ចំនួន៤០នាក់

ផ្សាយនៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ីង ស្រីវត្ត រូបភាព ៖ សៀន ប៊ុនសិរ

អាជ្ញាធរជាតិអប្សរា បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជប៉ុននៃអង្គការស្រឡាញ់ ដើម្បីបើកវគ្គបណ្តុះបណ្តាល សង្គ្រោះបឋមរយៈពេលមួយថ្ងៃ ដល់មន្ត្រីភ្នាក់ងារទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ចំនួន ៤០នាក់ ដែលមកពី ប្រាសាទនានានៅក្នុងតំបន់អង្គរ នៅសាលសន្និសីទអង្គរ ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នេះ។

វគ្គបណ្តុះបណ្តាលសង្គ្រោះបឋមនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានបង្រៀនផ្តោតសំខាន់ទៅលើវិធីសាស្ត្រនៃការសង្គ្រោះបឋម មនុស្សគាំងបេះដូង របៀបនៃការរុំរបួស លាងរបួស វិធីសាស្ត្រ នៃការជួយមនុស្សលង់ទឹក រលាកទឹកក្តៅ និងវិធីជួយមនុស្ស ស្លាក់អាហារដល់មន្ត្រីភ្នាក់ងារទេសចរ ព្រោះពួកគាត់ជាអ្នកធ្វើការងារផ្ទាល់ជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ការងារសង្គ្រោះបឋមនេះ ជាការងារបន្ថែមលើការងារស្នូលរបស់ភ្នាក់ងារទេសចរណ៍។ ការងារនេះ មានសារៈសំខាន់សម្រាប់មន្ត្រីភ្នាក់ងារទេសចរណ៍ក្នុងការជួយសង្គ្រោះដល់ភ្ញៀវដែល ជួបឧបទ្វីហេតុណាមួយក្នុងកំឡុងពេលដែលពួកគាត់កំពុងដើរទស្សនា នៅក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ។

សូមបញ្ជាក់ថា នេះជាលើកទី៣ហើយនៃវគ្គបណ្តុះបណ្តាលសង្គ្រោះបឋមដល់មន្ត្រីបុគ្គលិក ដែលធ្វើការពាក់ព័ន្ធក្នុងឧទ្យានអង្គរ ដោយវគ្គទី១ត្រូវបានរៀបចំឡើងដោយក្រុម The CPR HERO Training Center កាលពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា និងលើកទី២ ពីថ្ងៃទី១៣ ខែធ្នូដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦។



កូនសត្វទោចម្មដំបូង បានចាប់កំណើតហើយក្នុងឧទ្យានអង្គរ

ផ្សាយនៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ Todd Anthony

គិតត្រឹមថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧នេះ សត្វទោចម្មដំបូង២គូ ដែលបានព្រលឹងក្នុងតំបន់អង្គរ ដោយអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance) និងក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍ (Angkor Zip line) បានបង្កើតកូន៣ក្បាលហើយ។

អាជ្ញាធរជាតិអប្សរា បានព្រលឹងទោចម្មដំបូងនៅតំបន់ប្រាសាទតានៃ នាខែមិថុនា ឆ្នាំ២០១៣ និងមួយគូទៀត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅខ្លោងទ្វារខ្លោចខាងកើតប្រាសាទបាយ័នដែលបង្កើតបានកូនមួយកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ ចំណែកទោចម្មដំបូងមួយគូនៅម្តុំប្រាសាទតានៃ បានបង្កើតកូនចំនួនពីរលើក គឺកូនទីមួយជាកូនញី នៅអំឡុងខែកញ្ញា ឆ្នាំ២០១៥ និងកូនទី២លើកនេះ កើតនៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧។





ឯកសារព័ត៌មានផ្សាយនៅលើតេឡេវីសិន និងបណ្តាញទំនាក់ទំនងសង្គមរបស់អាជ្ញាធរជាតិអប្សរាប្រចាំទសវត្សរ៍ ឆ្នាំ២០១៧

តាមលោក Todd Anthony អគ្គនាយកក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍នៅក្បែរប្រាសាទតានៃបានឱ្យដឹងថា កូនទោចម្តងដែលទើបកើតថ្មីនេះមានសម្បុរស តែគេមិនទាន់ដឹងថាជាញី ឬឈ្មួលនៅឡើយទេ។ លោកបញ្ជាក់ថា គេអាចនឹងដឹង កេទរបស់វាបាននៅពេលដែលវាមានអាយុប្រហែល១ឆ្នាំ។

ផ្អែកតាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវជីវព្រៃ និងសត្វព្រៃ ក្នុងឆ្នាំ២០១៦ បានឱ្យដឹងថា ទោចម្តងត្រូវបានចុះ ក្នុងបញ្ជីក្រហមរបស់អង្គការអភិរក្សសត្វព្រៃពិភពលោក (IUCN) ជាប្រភេទសត្វជិតផុតពូជ។ សត្វដឹកម្រមួយនេះ មាន វត្តមាននៅលើទឹកដីកម្ពុជាមិនដល់ ១ម៉ឺនក្បាលទេ។

តាមការសិក្សាជំរឿនសត្វព្រៃកន្លងមក មេណីយដ្ឋានអង្គរធ្លាប់មានសត្វព្រៃជាច្រើនប្រភេទរស់នៅ។ ដោយឡែក សត្វព្រៃ ប្រភេទទោចម្តងនេះក៏ធ្លាប់មានវត្តមានក្នុងតំបន់អង្គរផងដែរ។ ប៉ុន្តែក្នុងចន្លោះនៃសង្គ្រាមស៊ីវិលមកដល់ពេលបច្ចុប្បន្ននេះ ពួកទោចបានស្លាប់ផុតពូជពីព្រៃនេះទៅហើយ។ ដូច្នេះហើយទើបនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងប រិស្ថានរបស់អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ធ្វើការសិក្សាស្រាវជ្រាវ លម្អិតអំពីលក្ខណៈព្រៃ ដែលមានអំណោយផលដល់ការរស់នៅរបស់ពួកសត្វទោច និងបាននាំមកព្រលែងនៅក្នុងតំបន់ អង្គរនេះឡើងវិញ ដើម្បីលើកតម្លៃទេសភាពវប្បធម៌ និងធម្មជាតិ ក្នុងតំបន់អង្គរ ឲ្យកាន់តែវិសេសវិសាលថែមទៀត។



រយៈពេល៦ខែដើមឆ្នាំ២០១៧អាជ្ញាធរអប្សរាបានដាំកូនឈើជាង១២០០០ដើម

ផ្សាយនៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ ន.ផ្សព្វផ្សាយ

រយៈពេល៦ខែដើមឆ្នាំ២០១៧កន្លងទៅនេះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានដាំ និងចែកចាយកូនឈើដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសពូជឈើដែលមានក្នុងតំបន់អង្គរស្រាប់ដូចជា គគី ឈើទាល បេង គ្រញូង ជាដើមបានចំនួន ១២៦៣៦ដើម។

ចំនួននេះមានការកើនឡើងខ្លាំង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦កន្លងទៅ ដែលអាជ្ញាធរជាតិអប្សរាបានដាំនិងចែកចាយទៅស្ថាប័នពាក់ព័ន្ធបានតែចំនួន៤៤៣៧ដើម។ រយៈពេលមួយឆ្នាំ២០១៦កន្លងទៅ អាជ្ញាធរជាតិអប្សរាដាំកូនឈើ និងចែកជូនស្ថាប័នពាក់ព័ន្ធដាំក្នុងតំបន់អង្គរសរុបបានចំនួន៦០៤៤៤ដើម។

ទោះជាយ៉ាងណា ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន លោក **និន ចាន់សារៀន** លើកឡើងថា គម្រោងនៃការដាំកូនឈើក្នុងឆ្នាំ២០១៧នេះ អាចនឹងមិនច្រើនដូចឆ្នាំ២០១៦កន្លងទៅទេ។ នេះក៏ដោយសារតែបទពិសោធន៍ឆ្នាំទៅ ដែលកូនឈើមួយភាគធំដែលបានដាំហើយបានងាប់អស់ជាច្រើន ដោយសារមិនអាចចូលទៅថែទាំបានគ្រប់គ្រាន់។

ប្រធាននាយកដ្ឋានរូបនេះបញ្ជាក់ថា តាមគម្រោងសម្រាប់រដូវវស្សាឆ្នាំ២០១៧នេះ ក្រុមការងារនឹងដាំកូនឈើទៅតាមលទ្ធភាពដែលអាចថែទាំបាន ដែលមានន័យថា ផ្តល់គុណភាពនៃការរស់ជាជាងយកតែបរិមាណនៃការដាំបានច្រើន តែរស់បានតិច។

យោងតាមរបាយការណ៍រយៈពេល៦ខែរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ក្នុងឆ្នាំ២០១៧នេះ ក្រុមការងារគ្រប់គ្រងព្រៃឈើមិនត្រឹមតែបានដាំកូនឈើ និងចែកចាយទៅកាន់ស្ថាប័នពាក់ព័ន្ធប៉ុណ្ណោះទេ ថែមទាំងបានព្យាបាលដើមឈើ សរុបប្រមាណ ៥៤៨ដើមនៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងចុះតាមដានសុខភាពដើមឈើដែលបានព្យាបាល រួចនៅរង់ចាំ និងបរិវេណប្រាសាទតាព្រហ្មចំនួន ៩៨ដើម។





ជំនឿបែងអារីសរបស់អ្នកស្រុកអង្គរ

ផ្សាយនៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ឹង ស្រីវិគ្គ រូបភាព ៖ ធុន ប៊ុនប៊ុន

អារីស ជាជំងឺម្យ៉ាងដែលធ្វើឱ្យកូនកើតហើយមិនគង់ គឺស្លាប់ទៅវិញក្នុងរយៈពេលខ្លី ឬស្លាប់ក្លាមៗតែម្តង។ ក្មេងដែលស្លាប់ដូច្នោះ អ្នកស្រុកនិយមហៅថា អារីសម្តាយដើម គឺកូនដែលលូចមកកើតនឹងម្តាយថ្មី (ជាតិនេះ) ដោយមិនប្រាប់ម្តាយដើម (ម្តាយជាតិមុន) ឱ្យដឹង។ ដូច្នោះ ដើម្បីបញ្ឈប់សកុំឱ្យម្តាយដើមយកព្រលឹងកូននោះទៅ (ស្លាប់) គេបានប្រារព្ធពិធីមួយហៅថា «បែងអារីស»។

បែងអារីស ជាពិធីអបទេសម្យ៉ាងដែលធ្វើឡើងដើម្បីឧបកិច្ចឱ្យកូនកើតអារីសរស់នៅមានអាយុយឺនយូរតទៅ។ នេះជាជំនឿមួយដែលនៅសេសសល់ក្នុងតំបន់មួយចំនួននៃឧទ្យានអង្គរ។ អ្នកស្រុកនៅរក្សាជំនឿនិងពិធីនេះតាមភូមិស្រុកខ្លះពេលកូនឈឺ ហើយវានៅតែមានឥទ្ធិពលខ្លាំងក្នុងផ្នត់គំនិតរបស់ពួកគាត់ បើទោះបីពួកគាត់ជឿលើជំនាញគ្រូពេទ្យ ហើយសព្វថ្ងៃវិទ្យាសាស្ត្រផ្នែកសុខាភិបាលមានការរីកចម្រើនខ្លាំងក៏ដោយ ក៏គាត់មិនចោលពិធីនេះដែរ។

តាមការបញ្ជាក់របស់លោកយាយ សយ អាយុ៧៩ឆ្នាំ ជាអ្នករស់នៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាបបានរៀបរាប់ថា គាត់ធ្វើជាអ្នកបែងអារីសឱ្យគេយូរឆ្នាំមកហើយ ដែលមានរូបស្នងឈ្មោះលោកតាវ៉ែង។ លោកយាយបញ្ជាក់ថា ក្មេងដែលមានជំងឺអារីស គឺដេកកន្ត្រាក់កន្ត្រែង យំមិនឈប់ មិនស៊ី មិនផឹក មិនបោ ស្នមរឹងរ៉ៃ។ ភាគច្រើនអារីសកើតចំពោះក្មេងៗចាប់ពីអាយុ២ខែទៅ៧ឬ៨ខែ ហើយក៏មិនគ្រប់ក្មេងដែរដែលកើតជំងឺនេះ វាក៏កម្រកើតលើក្មេងដែលមានអាយុពី១ឆ្នាំឡើងទៅណាស់។

លោកយាយបន្តទៀត អ្នកស្រុកអង្គរគេជឿជំនឿនេះខ្លាំង ពេលមានក្មេងឈឺក្រៅពីយកទៅពេទ្យហើយ គេតែងអញ្ជើញគាត់ឱ្យទៅបែងអារីសឱ្យ ហើយភាគច្រើនក៏សមប្រកបផងដែររន្ធបញ្ជប់ពីធ្វើពិធីនេះរួច ដោយក្មេងនោះជាសះស្បើយ មានសុខភាពល្អ ហើយអ្នកស្រុកទោះជិតឆ្ងាយដែលមានជំនឿលើការបែងអារីសនេះ តែងអញ្ជើញលោកយាយឱ្យទៅធ្វើកិច្ចឱ្យជាហូរហែ។ តាមជំនឿតម្លាមក គេតែងយល់ថា បែងអារីសជាពិធីមួយដែលធ្វើឡើងឧបកិច្ចដូរកូនគ្នារវាងម្តាយជាតិនេះនិងម្តាយដើមជាតិមុន ដើម្បីឱ្យក្មេងតូចនោះជាសះស្បើយ។ ការធ្វើពិធីនេះមិនប្រកាន់រដូវកាលខែឆ្នាំទេ តែគេកំណត់យកថ្ងៃព្រហស្បតិ៍ វេលាថ្ងៃត្រង់ ហើយធ្វើនៅផ្លូវបំបែកជា៣ឬជា៤តែប៉ុណ្ណោះឯង។

ចំពោះពិធីនេះមានរៀបចំគ្រឿងរណ្តាប់ដូចជា៖ ជម្រ ម្លូរ បារី ស្លា ធ្មេប ផ្កា១ពាន អំបោះដៃ បាយសម្ល មាន់ឆ្កាង មាន់ស្បោរ កូនង៉ាធ្វើពីដើមចេក ឡានធ្វើពីដើមចេក ត្បាល់ ស្រាស ម្សៅ គ្រឿងក្រអូប។ អ្នកចូលរូបមាននាទីសំខាន់ណាស់នៅក្នុងពិធីនេះ ព្រោះគាត់ជាអ្នកទាក់ទងឆ្លើយនឹងម្តាយដើមរបស់ក្មេងតូចនោះតាមរយៈការចូលរូប ដើម្បីសួរនាំពីឈ្មោះម្តាយដើម ឈ្មោះកូន ទីកន្លែង និងបំណងរបស់ម្តាយនោះ។

ពេលកិច្ចពិធីចាប់ផ្តើម អ្នកចូលរូបក៏បំពេញនាទីឆ្លើយឆ្លងទាក់ទងនឹងម្តាយដើមដោយមានមនុស្សម្នាក់ចាំសួរ ឱ្យដឹងថា មកពីណា ចង់បានអ្វី ឈ្មោះអ្វី កូនឈ្មោះអ្វី ឱ្យធ្វើយ៉ាងម៉េចចំពោះក្មេងនោះ និងដើម្បីសុំចរចាទិញកូនពីម្តាយដើម យកមកឱ្យម្តាយថ្មីចិញ្ចឹម ដោយដូរឈ្មោះថ្មីឱ្យផង។ ពេលដឹងរឿងរ៉ាវអស់ ក៏មានមនុស្សម្នាក់ត្រូវជាសាច់ញាតិក៏បាន ជាអ្នកភូមិក៏បាន អង្គុយយោលអង្រឹងច្រៀងបំពេរល្ងង់លោមកូនង៉ាធ្វើពីដើមចេក ដែលបានធ្លាក់រូបមានមុខមាត់ភ្នែកច្រមុះ ហើយលាបក្រែម ម្សៅយ៉ាងស្អាតឱ្យលង់លក់។

ឯអ្នកផ្សេងទៀត ជួយសែនព្រែនបាយសម្ល ស្រាស ទឹកក្រូច បង្អែមចម្រុះឱ្យម្តាយដើមនោះផង ព្រមទាំងអារក្ស អ្នកតាដែលថែរក្សាទីភូមិផងឱ្យបានសេពសោយនិងសូមពរសុំជ័យឱ្យកូនចៅសុខសប្បាយ។ ពេលសែនរួច គេក៏យកសំណែនទៅចោល និងមានម្នាក់ចាំជាក់ត្បាល់ឱ្យបែរមុខទៅត្បូង ព្រមទាំងកញ្ជក់កូនង៉ាក្នុងអង្រឹងយកទៅចោលផងដែរ រួមជាមួយមាន់ឆ្កាង ឡានធ្វើពីដើមចេកដែលគេសន្មត់ជារបស់លេងរបស់ក្មេងនោះ។ ឯអ្នកយោលអង្រឹងនិងច្រៀងបំពេរកូនមុននោះត្រូវយំស្រែកស្តាយស្រណោះកូនដែលគេកញ្ជក់ទៅបាត់។ ការធ្វើដូច្នេះ គឺដើម្បីឧបកិច្ចជាការដោះដូរកូនគ្នាតាមរយៈរូបជំនួសដោយឱ្យម្តាយដើមជាអ្នកយកកូនធ្វើពីដើមចេកទៅវិញ ឯម្តាយជាតិថ្មីនេះ ចិញ្ចឹមកូនពិត។

ក្រោយការដោះដូរកូនគ្នារួចហើយ គេក៏បានធ្វើពិធីហៅព្រលឹងឱ្យកូនដែលឈឺនោះយ៉ាងលន្លង់លន្លោង ដើម្បីឱ្យព្រលឹងរបស់គេមកនៅក្នុងរូបក្នុងអង្គ រួមជាមួយការចងអំបោះនៅដៃរបស់ក្មេងតូចឱ្យគេសុខសប្បាយ មានអាយុយ៉ែនយូរ ហើយចាប់ពីពេលនេះទៅ គឺគេត្រូវប្រើឈ្មោះថ្មី។ ម្យ៉ាងទៀត គេក៏បានយកលុយដែលម្តាយដើមឱ្យជួលចិញ្ចឹមកូននោះមកឱ្យម្តាយជាតិនេះ ឱ្យពួកគេចិញ្ចឹមកូនឱ្យផង ហើយចងដៃឱ្យពួកម្តាយក្មេងតូចនោះផងដែរ ដើម្បីឱ្យពួកគេសុខសប្បាយ នៅថែកូនឱ្យបានល្អ។





វគ្គបណ្តុះបណ្តាលចិនជាឧទាហរណ៍មួយនៃពហុជំនឿក្នុងជីវិតខ្មែរ

ផ្សាយនៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ ជុំ ករុណា

គេដឹងហើយថា វគ្គអាមាមជាទីតាំងនៃជំនឿរបស់ពុទ្ធបរិស័ទអ្នកគោរពព្រះពុទ្ធសាសនា។ ប៉ុន្តែ ដោយសារពុទ្ធបរិស័ទខ្មែរ មានជំនឿតូចតាទាំងផ្នែកជំនឿលើព្រលឹង លើអារក្ខអ្នកតា និងព្រហ្មញ្ញសាសនាផងនោះ ទើបធ្វើឲ្យវគ្គកាតច្រើនរបស់ ព្រះពុទ្ធសាសនាក៏ក្លាយជាទីតាំងនៃជំនឿតូចតាទាំងអស់នេះដែរ។

ជាក់ស្តែង វគ្គប្រាសាទចន្ទរឿបន្ទាយចាស់ ឬហៅថា វគ្គបណ្តុះបណ្តាលចិន ស្ថិតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទ បាតង ខេត្តសៀមរាប ដែលស្ថិតនៅក្នុងតំបន់បេតិកភណ្ឌអង្គរដែរនោះ មានទំនៀមទម្លាប់ប្រពៃណីដ៏សមរម្យបែប ត្រូវបាន រក្សាទុក និងបន្តគោរពប្រតិបត្តិជាដំណរៀងមក។

គេអាចឃើញជំនឿចម្រុះនេះបានតាមរយៈកិច្ចប្រតិបត្តិរបស់ព្រះសង្ឃនិងពុទ្ធបរិស័ទ ដូចជាពិធីសូត្រមន្តចម្រើនព្រះជន្ម សូត្រមន្តលើករាសីកាត់គ្រោះរំដោះកម្ម ពិធីហៅព្រលឹង ពិធីដេកអង្គររាប ព្រមជាមួយនឹងការតុបតែងគ្រឿងរណ្តាប់ស្លាធម៌ បាយសី ជម ជាដើម។

តាមការសង្កេត នៅរៀងរាល់ថ្ងៃសីល វគ្គនេះ មានកិច្ចមួយចំនួន ដែលឧបាសក ឧបាសិកា ចូលមកកាន់វគ្គ មិនត្រឹមតែយក ចង្កាន់ មកប្រគេនព្រះសង្ឃបុណ្ណោះទេ គឺពួកគាត់មកដើម្បីឲ្យព្រះសង្ឃកាត់គ្រោះ លើករាសី ឬក៏ធ្វើកិច្ចចម្រើនព្រះជន្ម អាស្រ័យទៅលើការគន់គូរ ជោគជតារាសីរបស់ពួកគាត់។ ប្រសិនបើ ជោគជតារាសី ចង្អុលបង្ហាញថា ត្រូវចម្រើនព្រះជន្ម ព្រះសង្ឃនឹងរៀបចំសូត្រមន្តចម្រើនព្រះជន្មឲ្យក្លាមតែម្តង ព្រោះគ្រឿងរណ្តាប់គ្រប់យ៉ាងបានរៀបចំទុករួចស្រេចហើយ។

ជាក់ស្តែង ការរៀបចំគ្រឿងរណ្តាប់ មានច្រើនបែបច្រើនយ៉ាង គឺគ្រឿងរណ្តាប់សម្រាប់ការចម្រើនព្រះជន្ម មានដូចជា អង្ករ មួយកញ្ជើសម្រាប់កិច្ចដេកអង្គររាប ព្រមទាំងផ្លែចេកទុំ ផ្លែដូងទុំ, ផ្លែឃ្លោកមួយ និងត្រឡាចមួយដាក់នៅជុំគ្នា, ស្រូវមួយ កញ្ជើ ដែលមានដោតស្លឹកចេកខ្លីមួយធាងខ្លីនៅចំកណ្តាល ដាក់នៅក្បែរអង្ករនោះ។ គ្រឿងរណ្តាប់ដែលធំជាងគេគឺ ចាក់ ចេកមានបីថ្នាក់ រំលេចដោយក្បូរក្បាច់រចនាយ៉ាងល្អឆើត ហើយមានគ្រឿងរណ្តាប់នៅពីលើ សុទ្ធតែមួយរយ គឺទៀនមួយ រយ ធ្នូមួយរយ ទង់តូចៗមួយរយ នំមួយរយ លាជមួយរយ ផ្កាមួយរយ ប្រាក់មួយរយ។ នៅពីមុខចាក់ចេកនេះ មាន បាយសីប្រាំរួតមួយគូ និងស្លាធម៌មួយគូ ហើយក៏មានពែសម្រាប់បញ្ជូនចោលផងដែរ។



កិច្ចមួយទៀត ត្រូវបានធ្វើរាល់ថ្ងៃ សម្រាប់ឧបាសកឧបាសិកា ដែលយកចង្កាន់ទៅប្រគេនព្រះសង្ឃ គឺការកាត់គ្រោះលើក រាសី។ កិច្ចនេះ មិនតម្រូវឲ្យមានការរៀបចំវែងឆ្ងាយនោះទេ គឺពេលពុទ្ធបរិវេណយកចង្កាន់មកប្រគេន ព្រះសង្ឃចាប់ផ្តើម សូត្រមន្តកាត់គ្រោះយ៉ាងសង្ខេប ហើយបន្ទាប់មក ដូនជីពីរបីនាក់ ចូលមកធ្វើកិច្ចហៅព្រលឹងឲ្យ ដោយសំឡេងអីងកងរំពង លន្លង់លន្លោច។

នេះជាការរួមរស់ជាមួយគ្នាយ៉ាងសុខសាន្តនៃពហុជំនឿរបស់ប្រជាពលរដ្ឋខ្មែរ។ អ្នកស្រុកអង្គរ ត្រូវបានគេជឿថា ជាប្រជា ពលរដ្ឋដែលផ្ទុកដោយជំនឿដូនតា ទំនៀមទម្លាប់បុរាណយ៉ាងសំបូរបែប។ នេះក៏ជាការបង្ហាញឲ្យឃើញពីទំនៀមពិធីរបស់ ដូនតាខ្មែរ ដែលកំពុងតែបន្តរស់នៅជាមួយនឹងអ្នកស្រុកអង្គរ ហើយធ្វើឲ្យអង្គរជាបេតិកភណ្ឌមានជីវិតរបស់មនុស្សជាតិពិត ប្រាកដ។



មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរាទទួលវគ្គបណ្តុះបណ្តាលអំពីវិទ្យាសាស្ត្រពាក់ព័ន្ធ នឹងការអភិរក្សបុរាណដ្ឋាននៅតំបន់អង្គរពីអ្នកជំនាញកូរ៉េ

ផ្សាយនៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ីង ស្រីវ័ត្ត រូបភាព ៖ ហ៊ីង ស្រីវ័ត្ត

មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរាចំនួន១០នាក់នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានចូលរៀនវគ្គបណ្តុះបណ្តាលស្តីអំពីវិទ្យាសាស្ត្រពាក់ព័ន្ធនឹងការអភិរក្សបុរាណដ្ឋានក្នុងតំបន់អង្គរ ពីសំណាក់លោកបណ្ឌិត Chung Yongjae សាស្ត្រាចារ្យសាកលវិទ្យាល័យជាតិកូរ៉េនៃបេតិកភណ្ឌវប្បធម៌ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៧។

វគ្គសិក្សានេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ដល់២៨ ខែកក្កដា ឆ្នាំ២០១៧ ដោយផ្តោតទៅលើការសិក្សាអំពីធាតុផ្សំនៃថ្មនៅតំបន់អង្គរ ការធ្វើតេស្តថ្ម ការសិក្សាអំពីមូលដ្ឋានវិទ្យាសាស្ត្រសម្រាប់ការងារអភិរក្ស ការពិសោធន៍និងវិភាគដោយមាស៊ីនMicroscope ការសិក្សាអំពីសិលាវិទ្យា និងការចុះអនុវត្តលើទីតាំងផ្ទាល់។

តាមការបញ្ជាក់ពីលោកសាស្ត្រាចារ្យ Chung Yongjae បានឱ្យដឹងថា ការជួសជុល អភិរក្សបេតិកភណ្ឌ គឺមិនខុសពីការថែទាំសុខភាពមនុស្សទេ។ ពេលយើងឈឺ គឺយើងត្រូវទៅពេទ្យដើម្បីឱ្យគ្រូពេទ្យពិនិត្យរោគវិនិច្ឆ័យ។ ក្រោយពីរកឃើញថាផ្នែកណាមួយនៃរាងកាយមានបញ្ហា យើងត្រូវរកមូលហេតុរបស់វា។ ដូចគ្នាដែរ វគ្គសិក្សានេះនឹងធ្វើការស្រាវជ្រាវលើវត្ថុនិងសម្ភារៈសំខាន់ៗដូចជា មាស ប្រាក់ ឆ្អឹង ឬទង់ដែងជាដើមដែលបានរកឃើញ ហើយធ្វើការវិភាគលើវត្ថុទាំងអស់នោះ។

លោកសាស្ត្រាចារ្យបន្តទៀតថា សម័យនេះ វិទ្យាសាស្ត្រមានសារៈសំខាន់ណាស់សម្រាប់ការងារអភិរក្ស ជួសជុលបេតិកភណ្ឌបុរាណ ហើយក្រុមការងារអភិរក្ស ជួសជុលក្រុមប្រាសាទព្រះពិធុរបស់កូរ៉េ ក៏បាននាំយកសម្ភារៈវិទ្យាសាស្ត្រទាំងនោះមកប្រើប្រាស់សម្រាប់ការងារអភិរក្សជួសជុលនេះដែរ។ «ពួកយើងមកទីនេះដើម្បីបង្រៀនអំពីវិធីប្រើប្រាស់និងវិធីសាស្ត្រវិភាគទៅលើសម្ភារៈទាំងនោះតាមរយៈឧបករណ៍Microscope ដោយសង្ឃឹមថា ចំណេះដឹងនេះនឹងជួយពង្រឹងសមត្ថភាពរបស់មន្ត្រី-បុគ្គលិកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរាឱ្យកាន់តែល្អប្រសើរឡើងថែមទៀត»។

គួរបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ KCHF និងទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ក្នុងគម្រោងជួសជុល អភិរក្សក្រុមប្រាសាទព្រះពិធុក្នុងតំបន់ឧទ្យានអង្គរ។



ឯកសារព័ត៌មានផ្សាយនៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមរបស់អាជ្ញាធរជាតិអប្សរាប្រចាំឆមាសទី២ ឆ្នាំ២០១៧



អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសស្តីពីការប្រើប្រាស់ ថាមពលពន្លឺព្រះអាទិត្យដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព

ផ្សាយនៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ឺង ស្រីវិគ្គ រូបភាព ៖ ជុំ ជីនិត្យ

អាជ្ញាធរជាតិអប្សរាតាមរយៈគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍និងបេតិកភណ្ឌអង្គរ ហៅកាត់ថា ACHA បានសហការជាមួយអង្គការអ្នកកសាងសមត្ថភាព LOCAB បើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដល់បុគ្គលិកបច្ចេកទេសរបស់ខ្លួននៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ។

គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលនេះ គឺផ្តល់ចំណេះដឹងមូលដ្ឋានដល់មន្ត្រី បុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា ដែលនឹងធ្វើការផ្ទាល់ជាមួយប្រជាពលរដ្ឋក្នុងតំបន់អង្គរ ហើយណែនាំប្រជាពលរដ្ឋអំពីផលប្រយោជន៍នៃការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យទាំងសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងមុខរបរកសិកម្មជាដើម។

ឯកឧត្តម ហង់ ពៅ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះថា ការជំរុញឲ្យប្រជាពលរដ្ឋ ក្នុងតំបន់អង្គរប្រើប្រាស់នូវថាមពលពន្លឺព្រះអាទិត្យ សម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគាត់ គឺដើម្បីរួមចំណែកក្នុងការថែរក្សាបរិស្ថាន ទេសភាពវប្បធម៌នៃតំបន់អង្គរ និងជាពិសេស គឺជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់ផ្ទាល់ទៀតផង។

ឯកឧត្តមបានបន្តថា ចាប់តាំងពីឆ្នាំ២០១២ អាជ្ញាធរជាតិអប្សរាតាមរយៈគម្រោង ACHA ដែលទទួលបានជំនួយពីប្រទេសញូវហ្សឺឡែន បានបង្កើតគម្រោងស្ថានីយសាកអាគុយដោយប្រើប្រាស់បន្ទះសូឡា ជូនសហគមន៍ក្នុងតំបន់អង្គរបានចំនួនបីកន្លែង ហើយ ទី១នៅភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ មានចំនួន១២ផ្ទាំង ទី២នៅភូមិទួលក្រឡាញ់ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី មានចំនួន១៦ផ្ទាំង និងទី៣នៅ ភូមិលើក ឃុំជូនកែវ ស្រុកពួក ខេត្តសៀមរាប មានចំនួន១៦ផ្ទាំង។

មិនត្រឹមតែជួយដល់បញ្ហាបរិស្ថានក្នុងតំបន់អង្គរទេ ស្ថានីយទាំងនេះក៏បានជួយសម្រួលជីវភាពប្រជាពលរដ្ឋបានច្រើនដោយប្រជាពលរដ្ឋត្រូវចំណាយថវិកាតិចជាងការបញ្ចូលអាគុយដោយប្រើម៉ាស៊ីនទូទៅ។ ម្យ៉ាងទៀត ថវិកាដែលទទួលបាន



ឯកសារព័ត៌មានផ្សាយនៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមរបស់អាជ្ញាធរជាតិអប្សរាប្រចាំឆមាសទី២ ឆ្នាំ២០១៧

ពីគម្រោងនេះ ក៏ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋក្នុងសហគមន៍របស់ពួកគាត់ផ្ទាល់ គឺមួយផ្នែកបានទៅម្ចាស់ទឹកនៃឯង មួយផ្នែកទៀតបានទៅគណៈកម្មការគ្រប់គ្រង និងមួយផ្នែកទៀតគឺប្រើប្រាស់សម្រាប់ការងារក្នុងសហគមន៍ផ្ទាល់តែម្តង។ បច្ចុប្បន្ន តាមរយៈគម្រោងនេះដដែល អាជ្ញាធរជាតិអប្សរាបានផ្តល់នូវម៉ាស៊ីនដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ជូនដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់អាចយកទៅប្រើប្រាស់ក្នុងការបូមទឹកស្រោចស្រពដំណាំកសិកម្មដើម្បីបង្កើនជីវភាពរស់នៅបន្ថែមទៀត។



៦ខែដើមឆ្នាំ២០១៧អាជ្ញាធរជាតិអប្សរាទទួលសំណើសាងសង់ផ្ទះជាង៦០០ករណី និងបានអនុញ្ញាតដឹក៣០០ករណី

ផ្សាយនៅថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ អ៊ីសា រ៉ហ៊ីណី រូបភាព ៖ អ៊ីសា រ៉ហ៊ីណី

រយៈពេល៦ខែដើមឆ្នាំ២០១៧នេះ អាជ្ញាធរជាតិអប្សរាតាមរយៈមជ្ឈមណ្ឌលសេវាកម្មច្រកចេញតែមួយ បានទទួលសំណើ ៣កំពុងនឹងការសុំសាងសង់លំនៅឋានចំនួន៦៤១ករណី។ សំណើទាំងនេះបានឆ្លើយតបរួចរាល់ចំនួន៥៤១ករណី និងកំពុងរៀបចំចំនួន១០០ករណីទៀត។

តាមរបាយការណ៍ធានាសទី១ ឆ្នាំ២០១៧ របស់មជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា ក្នុងចំណោមសំណើជាង ៦០០ករណីនេះ សំណើដែលបានអនុញ្ញាតមានចំនួន២៩២ករណី និងសំណើដែលមិនអនុញ្ញាតមានចំនួន២៤៥ករណី។ ក្នុងនេះដែរ មានសំណើចំនួន៥៩ករណី ដែលក្រុមការងារបានធ្វើសេចក្តីជូនដំណឹងដោយសារមានកំហុសលើទម្រង់បែបបទ និងអំពីសុពលភាពនៃច្បាប់ដែលបានអនុញ្ញាតជូនពួកគាត់ក្នុងការសាងសង់។

លោក ទស្ស សុមនាថ ប្រធានស្តីទីនាយកដ្ឋានគ្រប់គ្រងដែនដី និងគ្រប់គ្រងលំនៅឋានក្នុងឧទ្យានអង្គរបានពន្យល់អំពីលក្ខខណ្ឌដែលត្រូវបានអនុញ្ញាត និងមិនអនុញ្ញាត នូវសំណើសុំសាងសង់របស់ប្រជាពលរដ្ឋថា ការស្នើរបស់ប្រជាពលរដ្ឋមិនមែនមានន័យថា ឲ្យតែដាក់ពាក្យសុំសុទ្ធតែអនុញ្ញាតទាំងអស់នោះទេ។ ជាធម្មតាតែងមានចម្លើយពីអនុញ្ញាត និងមិនអនុញ្ញាត។


លោកពន្យល់ថា ចំពោះសំណើដែលអាចអនុញ្ញាតបានគឺ ប្រជាពលរដ្ឋចាស់ដែលមានផ្ទះសំបែងនៅក្នុងតំបន់អង្គរជាយូរលង់ណាស់មកហើយ មុនឆ្នាំ២០០០ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ នៅក្នុងភូមិ-ឃុំ ដែលបានស្នើសុំសាងសង់ មានលិខិតបញ្ជាក់ពីការកាន់កាប់ និងប្រើប្រាស់ដីធ្លី ដែលមានការទទួលស្គាល់ដោយអាជ្ញាធររដ្ឋបាលភូមិ-ឃុំ មានឈ្មោះនៅក្នុងបញ្ជីជំរឿនរបស់អាជ្ញាធរជាតិអប្សរា ឆ្នាំ២០០៤ -២០០៥ មានសំណង់ផ្ទះចាស់ក្នុងទិន្នន័យ Jica ឆ្នាំ១៩៩៨ និងទិន្នន័យរូបភាពពីលើអាកាស Google Earth ឆ្នាំ២០០៤។

ពលរដ្ឋទាំងនោះមានសិទ្ធិ ក្នុងការសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ (អាចពង្រីកទំហំលើសផ្ទះចាស់បានតាមចំនួនសមាជិកក្នុងគ្រួសារ ឬសំណង់ជាឧបសម្ព័ន្ធផ្សេងៗទៀតក្នុងដីឡូត៍បាន) តាមរចនាបថស្ថាបត្យកម្មខ្មែរ មិនមែនជាផ្ទះតៀមផ្ទាល់ដីឬផ្ទះល្វែងដំបូលកាត់ ទីតាំងសាងសង់មិនមានផលប៉ះពាល់ ឬស្ថិតលើហេដ្ឋារចនាសម្ព័ន្ធបុរាណ និងមានសំណង់សាធារណៈទូទៅមួយចំនួនទៀតដូចជា មណ្ឌលសុខភាព សាលារៀន អាគាររដ្ឋបាលភូមិ-ឃុំ ។ល។

ចំពោះករណីដែលមិនអាចអនុញ្ញាតបាន លោក សុមនាថ ពន្យល់ថា ជាករណីបំបែកគ្រួសារឬជាអ្នកចំណូលថ្មីមករស់នៅក្រោយឆ្នាំ២០០០ សាងសង់សំណង់ដែលមិនមែនជាលំនៅឋានមានបែបជាផ្ទះសំណាក់ ភោជនីយដ្ឋានធំៗ ខាត់អូរ ឬជាកសិដ្ឋានធំៗ និងការវាតទីដីព្រៃ ឬការបង្កើតទីប្រជុំជន និងការពង្រីកភូមិដ្ឋានជាដើម។

សូមបញ្ជាក់ថា ករណីបដិសេធភាគច្រើនគឺធ្វើឡើងចំពោះសំណើរបស់ប្រជាពលរដ្ឋដែលជាអ្នកចំណូលថ្មី និងការស្នើសុំបំបែកគ្រួសារដោយបង្កើនខ្នងផ្ទះ ដែលខុសនឹងលក្ខខណ្ឌដែលអាចអនុញ្ញាតបាន។ ចំពោះការសុំសាងសង់ខុសនឹងរចនាបថផ្ទះខ្មែរជាដើម ក្រុមការងារតែងចុះធ្វើសេចក្តីណែនាំ និងធ្វើសេចក្តីជូនដំណឹងមុននឹងឈានដល់ការផ្អាកសំណង់ជាអចិន្ត្រៃយ៍ ក្នុងករណីម្ចាស់សំណង់មិនអនុវត្តតាម។





វត្តអារញ្ញសាគរ វត្តបុរាណដែលមានសំណង់ស្ថាបត្យកម្មគួរឲ្យទាក់ទាញ

ផ្សាយនៅថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ អ៊ីសា វ៉ហ្វីណី រូបភាព ៖ អ៊ីសា វ៉ហ្វីណី

វត្តអារញ្ញសាគរ គឺជាវត្តអារាមដែលមានវ័យចំណាស់មួយកន្លែង ដែលស្ថិតនៅតាមបណ្តោយស្ទឹងសៀមរាប ផ្លូវឆ្ពោះទៅភ្នំក្រោម នៃទន្លេសាប។ វត្តនេះមានសំណង់វិហារមួយ ដែលមានស្ថាបត្យកម្មគួរឲ្យទាក់ទាញ និងពិសេសជាងគេ។ ព្រះវិហារសង់នៅលើខឿនខ្ពស់មួយជាន់ ចំណែកជញ្ជាំងសង់ពីឥដ្ឋតាន់ និងសសរជុំវិញ មានទម្រង់រម្មល ដែលភាពរម្មលនេះ គឺធ្វើពីឥដ្ឋរម្មលស្រាប់ ដែលចនាដោយបុព្វបុរសខ្មែរជំនាន់មុន។ អ្វីដែលពិសេសនោះ ភាពរម្មលនីមួយៗ ក៏មានសភាពខុសៗគ្នាថែមទៀត។

ក្នុងបុព្វហេតុអភិរក្សសំណង់ព្រះវិហារបុរាណ អាជ្ញាធរជាតិអប្សរា បាននិងកំពុងជួយផ្នែកបច្ចេកទេស ដល់ដំណើរការនៃការជួសជុលវិហារវត្តអារញ្ញសាគរ ដែលមានទីតាំងស្ថិតនៅភូមិ អារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។ តាមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា សសរខាងក្នុង និងគ្រឿងបន្លំដំបូលនៃវត្តអារញ្ញសាគរ គឺធ្វើពីឈើ ទៅតាមរចនាបថខ្មែរសុទ្ធសាធ។ ហើយក្នុងដំណើរការជួសជុលសំណង់វិហារនេះ គឺអាជ្ញាធរជាតិអប្សរា បានជួយលើផ្នែកបច្ចេកទេស ដោយបានសិក្សាចម្លងប្លង់ចាស់ទុកធ្វើជាឯកសារ ដើម្បីឲ្យប្រាកដថា ការជួសជុលបានគោរពតាមរូបដើមនៃវិហារនេះ។

សូមទស្សនា ទិដ្ឋភាពខ្លះៗនៃដំណើរការជួសជុលសំណង់វិហារអារញ្ញសាគរ ដូចតទៅ៖





ប្រតិកូអាស៊ាន-ចិនផ្នែកអភិវឌ្ឍន៍ជនបទបំពេញទស្សនកិច្ចនៅភូមិធម្មជាតិនៃតាឯក

ផ្សាយនៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ឹង ស្រីវ័ត្ត រូបភាព ៖ ជុំ ជីនិត្យ

ក្រោយចំណាយពេលប្រជុំ២ថ្ងៃនៅក្រុងសៀមរាប ថ្នាក់ដឹកនាំនៃកិច្ចប្រជុំអាស៊ាន-ចិនផ្នែកអភិវឌ្ឍន៍ជនបទរួមនឹងសមាជិកប្រមាណជិត១០០នាក់ បានទៅបំពេញទស្សនកិច្ចភូមិធម្មជាតិនៃតាឯកដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧។

ដំណើរទស្សនកិច្ចនេះ ត្រូវបានសហការរៀបចំដោយអាជ្ញាធរជាតិអប្សរា និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ។ **លោក ខេង ញ៉ុល** ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ដែលចូលរួមក្នុងកម្មវិធីនេះបញ្ជាក់ថា ការមកទស្សនកិច្ចនៅភូមិធម្មជាតិនៃតាឯកពេលនេះ គឺដើម្បីឲ្យក្រុមប្រតិកូបានស្វែងយល់អំពីគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិនៃតាឯក ដែលអាជ្ញាធរជាតិអប្សរាកំពុងតែរៀបចំអភិវឌ្ឍន៍ទាំងផ្នែកកសិកម្ម និងទេសចរណ៍ ក្នុងគោលបំណងលើកស្ទួយជីវភាពប្រជាជនក្នុងមូលដ្ឋាន។

លោកបន្ថែមថា ក្រុមប្រតិកូពិតជាពេញចិត្តនឹងការរៀបចំភូមិដ្ឋាននេះដែលមានសណ្តាប់ធ្នាប់ល្អ និងបរិស្ថានស្រស់ស្អាតគួរឲ្យទាក់ទាញ។ ជាពិសេស ពួកគាត់ពិតជារីករាយដែលបានចូលរួមដាំដើមឈើអនុស្សាវរីយ៍នៅភូមិនេះទៀតផង ដែលជាផ្នែកមួយជួយបង្កើនគម្របព្រៃឈើនៅតំបន់នេះឲ្យកាន់តែមានភាពទាក់ទាញ ដែលអាចនឹងធ្វើឲ្យពួកគាត់ចង់វិលត្រឡប់មកទស្សនាលើកក្រោយៗទៀត។

ឯកឧត្តម ម៉ី ឃាំងឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិនៃតាឯកបានធ្វើបទបង្ហាញសង្ខេបជូនប្រតិកូអំពីគោលបំណងនៃការបង្កើតភូមិធម្មជាតិនៃតាឯក ពិសេសការផ្លាស់ប្តូរលំនៅដ្ឋានរបស់ប្រជាពលរដ្ឋពីតំបន់មណ្ឌលដ្ឋានអង្គរ និងការអភិវឌ្ឍភូមិធម្មជាតិនេះ ដោយផ្ដោតសំខាន់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងវិស័យកសិកម្ម និងវិស័យទេសចរណ៍ដើម្បីបង្កើនភាពងាយស្រួល និងចំណូលដល់ជីវភាពរបស់ប្រជាពលរដ្ឋនៅទីនេះ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវដល់គ្រប់បណ្តាប្រទេសអាស៊ាន និងចិន ដើម្បីចូលរួមចំណែកលើការអភិវឌ្ឍភូមិធម្មជាតិនេះតាមគ្រប់មធ្យោបាយដែលអាចជួយបាន ដើម្បីអភិវឌ្ឍភូមិធម្មជាតិនេះឲ្យកាន់តែរីកចម្រើន។ ជាពិសេស គឺការអភិវឌ្ឍផ្នែកកសិកម្ម និងទេសចរណ៍ ដែលជាគោលដៅដ៏សំខាន់នៃគម្រោងលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅទីនេះ។



សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីការទស្សនាកូមិដ្ឋានប្រជាពលរដ្ឋ និងគម្រោងផ្សេងៗ ក្រុមប្រតិភូក៏បាន ទិញទំនិញធម្មជាតិរបស់អ្នកកូមិដូចជា បន្លែធម្មជាតិ តែម្ហូល្មម និងផលិតផលផ្លែម្រុំជាដើម ដែលជាផលិតផលផ្ទាល់របស់ អ្នកកូមិ ជាផលិតធម្មជាតិ គ្មានជាតិគីមី។



មន្ត្រីបុគ្គលិកបច្ចេកទេសអាជ្ញាធរជាតិអប្សរា២៣នាក់បានបញ្ចប់ដោយជោគជ័យ លើវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសក្រោមកិច្ចសហការពីស្ថានទូតអាមេរិកប្រចាំកម្ពុជា

ផ្សាយនៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ឹង ស្រីវង្ស រូបភាព ៖ ជុំ ជីនិត្យ

ការបណ្តុះបណ្តាលភាសាអង់គ្លេសដល់មន្ត្រីបុគ្គលិកបច្ចេកទេស ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា សហការជាមួយ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា គាំទ្រដោយគម្រោង English Language Fellow Programs បានបិទបញ្ចប់ និង ប្រគល់វិញ្ញាបនបត្រនៅថ្ងៃព្រហស្បតិ៍ ទី ២៧ ខែ កក្កដា ឆ្នាំ២០១៧ នេះ ក្រោមអធិបតីភាព **ឯកឧត្តម ហង់ លៅ** អគ្គនាយករងអាជ្ញាធរជាតិអប្សរា។

វគ្គបណ្តុះបណ្តាលភាសាអង់គ្លេសជំនាញទំនាក់ទំនងទូទៅ និងជំនាញសរសេរនេះ ចាប់ផ្តើមពីខែតុលា ឆ្នាំ២០១៦ ដល់ខែ កក្កដា ឆ្នាំ២០១៧នេះ ចែកជា៣វគ្គ មានសិក្ខាកាមចូលរួមសរុបចំនួន២៣នាក់ ក្នុងនេះមានស្រីចំនួន១០នាក់ មកពី នាយកដ្ឋានចំនួន៨ផ្សេងគ្នានៃអាជ្ញាធរជាតិអប្សរា។

ក្នុងឱកាសប្រគល់វិញ្ញាបនបត្រនេះ លោកស្រី Monica Davis មន្ត្រីកិច្ចការវប្បធម៌វិទ្យាទូតអាមេរិក បានមានប្រសាសន៍ថា «ខ្ញុំសូមកោតសរសើរចំពោះអ្នកទាំងអស់គ្នា ខ្ញុំគិតថាការធ្វើការបណ្តុះបណ្តាលនេះ រៀនបណ្តុះ មិនមែនជាការងាយស្រួលទេ។ ខ្ញុំសង្ឃឹមថាទាំងអស់គ្នានឹងយកចំណេះដឹងទាំងនេះទៅប្រើក្នុងវិស័យផ្សេងៗ ដែលជាប្រយោជន៍ដល់ប្រទេសកម្ពុជាផ្ទាល់»។

«អ្នកចេះភាសាអង់គ្លេសប្រៀបដូចជាមានប៉ាស្ត័រសម្រាប់ឆ្លងដែន ឬមានអាវុធសម្រាប់ប្រយុទ្ធ» នេះបើតាមប្រសាសន៍ **ឯកឧត្តម ហង់ ពៅ** ក្នុងឱកាសនៃពិធីបិទវគ្គបណ្តុះបណ្តាលនេះ។ ឯកឧត្តមមានប្រសាសន៍បន្តថា « យើងត្រូវធ្វើការប្រកួតប្រជែងការងារ ដូច្នេះភាសាអង់គ្លេសជាមធ្យោបាយយ៉ាងសំខាន់សម្រាប់ខ្លួនយើង។ អង់គ្លេសជាភាសាសំខាន់ និងសំខាន់សម្រាប់រយៈពេលយូរអង្វែង។ ខ្ញុំចង់ឱ្យយើងទាំងអស់គ្នាជាខ្មែរ ប្រើភាសាអង់គ្លេសដើម្បីពន្យល់ជនបរទេសឱ្យយល់ពីវប្បធម៌ខ្មែរ ជាជាងឱ្យជនបរទេសពន្យល់ជនបរទេសអំពីវប្បធម៌ខ្មែរ»។

កញ្ញា **ម៉ៅ ជូណា** ជាសិក្ខាកាមមួយរូប បានបង្ហាញនូវទឹកចិត្តរីករាយចំពោះការបណ្តុះបណ្តាលនេះថា «ខ្ញុំពិតជារំភើបណាស់ចំពោះការបណ្តុះបណ្តាលមួយនេះ។ វាពិតជាធ្វើឱ្យយើងបានទទួលនូវបទពិសោធន៍ថ្មីៗ ធ្វើឱ្យយើងក្លាហាន។ ពិសេសគឺយើងមានការអភិវឌ្ឍលឿនបំផុត ស្ទើរនឹកស្មានមិនដល់»។



សេចក្តីជូនដំណឹងស្តីពីការកាត់ដកហូតដើមឈើងាប់ កាត់ដើមឈើពាក់កណ្តាលដើម និងកាត់ក្រីមែកឈើងាប់ មែករស់ នៅបរិវេណប្រាសាទ និងតាមទីតាំងនានាក្នុងរមណីយដ្ឋានអង្គរ ផ្សាយនៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៧



អាជ្ញាធរអង្គរ APSARA

N° ៨៣១/ស.ប.សណ ១៧



ព្រះរាជាណាចក្រកម្ពុជា KINGDOM OF CAMBODIA

ជាតិ សាសនា ព្រះមហាក្សត្រ NATION RELIGION KING

សេចក្តីជូនដំណឹង ស្តីពី

ការកាត់ដកហូតដើមឈើងាប់ កាត់ដើមឈើពាក់កណ្តាលដើម និងកាត់ក្រីមែកឈើងាប់ មែករស់ នៅតាមបរិវេណប្រាសាទ និងតាមទីតាំងនានាក្នុងរមណីយដ្ឋានអង្គរ

អាជ្ញាធរអង្គរ សូមជូនដំណឹងដល់ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ភ្ញៀវជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ទេសចរណ៍ ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណជន និងការប៉ះពាល់ដល់ប្រាសាទជាយថាហេតុ និងដើម្បីលើកកម្ពស់សោភ័ណភាពបរិវេណប្រាសាទ និងតាមទីតាំងនានាក្នុងរមណីយដ្ឋានអង្គរ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរអង្គរនឹងធ្វើការកាត់ដកហូតដើមឈើងាប់ កាត់ដើមឈើពាក់កណ្តាលដើម និងកាត់ក្រីមែកងាប់ មែករស់មួយចំនួនតាមទីតាំងនានាដូចខាងក្រោម៖

- កាត់ក្រីមែកឈើទាលចំនួន ០៨ដើម នៅបរិវេណវត្តតងជុំ។
 - កាត់ដកហូតដើមឈើយកចេញ កាត់ដើមឈើពាក់កណ្តាលដើម និងកាត់ក្រីមែកឈើនៅតាមដងផ្លូវឡើងភ្នំបាខែង។
 - កាត់ក្រីមែកឈើ០១ដើម ដុះជាប់ផ្លូវជាតិលេខ៦A ខាងត្បូងផ្លូវភូមិឌីឡោក។
 - កាត់ដកហូតដើមឈើងាប់ចំនួន ០២ដើម នៅតាមដងផ្លូវស្ពានអង្គរ។
 - កាត់ដកហូតយកចេញដើមផ្លៀក០១ដើម នៅមុខប្រាសាទបន្ទាយក្តី។
- ការងារនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៧ រហូតដល់បញ្ចប់ការងារ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ភ្ញៀវជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ទេសចរណ៍ ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។

សៀមរាប ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៧
អគ្គនាយក
ហង់ ពៅ

- ចម្លងជូន៖**
- សាលាខេត្តសៀមរាប
 - មន្ទីរបរិស្ថានខេត្តសៀមរាប
 - មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
 - អង្គការពន្ធដារក្រសួងព្រៃឈើ និងស្ថាប័នពាក់ព័ន្ធនៃក្រសួងព្រៃឈើ
 - សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ប្រចាំខេត្តសៀមរាប
 - ដើម្បីជូនជ្រាប និងសហការ
 - វៀលីសទេសចរណ៍
 - គ្រប់នាយកដ្ឋាន និងអង្គការពាក់ព័ន្ធរបស់អាជ្ញាធរអង្គរ
 - ដើម្បីមុខការ
 - ឯកសារ-កាលប្បវត្តិ

លេខ មូលដ្ឋានទំនាក់ទំនង៖ លោក គង់ សុវណ្ណវិទូ ០១២-៣៥៤-៦៣០, លោក ឡេង សុផី ០១០-៣០៤-០៨៩,០៨៨-៩៥២២-៥០៥៩, កញ្ញា ឆេង រុចនា ០៩៥-៩៤៧-៨៦០

PHNOM PENH : #41, Russian Blvd, Sangkat Meatapheap, Khan 7Makara Tel : (855-23) 215 771 Fax : (855-23) 215 776

អាជ្ញាធរដើម្បីការពាររមណីយដ្ឋាននិងរៀបចំតំបន់អង្គរ
AUTHORITY FOR THE PROTECTION AND MANAGEMENT OF ANGKOR AND THE REGION OF SIEMREAP
Website : http://www.apsaraauthority.gov.kh
E-mail : info@apsaraauthority.gov.kh

SIEM REAP : Bang Krong Village, Ampil Commune, Prasat Bakong District, Siem Reap Province. Tel: (855-63) 76 55 77 or (855-63) 76 66 76 Fax: (855-63) 76 55 76



អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាស្តីពីការងារស្រាវជ្រាវនៅមន្ទីរពេទ្យទន្លេស្ងួត ដល់និស្សិតអន្តរជាតិមកពី៩ប្រទេស

ផ្សាយនៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ ហ៊ុំ វីឌី

ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ អាជ្ញាធរជាតិអប្សរាសហការជាមួយវិទ្យាស្ថានស្រាវជ្រាវអាស៊ីភាគអាគ្នេយ៍នៃប្រទេសសិង្ហបុរីបានរៀបចំសិក្ខាសាលាមួយនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា ដោយផ្ដោតសំខាន់ទៅលើការសិក្សាស្រាវជ្រាវមន្ទីរពេទ្យទន្លេស្ងួត ដែលកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។

និស្សិតអន្តរជាតិដែលបានចូលរួមក្នុងសិក្ខាសាលានេះ មាន១៤រូប មកពី៩ប្រទេសគឺអាមេរិក សិង្ហបុរី អូស្ត្រាលី ឥណ្ឌាកូម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និងប្រទេសហ្វីលីពីន។

ឯកឧត្តម ឆន ម៉ិនសុយ អគ្គនាយករង និងជាតំណាងអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ក្នុងការស្រាវជ្រាវលើប្រធានបទណាមួយ យើងត្រូវប្រមូលលទ្ធផលនៃការស្រាវជ្រាវដែលបានធ្វើឡើងរហូតមកដល់ពេលនេះ ហើយនៅក្នុងករណីមន្ទីរពេទ្យទន្លេស្ងួត យើងត្រូវប្រើប្រាស់រូបថត Lidar ដែលថតបាននៅឆ្នាំ២០១២។ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលស្តីពីអារ្យធម៌ខ្មែរ និងប្រាសាទខ្មែរហើយ អ្នកជំនាញអាជ្ញាធរជាតិអប្សរានឹងបង្ហាត់បង្រៀននិស្សិតទាំងនេះអំពីការធ្វើការកំណាយ។ កំណាយនេះគឺដើម្បីកំណត់ទីតាំងរបស់មន្ទីរពេទ្យ ដែលយើងដឹងថានៅខាងលិចព្រះវិហារ ប៉ុន្តែដោយសារមន្ទីរពេទ្យនេះសាងសង់ឡើងពីលើ យើងឥតមានស្លាកស្នាមនៅលើដីសេសសល់ទេក្នុងបច្ចុប្បន្ន។

ឯកឧត្តមបានបញ្ជាក់ថា ដូច្នោះ អ្វីដែលនៅសេសសល់គឺ ព្រះវិហារសង់អំពីឥដ្ឋ។ យើងនឹងធ្វើកំណាយនៅទិសខាងលិចតាមបណ្តោយបន្ទាត់មួយដែលមានចម្ងាយប្រហែល១៥ម៉ែត្រពីព្រះវិហារ។ យើងសង្ឃឹមថា នឹងរកឃើញស្លាកស្នាមបន្ថែមទៀតដើម្បីបញ្ជាក់ថា ទីនេះជាមន្ទីរពេទ្យបុរាណពិតប្រាកដមែន។

អាជ្ញាធរជាតិអប្សរាមានមោទនភាព ដោយស្ថាប័នអន្តរជាតិនានាបានទទួលស្គាល់នូវសមត្ថភាពរបស់មន្ត្រីជំនាញលើការបណ្តុះបណ្តាលនិស្សិតមកពីអាស៊ីអាគ្នេយ៍ក្នុងវិស័យស្រាវជ្រាវលើមន្ទីរពេទ្យបុរាណ។ វគ្គបណ្តុះបណ្តាលនេះ នឹងយកទៅផ្សព្វផ្សាយដល់សិក្ខាកាមនៃប្រទេសទាំង៩ខាងលើ ដែលជាហេតុធ្វើឲ្យប្រជាជននៃប្រទេសទាំងនេះកាន់តែស្គាល់តម្លៃនៃអង្គរ ហើយក៏ជាកត្តាទាក់ទាញនូវភ្ញៀវទេសចរមកទស្សនាប្រាសាទខ្មែរកាន់តែច្រើនឡើង។



ឯកសារព័ត៌មានផ្សាយនៅលើតេឡេវីស៊ីន និងបណ្តាញទំនាក់ទំនងសង្គមរបស់អាជ្ញាធរជាតិអប្សរាប្រចាំទសវត្សរ៍ ឆ្នាំ២០១៧



ម្ចាស់សំណង់ខុសច្បាប់នៃគម្រោងរៀបចំកន្លែងកម្សាន្តលើដីទំហំជាង៤ហិកតា ក្នុងតំបន់រមណីយដ្ឋានអង្គរព្រមរុះរើដោយស្ម័គ្រចិត្ត

ផ្សាយនៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ឹង ស្រីវ័ត្ត រូបភាព ៖ ន.សណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ

ម្ចាស់សំណង់ខុសច្បាប់លើផ្ទៃដីជាង៤ហិកតា ដែលគ្រោងរៀបចំជាកញ្ចុះកម្សាន្តសម្រាប់អ្នកទេសចរ នៅខាងកើតប្រាសាទបាគងប្រហែល៥០០ម៉ែត្រ បានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង ក្រោយទទួលបានសេចក្តីជូនដំណឹង និងការពន្យល់ពីអាជ្ញាធរជាតិអប្សរា និងក្រុមការងាររួចមក។

អ្នកស្រី កួន ម៉ុ ដែលជាម្ចាស់សំណង់ខាងលើបានបញ្ជាក់ថា អ្នកស្រីបានរៀបចំដីទំហំជាង៤ហិកតានេះ ដើម្បីធ្វើជាកន្លែងកម្សាន្ត ដោយដឹកបន្ថែមទៅលើត្រពាំងបុរាណដែលមានស្រាប់ សាងសង់កញ្ចុះជុំវិញបានចំនួន១០ ក្នុងអំឡុងពេលយុទ្ធនាការយោសនាបោះឆ្នោតកន្លងទៅ។

អ្នកស្រីបញ្ជាក់ថា ការសម្រេចសាងសង់នេះគឺដោយសារអ្នកស្រីឮគេនិយាយតតាមថា អាចធ្វើបានក្នុងពេលបោះឆ្នោត ហើយអ្នកស្រីក៏ជឿតាមគេតាមឯងទៅ។ ប៉ុន្តែក្រោយរៀបចំមិនទាន់ចប់សព្វគ្រប់ផង អាជ្ញាធរជាតិអប្សរាក៏បានចែកលិខិតជូនដំណឹងដើម្បីឲ្យធ្វើការរុះរើដោយស្ម័គ្រចិត្ត បើពុំដូច្នោះទេ ក្រុមការងារនឹងចុះមករុះរើជាមិនខាន ដោយសារសំណង់ទាំងនេះជាសំណង់ខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់បេតិកភណ្ឌអង្គរ។

អ្នកស្រីបន្ថែមថា ទោះជាមានការសោកស្តាយ តែអ្នកស្រីនិងក្រុមគ្រួសារបានស្ម័គ្រចិត្តរុះរើ ដោយខ្លួនឯង ជៀសវាងការខូចខាតកាន់តែច្រើន នៅពេលដែលក្រុមការងារចុះមករុះរើនោះ។ រហូតមកទល់នឹងពេលនេះ គ្រួសារអ្នកស្រីបានរុះរើសំណង់ទាំងអស់រួចរាល់ហើយ។

អ្នកស្រី ម៉ុ បានធ្វើការផ្តាំផ្ញើដល់ពលរដ្ឋឯទៀតៗ ដែលកំពុងរស់នៅក្នុងតំបន់ត្រូវការពារ មុននឹងសាងសង់សំណង់ផ្សេងៗ ត្រូវដាក់ពាក្យស្នើសុំនៅស្នាក់ការអាជ្ញាធរជាតិអប្សរាជាមុន ដើម្បីឲ្យមានការត្រួតពិនិត្យ និងសម្រេច ចៀសវាងការខូចខាតទ្រព្យសម្បត្តិផ្សេងៗ។ តួយ៉ាង ដូចករណីអ្នកស្រី ដែលត្រូវរុះរើកញ្ចុះអង្គុយតូចប្រមាណ១០ និងខាតបង់ថវិកាអស់ជាច្រើន។



សូមបញ្ជាក់ថា មានសំណង់ខុសច្បាប់ជាង ៥០០ ដែលសង់អំឡុងពេលមុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ។ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងអំពីការទុកពេលមួយសប្តាហ៍ សម្រាប់ម្ចាស់សំណង់ខុស ច្បាប់ទាំងអស់ រុះរើជាបន្ទាន់ ដើម្បីចៀសវាងពីការខាតបង់ធ្ងន់ធ្ងរ។ បញ្ហានេះដែរ អាជ្ញាធរជាតិអប្សរាក្រោមកិច្ចសហការពី រដ្ឋបាលខេត្តសៀមរាប កំពុងរៀបចំក្រុមការងារដើម្បីបន្តរុះរើសំណង់ខុសច្បាប់ ដែលម្ចាស់សំណង់មិនទាន់បានរុះរើតាម សេចក្តីជូនដំណឹងកន្លងមក។



ចម្លាក់បដិមាដ៏ធំត្រូវបានរកឃើញនៅមន្ទីរពេទ្យទន្លេស្លូតខាងជើងក្រុងអង្គរធំ

ផ្សាយនៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ រឿម សុផល្លា

ក្នុងគម្រោងសិក្សាស្រាវជ្រាវស្វែងយល់ពីមន្ទីរពេទ្យកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ អ្នកស្រាវជ្រាវបុរាណវិទ្យានៃ អាជ្ញាធរជាតិអប្សរានិង មហាវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី បានប្រទះឃើញ បដិមាដ៏ធំមួយ ដែលសន្និដ្ឋានជាបឋមថាជាទ្វារបាល។ ការប្រទះឃើញនេះស្ថិតនៅមន្ទីរពេទ្យទន្លេស្លូតខាងជើងក្រុងអង្គរធំ ប្រហែល១គីឡូម៉ែត្រ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។

តាមការវាស់វែង បដិមានេះមានកម្ពស់១,៩០ម៉ែត្រ និងស្មាទទឹង០,៥៨ម៉ែត្រ ស្ថិតក្នុងរចនាបថបាយ័ន។ បដិមានេះកំបុត ដៃទាំងពីរត្រឹមស្មា កំបុតជើងស្តាំត្រឹមកជើង និងជើងឆ្វេងត្រឹមគល់ភ្លៅ។ ចំណែកដងខ្លួននិងព្រះកេសនៅមានក្បាច់ចម្លាក់



ឯកសារព័ត៌មានផ្សាយនៅលើតហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម របស់អាជ្ញាធរជាតិអប្សរាប្រចាំទទឹងទទឹង ឆ្នាំ២០១៧

សម្លៀកបំពាក់ និងក្បាំងសក់នៅស្ថានីយ៍ទាំងអស់។ បដិមានេះកប់ជ្រៅក្នុងដីប្រមាណត្រឹម៤តឺកប៉ុណ្ណោះក្នុងពេលអ្នកស្រាវជ្រាវធ្វើកំណាយរកឃើញ ដោយដេកផ្លូវពោះបែរព្រះកេសទៅទិសខាងលិចទៅព្រះវិហារនៃមន្ទីរពេទ្យនេះ។

លោក ខៀន ច័ន្ទ មន្ត្រីជំនាញផ្នែកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា នៅការដ្ឋានកំណាយនេះបញ្ជាក់ថា វាជាការប្រទះដោយចៃដន្យក្នុងពេលដែលក្រុមការងារធ្វើកំណាយដើម្បីសិក្សាអំពីទំនាក់ទំនងរវាងប្រឡាយមុខមន្ទីរពេទ្យ និងរចនាសម្ព័ន្ធនៃមន្ទីរពេទ្យទន្លេស្ងួត។ ការប្រទះឃើញចម្លាក់ដ៏ធំនេះក៏ចាត់ថាជាសំណង់ល្អមួយ ដែលអាចឲ្យយើងយកទៅរក្សាទុកក្នុងទីកន្លែងសមរម្យ ហើយងាយស្រួលសម្រាប់អ្នកស្រាវជ្រាវ ដើម្បីសិក្សាលម្អិតបន្ថែមទៀត។

លោកបន្ថែមថា បន្ទាប់ពីអ្នកជំនាញធ្វើកំណត់ត្រារួចរាល់ បដិមានេះនឹងត្រូវយកទៅតម្កល់ទុកក្នុងសារមន្ទីរព្រះនរោត្តមសីហនុអង្គរដើម្បីរក្សាសុវត្ថិភាព សម្រាប់ជុំសលាង ព្យាបាលផ្នែកខ្លះ ជាពិសេស គឺការយកជាតិអំបិលចេញដើម្បីកុំឲ្យមានការខូចគុណភាព ឬរងប្រតិកម្មនៅពេលដែលចម្លាក់ត្រូវដាក់តាំងក្នុងលំហបរិយាសថ្មី។ លើសពីនេះទៀត បដិមានឹងត្រូវដាក់តាំងបង្ហាញសម្រាប់ភ្ញៀវទេសចរបានចូលទស្សនា។

តាមការសន្និដ្ឋាន **លោក ខៀវ ច័ន្ទ** បដិមានេះស្ថិតក្នុងរចនាបថបាយ័ន និងអាចជាទ្វារបាលនៃមន្ទីរពេទ្យនេះផ្ទាល់តែម្តងមិនមែនមកពីកន្លែងផ្សេងនោះទេ។ ទោះជាយ៉ាងណាលោកមិនទាន់អាចបញ្ជាក់អំពីការតាំងរូបរបៀបនេះមាននៅក្នុងមន្ទីរពេទ្យបុរាណទាំងអស់ឬយ៉ាងណានោះទេ គឺស្ថិតក្នុងការសិក្សាស្រាវជ្រាវនៅឡើយ។ តែចំពោះការរៀបចំរដ្ឋបាលនៃមន្ទីរពេទ្យបុរាណវិញ តាមសិលាចារឹកដែលអ្នកស្រាវជ្រាវបានរកឃើញ គឺដូចគ្នាទាំងអស់គ្រប់មន្ទីរពេទ្យ ដូចជា ការកំណត់ចំនួនគ្រូពេទ្យ តម្រូវការសម្រាប់មន្ទីរពេទ្យ និងការផ្គត់ផ្គង់ថ្នាំជាដើម។

សូមបញ្ជាក់ថា គម្រោងស្រាវជ្រាវមន្ទីរពេទ្យទន្លេស្ងួតក្នុងជំហានទី១ ដែលផ្តោតលើការសិក្សាអំពីផ្នែកខាងមុខនៃមន្ទីរពេទ្យដែលមានទំនាក់ទំនងរវាងប្រឡាយមុខមន្ទីរពេទ្យ និងខ្សែនៃមន្ទីរពេទ្យចាប់ផ្តើមពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។ ក្រោយបញ្ចប់គម្រោងនេះហើយ អ្នកស្រាវជ្រាវនឹងបន្តគម្រោងថ្មីទៀតដែលនឹងសិក្សាអំពីទីតាំងសំខាន់ៗនៃអាគារមន្ទីរពេទ្យដែលសង់ពីឈើ ហើយបានខូចខាតបាត់ស្លាកស្នាមអស់ និងបើអាចក្រុមស្រាវជ្រាវមានបំណងស្វែងរកទីតាំងចោលសំណាកថ្នាំដែលប្រើប្រាស់រួច ដើម្បីយកសំណាកទាំងនោះទៅសិក្សាអំពីការផ្សំថ្នាំសម័យបុរាណ។ ប៉ុន្តែនេះជាដំណើរវែងឆ្ងាយតទៅមុខទៀតសម្រាប់អ្នកស្រាវជ្រាវ។





សេចក្តីជូនដំណឹងស្តីពីការចូលទស្សនាផ្ទះនៅប្រាសាទអង្គរវត្ត តាមច្រកខាងកើត ផ្សាយនៅថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៧



ព្រះរាជាណាចក្រកម្ពុជា
KINGDOM OF CAMBODIA

ជាតិ សាសនា ព្រះមហាក្សត្រ
NATION RELIGION KING

សេចក្តីជូនដំណឹង ស្តីពី

ការចូលទស្សនាផ្ទះនៅប្រាសាទអង្គរវត្ត តាមច្រកខាងកើត

អគ្គនាយកដ្ឋានអាជ្ញាធរអប្សរា មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់គ្រប់ក្រសួង-មន្ទីរ ស្ថាប័នជាតិ-អន្តរជាតិ សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេសក៍ទេសចរណ៍ ក្រុមហ៊ុនអាជីវកម្ម ព្រមទាំង សាធារណជន ទាំងអស់ មេត្តាជ្រាបថា៖ ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ លើកស្ទួយវិស័យកីឡា និងទាក់ទាញភ្ញៀវទេសចរណ៍-អន្តរជាតិ មកទស្សនាព្រះរាជាណាចក្រកម្ពុជា ជាពិសេសមណីយដ្ឋានអង្គរកាន់តែច្រើនឡើងថែមទៀត ក្រសួងទេសចរណ៍សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងរៀបចំព្រឹត្តិការណ៍ទិវាប្រណាំងអន្តរជាតិអង្គរ លើកទី៤ (4th Angkor Empire - Full Marathon) នៅមុខប្រាសាទអង្គរវត្ត។ អាស្រ័យហេតុនេះដើម្បីឱ្យព្រឹត្តិការណ៍ប្រណាំងអន្តរជាតិអង្គរលើកទី៤ អាចប្រព្រឹត្តទៅបានល្អនូវអាជ្ញាធរអប្សរា សូមជម្រាបជូនដំណឹង ដូចខាងក្រោម៖

- ភ្ញៀវទេសចរណ៍-អន្តរជាតិដែលមានបំណងចូលទស្សនាផ្ទះនៅប្រាសាទអង្គរវត្ត នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ មេត្តាចេញ-ចូល តាមច្រកខាងកើតប្រាសាទអង្គរវត្ត។
 - ចាប់ពីម៉ោង៤និង៣០នាទីព្រឹក រហូតដល់ម៉ោង១១ព្រឹក អ្នកបើកបរយានជំនិះគ្រប់ប្រភេទ សូមមេត្តាបន្ថយល្បឿនឬផ្អាកមួយរយៈខ្លី ពេលឃើញក្រុមកីឡាករតំប្រណាំងរត់កាត់ផ្លូវនានា នៅក្នុងមណីយដ្ឋានអង្គរ។ ក្រៅពីទីតាំងនិងពេលវេលាដែលបានកំណត់ខាងលើ ការទស្សនានិងការធ្វើចរាចរណ៍នឹងប្រព្រឹត្តជាធម្មតា។
- អាស្រ័យហេតុនេះ សូមគ្រប់ក្រសួង-មន្ទីរ ស្ថាប័នជាតិ-អន្តរជាតិ សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេសក៍ទេសចរណ៍ ក្រុមហ៊ុនអាជីវកម្ម ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មានតាមការគួរ។

- ចម្លងជូន៖**
- ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ
 - សាលាខេត្តសៀមរាប
 - ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
 - គ្រប់មន្ទីររដ្ឋបាលខេត្ត
 - អង្គការនគរបាលកាតាបេតិកស្នា ប្រចាំខេត្តសៀមរាប
 - អង្គការនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប
 - គ្រឹះស្ថានអង្គរ
 - សមាគមទីភ្នាក់ងារទេសចរណ៍
 - សមាគមមគ្គុទេសក៍ទេសចរណ៍
 - គ្រប់នាយកដ្ឋានចំណុះអាជ្ញាធរអប្សរា
 - ដើម្បីជូនដោយ
 - ឯកសារ-កាលប្បវត្តិ

សៀមរាប ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៧
នាយកដ្ឋានស្នងតម្កល់វត្ថុបុរាណ
បាខំ ពៅ

PHNOM PENH : #41, Russian Blvd, Sangkat Meataph, Khan 7 Makara Tel : (855-23) 215 771 Fax : (855-23) 215 776
AUTHORITY FOR THE PROTECTION AND MANAGEMENT OF ANGKOR AND THE REGION OF SIEMREAP Website : http://www.apsaraauthority.gov.kh E-mail : info@apsaraauthority.gov.kh
SIEM REAP : Bang Kong Village, Angl Commune, Preal Bakong District, Siem Reap Province. Tel: (855-43) 76 56 77 or (855-63) 76 66 76 Fax: (855-63) 76 56 76



ឯកសារព័ត៌មានផ្សាយនៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមរបស់អាជ្ញាធរជាតិអប្សរាប្រចាំទេសាសទី២ ឆ្នាំ២០១៧

លោកសាស្ត្រាចារ្យ Yoshiaki Ishizawa ជាប់ពាក់កណ្តាលជីវិតដើម្បីការងារអភិរក្សអង្គរ

ផ្សាយនៅថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ីង ស្រីភ័ក្ត្រ រូបភាព ៖ ហ៊ីង ស្រីភ័ក្ត្រ

លោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា (Yoshiaki Ishizawa) កើតនៅឆ្នាំ១៩៣៧ នៅទីក្រុង Obihiro កោះ Hokkaido ។ គាត់គឺជា អតីតសាកលវិទ្យាល័យសាកលវិទ្យាល័យ សូហ្វីយ៉ា (Sophia) ប្រទេសជប៉ុន និងជាប្រធានមជ្ឈមណ្ឌល អាស៊ីសិក្សា និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាល័យសូហ្វីយ៉ា ដែលមានទីតាំងនៅខេត្តសៀមរាប។

ក្រោមកិច្ចខិតខំប្រឹងប្រែងលះបង់ទាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតីអស់រយៈពេល៥០ឆ្នាំនៃជីវិតរបស់លោកលើទឹកដីអង្គរ ដើម្បីចូលរួមស្តារនិងអភិរក្សប្រាសាទអង្គរវត្តដែលជាភ្នំដីណែលវប្បធម៌របស់កម្ពុជា លោកសាស្ត្រាចារ្យបានក្លាយជាម្ចាស់ ជ័យលាភីពានរង្វាន់ Ramon Magsaysay Award ឬហៅថាណូបែលអាស៊ី ប្រចាំឆ្នាំ២០១៧ ដែលនឹងប្រារព្ធធ្វើឡើងនៅ ថ្ងៃទី៣១ ខែសីហាខាងមុខក្នុងទីក្រុងម៉ានីល ព្រមទាំងទទួលបានវិញ្ញាបនបត្រ មេដាយមាសរូបលោក Magsaysay និង រង្វាន់ជាទឹកប្រាក់ផងដែរ។

តើលោកសាស្ត្រាចារ្យ អ៊ីស៊ីសាវ៉ា មានស្នាដៃអ្វីខ្លះនៅលើទឹកដីអង្គរ រហូតបានទទួលពានរង្វាន់ណូបែលអាស៊ី?

លោកសាស្ត្រាចារ្យ អ៊ីស៊ីសាវ៉ា បានមកទស្សនកិច្ចនៅប្រាសាទអង្គរវត្តជាលើកដំបូងក្នុងនាមជានិស្សិតឆ្នាំ១៩៦១។ ក្រោយមកក៏បានបន្តបេសកកម្មការងារផ្នែកបុរាណវិទ្យាតាមរយៈសាកលវិទ្យាល័យសូហ្វីយ៉ាជាច្រើននៅអង្គរដូចជា៖

- សីហា ១៩៨០៖ របាយការណ៍ស្តីពីប្រាសាទអង្គរវត្ត មានចំណងជើងថា បេតិកភណ្ឌអង្គរ ផ្សព្វផ្សាយតាមទូរទស្សន៍ Nippon ក្នុងឆ្នាំ១៩៨១ សរសេរដោយបណ្ឌិត អ៊ីស៊ីសាវ៉ា។
- មីនា ១៩៨៩៖ បេសកកម្មអន្តរជាតិលើកទី១នៅអង្គរ នៃSophia (ក្រោយមកដូរទៅជា Sophia Angkor) ផ្តើមសិក្សា ស្រាវជ្រាវនៅប្រាសាទបន្ទាយក្តី ធ្វើរបាយការណ៍ស្រាវជ្រាវមានចំណងជើងថា បណ្តាញវប្បធម៌កម្ពុជាលេខរៀងទី១ (Renaissance Culturelle du Cambodge N.1) (ពីលេខ២-២៤ បោះពុម្ពផ្សាយចាប់ពីឆ្នាំ១៩៩០-២០០៩)។
- មេសា ១៩៩១៖ ការបង្កើតលេខាធិការដ្ឋានស្តីពី “ក្រុមប្រឹក្សាជប៉ុនសម្រាប់ការងារអភិរក្សអង្គរ” នៅសាកលវិទ្យាល័យ សូហ្វីយ៉ា។ សមាជិកបេសកកម្មបានបង្រៀនដំបូងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ភ្នំពេញ (RUFA) (ក្រោយមក ដូរទៅជាមហាវិទ្យាល័យសិល្បៈ) ហើយបន្តការងាររហូតដល់១៩៩៧។ ការបណ្តុះបណ្តាលនេះចុះអនុវត្តផ្ទាល់នៅ ប្រាសាទបន្ទាយក្តី និងបន្តរហូតសព្វថ្ងៃ។
- ធ្នូ ១៩៩៣៖ រដ្ឋាភិបាលកម្ពុជាស្នើឲ្យបេសកកម្មនេះដើម្បីជួសជុលស្ថានហាលខាងលិចប្រាសាទអង្គរនៅផ្នែកខាងជើង ដែលមានប្រវែង២០០ម៉ែត្រ (ក្រោយមក “គម្រោងជួសជុលប្រាសាទអង្គរវត្ត”)
- សីហា ១៩៩៦៖ សាងសង់មជ្ឈមណ្ឌលអាស៊ីសិក្សា និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាល័យសូហ្វីយ៉ា (ក្រោយមកជា “មជ្ឈមណ្ឌលអាស៊ីសូហ្វីយ៉ា”) ក្នុងក្រុងសៀមរាបប្រទេសកម្ពុជា។
- កញ្ញា ១៩៩៨៖ ចាប់ផ្តើមកំណាយនៅឡតានៃ (បេសកកម្មលើកទី២៧)
- សីហា ២០០១៖ សមាជិកបេសកកម្មធ្វើកំណាយឃើញព្រះពុទ្ធបដិមានៅបន្ទាយក្តីចំនួន២៧៤អង្គ។
- មីនា ២០០៣៖ សូហ្វីយ៉ាស្នើឲ្យមានការស្រាវជ្រាវរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរា។ ការទទួលបានស្តង់ដារអន្តរជាតិ ISO 14001។
- ឧសភា ២០០៦៖ អាជ្ញាធរជាតិអប្សរាទទួលបានសញ្ញាបត្រ ISO 14001។
- វិច្ឆិកា ២០០៧៖ បញ្ចប់ការងារសាងសង់សារមន្ទីរព្រះនរោត្តមសីហនុអង្គរ និងប្រគល់ព្រះពុទ្ធបដិមា២៧៤អង្គទៅ ប្រទេសកម្ពុជា។



- វិច្ឆិកា ២០០៧៖ បញ្ចប់គម្រោងជួសជុលស្ពានហាលអង្គរវត្តដំណាក់កាលទី១ ប្រវែង១០០ម៉ែត្រ និងប្រគល់ជូនអាជ្ញាធរជាតិអប្សរា។
- ឧសភា ២០១៦៖ ជួសជុលស្ពានហាលលិចប្រាសាទអង្គរវត្តដំណាក់កាលទី២។

លោកសាស្ត្រាចារ្យ អ៊ីស៊ីសាវ៉ា ក៏បានរំលឹកដៃថា «មរតវប្បធម៌ជាភ្នំដីណែលខ្មែរ គួរត្រូវបានជួសជុល ថែរក្សា ការពារដោយជនជាតិខ្មែរ ដើម្បីខ្មែរ»។ ដូច្នេះហើយ ក្រៅពីរួមចំណែកក្នុងការកសាងសមិទ្ធផលជាច្រើនក្នុងតំបន់អង្គរ លោកសាស្ត្រាចារ្យក៏បានបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យអភិរក្ស ជួសជុលបេតិកភណ្ឌខ្មែរផងដែរលើផ្នែកស្ថាបត្យកម្ម និងបុរាណវិទ្យា។ ក្នុងនោះ បណ្តុះបណ្តាលជំនាញកាត់ថ្មដល់កម្មករខ្មែរជាង៥០នាក់ និងបណ្តុះបណ្តាលនិស្សិតខ្មែរថ្នាក់អនុបណ្ឌិតនិងបណ្ឌិតទៅសិក្សានៅសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុនបានចំនួន១៨នាក់ ដែលបច្ចុប្បន្នខ្លះជាថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងនៅសាកលវិទ្យាល័យកូមីន្ទក្នុងពេញ។ ក្រៅពីនោះ ក៏មានបណ្តុះបណ្តាលវគ្គសិក្សាខ្លីៗដល់អ្នកជំនាញខ្មែរជាច្រើនវគ្គ ច្រើននាក់ទៀតផង។

រង្វាន់និងគ្រឿងឥស្សរិយយសសំខាន់ៗដែលលោកសាស្ត្រាចារ្យទទួលបាន៖

- ១៩៩១ រង្វាន់ក្រសួងការបរទេសនៃប្រទេសជប៉ុន
- ១៩៩៨ គ្រឿងឥស្សរិយយស សហមេត្រីពីព្រះបាទនរោត្តមសីហនុព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
- ២០០៧ គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ធិបឌិន ពីព្រះបាទនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
- ២០១២ គ្រឿងឥស្សរិយយស សម្បត្តិពិសិដ្ឋផ្កាយមាសនិងប្រាក់ ពីព្រះចៅអធិរាជនៃប្រទេសជប៉ុន
- ២០១៧ ពានរង្វាន់រ៉ាម៉ុន ម៉ាកសាយសាយ (រង្វាន់ល្អបែលអាស៊ី)។




ទឹកក្នុងកសិន្ទុអង្គរវត្តនាខែវស្សាស្រស់ស្អាតគួរឲ្យចង់ទស្សនា

ផ្សាយនៅថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៧ អត្ថបទ ៖ អ៊ីសា វ៉ែរីនី រូបភាព ៖ ហ៊ុំ វីឌី

ទឹកកសិន្ទុនៃប្រាសាទអង្គរវត្ត បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនឲ្យគយគន់ទស្សនា ជាពិសេសនៅពេលរសៀល។ នៅក្នុងខែវស្សានេះ ទឹកកសិន្ទុ ឡើងពេញប្រាំង មានភាពថ្លាស្រស់ស្អាត គួបផ្សំនឹងដើមឈើធំៗហ៊ុំព័ទ្ធជុំវិញទៀតនោះ ធ្វើឲ្យកសិន្ទុអង្គរ បន្ថែមសម្រស់របស់ខ្លួនមួយកម្រិតទៀត។

ដូច្នេះដើម្បីថែរក្សាទឹកនៃដីស្រស់ស្អាត និងជាទីគយគន់របស់ភ្ញៀវទេសចរនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលនិយមទៅកម្សាន្តនៅមាត់កសិន្ទុនាពេលរសៀល មិនត្រូវបោះសំរាម និងអង្កុយលើស្មៅនៅទីនោះទេ។ ការចូលរួមរបស់អ្នកទាំងអស់គ្នា ជាចំណែកមួយនៃការជួយថែរក្សាបេតិកភណ្ឌជាតិ និងពិភពលោក ដើម្បីឲ្យអង្គរវត្ត រក្សាតំណែងជាគោលដៅទេសចរណ៍លំដាប់ថ្នាក់កំពូលគេ នៅក្នុងអាស៊ី និងលើពិភពលោក។

ខាងក្រោមនេះជាទិដ្ឋភាពដ៏ស្រស់ស្អាតនៃកសិន្ទុទឹកអង្គរវត្ត សូមអញ្ជើញទស្សនា៖



កំណាយស្រាវជ្រាវនៅអតីតមន្ទីរពេទ្យបុរាណប្រាសាទទន្លេស្ងួតកម្រិតប្រទេស «កែសផ្សារ» ដែលជាព្រះពុទ្ធស្តេចថ្នាំ

ផ្សាយនៅថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៧ អត្ថបទ ៖ អ៊ីសា វ៉ារីនី រូបភាព ៖ ហ៊ុំ វិទ្ធី

ក្នុងគម្រោងស្រាវជ្រាវស្តីពីមន្ទីរពេទ្យក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា និងមហាវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី បន្តប្រទះឃើញព្រះពុទ្ធបដិមាច្រើនបំណែកទៀត ក្នុងនោះ មានព្រះពុទ្ធបដិមាមួយអង្គ ដែលគេស្គាល់ថា ជាព្រះពោធិ៍សត្វ ដែលមានព្រះនាមហៅថា «កែសផ្សារ» ដែលមានន័យថា ព្រះពុទ្ធគ្រូស្តេចថ្នាំនៅសម័យបុរាណ។

ក្រុមអ្នកស្រាវជ្រាវ បានរៀបចំពិធីសាសនាមួយនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ មុនបន្តដឹក និងលើកព្រះពុទ្ធបដិមាចេញពីកន្លែងកំណាយ។ បដិមាដែលខ្លះជាព្រះពុទ្ធប្រក់នាគ ត្រូវបានរកឃើញនៅរណ្តៅកំណាយទី៤នៅផ្នែកខាងកើតនៃប្រាសាទទន្លេស្ងួត ដែលជាមន្ទីរពេទ្យក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ផងដែរ។

លោក អ៊ឹម សុខវិទ្ធី អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិ ស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកប្រឹក្សាផ្នែកវិទ្យាសាស្ត្រនៃគម្រោងស្រាវជ្រាវនេះ បានឲ្យដឹងថា បំណែកព្រះពុទ្ធបដិមាទាំងនោះត្រូវបានដឹកឃើញនៅល្ងាចថ្ងៃ៦ ខែសីហា ហើយតាមការពិនិត្យទម្រង់នៃបំណែករូបទាំងនោះ ថាជាបំណែករូបផ្សេងៗពីគ្នា។

តាមលោក អ៊ឹម សុខវិទ្ធី ក្នុងចំណោមព្រះពុទ្ធបដិមាទាំងនោះ គឺមានបដិមាមួយដែលគេដឹងថា ជាព្រះពុទ្ធស្តេចថ្នាំ ដោយពិនិត្យលើទម្រង់រូប ដែលនៅលើព្រះហស្ត ឬដៃមានដុំមូលមួយ រាងដូច សាដី។ លោកបន្ថែមថា រូបទាំងនោះតែងតម្កល់នៅគ្រប់មន្ទីរពេទ្យនៅក្នុងរាជ្យ ព្រះបាទជ័យវរ្ម័នទី៧។

គួរឲ្យដឹងថា នេះជាបដិមាទី២ហើយ ដែលអ្នកបុរាណវិទ្យាបានប្រទះឃើញនៅក្នុងគម្រោងស្រាវជ្រាវនៅប្រាសាទទន្លេស្ងួត។ បដិមាដ៏ធំមួយអង្គមានកម្ពស់រហូតដល់ទៅ ១,៩០ម៉ែត្រ និងស្មាទទឹងរហូតដល់ទៅ ០,៥៨ម៉ែត្រ បានរកឃើញនៅរណ្តៅកំណាយនៅផ្នែកខាងកើតប្រាសាទ។ ក្នុងរណ្តៅនេះដដែល ក៏បានប្រទះឃើញបំណែក២ផ្សេងទៀតដែរ។ តាមការបញ្ជាក់របស់អ្នកជំនាញ បំណែកទាំង២នោះមានបំណែកជាកំកូនជើង នៃរូបបដិមាដ៏ធំនោះ។

សូមបញ្ជាក់ដែរថា គម្រោងសិក្សាស្រាវជ្រាវនៃមន្ទីរពេទ្យក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧នេះ ចាប់ផ្តើមពីថ្ងៃទី២៨ កក្កដា ដល់ថ្ងៃទី១១ សីហា ឆ្នាំ២០១៧។



ឯកសារព័ត៌មានផ្សាយនៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមរបស់អាជ្ញាធរជាតិអប្សរាប្រចាំឆមាសទី២ ឆ្នាំ២០១៧



**មន្ត្រីជំនាញនិងភ្នាក់ងារទេសចរនៃអាជ្ញាធរជាតិអប្សរាបានបញ្ចប់វគ្គសិក្សាស្តីពីការគ្រប់គ្រងទេសចរណ៍ នៅតំបន់
បេតិកភណ្ឌពិភពលោក**

ផ្សាយនៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ុំង ស្រីវ័ត្ត រូបភាព ៖ សៀន ប៊ុនសិរ

មន្ត្រីជំនាញ រួមទាំងប្រធាននិងអនុប្រធានភ្នាក់ងារទេសចរប្រចាំនៅតាមប្រាសាទសរុបចំនួន៦៥រូប បានបញ្ចប់វគ្គសិក្សាស្តីពីការគ្រប់គ្រងទេសចរណ៍នៅតំបន់បេតិកភណ្ឌពិភពលោកដោយជោគជ័យ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ក្រោមវត្តមាន **ឯកឧត្តម សុខ សង្វារ** អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរប្រធានបិទកម្មវិធី។

កម្មវិធីនេះរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមជំនួយឧបត្ថម្ភរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ក្នុងក្របខណ្ឌ Fulbright Specialist Program ចាប់ផ្តើមកាលពីថ្ងៃទី១៧ កក្កដា ដល់ថ្ងៃទី៩ សីហា ឆ្នាំ២០១៧។ កម្មវិធីសិក្សានេះបង្រៀនជាភាសាអង់គ្លេស ដោយ **លោកស្រីបណ្ឌិត Claudia G.Green** ជនជាតិអាមេរិកកាំង មានជំនាញនិងបទពិសោធន៍បង្រៀនច្រើនប្រទេស ច្រើនឆ្នាំ ស្តីពីការគ្រប់គ្រងទេសចរណ៍នៅក្នុងតំបន់បេតិកភណ្ឌពិភពលោក។

ថ្លែងក្នុងពិធីបិទវគ្គ **ឯកឧត្តម សុខ សង្វារ** ក៏បានថ្លែងអំណរគុណចំពោះ **លោកស្រី Claudia G.Green** ដែលបានបំពេញបេសកកម្មបង្រៀនដ៏ល្អដល់សិក្ខាកាមទាំងអស់។ ឯកឧត្តមបញ្ជាក់ទៀតថា នេះជាលើកទី២ហើយនៃវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងទេសចរណ៍នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកដល់មន្ត្រីនៅការិយាល័យ រួមទាំងប្រធានក្រុមនិងអនុប្រធានប្រចាំតាមប្រាសាទនីមួយៗ។ វគ្គសិក្សាបែងចែកជាពីរក្រុម គឺមន្ត្រីជំនាញនិងសិក្សាអំពីការងារគ្រប់គ្រងទេសចរណ៍ និងវិធីរៀបចំគម្រោង ស្ថិតិនិងវិធីសាស្ត្រវិភាគទិន្នន័យ និងសិក្សាអំពីបទពិសោធន៍នៃការគ្រប់គ្រងទេសចរណ៍ពិភពលោក ដោយប្រៀបធៀបជាមួយនឹងការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់អង្គរ។ ចំណែកភ្នាក់ងារទេសចរនឹងសិក្សាបង្កើនចំណេះដឹងផ្នែកភាសាអង់គ្លេស សិក្សាអំពីសេវាកម្ម ភូមិសាស្ត្រ និងការងារគ្រប់គ្រងលំហូរភ្ញៀវទេសចរ។ ចំពោះមធ្យោបាយបង្រៀន **លោកស្រីបណ្ឌិត Claudia G.Green** មានច្រើនមធ្យោបាយ ដូចជាឱ្យអានអត្ថបទ ពិភាក្សាក្នុងថ្នាក់ កិច្ចការផ្ទះ និងមានវីដេអូបង្ហាញផងដែរ។



ឯកសារព័ត៌មានផ្សាយនៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមរបស់អាជ្ញាធរជាតិអប្សរាប្រចាំទទឹងទី២ ឆ្នាំ២០១៧

ឯកឧត្តមក៏បានអំពាវនាវដល់សិក្ខាកាមទាំងអស់ សូមយកចំណេះដឹងដែលទទួលបានពីវគ្គសិក្សានេះទៅផ្សព្វផ្សាយបន្ត និងអនុវត្តឱ្យបានប្រសើរនៅក្នុងកិច្ចការប្រចាំថ្ងៃរបស់ខ្លួន ពិសេសខិតខំរកចំណុចល្អក្នុងន័យធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរ ដែលមកទស្សនាអង្គរ ទទួលបានបទពិសោធន៍ដ៏ល្អបំផុត តែផ្តល់ផលប៉ះពាល់ដ៏តិចបំផុតដល់តំបន់រមណីយដ្ឋានអង្គរ។

លោក កៀន សុកាន់ ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរប្រចាំប្រាសាទភ្នំបាខែង បានសម្តែងនូវការចាប់អារម្មណ៍ថា វគ្គសិក្សា នេះធ្វើឱ្យលោកដឹងពីសារៈសំខាន់នៃការធ្វើបដិសណ្ឋារកិច្ច ស្គាល់ពីអាកប្បកិរិយារបស់ភ្ញៀវមួយចំនួនដូចជាភ្ញៀវចិន... ដឹង ការផ្តល់សេវាកម្មដល់ភ្ញៀវ ថាត្រូវធ្វើបែបណាខ្លះ ពិសេសយល់ដឹងបន្ថែមផ្នែកភាសាអង់គ្លេស ស្គាល់ភូមិសាស្ត្រ (ប្រទេសដែលភ្ញៀវមក) និងវិធីសាស្ត្រដោះស្រាយបញ្ហាមួយចំនួនដើម្បីធ្វើឱ្យការបំពេញការងារប្រចាំថ្ងៃកាន់តែល្អ។

បន្ថែមពីនោះ លោក ឡេង តុលា ប្រធានភ្នាក់ងារប្រចាំប្រាសាទអង្គរវត្តក៏បានលើកឡើងពីឱកាសដ៏ល្អដែលបានសិក្សា ជាមួយសាស្ត្រាចារ្យលំដាប់ពិភពលោកដែលមានចំណេះដឹងទូលំទូលាយពាក់ព័ន្ធនឹងវិស័យទេសចរណ៍ យល់ពីស្ថានភាព ទេសចរណ៍ពិភពលោក និងឥរិយាបថរបស់ភ្ញៀវ។ តាមការបង្រៀនរបស់គាត់ គឺបានផ្តល់វិធីស្រាវជ្រាវជាច្រើនក្នុងការ អភិវឌ្ឍការងារប្រចាំថ្ងៃ និងជួយបង្កើតប្រសិទ្ធភាពក្នុងការចែករំលែកចំណេះដឹងបន្តពីភ្នាក់ងារទៅភ្នាក់ងារ និងពីភ្នាក់ងារ ទៅភ្ញៀវទេសចរផងដែរ។



ក្រុមគណៈកម្មការចម្រុះចាប់ផ្តើមអនុវត្តការចុះរុះរើសំណង់ខុសច្បាប់នៅក្នុងឧទ្យានអង្គរ

ផ្សាយនៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ីង ស្រីភ្នំ រូបភាព ៖ ន.ផ្សព្វផ្សាយ

នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ក្រុមគណៈកម្មការចម្រុះ រួមមានអាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្តសៀមរាប និង អង្គភាពពាក់ព័ន្ធផ្សេងៗ បានចាប់ផ្តើមអនុវត្តការចុះរុះរើសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរហើយ។

ការចុះរុះរើសំណង់ខុសច្បាប់ទាំងនេះ ធ្វើឡើងបន្ទាប់ពីក្រុមគណៈកម្មការចម្រុះបានពន្យារពេលអស់មួយរយៈនិងជូន ដំណឹងជាសាធារណៈច្រើនដងរួចមកហើយ ដើម្បីទុកលទ្ធភាពឱ្យប្រជាជនធ្វើការរុះរើដោយខ្លួនឯង ចៀសវាងការខូចខាត ទ្រព្យសម្បត្តិធ្ងន់ធ្ងរដោយសារក្រុមការងារ។ ចំពោះគោលដៅដែលរុះរើនៅថ្ងៃទីមួយនេះ គឺធ្វើនៅស្រុកប្រាសាទបាគង ស្រុក អង្គរធំ និងក្រុងសៀមរាប ដោយរុះរើសំណង់ខុសច្បាប់បានចំនួន១១ករណី។

តាមការសង្កេតជាក់ស្តែង កំឡុងពេលរុះរើក៏មានប្រជាជនមួយចំនួនបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯងផងដែរ ហើយក្រុម គណៈកម្មការចម្រុះ ក៏នៅតែអំពាវនាវដល់ប្រជាជនឱ្យ ស្ម័គ្រចិត្តក្នុងការរុះរើសំណង់ខុសច្បាប់ និងចូលរួមសហការជាមួយ ក្រុមការងារដើម្បីមណីយដ្ឋានអង្គរមានភាពស្រស់ស្អាត រក្សាបាននូវទីតាំងប្រវត្តិសាស្ត្រដែលជាមរតកជាតិដ៏សំខាន់ សម្រាប់កូនខ្មែរគ្រប់រូប គ្រប់ជំនាន់។



ឯកសារព័ត៌មានផ្សាយនៅលើតេឡេទ័រ និងបណ្តាញទំនាក់ទំនងសង្គម របស់អាជ្ញាធរជាតិអប្សរាប្រចាំខែសីហា ឆ្នាំ២០១៧

គណៈកម្មការចម្រុះរុះរើសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរ នៅថ្ងៃទីពីរនៃការចុះរុះរើសំណង់ខុសច្បាប់ ប្រជាជនមួយចំនួនធំ ព្រមទទួលខុសនិងស្ម័គ្រចិត្តរុះរើដោយខ្លួនឯង

ផ្សាយនៅថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ឹង ស្រីវិគ្គ រូបភាព ៖ ន.ផ្សព្វផ្សាយ

នៅក្នុងយុទ្ធនាការរុះរើសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរ នៅថ្ងៃទីពីរត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ក្រុមគណៈកម្មការចម្រុះបានរាយការណ៍ថា ប្រជាជននៅក្នុងតំបន់គោលដៅទាំង៤ មានក្រុងសៀមរាប ស្រុកអង្គរធំ ស្រុកបន្ទាយស្រី និងស្រុកប្រាសាទបាគង ភាគច្រើនព្រមទទួលខុសចំពោះការលួចសាងសង់ និងស្ម័គ្រចិត្តរុះរើដោយខ្លួនឯង។

ចំពោះទិន្នន័យដែលប្រជាជនព្រមរុះរើដោយខ្លួនឯងសរុបត្រឹមព្រឹកម៉ោង១១.៣០នាទីថ្ងៃនេះ គឺបានចំនួនសរុប៣១ករណី ដោយនៅក្នុងនោះ ក្រុងសៀមរាបមាន៧ករណី ស្រុកប្រាសាទបាគងមាន២ករណី នៅស្រុកបន្ទាយស្រីមាន២០ករណី និងនៅស្រុកអង្គរធំមាន២ករណី។ សូមបញ្ជាក់ដែរថា សំណង់ទាំងនោះមានទាំងប្រភេទធ្លន់និងសំណង់ស្រាល។

ក្រុមគណៈកម្មការចម្រុះ ក៏នៅតែអំពាវនាវដល់ប្រជាជនឱ្យស្ម័គ្រចិត្តក្នុងការរុះរើសំណង់ខុសច្បាប់ និងចូលរួមសហការជាមួយក្រុមការងារជាបន្តទៀត ចៀសវាងការខូចខាតទ្រព្យសម្បត្តិនិងផលប្រយោជន៍របស់បងប្អូនធ្លន់ធ្លរ។ ការអនុវត្តតាមច្បាប់នេះគឺដើម្បីរួមគ្នាការពារមណីយដ្ឋានអង្គរឱ្យមានភាពស្រស់ស្អាត រក្សាបាននូវទីតាំងប្រវត្តិសាស្ត្រដែលជាមរតកជាតិដ៏សំខាន់សម្រាប់កូនខ្មែរគ្រប់រូប គ្រប់ជំនាន់ឱ្យស្ថិតស្ថេរចីរកាល។



កម្មសិក្សាការ១០ប្រទេសបានបញ្ចប់វគ្គសិក្សារយៈពេលខ្លីនៅតាមការដ្ឋានអំពីប្រវត្តិសាស្ត្រខ្មែរ និងការស្រាវជ្រាវបុរាណវិទ្យានៅលើទឹកដីអង្គរ

ផ្សាយនៅថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ីង ស្រីវិគ្គ រូបភាព ៖ ហ៊ីង ស្រីវិគ្គ

អស់រយៈពេល១៥ថ្ងៃនៃកម្មសិក្សានៅតាមការដ្ឋានអំពីប្រវត្តិសាស្ត្រខ្មែរ និងកំណាយស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទទន្លេស្ងួត ក្រុមសិក្សាកាមជាតិ-អន្តរជាតិចំនួន១៥រូប មានកម្ពុជា សិង្ហបុរី អូស្ត្រាលី ឥណ្ឌា ភូមា ម៉ាឡេស៊ី អាមេរិក ឥណ្ឌូនេស៊ី វៀតណាម និងប្រទេសហ្វីលីពីន បានបញ្ចប់ទស្សនកិច្ចចុងក្រោយនៅសារមន្ទីរនរោត្តមសីហនុ-អង្គរ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។

គម្រោងកម្មសិក្សានេះ រៀបចំដោយអាជ្ញាធរជាតិអប្សរាសហការជាមួយវិទ្យាស្ថានស្រាវជ្រាវអាស៊ីភាគអាគ្នេយ៍នៃប្រទេសសិង្ហបុរី ដែលមាន លោកបណ្ឌិត អិ ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ និងលោកបណ្ឌិត Kyle Latinis ជាសហប្រធានតំណាងអាជ្ញាធរជាតិអប្សរានិងសិង្ហបុរី។

តាមការបញ្ជាក់ពីលោកបណ្ឌិត អិ ដារិទ្ធ បានឱ្យដឹងថា កម្មសិក្សានេះធ្វើឡើងក្នុងគោលបំណងបណ្តុះបណ្តាលអ្នកស្រាវជ្រាវនៅអាស៊ីអាគ្នេយ៍ជាមួយប្រទេសសិង្ហបុរី អាមេរិក ឥណ្ឌា ជប៉ុន និងកូរ៉េ។ នេះជាគម្រោងទី៥ហើយដែលបានសហការគ្នារវាងកម្ពុជានិងសិង្ហបុរី ដែលលើកមុនមានធ្វើនៅជើងឯក ភ្នំពេញ ភ្នំគូលែន កោះរ៉ែក និងប្រាសាទទន្លេស្ងួត។

លោកបណ្ឌិតបន្តទៀតថា ក្នុងរយៈពេល១៥ថ្ងៃ យើងបានបណ្តុះបណ្តាលដល់សិក្សាកាមទាំងអស់លើផ្នែកវប្បធម៌និងប្រវត្តិសាស្ត្រខ្មែរ ដោយទស្សនកិច្ចតាមប្រាសាទនានាដូចជា សម្បូរព្រៃគុក ប្រាសាទក្នុងតំបន់អង្គរ និងការអភិរក្សប្រាសាទរបស់អាជ្ញាធរជាតិអប្សរា។ បន្ថែមពីនោះក៏បានទៅសិក្សានៅតាមសារមន្ទីរកុលាលភាជន៍ភូមិតានី មើលរចនាសម្ព័ន្ធសម័យអង្គររួមទាំងប្រាសាទដែលជាមន្ទីរពេទ្យនិងសាលាសំណាក់សម័យបុរាណ និងការសិក្សាស្វែងយល់អំពីការជួសជុលបំណែកថ្មភក់ វត្ថុធ្វើពីសំរិទ្ធិ និងទៅមើលផ្ទាល់អំពីការជួសជុលរូបចម្លាក់នៅសារមន្ទីរនរោត្តមសីហនុ-អង្គរផងដែរ។ ក្រៅពីការសិក្សាលើផ្នែកទ្រឹស្តី យើងក៏មានការអនុវត្តលើផ្នែកកំណាយស្រាវជ្រាវបុរាណវិទ្យាដោយផ្ទាល់នៅប្រាសាទទន្លេស្ងួតអតីតមន្ទីរពេទ្យមួយក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ទៀតផង ដែលទទួលបានលទ្ធផលដ៏ល្អប្រសើរ។ លទ្ធផលដែលរកឃើញទាំងនោះត្រូវបានយកទៅរក្សាទុកនៅសារមន្ទីរនរោត្តមសីហនុ-អង្គរ និងយកទៅធ្វើបទបង្ហាញនៅប្រទេសសិង្ហបុរីបន្តទៀត ចាប់ពីថ្ងៃទី១៣ដល់១៦សីហា ឆ្នាំ២០១៧។

លោកបណ្ឌិត Kyle Latinis ក៏បានលើកឡើងដែរថា គម្រោងនេះបានទទួលការឧបត្ថម្ភថវិការពីក្រសួងការបរទេសប្រទេសសិង្ហបុរីនិងអាជ្ញាធរជាតិអប្សរាបានរួមចំណែកក្នុងការចំណាយលើថវិការបស់បុគ្គលិកខ្លួន និងសម្រួលដល់សំបុត្រចេញចូលអង្គរបស់សិក្សាកាមអន្តរជាតិទាំងអស់។ គម្រោងនេះនឹងបន្តសហការស្រាវជ្រាវបន្តទៀត យើងរីករាយណាស់ដែលបានធ្វើការរួមគ្នានិងបានរកឃើញរូបទ្វារបាល រួមទាំងបំណែកព្រះពុទ្ធរូបជាច្រើនដែលជាភស្តុតាងដ៏ប្រសើរសម្រាប់ការសិក្សាបុរាណវិទ្យានិងប្រវត្តិសាស្ត្រខ្មែរ។ នេះក៏ជាគម្រោងអាទិភាពមួយដែរដោយផ្តល់ឱកាសដល់អ្នកស្រាវជ្រាវខ្មែរលើកគម្រោងស្រាវជ្រាវដោយខ្លួនឯង ហើយជាអ្នកដឹកនាំគម្រោងស្រាវជ្រាវ ជាអ្នកបង្រៀនកម្មសិក្សារបរទេសទាំងអស់ផង។

កញ្ញា Natalie Khoo និស្សិតបុរាណវិទ្យានៃសាកលវិទ្យាល័យ Cambridge ប្រទេសសិង្ហបុរី បានលើកឡើងថា វគ្គសិក្សានេះមានសារៈសំខាន់ណាស់បានផ្តល់ឱកាសឱ្យពួកយើងបានសិក្សាបុរាណវិទ្យាជាមួយអ្នកជំនាញកម្ពុជាជាច្រើន ហើយ



បានផ្លាស់ប្តូរចំណេះដឹងផ្នែកនេះជាមួយនិស្សិតអន្តរជាតិផ្សេងៗទៀត។ ចំណែក លោក Amir Husni និស្សិតវិទ្យាសាស្ត្រ ផ្នែកបុរាណវិទ្យាមកពីប្រទេសឥណ្ឌូនេស៊ី បានចាប់អារម្មណ៍ថា សម្រាប់ការសិក្សាផ្នែកបុរាណវិទ្យា យើងគួរសិក្សានៅ ប្រទេសកម្ពុជា ដោយសារទីនេះមានសំណល់នៃវត្ថុបុរាណនិងបុរាណដ្ឋានជាច្រើនសម្រាប់ការសិក្សាដ៏ល្អដល់យើង។ វត្ថុ សិក្សានេះបានផ្តល់ឱកាសឱ្យយើងបានសិក្សាពីប្រាសាទជាច្រើនក្នុងតំបន់អង្គរ និងប្រវត្តិសាស្ត្ររបស់ខ្មែរ ពិសេសបាន សិក្សាពីការគូរផែនទី ការធ្វើកំណាយ ការដឹកដី និងទទួលបានចំណេះវិជ្ជាជាច្រើនពីសាស្ត្រាចារ្យខ្មែរ។



០៤ថ្ងៃនៃយុទ្ធនាការរុះរើសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរមានសំណង់ចំនួន១០៩ករណី ត្រូវបានក្រុមការងាររុះរើនិងម្ចាស់សំណង់ស្ម័គ្រចិត្តរុះរើខ្លួនឯង

ផ្សាយនៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ុំង ស្រីវិត្ត រូបភាព ៖ ន.ផ្សព្វផ្សាយ

បើគិតមកត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ គឺរយៈពេល៤ថ្ងៃហើយនៃយុទ្ធនាការរុះរើសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរ ដែលអនុវត្តដោយក្រុមគណៈកម្មការចម្រុះ រួមមានអាជ្ញាធរជាតិអប្សរានិងរដ្ឋបាលខេត្តសៀមរាប រួមទាំងស្ថាប័នពាក់ព័ន្ធ។

លទ្ធផលការងារដែលទទួលបានគោលដៅមាន៖ ក្រុងសៀមរាប ស្រុកបន្ទាយស្រី ស្រុកប្រាសាទបាគង និងស្រុកអង្គរធំ គឺមានសំណង់ខុសច្បាប់ចំនួន១០៩ករណី ដែលក្នុងនោះ៦៥ករណីត្រូវបានរុះរើចរាស់ជាស្ថាពរដោយក្រុមគណៈកម្មការ ចម្រុះនិង៤៤ករណីម្ចាស់សំណង់បានស្ម័គ្រចិត្តធ្វើកិច្ចសន្យារុះរើដោយខ្លួនឯង តែនៅមិនទាន់រុះរើចរាស់នៅឡើយ។



ក្រុមគណៈកម្មការចម្រុះនឹងបន្តកិច្ចការនេះរហូតបញ្ចប់ទៅតាមគម្រោង ហើយអំពាវនាវដល់ប្រជាជនឱ្យស្ម័គ្រចិត្តក្នុងការរុះរើសំណង់ខុសច្បាប់ និងចូលរួមសហការជាមួយក្រុមការងារជាបន្តទៀត ចៀសវាងការខូចខាតទ្រព្យសម្បត្តិនិងផលប្រយោជន៍របស់បងប្អូនឆ្លងឆ្ងរ។ ការអនុវត្តតាមច្បាប់នេះគឺដើម្បីរួមគ្នាការពារមណីយដ្ឋានអង្គរឱ្យមានភាពស្រស់ស្អាតរក្សាបាននូវទីតាំងប្រវត្តិសាស្ត្រដែលជាមរតកជាតិដ៏សំខាន់សម្រាប់កូនខ្មែរគ្រប់រូប គ្រប់ជំនាន់ឱ្យស្ថិតស្ថេរចីរកាល។



អ្នកភូមិនគរក្រៅស្ម័គ្រចិត្តប្រគល់ក្រឡបុរាណដែលដឹកបានបន្ទាប់ពីរក្សាទុកអស់រយៈពេល៣ខែ

ផ្សាយនៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ឺង ស្រីភ្នំ រូបភាព ៖ អ៊ីសា រ៉ហ៊ីណី

អ៊ីសា សាប គួន អាយុ៦៨ឆ្នាំ ជាពលរដ្ឋនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប កាលពី៣ខែមុន បានប្រទះឃើញក្រឡមួយខណៈកំពុងឆាយដីដើម្បីដាំពោតដែលមានទីតាំងនៅខាងជើងផ្ទះជិតប្រាសាទទន្លេស្លូត។

តាមការរៀបរាប់របស់អ៊ីសាបានឱ្យដឹងថា ពេលឃើញក្រឡដំបូងគឺមិនហ៊ានគាស់យកទេ ព្រោះខ្លាចជាក្រឡដាក់ឆ្អឹងខ្មោច (តាមជំនឿ) ហើយក៏មិនដឹងថាក្រឡនោះជារបស់មានតម្លៃ ជារបស់បុរាណអីដែរ ទើបហៅកូនប្រុសឱ្យមកជីកយក។ ពេលដឹកបាន ដោយគិតថាជារបស់អតមង្គល គាត់ក៏មិនហ៊ានយកទៅដាក់នៅលើផ្ទះ ឬយកទៅដាក់អំបិលប្រហុកអីដែរ ខ្លាចម្ចាស់គេប្រកាន់នាំគ្រោះចង្រៃដល់ខ្លួននិងគ្រួសារ ក៏ដាក់ពាសវាលពាសកាលក្នុងបរិវេណដីគាត់ ដោយគ្មានការថែរក្សាត្រឹមត្រូវ។



អ្នកស្រីបន្តទៀតថា គាត់គ្មានបំណងលាក់ទុកវត្ថុបុរាណនេះទុកឡើយ ហើយក៏មិនមានបំណងលក់ដូរអីដែរ បើទោះបីមានគេមកចរចាពីរបីដងក៏ដោយ ក៏គាត់មិនបានប្រាប់ថាគាត់មានក្រឡបុរាណ ដោយបង្ហាញក្រឡផ្សេងទៀត តែគេមិនយកព្រោះមិនមែនរបស់មានតម្លៃ ហើយអ្នកស្រីក៏មិនដែលនិយាយរឿងរ៉ាវនេះប្រាប់អ្នកណាម្នាក់ដែរ។ លុះទុកបានប្រហែល១ខែ គាត់ក៏ចាប់ផ្តើមធ្លាក់ខ្លួនឈឺមើលអស់លុយជាច្រើន លុះទៅបូលគ្រូខ្មែរមើល ក៏ត្រូវគេទាយថាគាត់មានរបស់បុរាណរក្សាទុក លុះមកដល់ផ្ទះ ក៏ឃើញក្រឡដែលខ្លួនដឹកបាន ទើបគាត់កាន់តែមិនសូវខ្វល់ខ្វាយក្នុងការថែរក្សា។ ក្រោយមកពេលមានការកំណាយនៅទន្លេស្ងួត គាត់ក៏ឆ្លៀតមាត់ប្រាប់ដល់កម្មករម្នាក់ដែលធ្វើការនៅទីនោះ ហើយកម្មករនោះក៏បានប្រាប់ទៅខាងអាជ្ញាធរជាតិអប្សរា ទើបបែករឿងនេះទៅ។

ក្រោយការពន្យល់ពីហេតុផលជាច្រើនទាក់ទងនឹងច្បាប់ និងការចូលរួមថែរក្សាមរតកបេតិកភណ្ឌជាតិ រួមនឹងការមើលមិនឃើញពីតម្លៃនៃវត្ថុបុរាណនេះដដែល គាត់ក៏បានស្ម័គ្រចិត្តប្រគល់ក្រឡបុរាណនេះជូនអាជ្ញាធរជាតិអប្សរាដើម្បីប្រគល់ឱ្យសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរជាអ្នករក្សាទុកកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧។ ក្នុងនោះដើម្បីជាការលើកទឹកចិត្តអាជ្ញាធរជាតិអប្សរាក៏បានប្រគល់ថវិកាចំនួន២០០,០០០រៀល ដល់អ្នកស្រីផងដែរ។

ទាក់ទងនឹងក្រឡបុរាណនេះដែរ តាមការបញ្ជាក់ពី **លោកបណ្ឌិត អិ ដារិទ្ធី** អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ មានជំនាញផ្នែកភាជន៍ បានឱ្យដឹងថា ក្រឡនេះធ្វើអំពីដីដុត សម្រាប់ដាក់វត្ថុច្រើនប្រភេទដូចជា អំបិលស្ករ ប្រហុក និងវត្ថុរាវផ្សេងៗទាក់ទងជីវិតប្រចាំថ្ងៃ។ ក្រឡនេះផលិតនៅស្រុកខ្មែរ ចន្លោះសតវត្សទី១១ទៅ១៥នៃគ.ស។ តាមរយៈក្រឡនេះ វាបានបង្ហាញពីទំនាក់ទំនងមួយរវាងមនុស្សសម័យមុននិងបច្ចុប្បន្នដែលនៅតែមានប្រើក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

តាំងនាមឱ្យអាជ្ញាធរជាតិអប្សរា លោកបណ្ឌិតក៏សូមថ្លែងអំណរគុណដល់អ្នកស្រីដែលរួមចំណែកក្នុងការស្រឡាញ់បេតិកភណ្ឌជាតិ និងបានប្រគល់ក្រឡនេះឱ្យក្រុមការងាររក្សាទុក ព្រមទាំងសិក្សាពីប្រវត្តិរបស់វាផងបន្ត ហើយក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលរើសបានរបស់បុរាណទាំងអស់ សូមកុំលក់បន្ត កុំរក្សាទុកដោយខុសច្បាប់ ព្រោះវត្ថុបុរាណមួយ បង្ហាញពីសម័យកាលនិងប្រវត្តិសាស្ត្រមួយរបស់ជាតិខ្មែរ។





គណៈកម្មការចម្រុះសម្រេចរុះរើកញ្ចុះដោយផ្ទាល់បន្ទាប់ពីម្ចាស់សំណង់សន្យាហើយមិនធ្វើតាមជាច្រើនលើកច្រើនសា
ផ្សាយនៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ឺង ស្រីភ្នំ រូបភាព ៖ ន.ផ្សព្វផ្សាយ

កញ្ចុះចំនួន១០និងផ្ទះថ្មីមួយខ្នងបានសង់ឡើងក្នុងពេលយោសនាបោះឆ្នោត តាមបណ្តោយផ្លូវពីព្រលានយន្តហោះអន្តរជាតិសៀមរាបទៅប្រាសាទអង្គរវត្ត ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ជាកម្មសិទ្ធិរបស់ម្ចាស់ឈ្មោះ អឿម ស្រីពេជ្រ មានប្តីជាមន្ត្រីយោធា ត្រូវបានក្រុមគណៈកម្មការចម្រុះចុះរុះរើដោយផ្ទាល់នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីម្ចាស់សំណង់សន្យាថារុះរើ តែបែរជាពន្យារពេលជាច្រើនលើកច្រើនសា។

តាមការបញ្ជាក់ពីក្រុមគណៈកម្មការចម្រុះបានឱ្យដឹងថា សំណង់ទាំងនេះគឺស្ថិតក្នុងបញ្ជីរុះរើទាំងអស់ ព្រោះសង់នៅកន្លែងហាមឃាត់ មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ មូលហេតុដែលឈានដល់ការចុះរុះរើ ធ្វើឡើងខណៈក្រុមការងារបានជូនដំណឹងរួចហើយដល់ម្ចាស់សំណង់ ហើយម្ចាស់សំណង់ផ្ទាល់ក៏យល់ព្រមរុះរើក្នុងរយៈពេល៣ថ្ងៃ ព្រោះខ្លាចខូចខាតទ្រព្យសម្បត្តិច្រើន តែលទ្ធផលនៃការរុះរើមានតិចតួចបំផុត ទើបក្រុមគណៈកម្មការចម្រុះអនុវត្តការងារនេះដោយផ្ទាល់ចៀសវាងការលើកហេតុផលបែបនេះបែបនោះបន្តទៀតពីសំណាក់ម្ចាស់សំណង់។

គួរបញ្ជាក់ដែរថា កញ្ចុះទាំងនេះមិនមែនជាកាត់ចំបាប់ដូចលំនៅដ្ឋានប្រចាំថ្ងៃឡើយ វាគ្រាន់តែជាការពង្រីកមុខរបរផ្ទាល់ខ្លួនបន្ថែមប៉ុណ្ណោះ ដែលក្រុមការងារមិនអនុញ្ញាតជាដាច់ខាត។ ជាក់ស្តែងម្ចាស់សំណង់ខាងលើ គឺមានភោជនីយដ្ឋានមួយរួចមកហើយនៅទល់មុខប្រាសាទអង្គរវត្ត មានឈ្មោះថា «ខ្មែរអង្គរ» ហើយផ្ទះស្នាក់អាស្រ័យក៏គាត់មានដែរ ដែលស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

ការចុះអនុវត្តយុទ្ធនាការរុះរើសំណង់ខុសច្បាប់ក្នុងតំបន់១និងតំបន់២នេះ ប្រព្រឹត្តិទៅក្រោមការសម្រេចរបស់ថ្នាក់ដឹកនាំដើម្បីរក្សា ការពាររមណីយដ្ឋានអង្គរ ឱ្យរក្សាបាននូវសោភ័ណភាព ធម្មជាតិ និងស្លាកស្នាមប្រវត្តិសាស្ត្រជាច្រើនផ្សេងទៀតដែលមានក្នុងតំបន់អតីតមហាអាណាចក្រខ្មែរពីបុរាណ។



ត្រីមរយៈពេល៩ថ្ងៃ សំណង់ខុសច្បាប់ចំនួន១៧១ករណីត្រូវបានរុះរើនៅក្នុងឧទ្យានអង្គរ

ផ្សាយនៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ឹង ស្រីវិគ្គ រូបភាព ៖ ន.ផ្សព្វផ្សាយ

សំណង់ខុសច្បាប់នៅក្នុងឧទ្យានអង្គរចំនួន១៧១ករណី ដែលមាន១៤០ករណីបានរុះរើចរាស់ និង៣១ករណីបានចុះកិច្ចសន្យារុះរើដោយស្ម័គ្រចិត្តត្រីមរយៈពេល៩ថ្ងៃ បើគិតមកដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។

តាមរបាយការណ៍ទិន្នន័យរុះរើចរាស់របស់ក្រុមគណៈកម្មការចម្រុះបានឱ្យដឹងថា សំណង់ទាំង១៤០ករណី មានក្រុងសៀមរាប៥១ករណី ស្រុកប្រាសាទបាគង្គ៣៥ករណី ស្រុកអង្គរធំ១៨ករណី និងស្រុកបន្ទាយស្រី៣៦ករណី។

សូមបញ្ជាក់ផងដែរថា សំណង់ដែលត្រូវបានរុះរើនេះមានទាំងផ្ទះស្នាក់នៅប្រចាំថ្ងៃ ផ្ទះល្វែងសម្រាប់ជួល រោងចាំដី ភ្ញៀមលក់ដូរ របងផ្ទះ និងស្ថានីយ៍ប្រេងឥន្ធនៈជាដើម។ ចំពោះការអនុវត្តការងារ ក្រុមការងារមិនត្រឹមតែរុះរើដីសំណង់នោះទេ ក៏បានទាំងកាយដីដែលប្រជាពលរដ្ឋយកមកចាក់បំពេញដើម្បីធ្វើសំណង់ឱ្យទៅជាសភាពដើមវិញទៀតផង។



អ្នកកូមភ្នែកជ្រុំប្រគល់ខួបបៃតងសម័យអង្គរជូនអាជ្ញាធរជាតិអប្សរាអភិរក្ស និងរក្សាទុក

ផ្សាយនៅថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ឹង ស្រីវត្ត រូបភាព ៖ ហ៊ឹង ស្រីវត្ត

«បើទោះបីជាខួបនេះមិនធំប៉ុន្មាន ប៉ុន្តែវាជារបស់ពីដូនតាខ្មែរ មិនមែនជារបស់ឯកជន ទើបខ្ញុំចង់យកវាមកឱ្យអ្នកមានសមត្ថកិច្ចរក្សាទុក បើយើងយកវាទៅលក់ វាមិនដឹងដល់ទៅណាទៅណាទេ តែបើយើងរក្សាវាទុក វានឹងបានឃើញត្រឹមនេះផង និងតដល់កូនចៅខ្មែរជំនាន់ក្រោយផងបានស្គាល់!» បងប្រុស កង លីវ បានលើកឡើងដូច្នោះ ខណៈប្រគល់ខួបបៃតងជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុកកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។

បងប្រុស លីវ បានបញ្ជាក់ថា ខួបនេះរើសបានប្រហែលជា៣ខែហើយ ពេលដឹកបង្គោលធ្វើទ្រុងចិញ្ចឹមទាតាប៉ា ដែលស្ថិតនៅកូមភ្នែកជ្រុំ ឃុំជូនកែវ ស្រុកពួក ខេត្តសៀមរាប។ ពេលរើសបានដំបូងមិនដឹងថាជាវត្ថុបុរាណឬមានតម្លៃអត់ទេ ក៏មិនដឹងប្រវត្តិអីដែរ ហើយចេះតែរក្សាទុកទៅ ព្រោះមិនដឹងថាយកទៅឱ្យអ្នកណា។ លុះពេលថ្មីៗនេះដឹងថា អាជ្ញាធរជាតិអប្សរាមានសមត្ថកិច្ចទទួលរក្សាទុក និងមានជំនាញទាំងជួសជុល អភិរក្ស ក៏ដូចជាដឹងពីប្រវត្តិនៃខួបនេះផង បងប្រុសក៏សម្រេចប្រគល់ជូនដើម្បីរួមចំណែកក្នុងការថែរក្សាវត្ថុជូនតារួមគ្នា។ បងប្រុសក៏សំណូមពរឱ្យប្រជាជនដទៃទៀតដែលរើសឬដឹកបានរបស់បុរាណ គួរយកមកឱ្យអ្នកមានសមត្ថកិច្ចមើលការខុសត្រូវ ដើម្បីទុកជាកេរដំណែលដល់អ្នកជំនាន់ក្រោយបានសិក្សានិងស្គាល់ពីរូបរាង រួមទាំងប្រវត្តិសិល្បៈនៃវត្ថុទាំងនោះជាជាងការលក់ដូរឱ្យឈ្នួញឬបំផ្លាញបាត់បង់។

លោកបណ្ឌិត អា ជាវិទូ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ជំនាញផ្នែកកុលាលកាជន៍ បានសម្តែងនូវការអរគុណចំពោះបងប្រុស កង លីវ ដែលមានចិត្តស្រឡាញ់សម្បត្តិវប្បធម៌ជាតិ និងផ្តល់ការទុកចិត្តចំពោះអាជ្ញា



ធរជាតិអប្សរាឱ្យរក្សាទុក ធ្វើការជួសជុល និងអភិរក្សទុកជាមរតកវប្បធម៌ជាតិ។ នេះជាខួបបៃតង (Green Glazed) ដែលផលិតនៅសម័យអង្គរស.វទី៩ដល់ទី១០។ តាមរយៈខួបនេះដែរ គឺមានស្រទាប់លោងស្អាត ដែលអាចដឹងថាភាគច្រើនគឺផលិតនៅឡអន្លង់ធំ និងឡប្រស្សី។ គេប្រើវាសម្រាប់ដាក់វត្ថុរាវដូចជាថ្នាំឬទឹកយ៉ូដាដើម។ លោកបណ្ឌិតក៏បានបញ្ជាក់ដែរថា ខួបនិងវត្ថុផ្សេងៗប្រភេទពណ៌បៃតងនេះ គេឈប់ឃើញមានផលិតបន្តទៀត ដោយជំនួសនូវការផលិតកុលាលភាជន៍ពណ៌ត្នោតវិញម្តងចាប់ពីស.វទី១១ដល់ស.វទី១៣នៃគ.ស។



ប្រតិភូអាជ្ញាធរជាតិអប្សរាចេញដំណើរទៅសម្តោចការតាំងពិព័រណ៍រូបថតតំបន់អង្គរ នៅមណ្ឌលដ្ឋានភ្នំហ៊ឹងសានប្រទេសចិន


ផ្សាយនៅថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៧ អត្ថបទ ៖ ច័ន្ទ សុផា រូបភាព ៖ ច័ន្ទ សុផា

នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នេះ ប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយ **ឯកឧត្តម សុខ សង្វារ** អគ្គនាយករងអាជ្ញាធរជាតិអប្សរា រួមដំណើរដោយ **លោក សុរ ព្រាតុង** អភិបាលក្រុងសៀមរាប និងក្រុមការងារបានចេញដំណើរទៅកាន់សាធារណៈរដ្ឋប្រជាមានិតចិនដើម្បីចូលរួមពិធីសម្តោចការតាំងពិព័រណ៍រូបថតនៅមណ្ឌលដ្ឋានភ្នំហ៊ឹងសាន ខេត្តអានហ៊ុយ ដែលជាតំបន់ទេសចរណ៍បេតិកភណ្ឌធម្មជាតិដ៏ល្បីល្បាញមួយរបស់ចិន។ ដំណើរទៅបំពេញការងារនេះ មានរយៈពេល៤ ថ្ងៃដែលនឹងបញ្ចប់នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧។



ការរៀបចំតាំងពិព័រណ៍នេះមានរយៈពេល២ខែ ក្នុងគោលបំណងដើម្បីទាក់ទាញនិងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ នៃតំបន់អង្គរនិងវប្បធម៌ទំនៀមទម្លាប់របស់ខ្មែរទៅកាន់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិន ដើម្បីទាក់ទាញ ភ្ញៀវទេសចរទាំងនោះឱ្យមកទស្សនាតំបន់អង្គរឱ្យកាន់តែច្រើនឡើងថែមទៀត។ ក្នុងនោះដែរ អាជ្ញាធរជាតិអប្សរាបាន រៀបចំរូបថតចំនួន១០០សន្លឹក ដែលបង្ហាញពីប្រាង្គប្រាសាទនានា បរិស្ថាន និងប្រពៃណីទំនៀមទម្លាប់របស់អ្នកស្រុកអង្គរ។

ការតាំងពិព័រណ៍នេះធ្វើឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការរដ្ឋបាល មណ្ឌលវប្បធម៌និងស្ថាននៃសាធារណៈរដ្ឋប្រជាមានិតចិន ដោយស្ថាប័នទាំងពីរបានចុះអនុស្សាវរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ។



ប្រជាពលរដ្ឋម្ចាស់សំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរព្រមស្ម័គ្រចិត្តរើសំណង់ និងចូលរួមវាយដីលើឡើងវិញក្នុងវិញ្ញាបនបត្ររបស់ខ្លួន

ផ្សាយនៅថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ឺង ស្រីភ្នំ រូបភាព ៖ ន.ផ្សព្វផ្សាយ


ប្រជាពលរដ្ឋមួយរូបដែលបានសាងសង់សំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរ ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុង សៀមរាប ឈ្មោះ យិន សុភាព បានស្ម័គ្រចិត្តរើសំណង់ដោយខ្លួនឯង និងរៀបចំដីដើម្បីវាយដីលើប្រណីតឡើងវិញ ពិសេសគឺលើនាងនួន បន្ទាប់ពីស្តាប់ការណែនាំអំពីប្រយោជន៍នៃការការពារបេតិកភណ្ឌពីក្រុមគណៈកម្មការចម្រុះកាលពី ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧។



ឯកសារព័ត៌មានផ្សាយនៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម របស់អាជ្ញាធរជាតិអប្សរាប្រចាំទសវត្សរ៍ ឆ្នាំ២០១៧

តាមរយៈក្រុមការងារ ក្រោមការដឹកនាំរបស់ **ឯកឧត្តម ខួយ តិបន្ទ** ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា បានអបអរសាទរចំពោះកិច្ចសហការដ៏ប្រពៃនេះ ព្រមទាំងសម្រេចផ្តល់កូនឈើប្រណិតៗដើម្បីដាំនៅលើផ្ទៃដីកន្លះហិកតារបស់គាត់ ហើយក្រុមការងារក៏សន្យានឹងចូលរួមដាំដើមឈើរួមគ្នានៅពេលសមរម្យណាមួយផងដែរ។

អាជ្ញាធរជាតិអប្សរាក៏សំណូមពរឱ្យប្រជាពលរដ្ឋដទៃទៀត ដែលសាងសង់សំណង់ធ្ងន់ស្រាលខុសច្បាប់ក្នុងឧទ្យានអង្គរ សូមបន្តស្ម័គ្រចិត្តរុះរើដោយខ្លួនឯង ចៀសវាងការខូចខាតធ្ងន់ធ្ងរ។ ម្យ៉ាងទៀតសូមចូលរួមដាំដើមឈើនៅលើដីទំនេររបស់ខ្លួន ដើម្បីបង្កើតគម្របបែកដល់មណីយដ្ឋានអង្គរឱ្យបានច្រើនសម្រាប់ទាក់ទាញទេសចរផង ជាបាំងការពារគ្រោះធម្មជាតិ និងការពារបរិស្ថានផង ដោយយកគំរូតាមលោក យិន សុភាព។



ការតាំងពិព័រណ៍រូបថតតំបន់អង្គរនៅតំបន់ភ្នំហ៊ាំងសាននៃសាធារណៈរដ្ឋប្រជាមានិតចិនបានសម្ពោធជាផ្លូវការហើយ

ផ្សាយនៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៧ អត្ថបទ ៖ ច័ន្ទ សុផា រូបភាព ៖ សៀន ប៊ិនសិរ

រូបថតតំបន់អង្គរចំនួន១០០ផ្ទាំង ដែលបង្ហាញអំពីប្រាង្គប្រាសាទ បរិស្ថាន និងប្រពៃណី ទំនៀមទម្លាប់ប្រជាជនអ្នកស្រុកអង្គរ ត្រូវបានសម្ពោធជាក់តាំងពិព័រណ៍ជាផ្លូវការ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នេះ ក្រោមអធិបតីភាព **ឯកឧត្តម Kong Xiahong** អភិបាលក្រុងហ៊ាំងសាន **ឯកឧត្តម សុខ សង្វារ** អគ្គនាយករងអាជ្ញាធរជាតិអប្សរា និង **លោក សូរ ញាតុង** អភិបាលក្រុងសៀមរាប នៅសណ្ឋាគារ Xihai លើកំពូលភ្នំហ៊ាំងសាន ខេត្តអានហ៊ុយ សាធារណៈរដ្ឋប្រជាមានិតចិន។

ថ្ងៃក្នុងពិធីនេះ **ឯកឧត្តម Kong Xiahong** អភិបាលក្រុងហ៊ាំងសាន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកម្ពុជា និងបានលើកឡើងពីចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងក្រុមការងារអាជ្ញាធរជាតិអប្សរា ដែលបានសហការយ៉ាងល្អជាមួយគណៈកម្មាធិការរដ្ឋបាលមណីយដ្ឋានហ៊ាំងសាន ក្នុងឋានៈជាដៃគូកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាស្ថាប័នគ្រប់គ្រងតំបន់ទេសចរណ៍បេតិកភណ្ឌពិភពលោកដូចគ្នា។

ឯកឧត្តម សុខ សង្វារ ក៏បានថ្លែងអំណរគុណចំពោះអភិបាលក្រុងហ៊ាំងសាន និងគណៈកម្មាធិការរដ្ឋបាលមណីយដ្ឋានហ៊ាំងសាន ដែលបានទទួលស្វាគមន៍ប្រតិភូប្រកបដោយភាពកក់ក្តៅបំផុត ជាពិសេសការរៀបចំកម្មវិធីសម្ពោធការតាំងពិព័រណ៍រូបថតតំបន់អង្គរនៅពេលនេះ។ ឯកឧត្តមក៏បានរំលឹកអំពីចំណងមិត្តភាពដ៏ល្អរវាងរដ្ឋាភិបាលកម្ពុជា-ចិន និងបានរំលឹកអំពី

ប្រវត្តិនៃការភ្ជាប់ទំនាក់ទំនងគ្នាតាំងពីបុរាណកាល រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរក្សានិងបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធបំផុតនៃប្រជាជននិងរដ្ឋាភិបាលប្រទេសទាំងពីរ។ ឯកឧត្តមក៏បានលើកឡើងអំពីកិច្ចសហការ រវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នផ្សេងៗជាច្រើនរបស់ចិន ទៅលើផ្នែកជួសជុលប្រាសាទ ការអភិវឌ្ឍកសិកម្ម បច្ចេកវិទ្យា និងការអភិវឌ្ឍទេសចរណ៍។

ឯកឧត្តមក៏បានលើកឡើងអំពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការរដ្ឋបាល មណ្ឌលវប្បធម៌ប្រជាមានិតចិន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដោយស្ថាប័នទាំងពីរបានចុះអនុស្សាវរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ និងបានរៀបចំតាំងពិព័រណ៍តំបន់ភ្នំហ៊ងសាន នៅប្រាសាទបន្ទាយស្រី រយៈពេលបីខែ កាលពីខែតុលា ឆ្នាំ២០១៦កន្លងទៅ ហើយពេលនេះ អាជ្ញាធរជាតិអប្សរា បានរៀបចំការតាំងពិព័រណ៍រូបថត តំបន់អង្គររយៈពេលបីខែដូចគ្នា នៅលើកំពូភ្នំហ៊ងសាន ដែលជាតំបន់ទេសចរណ៍បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញមួយ របស់ចិន។

ការរៀបចំតាំងពិព័រណ៍នេះ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍អង្គរ និងវប្បធម៌ទំនៀមទម្លាប់របស់ខ្មែរ ទៅកាន់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិន ហើយក្រុមការងារជឿជាក់ថានឹងអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាតំបន់អង្គរឱ្យកាន់តែច្រើនឡើងថែមទៀត។



ក្រោយរក្សាទុកអស់រយៈពេល១៥ឆ្នាំ អ្នកស្រុកគោកដូងបានស្ម័គ្រចិត្តប្រគល់ក្រឡបុរាណសម័យអង្គរចំនួន២ ជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ

ផ្សាយនៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ឺង ស្រីភ្នំ រូបភាព ៖ យី សុថា

លោក ប៉ុក វណ្ណា ប្រធានសេវាកម្មប្រតិបត្តិការនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប ជាពលរដ្ឋនៅសង្កាត់ទឹករិល ក្រុងសៀមរាប បានស្ម័គ្រចិត្តប្រគល់ក្រឡបុរាណសម័យអង្គរចំនួន២ជូនអាជ្ញាធរជាតិអប្សរាថែរក្សានិងអភិរក្សដើម្បីទុកជាសម្បត្តិមរតកវប្បធម៌ជាតិ បន្ទាប់ពីរក្សាទុកនៅផ្ទះអស់រយៈពេល១៥ឆ្នាំ។

លោក វណ្ណា បានឱ្យដឹងថា «ក្រឡទាំងពីរនេះឪពុកក្មេងខ្ញុំទេជាអ្នករកឃើញកាលពី១៥ឆ្នាំមុននៅភូមិអូរថ្មី ឃុំកំពង់ថ្មី ស្រុកក្រឡាញ់ ខេត្តសៀមរាបក្នុងរណ្តៅដែលគាត់ដឹកដីលក់។ បន្ទាប់មកគាត់ក៏ប្រគល់វាមកឱ្យខ្ញុំជាអ្នករក្សាទុកវិញពេលដែលខ្ញុំរៀបការហើយមកធ្វើផ្ទះរស់នៅក្រុងសៀមរាប។ ម្តាយក្មេងខ្ញុំក៏បានប្រាប់ដែរ ពេលឃើញដំបូងគឺមានក្រឡចំនួន៣ តម្រៀបគ្នា សុទ្ធតែមានគម្របទាំងអស់ តែបានបែកអស់មួយ រួមនឹងគម្របផងដោយសារកម្មករបំបោកសាកមើលក្រែងមានកំណប់នៅក្នុងនោះ លុះចុងក្រោយមានតែដីទាំងអស់ ហើយក្រឡដែលនៅសល់ឪពុកក្មេងខ្ញុំក៏រក្សាទុករហូត»។

លោក វណ្ណា បានបញ្ជាក់ទៀតថា លោកមិនដែលមានបំណងលក់ដូរវត្ថុបុរាណទាំង២នេះទេ ម្យ៉ាងក្រោយពីយកក្រឡនេះទុកក្នុងផ្ទះក៏មិនមានរឿងអ្វីអាក្រក់កើតឡើងដែរ បើទោះតាមជំនឿបុរាណគេតែងនិយាយថាអាចនឹងមានរឿងមិនល្អកើតឡើងនៅក្នុងគ្រួសារនោះ នៅពេលមានវត្ថុបុរាណរក្សាទុកក្នុងផ្ទះក៏ដោយ។ ចំពោះមូលហេតុដែលស្ម័គ្រចិត្តប្រគល់ក្រឡទាំង២នេះជូនអាជ្ញាធរជាតិអប្សរារក្សាទុក ក៏ព្រោះលោកយល់ថា វានឹងមានសុវត្ថិភាពជាងទុកនៅផ្ទះ ដែលអាចនឹងបែកបាក់នៅពេលណាមួយដោយសារកូនចៅរត់ប៉ះជាដើម។ ក្នុងនោះលោកក៏បានឃើញព័ត៌មានផ្សព្វផ្សាយអំពីពលរដ្ឋយកវត្ថុបុរាណផ្សេងៗដែលដឹកបានទៅប្រគល់ឱ្យអាជ្ញាធរជាតិអប្សរារក្សាទុកផង ក៏ចង់ចូលរួមចំណែកថែរក្សាមរតកដូនតាឱ្យមានតម្លៃជាសកល ជាជាងរក្សាទុកនៅផ្ទះដែលល្អតែម្នាក់ឯង ហើយគ្មានជំនាញថែរក្សាទៀត បើបែកបាក់ មានតែបោះចោលឥតការ។

ទាក់ទិននឹងក្រឡទាំង២នេះ អ្នកជំនាញកុលាលភាជន៍របស់អាជ្ញាធរជាតិអប្សរា លោកបណ្ឌិត អិ ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរអះអាងថា វាពិតជាក្រឡដែលបានផលិតឡើងនៅក្នុងសម័យអង្គរកំឡុងស.វទី៩ដល់ទី១៣នៃគ.ស។ បើទោះបីវាបាត់បង់លក្ខណៈសម្គាល់ខ្លះដោយសារវាកប់ក្នុងដីយូរ ហើយត្រូវបានជាតិអំបិលផ្ទាត់ស្រទាប់រលោងខាងលើក្រឡជិតអស់ ប៉ុន្តែយើងអាចមើលដឹងខ្លះៗតាមរយៈស្លាកស្នាមដែលនៅសេសសល់ គឺស្ថិតក្នុងសម័យអង្គរដូចគ្នា តែខុសកាលបរិច្ឆេទគ្នាបន្តិច។ ក្រឡមួយគឺមានស្រទាប់រលោងពណ៌បៃតងផលិតនៅចន្លោះស.វទី៩ដល់ទី១០ មានទីតាំងផលិតនៅភ្នំគូលែន អាចនៅឡឬស្សីឬឡអន្លង់ធំ។ ឯមួយទៀតមានស្រទាប់រលោងពណ៌ត្នោត លម្អទៅដោយត្រចៀក៤ជុំវិញផលិតឡើងនៅស.វទី១១ដល់ទី១៣នៃគ.ស។

លោកបណ្ឌិត អិ ដារិទ្ធ ក៏បានថ្លែងអំណរគុណនិងកោតសរសើរចំពោះ បងប្រុស ប៉ុក វណ្ណា ដែលបានរួមចំណែកថែរក្សាបេតិកភណ្ឌវប្បធម៌ជាតិកុំឱ្យបាត់បង់ទៅថ្ងៃក្រោយ នេះជាមោទនភាពណាស់សម្រាប់ការលះបង់របស់បងប្រុស ដែលមានឧត្តមគតិស្រឡាញ់មរតកវប្បធម៌ជាតិខ្ពស់ដូច្នោះ ពិតជាគួរឱ្យកោតសរសើរនិងគោរពឱ្យតម្លៃ។

គួរបញ្ជាក់ថា ពិធីប្រគល់ក្រឡបុរាណនេះ ធ្វើនៅថ្ងៃទី២៥ សីហា ឆ្នាំ២០១៧។ បន្ទាប់មក អ្នកជំនាញនឹងយកក្រឡទាំងនេះទៅរក្សាទុកនៅអាជ្ញាធរជាតិអប្សរាដើម្បីឱ្យអ្នកជំនាញសម្អាតយកជាតិអំបិលចេញ ពង្រឹងស្រទាប់រលោង និងចុះបណ្ណសម្គាល់ដើម្បីទុកតាំងបង្ហាញក្នុងសារមន្ទីរ រួមទាំងសម្រាប់អ្នកសិក្សាស្រាវជ្រាវផងដែរ។



**ប្រជាជនភូមិធម្មជាតិរុនតាឯកទទួលបានសេវាកម្មពិនិត្យសុខភាពឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តជុំវិញពិភពលោក
របស់សហរដ្ឋអាមេរិក**

ផ្សាយនៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ីង ស្រីរ័ត្ន រូបភាព ៖ អ៊ីសា ហ៊ីនី

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជុំវិញពិភពលោក (Volunteer Around the World) ជាអង្គការមិនមែនរដ្ឋាភិបាល មានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត បានផ្តល់សេវាកម្មពិនិត្យសុខភាពដោយឥតគិតថ្លៃ រយៈពេល១ថ្ងៃ ពេញដល់ប្រជាជននៅភូមិធម្មជាតិរុនតាឯក នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។

លោក Keegan Springett អ្នកសម្របសម្រួលក្រុម បានឱ្យដឹងថា គោលបំណងនៃក្រុមការងារយើងគឺផ្តោតទៅលើផ្នែកបម្រើសេវាកម្មសុខភាពទូទៅដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅតាមសហគមន៍នានានៅស្រុកបន្ទាយស្រី ខេត្តសៀមរាបសរុបចំនួន៦ភូមិ មានរយៈពេល៦ថ្ងៃ។ ពួកយើងមានក្រុមគ្រូពេទ្យជំនួយការនិងវេជ្ជបណ្ឌិតខ្មែរនិងបរទេសចំនួន១០នាក់ ដើម្បីពិនិត្យសុខភាព ផ្តល់ប្រឹក្សា និងចែកឱ្យសង្គមជូនដោយមិនគិតតម្រៃ។ ក្រៅពីនោះក៏មានការអប់រំអនាម័យ ដូចជាលាងសម្អាតដៃនិងការដុសសម្អាតធ្មេញដល់សិស្សសាលាក្នុងតំបន់គោលដៅផងដែរ។



លោកបន្តទៀតថា ជារៀងរាល់៦ខែ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តជុំវិញពិភពលោក នឹងចុះមកស្រុកបន្ទាយស្រីម្តងទៀត ដើម្បីជួយផ្នែកសុខាភិបាលដល់ប្រជាជនចំនួន១៨ទីតាំងឱ្យទទួលបានសេវាពិនិត្យសុខភាពដោយឥតគិតថ្លៃ។ ការជ្រើសរើសខេត្តសៀមរាបជាគោលដៅ ព្រោះមិនត្រឹមតែពួកយើងមកជួយមនុស្សធម៌ទេ ថែមទាំងបានទស្សនាប្រាសាទអង្គរវត្តដ៏ល្អអស្ចារ្យរបស់ខ្មែរផង។

បន្ថែមពីនោះក្នុងនាមជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុករាន ឯកទត្តម ម៉ី ម៉ារីមី ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់បានចុះជួយប្រជាជននៅទីនេះសាជាថ្មីម្តងទៀត។ អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ជាខ្លាំងលើសុខភាពប្រជាជន ហើយជារឿយៗតែងអញ្ជើញគ្រូពេទ្យជាច្រើនមកកាន់ទីនេះ ហើយអប់រំប្រជាជនឱ្យយល់ដឹងពីសុខភាព អនាម័យក្នុងការរស់នៅប្រចាំថ្ងៃ ទាំងកុមារនិងមនុស្សធំ ឱ្យដឹកទឹកស្អាត ហូបចុកស្អាត ពិសេសបំផុសឱ្យការចូលរួមសម្អាតបរិស្ថានទាំងអស់គ្នា ដើម្បីទទួលបានការរស់នៅប្រកបដោយសុខភាពល្អ មានសុខភាពល្អ មានអ្វីៗគ្រប់យ៉ាង។



សិក្ខាកាម២៦រូបបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាសង្គ្រោះបឋមនៅអាជ្ញាធរជាតិអប្សរា

ផ្សាយនៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ឹង ស្រីភ្នំ រូបភាព ៖ ហ៊ឹង ស្រីភ្នំ

សិក្ខាកាមចំនួន២៦រូប មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសម្បូរព្រៃគុក នគរបាលទេសចរណ៍ នគរបាលចរាចរណ៍ និងនគរបាលការពារបេតិកភណ្ឌ បានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាសង្គ្រោះបឋម កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។

ការបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ រៀបចំដោយអាជ្ញាធរជាតិអប្សរា បង្រៀនដោយសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។ វគ្គសិក្សានេះបានផ្តោតសំខាន់លើជំនាញសង្គ្រោះបឋមដូចជា គោលការណ៍គ្រឹះនៃការសង្គ្រោះបឋម ការដាក់ស្ថានភាពដំណេក ភាពស្ងួត សន្លប់បាត់ស្មារតី បាត់ដង្ហើម-គាំងបេះដូង (CPR) ស្លាក់ លង់ទឹក ធាតុចរន្តអគ្គិសនី រន្ធបាញ់ ការពុល ការរលាក ការហូរឈាម របួស ការបាក់ផ្ចឹង ការលើកដាក់និងបញ្ជូនជនរងគ្រោះ និងការអនុវត្តផ្ទាល់លើទ្រឹស្តី។

លោក លីវី ឡាន គ្រូឧទ្ទេសនៃវគ្គសិក្សាបានលើកឡើងថា ការរៀនវិជ្ជាសង្គ្រោះបឋមត្រឹមតែ៣ថ្ងៃ គ្រាន់តែចេះនិងដឹង តែអ្វីដែលជាក់ស្តែងមានប្រសិទ្ធិភាព គឺការជួយសង្គ្រោះជនរងគ្រោះផ្ទាល់ ហេតុនេះសុំឱ្យសិក្ខាកាមទាំងអស់តាំងចិត្តថា ការសង្គ្រោះមនុស្សជាការធ្វើបុណ្យ កុំខ្លាច ត្រូវអត់ធ្មត់ កុំរើសអើង ឬស្អប់ខ្ពើមជនរងគ្រោះ។ រឿងត្រូវចងចាំ គឺមិនត្រូវផ្តល់ថ្នាំពេទ្យសម្រាប់ការសង្គ្រោះបឋមឡើយ ហើយត្រូវយកចិត្តទុកដាក់លើការពិនិត្យ ព្រោះបើពិនិត្យខុស សន្និដ្ឋានខុស សង្គ្រោះក៏ខុសដែរ ដែលនាំឱ្យជនរងគ្រោះអាចបាត់បង់ជីវិតបាន។ លោកក៏សប្បាយចិត្តផងដែរដែលឃើញសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ខ្លាំងក្នុងការរៀនសូត្រ ហើយសង្ឃឹមថា ចំណេះដឹងដែលទទួលបានក្នុងពេលនេះ ផ្សំនឹងបទពិសោធន៍កន្លងមកនឹងក្លាយជាប្រយោជន៍ធ្វើឱ្យការអនុវត្តន៍ការងារប្រចាំថ្ងៃបានទទួលលទ្ធផលល្អប្រសើរ។

លោក វុធ ជា អនុប្រធានភ្នាក់ងារប្រាសាទភ្នំបាខែងបានចាប់អារម្មណ៍ថា វគ្គបណ្តុះបណ្តាលសង្គ្រោះបឋមនេះ ថ្វីត្បិតតែមានរយៈពេលខ្លី តែវាមានសារៈសំខាន់ណាស់សម្រាប់ចូលរួមជួយដល់សហគមន៍មូលដ្ឋាន និងភ្ញៀវទេសចរដែលយើងធ្វើការជាមួយគាត់។ ពីមុនយើងជួបប្រទះបញ្ហាជាច្រើនចំពោះភ្ញៀវ ហើយដោះស្រាយតាមអ្វីដែលយើងធ្លាប់ដឹងមក តែក្រោយពីទទួលបានការបណ្តុះបណ្តាលនេះ ខ្ញុំបានយល់ច្បាស់ពីការសង្គ្រោះបឋម មានការរុំរបួស ការយាត់ឈាម ការលើកដាក់ភ្ញៀវឱ្យមានសុវត្ថិភាពបានល្អប្រសើរជាងមុនប្រកបដោយប្រសិទ្ធិភាពនិងអាចទទួលយកបាន។ សិក្ខាកាមរូបនេះក៏សូមសំណូមពរសូមឱ្យអាជ្ញាធរជាតិអប្សរាបង្កើតវគ្គសិក្សានេះឱ្យបានច្រើន និងបានគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ពិសេសបើពង្រីកដល់សហគមន៍ទៀតកាន់តែល្អ ដើម្បីឱ្យប្រជាជនមានសមត្ថភាពអាចជួយខ្លួនឯង គ្រួសារ និងអ្នកដទៃបានទាន់ពេលនិងត្រឹមត្រូវ។

ថ្ងៃក្នុងពិធីបិទវគ្គនេះ ឯកឧត្តម សុខ សង្វារ អគ្គនាយករងតំណាង ឯកឧត្តមបណ្ឌិត ស៊ី ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងបង្រៀនយ៉ាងយកចិត្តទុកដាក់ដល់សិក្ខាកាមទាំងអស់របស់លោកគ្រូអ្នកគ្រូជំនាញសង្គ្រោះបឋមមកពីសាខាកាកបាទក្រហមខេត្តសៀមរាប។ ឯកឧត្តមបន្តទៀតថា ការសង្គ្រោះបឋមជាចំណេះដឹងមូលដ្ឋានដែលត្រូវដឹងគ្រប់គ្នា ហើយមានសារៈសំខាន់ណាស់សម្រាប់វិស័យទេសចរណ៍ ដែលបុគ្គលិកបម្រើការងារគ្រប់រូបត្រូវចេះ ដើម្បីជួយសង្គ្រោះដល់ភ្ញៀវដែលមកទស្សនាតំបន់ទេសចរណ៍នៅកម្ពុជាទទួលបានភាពកក់ក្តៅនិងសុខសុវត្ថិភាព។ ជាទិសដៅទៅអនាគតផងដែរ អាជ្ញាធរជាតិអប្សរា ពិសេសនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នឹងបង្កើតឱ្យមានវគ្គសិក្សានេះបន្តទៀតឱ្យបានទូលំទូលាយជាងមុន ដើម្បីបង្កើនចំណេះដឹងផ្នែកសង្គ្រោះបឋមដល់មន្ត្រី-បុគ្គលិកឱ្យអនុវត្តន៍ការងារបានល្អប្រសើរ ថែមទាំងមានប្រសិទ្ធិភាពពេលត្រូវការ។





ក្រោយប្រតិបត្តិការកន្លះខែ ក្រុមការងារចម្រុះសម្រេចការរុះរើសំណង់ខុសច្បាប់ ក្នុងរមណីយដ្ឋានអង្គរបានជាង៤៥%

ផ្សាយនៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ ន.ផ្សព្វផ្សាយ

គិតត្រឹមថ្ងៃទី២៨ ខែសីហានេះ ក្រុមការងារចម្រុះដើម្បីរុះរើសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរសម្រេចបានចំនួន ២៣៩ករណី ក្នុងចំណោមចំណោមសំណង់ខុសច្បាប់ទាំងអស់៥២១ករណី។ ប្រតិបត្តិការរុះរើនេះគឺក្នុងគោលដៅការពារឲ្យបាននូវតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដែលជាសម្បត្តិដ៏មានតម្លៃមហាសាលរបស់ប្រជាជាតិខ្មែរ និងមនុស្សជាតិទាំងមូល។

តាមរបាយការណ៍របស់ក្រុមការងារចម្រុះ ដែលចេញនៅថ្ងៃទី២៨ ខែសីហានេះ សំណង់ខុសច្បាប់ដែលបានរុះរើទាំងស្រុងចាប់ពីថ្ងៃទី១០ ខែសីហាមកគឺ ក្រុងសៀមរាបសម្រេចបាន៩២ករណី ស្រុកបាគងបានចំនួន៤១ករណី ស្រុកអង្គរធំបានចំនួន៣១ករណី។ ដោយឡែកស្រុកពីរដែលបានបញ្ចប់ការរុះរើជាស្ថាពរហើយនោះគឺ ស្រុកបន្ទាយស្រីចំនួន៧១ករណី និងស្រុកពួកចំនួន៤ករណី។

តាមការឲ្យដឹងពីគណៈកម្មការចម្រុះ ប្រតិបត្តិការរុះរើនេះបានដំណើរការដោយល្អ ដោយគ្មានអំពើហិង្សា ឬការប្រទូស្តរាយណាមួយកើតឡើងឡើយ។ ជាពិសេស ប្រជាពលរដ្ឋជាម្ចាស់សំណង់ភាគច្រើនបំផុត បានសហការជាមួយក្រុមការងារដោយបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង ហើយក្រុមការងារចូលជួយតែតាមការស្នើសុំប៉ុណ្ណោះ លើកលែងតែករណីតិចតួចបំផុត ដែលម្ចាស់សំណង់មិនព្រមផ្តល់កិច្ចសហការទើបក្រុមការងារសម្រេចរុះរើផ្ទាល់។

ដោយឡែក ម្ចាស់សំណង់ខុសច្បាប់មួយចំនួន ដែលជាអ្នកស្រុកដើមរស់នៅយូរមកហើយក្នុងតំបន់អង្គរ ដែលបានសាងសង់បន្ថែមនូវផ្នែកខ្លះនៃផ្ទះចាស់ដែលមានស្រាប់ដូចជា តសំយ៉ាប បួរជញ្ជាំង និងផ្លាស់ដំបូលជាដើម ដោយមិនបានសុំច្បាប់ ក្រុមការងារបានជួយសម្របសម្រួលផ្លូវច្បាប់ជូនពួកគាត់ ជំនួសឲ្យការុះរើ និងណែនាំឲ្យពួកគាត់ដាក់ពាក្យស្នើសុំត្រឹមត្រូវក្នុងករណីមានការសាងសង់ក្រោយៗទៀត ជៀសវាងការលួចសាងសង់ដោយគ្មានច្បាប់ទម្លាប់ ហើយប្រឈមនឹងការុះរើនាំឲ្យខាតបង់ទ្រព្យសម្បត្តិ។

សូមបញ្ជាក់ថា ប្រតិបត្តិការុះរើសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ ដែលធ្វើឡើងដោយក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋានបានដំណើរការរយៈពេលជាងកន្លះខែមកហើយ ដោយសម្រេចរុះរើរាល់សំណង់ខុសច្បាប់ទាំងអស់ ដែលសាងសង់ឡើងក្នុងអំឡុងយុទ្ធនាការយោសនាបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ កន្លងទៅថ្មីៗនេះ។



អាជ្ញាធរជាតិអប្សរាដាំដើមគីរ១៨០០ដើមនៅច្រកចូលខាងកើតធៀងខាងត្បូងក្នុងបរិវេណប្រាសាទតាព្រហ្ម ផ្សាយនៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ឹង ស្រីរ័ត្ន រូបភាព ៖ ហ៊ឹង ស្រីរ័ត្ន

នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីដាំកូនឈើមិត្តភាពដើម្បីរក្សាទេសភាពវប្បធម៌ធម្មជាតិនៅច្រកចូលខាងកើតធៀងខាងត្បូងក្នុងបរិវេណប្រាសាទតាព្រហ្មចំនួន១៨០០ដើម។



ពិធីនេះអញ្ជើញចូលរួមផងដែរពីសំណាក់ **ឯកឧត្តម ឥន ប៊ុនស៊ីយ** អគ្គនាយករងតំណាង **ឯកឧត្តមបណ្ឌិត ស៊ី ម៉ាប់** អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំនៃនាយកដ្ឋាននីមួយៗ មន្ត្រី បុគ្គលិក ឆ្នាំ កម្មករ រួមទាំងនិស្សិតជប៉ុន សរុបប្រមាណជាង៤០០នាក់។

លោក និន ចាន់សារៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌និងបរិស្ថាន បានលើកឡើងថា ព្រៃឈើគឺមានសារៈសំខាន់ណាស់សម្រាប់ភាពគង់វង្សរបស់ប្រាសាទក្នុងតំបន់អង្គរ ព្រោះវាជារបាំងការពារខ្យល់យ៉ាងរឹងមាំ រក្សាសំណើមដល់ថ្មប្រាសាទមិនងាយធ្វើឱ្យថ្មរលុះថ្មស្លឹករិចរិល ទប់ទល់ការហូរច្រោះដី រក្សាទឹកក្រោមដីមិនឱ្យប្រាសាទស្រុត និងជាគម្របែតងលម្អជុំវិញប្រាសាទឱ្យមានទេសភាពស្រស់ត្រកាលគួរជាទីគយគន់។

លោកប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានបន្តទៀតថា ការដាំដើមឈើជាការងារប្រចាំថ្ងៃរបស់នាយកដ្ឋាន ហើយជារៀងរាល់ឆ្នាំនាយកដ្ឋានក៏មានប្រារព្ធពិធីដាំកូនឈើមិត្តភាពនៅតាមបណ្តាប្រាសាទនានាដូច្នោះដែរ ហើយសរុបរយៈពេល១០ឆ្នាំកន្លងមកនេះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ដាំដើមឈើបាន២៧ម៉ឺនដើមហើយ។



នាយកដ្ឋានផ្សព្វផ្សាយ


ផ្នែកទី ៣ ប្រចាំខែកញ្ញា

សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល

ផ្សាយនៅថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៧

អាជ្ញាធរអប្សរាសូមសម្តែងការគាំទ្រយ៉ាងពេញទំហឹងទៅលើចំណាត់ការរបស់ស្ថាប័នសមត្ថកិច្ច ដែលចាប់ខ្លួនបុគ្គល ក៏ម សុខា ដែលបានយុបយិតជាមួយបក្សពួក និងបទេសមួយចំនួនជាសម្ងាត់ចង់ផ្តល់រំលោភរដ្ឋាភិបាលស្របច្បាប់ ដឹកនាំ ដោយ **សម្តេចតេជោ ហ៊ុន សែន** ។ ទង្វើនេះជាទង្វើក្បត់ជាតិ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ អធិបតេយ្យ និង ឯករាជ្យភាព របស់ព្រះរាជាណាចក្រកម្ពុជា។

អាជ្ញាធរអប្សរា សូមទទួចដល់ស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសស្ថាប័នតុលាការ មេត្តាផ្តន្ទាទោសឲ្យបាន ធ្ងន់ធ្ងរ និងឲ្យបានសាកសមបំផុត ចំពោះអំពើក្បត់ជាតិ ដែលមិនអាចអត់ឱនឲ្យបាននេះ។


ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល


រាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណៈជន និងអន្តរជាតិ មេត្តាជ្រាបថា ថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ ២០១៧ វេលាម៉ោង ០០:៣៥ នាទី នេះ ឈ្មោះ កឹម សុខា ត្រូវបានចាប់ខ្លួន ដោយមន្ត្រីនគរបាលយុត្តិធម៌ ក្នុងបទល្មើសជាក់ស្តែង ដោយអនុលោមតាមក្រមនីតិវិធីក្រហមស្នូល នៃព្រះរាជាណាចក្រកម្ពុជា ។

រាជរដ្ឋាភិបាល សូមជម្រាបជូនថា តាមរយៈវីដេអូភ្លឺប ដែលត្រូវបានផ្សព្វផ្សាយដោយ បណ្តាញ CBN (Cambodian Broadcasting Network) ដែលមានទីតាំងនៅមូស្លីវ៉ា និងកម្ពុជាដទៃ ទៀតដែលអាជ្ញាធរមានសមត្ថកិច្ចប្រមូលបាន គឺបានបង្ហាញឱ្យឃើញច្បាស់អំពីផែនការសម្ងាត់នៃ ការយុបយិតគ្នារវាងឈ្មោះ កឹម សុខា និងបក្សពួក ជាមួយបទេស ដែលធ្វើឱ្យប៉ះពាល់ដល់ព្រះរាជា- ណាចក្រកម្ពុជា។ អំពើនៃការយុបយិតគ្នាជាសម្ងាត់ខាងលើនេះ គឺជាអំពើក្បត់ជាតិ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៨៨៣ (បទសន្និដ្ឋិភាពជាមួយបទេស) ក្នុងផ្នែកទី ១ ស្តីពីអំពើ ក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី ២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការ ប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្លឹះទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមក្រហមស្នូលនៃ ព្រះរាជាណាចក្រកម្ពុជា។ វីដេអូភ្លឺបខាងលើនេះ ក៏កំពុងតែបន្តផ្សព្វផ្សាយរហូតមកដល់ពេលនេះ ផងដែរ។ បច្ចុប្បន្ន ឈ្មោះ កឹម សុខា ស្ថិតនៅក្រោមការឃាត់ខ្លួន និងការចាត់ការតាមច្បាប់ ដោយ ស្ថាប័នមានសមត្ថកិច្ចនិងស្ថាប័នតុលាការ។

រាជរដ្ឋាភិបាល សូមអំពាវនាវឱ្យរក្សាភាពស្ងប់ស្ងាត់ និងទុកករណីនេះ ជូនតុលាការដើម្បី ចាត់ការបន្តជាសមត្ថកិច្ចស្របតាមច្បាប់ និងនីតិវិធីជាធរមាន។

អាស្រ័យហេតុនេះ សូមសាធារណៈជន និងអន្តរជាតិ មេត្តាជ្រាបព័ត៌មាន។

រាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៧





អាជីវកម្មដឹកដីលក់ប្រគល់វត្ថុបុរាណចំនួន៣ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរថែរក្សា

ផ្សាយនៅថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៧

អត្ថបទ ៖ ហ៊ីង ស្រីរ័ត្ន

រូបភាព ៖ ហ៊ីង ស្រីរ័ត្ន

លោកពូ នីម ថន ជាមន្ត្រីចូលនិវត្តន៍ មានអាជីវកម្មដឹកដីនិងដឹកដីលក់ រស់នៅភូមិតាកុល សង្កាត់ស្វាយដង្កំ ខេត្តសៀមរាប បានយកកាដេនីបុរាណចំនួន៣មកប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរថែរក្សា កាលពីសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧។

លោកពូ នីម ថន បានឱ្យដឹងថា កាដេនីទាំង៣នេះរកឃើញនៅទីតាំងផ្សេងគ្នា ពេលលោកពូកាយដីលក់។ កាដេនីពណ៌ ត្នោតដែលមានរាងប៉ោង ទាប រកឃើញនៅភូមិគោកស្រម៉ែ ឃុំល្វា ស្រុកពួក កាលពីខែប្រាំង ឆ្នាំ២០១៦ ពេលយកត្រាក់ទ័រ ឈូសពង្រាបដី។ កាដេនីដែលមានរាងប៉ោងក្រោម ស្នួចលើ រកឃើញនៅភូមិគោកថ្មី ឃុំមុខប៉ែន ស្រុកពួក នៅលើទួល ក្រោយផ្ទះអ្នកស្រុក។ ឯកាដេនីមួយទៀត រាងស្រដៀងថ្មផ្កា មានត្រចៀកលម្អជុំវិញនោះ រកឃើញនៅភូមិតាត្រាវ ឃុំមុខ ប៉ែន ស្រុកពួក កំឡុងខែមេសា ឆ្នាំ២០១៧។

លោកពូបន្តថា «ចំពោះការប្រគល់វត្ថុបុរាណទាំង៣ជូនសារមន្ទីរជាអ្នកថែរក្សា មិនមែនទុកដាក់នៅផ្ទះជួបរឿងមិនល្អឬមិន សមប្រកបអីនោះទេ តែពូបានឃើញការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មានផ្សេងៗទាក់ទងនឹងការប្រគល់វត្ថុបុរាណ ម្យ៉ាងទៀតបើពូទុកប្រើប្រាស់ក៏ប្រើអីមិនកើត ហើយវាជាបស់បុរាណផងនោះ បើយកមកទុកនៅសារមន្ទីរវាល ហើយមាន សុវត្ថិភាពជាង»។

លោកបណ្ឌិត អិ ជាវិទូ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ មានជំនាញផ្នែកកុលាលភាជន៍ បានបញ្ជាក់ពីអត្តសញ្ញាណនៃវត្ថុបុរាណទាំង៣នេះថា ជាកាដេនីដែលធ្វើពីដីដុត ហើយមានកាដេនី២ធ្វើឡើងនៅសម័យ អង្គរ។ កាដេនីមានខ្លួនប៉ោង កស្នួច មានស្រទាប់រលោងពណ៌បៃតង ផលិតនៅស.វទី៩ដល់ទី១០ ឯកាដេនីមានខ្លួនខ្ពស់ រាងដូចថ្មផ្កា លម្អដោយត្រចៀកសងខាង មានស្រទាប់រលោងពណ៌ត្នោត ផលិតនៅស.វទី១១ដល់ទី១៣។ ចំណែកកាដេនី ដែលមានខ្លួនប៉ោង ទាប ពណ៌ត្នោតក្រមៅ ជាកាដេនីផលិតនៅស្រុកចិន មានអាយុកាលផលិតនាដើមស.វទី២០។

បន្ថែមពីនោះ កញ្ញា ឆោម គន្ធា អគ្គនាយិកាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក៏បានថ្លែងអំណរគុណនិងកោតសរសើរ ចំពោះទឹកចិត្តលះបង់របស់លោកពូក្នុងការចូលរួមចំណែកថែរក្សាវត្ថុបុរាណជាមួយអាជ្ញាធរជាតិអប្សរា។ គួរបញ្ជាក់ផងដែរ បើគិតពីដើមឆ្នាំ២០១៧ មកដល់ថ្ងៃនេះ គឺមានវត្ថុសិល្បៈបុរាណចំនួន១១ហើយដូចជា ពុទ្ធបដិមា កុលាលភាជន៍ ដែល ប្រជាជនក្នុងខេត្តសៀមរាបបានយកមកប្រគល់ជូនសារមន្ទីរ។ គ្រប់វត្ថុសិល្បៈទាំងអស់នឹងទទួលបានការអភិរក្ស ការជួស ជុល ការចុះបញ្ជីដីប្រវត្តិសម្រាប់ផ្តល់ព័ត៌មានអប់រំនិងសម្រាប់តាំងពិព័ណ៌ដល់សាធារណជន។





ញាតិគាំទ្រចំពោះចំណាត់ការរបស់ស្ថាប័នមានសមត្ថកិច្ចតាមផ្លូវច្បាប់លើបុគ្គល កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ

ផ្សាយនៅថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៧

អត្ថបទ ៖ ហ៊ឺង ស្រីវ័ត្ត

ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ឆ្នាំ កម្មករនៃអាជ្ញាធរជាតិអប្សរា សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការតាមផ្លូវច្បាប់របស់ស្ថាប័នមានសមត្ថកិច្ចលើបុគ្គល កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានយុបយិតជាមួយបរទេសក្នុងការរៀបចំផែនការក្បត់ជាតិ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។



ជាតិ សាសនា ព្រះមហាក្សត្រ
NATION RELIGION KING

ញាតិគាំទ្រ
ចំពោះចំណាត់ការរបស់ស្ថាប័នមានសមត្ថកិច្ចតាមផ្លូវច្បាប់លើបុគ្គល កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ

ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ឆ្នាំ កម្មករនៃអាជ្ញាធរជាតិអប្សរា សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការតាមផ្លូវច្បាប់របស់ស្ថាប័នមានសមត្ថកិច្ចលើបុគ្គល កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានយុបយិតជាមួយបរទេសក្នុងការរៀបចំផែនការក្បត់ជាតិ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

ផែនការក្បត់ជាតិដែលបានស្តែងឡើងយ៉ាងច្បាស់តាមរយៈគម្រោងផែនការធ្វើបដិវត្តន៍ពណ៌ការធ្វើបាតុកម្ម និងបង្កើតក្រុមចលនានៅមូលដ្ឋាននានាដោយមានការគាំទ្រហិរញ្ញវត្ថុពីបក្សពួកបរទេសរបស់ខ្លួន បាននិងកំពុងបំផ្លិចបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍ ដែលរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាទូទាំងប្រទេសបានខិតខំកសាង ការពារ ជាពិសេសការខិតខំទប់ស្កាត់មិនឱ្យមានអស្ថេរភាព និងសង្គ្រាមវិលមកជាថ្មីមកបំផ្លាញសេចក្តីសុខ សុភមង្គលរបស់ប្រជាជនកម្ពុជា។

អាជ្ញាធរជាតិអប្សរា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវវិធានការផ្លូវច្បាប់ចំពោះជនក្បត់ជាតិ កឹម សុខា និងសូមផ្តោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់បុគ្គល កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងបក្សពួក ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងៗទៀត។

សៀមរាប ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧



PHNOM PENH :
#41, Russian Blvd, Sangkat Meatepheap, Khan 7Makara
Tel : (855-23) 215 771
Fax : (855-23) 215 776

អាជ្ញាធរដើម្បីការពារមណីយដ្ឋាននិងរៀបចំតំបន់អង្គរ
AUTHORITY FOR THE PROTECTION AND MANAGEMENT OF ANGKOR AND THE REGION OF SIEMREAP
Website : <http://www.autoriteapsara.org>
E-mail : apsara-admin@camnet.com.kh

SIEM REAP :
Phum Bang Kormg, Sangkat Ampil, Krong Siem Reap
Tel : (855-63) 765 577, 766 676
Fax : (855-63) 765 576



កុលាលាជនដែលទទួលបានពីប្រជាពលរដ្ឋទទួលបានការអភិរក្សពីអ្នកជំនាញ អាជ្ញាធរជាតិអប្សរា

ផ្សាយនៅថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៧

អត្ថបទ ៖ ហ៊ឹង ស្រីវិភ័ រូបភាព ៖ រុំទ្វី

តាមរយៈការផ្សព្វផ្សាយនិងការស្ម័គ្រចិត្តពីប្រជាពលរដ្ឋ ក្នុងរយៈពេល២ខែកន្លងមកនេះ អាជ្ញាធរជាតិអប្សរាបានទទួល ភាជន៍បុរាណចំនួន៦ ដែលបច្ចុប្បន្នភាជន៍ចំនួន៤ (២រក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ) បានរក្សាទុក ធ្វើការ អភិរក្ស និងជួសជុលដោយអ្នកជំនាញនៃមជ្ឈមណ្ឌលអន្តរជាតិនិងតម្កល់ឯកសារអង្គរ។

ភាជន៍ទាំង៤ត្រូវបានប្រទះឃើញដោយប្រជាពលរដ្ឋជាច្រើនតំបន់នៅក្នុងខេត្តសៀមរាបដូចជា៖ ភាជន៍ទី១មានស្រទាប់ រលោងពណ៌ត្នោត បែកមាត់បន្តិច រកឃើញនៅភូមិនគរក្រៅ សង្កាត់គោកចក ពេលឈូសឆាយដីដាំពោត ម្ចាស់រក្សាទុករ យៈពេល៣ខែ។ ភាជន៍ទី២ មានស្រទាប់រលោងពណ៌បៃតង មានទំហំតូច បែកមាត់ទាំងស្រុង រកឃើញនៅភូមិត្នោតជ្រំ ឃុំ ជូនកែវ ស្រុកពួក ពេលដឹកបង្គោលធ្វើរោងចិញ្ចឹមទាកាប៉ា ម្ចាស់រក្សាទុក៣ខែ។ ភាជន៍ទី៣ ទី៤ មានស្រទាប់រលោងពណ៌ ត្នោតទាំងពីរ មួយក្នុងចំណោមនោះមានត្រចៀកព័ទ្ធជុំវិញ មានសភាពល្អ ត្រូវបានរកឃើញនៅភូមិអូរថ្មី ឃុំកំពង់ថ្មី ស្រុក ក្រឡាញ់ ក្នុងការដ្ឋានដឹកដីលក់ ហើយម្ចាស់រក្សាទុករយៈពេល១៥ឆ្នាំមុនប្រគល់ឱ្យអាជ្ញាធរជាតិអប្សរា។ ភាជន៍ទាំងនោះ គឺផលិតឡើងនៅចន្លោះស.វទី៩ដល់១៥នៃគ.ស។ បើទោះជាភាជន៍ទាំងអស់មានរូបរាងនៅល្អ តែសភាពខាងក្រៅខូចខាត ដោយសារអាយុកាលដ៏យូរនិងការកប់ក្នុងដីធ្វើឱ្យស្លនិងជាតិអំបិលផ្ទាត់ស្រទាប់រលោងទាំងនោះចេញអស់ ដូច្នេះទាមទា ឱ្យមានការអភិរក្សជាចាំបាច់ ដើម្បីពង្រឹងស្រទាប់រលោងឱ្យនៅបានយូរ កាត់បន្ថយការខូចខាតកាន់តែធ្ងន់ធ្ងរ។

លោក ជឿ សេរីវឌ្ឍ អ្នកជំនាញអភិរក្ស និងជួសជុលភាជន៍នៃមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរ បាន រៀបរាប់ពីរបៀបនៃការអភិរក្សភាជន៍ទាំងនោះថា ដំបូងឡើយគឺយើងធ្វើការសម្អាតភាជន៍ទាំងអស់នេះសិនដើម្បីយកដី ស្នែ និងផ្កាអំបិលចេញ រួចហើយយកវាទៅត្រាំក្នុងទឹកសុទ្ធដែលមានជាតិរ៉ែទាបបំផុតរយៈពេល៣ថ្ងៃដកជាតិអំបិល ហើយមួយ ថ្ងៃពិនិត្យមើលម្តងរហូតដល់សាបជាតិអំបិលអស់។ បន្ទាប់មកយកវាទុកឱ្យស្ងួត ហើយដោយសារស្រទាប់រលោងមានបញ្ហា យើងត្រូវពង្រឹងការពារកុំឱ្យបកទៀត ដោយប្រើការB72 និងB42លាយជាមួយអាស៊ីតានឱ្យរាវដើម្បីលាបលើភាជន៍ទាំង នោះម្តងមួយស្រទាប់ៗរហូតដល់អាចប្រើការបាននិងធានានូវរយៈពេលយូរ។ ដោយសារតែភាជន៍ទាំងនេះមិនមានអ្វីត្រូវ ជួសជុល ទើបមិនចំណាយពេលច្រើន។ ភាជន៍ទាំងអស់ក៏បានធ្វើការកត់ត្រានូវកាលបរិច្ឆេទ ទីតាំងដែលរកឃើញ និង ប្រវត្តិផងដែរ ដើម្បីទុកជាឯកសារនិងការសិក្សាស្រាវជ្រាវ ក៏ដូចជាយកទៅតាំងពិព័រណ៍នៅតាមសារមន្ទីរពេលត្រូវការ។

គួរបញ្ជាក់ផងដែរថា រយៈពេលមួយឆ្នាំកន្លងមកនេះ មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ ជួសជុលនិង អភិរក្សបានភាជន៍ជាង១០ហើយដោយអ្នកជំនាញ ហើយភាជន៍ទាំងអស់ក៏បានតាំងបង្ហាញនៅមជ្ឈមណ្ឌលផងដែរ។





គណៈប្រតិភូក្រសួងកសិកម្មចិនអញ្ជើញទស្សនកិច្ចនៅភូមិធម្មជាតិរុនតាឯក

ផ្សាយនៅថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ីង ស្រីវង្ស រូបភាព ៖ គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក

កាលពីពេលថ្មីៗកន្លងមកនេះ **ឯកឧត្តម ZHANG ZHONGQIU** អនុរដ្ឋមន្ត្រីក្រសួងកសិកម្មចិនបានអញ្ជើញទស្សនកិច្ចនៅភូមិធម្មជាតិរុនតាឯក ដើម្បីស្វែងយល់ពីការរស់នៅនិងសក្តានុពលផ្សេងៗនៅទីនោះ។

ដំណើរទស្សនកិច្ចនេះអមដោយសហការីវៀតណាមនិងទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ **ឯកឧត្តម ម៉ី ម៉ាន់ឌី** ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក រួមនឹងក្រុមការងារ។

ឯកឧត្តម ម៉ី ម៉ាន់ឌី បានពន្យល់ពីទីតាំងភូមិសាស្ត្រ សក្តានុពលផ្នែកទេសចរណ៍ និងគម្រោងនានាក្នុងភូមិធម្មជាតិរុនតាឯក ដែលគាំពារដល់ការថែរក្សា អភិរក្សបេតិកភណ្ឌជាតិ ដោយការទទួលយកប្រជាជនក្នុងតំបន់១ តំបន់២មករស់នៅទីនេះ ហើយបង្កលក្ខណៈងាយស្រួលក្នុងការរស់នៅ លើកកម្ពស់សុខភាពប្រជាជន និងផ្តល់ចំណេះជំនាញ ជីវ្តិ ដើម្បីលើកតម្កើងសេដ្ឋកិច្ចក្នុងគ្រួសារឱ្យបានល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងនោះដែរឯកឧត្តមក៏បានលើកឡើងពីដៃគូសហការផ្សេងៗ និងក្រុមហ៊ុនកសិកម្មចិនដែលបានរួមចំណែកធ្វើឱ្យភូមិធម្មជាតិរុនតាឯកមានការរីកចម្រើន តាមរយៈការចែករំលែកបទពិសោធន៍ផ្នែកកសិកម្មនិងការផ្តល់ការងារដល់ប្រជាជននៅទីនោះផងដែរ។



ឯកឧត្តម ZHANG ZHONGQIU ក៏បានកត់សម្គាល់ខ្លាំងចំពោះសក្តានុពលទេសចរណ៍ ប្រវត្តិសាស្ត្រ ការរៀបចំទីតាំងភូមិសាស្ត្រ និងការយកចិត្តទុកដាក់លើជីវភាពរបស់ប្រជាជនជនក្នុងភូមិ ដែលមានទាំងការលើកស្ទួយចំណេះដឹងផ្នែកកសិកម្ម ការសិក្សាអប់រំ និងការគោរពបូជាជំនឿសាសនាបានយ៉ាងល្អប្រសើរ។

ក្រោយកិច្ចសំណេះសំណាលនេះ គណៈប្រតិភូក្រសួងកសិកម្មចិន រួមទាំងថ្នាក់ដឹកនាំនៃគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាងក ក៏បានចូលរួមដាំដើមឈើអនុស្សាវរីយ៍ ដើម្បីលើកម្ពស់បរិស្ថានបៃតងដល់ភូមិនេះទៀតផង។



លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរាប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន២វត្ត ក្នុងឧទ្យានអង្គរនារមូរកាន់បិណ្ឌ

ផ្សាយនៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ឹង ស្រីវិភ័យ រូបភាព ៖ រៀម សុផល្លា

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃកាន់បិណ្ឌទី១១តាមប្រពៃណីខ្មែរ **លោកជំទាវ ឆេវីង សរុណា** រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ព្រមទាំងក្រុមការងារបាននាំយកទេយ្យទានទៅប្រគេនព្រះសង្ឃចំនួន២វត្តនៅក្នុងឧទ្យានអង្គរ គឺវត្តបន្ទាយក្បាលចិននិងវត្តប្រាសាទចៅស្រីវិបុល។

សកម្មភាពនេះជាការរួមចំណែកមួយរបស់អាជ្ញាធរជាតិអប្សរា ដែលមានភារកិច្ចក្នុងការការពារ ថែរក្សាទាំងបុរាណដ្ឋានវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ និងជំនឿរបស់អ្នកស្រុកនៅក្នុងឧទ្យានអង្គរ។ ក្រៅពីការគោរពប្រតិបត្តិខ្លួនជាពុទ្ធសាសនិក លោកជំទាវក៏បានសួរសុខទុក្ខដល់ព្រះសង្ឃ គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។

ឯកសារព័ត៌មានផ្សាយនៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម
របស់អាជ្ញាធរជាតិអប្សរាប្រចាំឆមាសទី២ ឆ្នាំ២០១៧



**លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីកិច្ចប្រជុំបច្ចេកទេស
លើកទី៣ អាយស៊ីស៊ី-ព្រះវិហារ**

ផ្សាយនៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៧

អត្ថបទ ៖ អ៊ីសា វ៉េហ្គីណី

រូបភាព ៖ សៀន ប៊ុនសិរី

កិច្ចប្រជុំបច្ចេកទេសលើកទី៣ អាយស៊ីស៊ី-ព្រះវិហារ ត្រូវបានរៀបចំធ្វើនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានអាជ្ញាធរអប្សរា ក្រោមអធិបតីភាព **លោកជំទាវ ភឿង សកុណា** រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរអប្សរា។ ចូលរួមប្រជុំនាពេលនេះមាន សហប្រធានអាយស៊ីស៊ី-ព្រះវិហារ ប្រទេសចិន និងឥណ្ឌា ព្រមទាំងប្រទេសជាសមាជិកមួយចំនួន រួមមាន ប៊ែលហ្ស៊ិច ជប៉ុន សធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក ថៃ តំណាងក្រសួង ទេសចរណ៍ តំណាងក្រសួងបរិស្ថាន សាលាខេត្តព្រះវិហារ សាលាខេត្តសៀមរាប មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិព្រះវិហារ ព្រមទាំងអ្នកជំនាញការអន្តរជាតិសរុប ចំនួន ២០០នាក់។

កិច្ចប្រជុំនេះផ្ដោតសំខាន់លើកិច្ចការបច្ចេកទេសមួយចំនួនពាក់ព័ន្ធគម្រោងអភិរក្ស និងអភិវឌ្ឍន៍មណ្ឌីយដ្ឋានប្រាសាទព្រះវិហារ ប្រាសាទកោះកែវ គម្រោងអភិរក្ស និងជួសជុលចម្លាក់តោនៅជណ្ដើរខាងជើងប្រាសាទព្រះវិហារ ការបែកបាក់ និងស្ដារ ព្រៃឈើ និងទេសភាពធម្មជាតិ ការអភិវឌ្ឍសហគមន៍ ប្រជាជន ការអភិវឌ្ឍទេសចរណ៍ ការរៀបចំសារមន្ទីរធម្មជាតិសកល សម្ដេចតេជោ និងការអភិរក្សតំបន់មណ្ឌីយដ្ឋានប្រាសាទកោះកែវ។



កិច្ចប្រជុំ អាយស៊ីស៊ី-ព្រះវិហារ នេះនឹងផ្តល់ប្រយោជន៍ដល់ការអភិរក្ស និងអភិវឌ្ឍតំបន់ប្រាសាទព្រះវិហារ ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០០៨ និងប្រាសាទកោះកែវ ដើម្បីលើកតម្លៃលេចធ្លោជាសកលនៃប្រាសាទទាំងពីរឲ្យកាន់តែមាន ភាពល្បីល្បាញ និងទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកាន់តែច្រើន។ កិច្ចប្រជុំក៏បានបង្ហាញអំពីស្មារតីនៃការរួបរួមគ្នាជាធ្លុងមួយរបស់សហគមន៍អន្តរជាតិ ដើម្បីថែរក្សា និងលើកស្ទួយបេតិកភណ្ឌវប្បធម៌សម្រាប់អ្នកជំនាន់ក្រោយ ក៏ដូចជាសម្រាប់មនុស្សជាតិទូទាំងសកលលោក។



មកដល់ទៀតហើយ ព្រឹត្តិការណ៍សមរាត្រី (Angkor Equinox) នៅប្រាសាទអង្គរវត្ត

ផ្សាយនៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ ហ៊ុំ វិទ្ធី

នៅព្រលឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ នាវេលាព្រលឹមស្រាងៗ ព្រះអាទិត្យនឹងរះឡើងតាមកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍នេះតែងបានទាក់ទាញ ចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើន ដែលចង់ឃើញព្រឹត្តិការណ៍ដ៏អស្ចារ្យ ហើយចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។ អ្នកស្រាវជ្រាវហៅព្រឹត្តិការណ៍នេះថា សមរាត្រី គឺជាពេលដែលយប់និងថ្ងៃមានរយៈពេលស្មើគ្នា។

តទៅនេះ គឺជាការពិចារណាដោយផ្អែកទៅលើចំណេះផ្នែកបុរាណវិទ្យា និងតារាសាស្ត្រដែលពន្យល់ដោយ លោក អ៊ឹម សុខ វិទ្ធី អ្នកស្រាវជ្រាវបុរាណវិទ្យា និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា។ លោក អ៊ឹម សុខវិទ្ធី ពន្យល់ថា ចំណេះដឹងដែលសិក្សាអំពីព្រះអាទិត្យរះឡើងតាមកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តនេះ មិនមែនជារបកគំហើញថ្មីនោះទេ តែជាបទសិក្សាដែលអ្នកស្រាវជ្រាវធ្លាប់បានធ្វើឡើងជាបន្តបន្ទាប់ខ្លះៗមក

ឯកសារព័ត៌មានផ្សាយនៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម
របស់អាជ្ញាធរជាតិអប្សរាប្រចាំតម្រូវការ ឆ្នាំ២០១៧



ហើយ។ បទសិក្សានោះ គឺស្វែងយល់អំពីទំនាក់ទំនងរវាងសំណង់ស្ថាបត្យកម្មបុរាណនិងតារាសាស្ត្រ ដើម្បីបញ្ជាក់ថា វាមិនមែនជាហេតុចៃដន្យ ឬជាអព្វតហេតុអ្វីនោះទេ តែនេះជាការដឹងជាមុនផ្នែកតារាសាស្ត្រនៃអ្នកប្រាជ្ញបុរាណដែលដឹកនាំកសាងប្រាសាទអង្គរវត្ត។

ដើម្បីយល់ពីរឿងនេះ លោក អ៊ឹម សុខវិទ្ធី ពន្យល់ថា ជាដំបូងគេត្រូវសិក្សាពីទម្រង់នៃចក្រវាឡទូទៅ ហើយជៀបនឹងស្ថាបត្យកម្មនៃប្រាសាទអង្គរវត្ត។ អ្នកប្រាជ្ញបុរាណ បានរៀបចំអង្គរវត្តស្នងឲ្យរូបភាពបង្រួមរបស់ចក្រវាឡ នៅលើផែនដីតាមទម្រង់រូបវន្ត ដូចជាការរៀបចំឲ្យមានមហាសមុទ្រនិងជួរភ្នំព័ទ្ធជុំវិញ មានទ្វីបទាំងបួននៅក្នុងចក្រវាឡ និងភ្នំព្រះសុមេរុនៅចំកណ្តាល ព្រមទាំងដំណើរវិវត្តន៍របស់ចក្រវាឡជាដើម។ យើងសូមយកចំណុចក្រោយនេះមកពិចារណា តាមរយៈក្បួនតារាសាស្ត្ររបស់ឥណ្ឌា អំពីអាយុកាលរបស់ចក្រវាឡ ដែលមានបែងចែកជា៤យុគបន្តបន្ទាប់គ្នា។ យុគគឺជាវដ្តសង្សារនៃចក្រវាឡ ទាក់ទងនឹងការកើត វិវត្តន៍និងបាត់បង់ទៅវិញ។ ចន្លោះនៃយុគនីមួយៗមានអន្តរកាលមួយ ទើបកើតជាយុគថ្មីមួយទៀត។

មួយវដ្តនៃចក្រវាឡមាន៤យុគ ដែលស្មើនឹង៤,៣២០,០០០ឆ្នាំមនុស្សនៅលើផែនដី ស្មើនឹង១២,០០០ឆ្នាំទិព្វប្រើនៅលើឋានសួគ៌ (១ឆ្នាំទិព្វឬសួគ៌ស្មើនឹង៣៦០ឆ្នាំមនុស្សនៅលើផែនដី)។ មួយវដ្តនៃយុគនេះហៅថាមហាយុគ១។ រយៈពេល ២,០០០មហាយុគស្មើនឹងកល្យ១ ហើយស្មើនឹង១១ប៉ុន្មែរបស់ព្រះព្រហ្មដែលត្រូវស្មើនឹង៨,៦៤០,០០០,០០០ឆ្នាំមនុស្ស។

មហាយុគចែកជា៤យុគតូចៗ ដូចមានខាងក្រោម៖

- ១) ក្រឹត្យយុគ (យុគមាស) មានអាយុកាល១,៧២៨,០០០ឆ្នាំមនុស្ស ស្មើនឹង៤,៨០០ឆ្នាំទិព្វ។ នាយុគនេះមនុស្សលោកមានអាយុវែងៗនិងមានសេចក្តីសុខបរិបូណ៌។
- ២) ត្រេតយុគ (យុគប្រាក់) មានអាយុកាល ១,២៩៦,០០០ឆ្នាំមនុស្ស ស្មើនឹង ៣៦០០ឆ្នាំទិព្វ។ មនុស្សរស់នៅក្នុងយុគនេះមានអាយុវែងមធ្យម និងមានសេចក្តីសុខច្រើន ។
- ៣) ទ្វាបរយុគ (យុគចំនួនលេខគត់គូ) មានអាយុកាល៨៦៤,០០០ឆ្នាំមនុស្ស ស្មើនឹង២,៤០០ឆ្នាំទិព្វ។ មនុស្សរស់នៅក្នុងយុគនេះ មានអាយុវែងដែរ និងមានសេចក្តីសុខមធ្យម ។
- ៤) កលិយុគ (យុគប្រកបដោយទោស ប្រកបដោយជម្លោះ) មានអាយុកាល៤៣២,០០០ឆ្នាំមនុស្ស ស្មើនឹង ១,២០០ឆ្នាំទិព្វ។ មនុស្សរស់នៅក្នុងយុគនេះ មានអាយុមិនច្រើន និងមានសេចក្តីសុខតិចតួច។ យុគនេះបានចាប់ផ្តើមហើយ តាំងពីឆ្នាំ៣,១០៣មុនគ.ស.។

ទន្ទឹមនឹងនេះ តាមក្បួនតារាសាស្ត្រឥណ្ឌា គេបែងចែកពេលវេលាដោយគិតទៅតាមដំណើរព្រះច័ន្ទនិងព្រះអាទិត្យ ទើបកើតមានជាចន្ទគតិ និងសុរិយគតិ។ ក្នុងដំណើរមួយគោចររបស់ព្រះអាទិត្យនេះ មួយឆ្នាំត្រូវបែងចែកជា២ដំណើរគឺចំនួន១៨៩ថ្ងៃ និងចំនួន១៧៦ថ្ងៃ។ ដោយសារអង្គរវត្តមានទាក់ទងនឹងវដ្តសង្សាររបស់ចក្រវាឡ នោះគួរលេខនៃអាយុកាលរបស់យុគនីមួយៗ ទាក់ទងទៅនឹងទំហំប្រវែងនៃរចនាសម្ព័ន្ធសំខាន់ៗរបស់អង្គរវត្ត ដែលអ្នកស្រាវជ្រាវបានស្វែងរកឃើញកន្លងមក។

លោក អ៊ឹម សុខវិទ្ធី ពន្យល់តាមរយៈលទ្ធផលនៃស្រាវជ្រាវនោះថា ខ្នាតដែលស្ថាបត្យករនិងវិស្វករបុរាណប្រើ គឺហត្ថ។ ប្រវែងរបស់ហត្ថមិនដូចគ្នាទាំងអស់តាមជំនាន់រាជការនីមួយៗទេ។ ពោលគឺ សម័យអង្គរវត្ត រាជការប្រើខ្នាតរបស់ហត្ថមានប្រវែងស្មើ០,៤៣៦ម៉ែត្រ។ តាមខ្នាតនេះ យើងអាចស្វែងយល់បានអំពីប្រវែងរចនាសម្ព័ន្ធសំខាន់ៗរបស់អង្គរវត្ត ដូច្នេះ៖

- ១) ចម្ងាយស្ពានហាលឆ្លងកសិន្ទុនៅមុខអង្គរវត្តមានប្រវែង៤៣៩,៧៨ហត្ថ
- ២) ចម្ងាយរាងហាលចាប់ពីគុកតារាជ្យដល់ថែវទី២ប្រវែង៨៦៧,០៣ហត្ថ



- ៣) ចម្ងាយពីគុកតារាជ្យដល់ជណ្តើរទី១ឡើងបាកានប្រវែង១២៩៦,០៧ហត្ថ
- ៤) ចម្ងាយពីមុខនាគដល់ប្រាង្គកណ្តាលបាកានប្រវែង១៧៣៤,៤១ហត្ថ
- ៥) រចនាសម្ព័ន្ធនៅជាន់បាកានដែលមានប្រាង្គប្រាំសាងឡើងកាត់កែងគ្នា ដែលមានប្រវែងលិច-កើតចំនួន១៨៩ហត្ថ និងជើងត្បូងប្រវែង១៧៦,៣៧ហត្ថ។ បើបូកចំនួនទាំងពីរ គឺសរុបបានចំនួន៣៦៥,៣៧ហត្ថ។

បើយើងលើកលែងការឃ្លៀងឃ្លាតខ្លះដោយចេតនា ដែលជាទំនៀមរបស់ជាងចេញ និងការបំពេញបង្គាប់ព្រមទាំងកាត់ចំនួនសេសសល់ចេញ តម្រូវឲ្យចំនួនគត់មកវិញ នោះយើងនឹងអាចយល់បានអំពីទំនាក់ទំនងនៃប្រវែងរចនាសម្ព័ន្ធសំខាន់របស់អង្គវត្ថុ ទៅនឹងអាយុកាលរបស់យុគនៃវដ្តសង្សាររបស់ចក្រវាឡ ទំនាក់ទំនងនោះ អាចសង្ខេបមកដូច្នោះ៖

- ១) ចម្ងាយដំណើរលើស្ពានហាល អាចប្រមាណនឹងអាយុកាលរបស់កលិកយុគ ដែលមានរយៈពេល ៤៣២,០០០ឆ្នាំ
- ២) ចម្ងាយដំណើរពីគុកតារាជ្យដល់ថែវទី២ អាចប្រមាណនឹងអាយុកាលរបស់ទ្វាបរយុគ ដែលមានរយៈពេល ៨៦៤,០០០ឆ្នាំ
- ៣) ចម្ងាយដំណើរពីគុកតារាជ្យដល់ជណ្តើរទី១ឡើងបាកាន អាចប្រមាណនឹងអាយុកាលរបស់ត្រេតយុគ ដែលមានរយៈពេល១,២៩៦,០០០ឆ្នាំ
- ៤) ចម្ងាយដំណើរពីមុខនាគដល់ប្រាង្គកណ្តាលបាកាន អាចប្រមាណនឹងអាយុកាលរបស់ក្រឹត្យយុគ ដែលមានរយៈពេល១,៧២៨,០០០ឆ្នាំ
- ៥) រីឯប្រវែងនៅជាន់បាកានដែលមានសំណង់កាត់កែងគ្នា សរុបគឺ៣៦៥ហត្ថ ដែលរោងទងកាត់កែងលិច-កើតមាន១៨៩ហត្ថ និងរោងទងជើង-ត្បូង មាន១៧៦ហត្ថ នោះវាត្រូវនឹងដំណើរគោចរបស់ព្រះអាទិត្យក្នុងរយៈពេល៣៦៥ថ្ងៃក្នុងមួយឆ្នាំ ដែលវិស័យតារាសាស្ត្រចែកជាពីរដំណើរគឺ១៨៩ថ្ងៃនិង១៧៦ថ្ងៃ។

តើហេតុអ្វីបានត្រូវបែងចែកជាពីរដំណើរគោចរដូច្នោះ? ហើយមានអ្វីពាក់ព័ន្ធនឹងអង្គវត្ថុ?

លោក អ៊ឹម សុខវិទ្ធី ពន្យល់តាមក្បួនតារាសាស្ត្រថា ដោយសារក្នុងមួយឆ្នាំៗ មានខែខ្លះថ្ងៃវែងជាងយប់ ហើយខែខ្លះទៀតយប់វែងជាងថ្ងៃ។ ប៉ុន្តែក្នុងនោះមានខែពីរ ដែលពេលយប់និងថ្ងៃមានរយៈពេលស្មើគ្នានោះគឺ នៅពេលដែលព្រះអាទិត្យគោចរបាន១៨៩ថ្ងៃម្តង ដែលត្រូវនឹងថ្ងៃទី២០ឬ២១ ខែមីនា និងពេលដែលព្រះអាទិត្យគោចរបាន១៧៦ថ្ងៃម្តងទៀត ដែលត្រូវនឹងថ្ងៃទី២១ឬ២២ ខែកញ្ញា។ តាមក្បួនតារាសាស្ត្រសម័យទំនើប ហៅបាតុកូតនេះថា Equinox (មកពីភាសាឡាតាំង aequus មានន័យថាស្មើ និង nox គឺភ្លឺ) ដែលមានគេប្រែសម្រួលជាភាសាជាតិថា «សមរាត្រី»។ យើងក៏អាចសម្គាល់បានអំពីបាតុកូតនេះបានដែរ។ បើយើងឈរមុខទៅកើតត្រង់ ក្នុងវេលាណាដែលមានព្រះអាទិត្យឡើងចំពីមុខយើងត្រង់ បន្ទាប់មកទៅព្រះអាទិត្យត្រង់ចំកណ្តាលក្បាលយើង ហើយធ្វើឲ្យស្រមោលនិងត្បូងត្រួតស៊ីគ្នា។

ដោយគន់គួរតាមក្បួនតារាសាស្ត្រនិងលោកធាតុវិទ្យានេះហើយ ដែលស្ថាបត្យករមហាណកសាងអង្គវត្ថុ ឲ្យឆ្លុះប្រៀបនឹងចក្រវាឡផង និងវដ្តសង្សាររបស់ចក្រវាឡផង ដោយយកប្រាង្គកណ្តាលនៃអង្គវត្ថុជាគោលកណ្តាល និងជាចំណុចសូន្យសម្គាល់គោចរបស់ព្រះអាទិត្យ។ ក្នុងរវាង១៨៩ថ្ងៃនិងបន្ត១៧៦ថ្ងៃ ព្រះអាទិត្យនឹងមកដល់ចំណុចនេះម្តង។ តាមតម្រានេះហើយ ទើបក្នុងមួយឆ្នាំព្រះអាទិត្យតែងរះលូតឡើងត្រង់ តាមកំពូលកណ្តាលនៃអង្គវត្ថុ២ដងក្នុងមួយឆ្នាំជាទៀងទាត់។

សមរាត្រីជាក់ស្តែងនាខែកញ្ញា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា វេលារសៀលម៉ោង២០និង០២នាទី ម៉ោងសកល ដែលត្រូវនឹងវេលានៅស្រុកខ្មែរ នាពេលទៀបភ្លឺថ្ងៃទី២៣ ខែកញ្ញាម៉ោង៣និង០២នាទី។ ប៉ុន្តែព្រឹត្តិការណ៍នៃព្រះអាទិត្យរះ

ឡើងតាមនិងចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នឹងកើតឡើងនៅព្រឹកព្រលឹមស្រាងៗនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧។ នេះជាការចែជន្យមួយ ដែលព្រឹត្តិការណ៍ថ្ងៃ៖ ខែកញ្ញា ឆ្នាំ២០១៧ នឹងត្រូវចំថ្ងៃចូលឆ្នាំថ្មីរបស់សាសនាឥស្លាម ។

- ក្បួនបែងចែកឆ្នាំជា២ផ្នែក៖១៨៩និង១៧៦.៣៧ ត្រូវនឹងប្រវែងជាន់បាកាន្ត លិច-កើត និងជើង-ត្បូង

- Spring Equinox (March 20-22): 189 days
- Fall Equinox (September 21-22): 176 days

នាយកដ្ឋានផ្សព្វផ្សាយ
www.apsaraauthority.gov.kh

SAPIENZA UNIVERSITÀ DI ROMA

N-E Summer Solstice 21 June

E

S-E Winter Solstice 21 December

Jody Morellato 2012
Researcher of the Sapienza University of Rome, guest at Ecole Française d'Extrême-Orient in Siem Reap
Member of Italian Society of Archaeoastronomy and Member of Research Team for Sky Education - MCE
Archaeologist, Astronomy Educator and Teachers Trainer - Mail: jodymorellato@gmail.com

នាយកដ្ឋានផ្សព្វផ្សាយ
www.apsaraauthority.gov.kh

Every year this happens!

Summer-N-E 21 June

May April 20-22 March

Fall Spring E 20-21 September

February January

Winter-S-E 21 December

July August October November

Jody Morellato 2012
Researcher of the Sapienza University of Rome, guest at Ecole Française d'Extrême-Orient in Siem Reap
Member of Italian Society of Archaeoastronomy and Member of Research Team for Sky Education - MCE
Archaeologist, Astronomy Educator and Teachers Trainer - Mail: jodymorellato@gmail.com

នាយកដ្ឋានផ្សព្វផ្សាយ
www.apsaraauthority.gov.kh



អាជ្ញាធរជាតិអប្សរាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាអវកាសសម្រាប់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិជាមួយមជ្ឈមណ្ឌល HIST នៃប្រទេសចិន

ផ្សាយនៅថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ ហ៊ុំ វីឌី

អាជ្ញាធរជាតិអប្សរា និងមជ្ឈមណ្ឌល HIST (International Center on Space Technologies for Natural and Cultural Heritage) នៃសាធារណរដ្ឋប្រជាមានិតចិន នឹងចុះអនុស្សរណៈស្តីពីកិច្ចព្រមព្រៀងលើការប្រើប្រាស់បច្ចេកវិទ្យាអវកាសសម្រាប់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ រយៈពេល៣ឆ្នាំ បន្តទៀត ក្រោយពីអនុស្សរណៈឆ្នាំ២០១៣បានផុតកំណត់។

ក្នុងជំនួបពិភាក្សានាសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា លោក HONG TIANHAU អគ្គនាយករង និងជាអគ្គលេខាធិការនៃមជ្ឈមណ្ឌលHIST បានបង្ហាញអំពីការងារពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការថ្មីបន្ថែមទៀត ដែលផ្ដោតសំខាន់លើការស្រាវជ្រាវដោយបច្ចេកវិទ្យាអវកាស ការបណ្តុះបណ្តាលធនធានមនុស្ស ការបំពាក់គ្រឿងសម្ភារៈក្នុងកន្លែងការងារ និងការរៀបចំក្រុមមនុស្សធ្វើការរួមគ្នារវាងអាជ្ញាធរជាតិអប្សរា និងចិន។



៨៨ ឯកសារព័ត៌មានផ្សាយនៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមរបស់អាជ្ញាធរជាតិអប្សរាប្រចាំឆមាសទី២ ឆ្នាំ២០១៧

ឯកឧត្តមបណ្ឌិត ស៊ី ម៉ាំង អគ្គនាយកអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ក្នុងជំនួបពិភាក្សានេះថា អាជ្ញាធរជាតិអប្សរា រីករាយនឹងបន្តកិច្ចសហប្រតិបត្តិការដែលប្រកបដោយផ្លែផ្កានេះ ជាពិសេស ក្នុងកិច្ចព្រមព្រៀងថ្មីនេះ ឯកឧត្តមបានស្នើឲ្យ ភាគីចិនជួយរៀបចំវគ្គបណ្តុះបណ្តាលដោយឈរលើការអនុវត្តជាក់ស្តែង ដែលរៀបចំនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលនៃ អាជ្ញាធរជាតិអប្សរាផ្ទាល់ ដើម្បីមិនតែមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាទទួលបានការបណ្តុះបណ្តាលប៉ុណ្ណោះទេ តែក៏ អនុញ្ញាតឲ្យមន្ត្រីជំនាញកម្ពុជាផ្នែកអភិរក្សទាំងនៅអាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុកឲ្យចូលរួមវគ្គបណ្តុះ បណ្តាលនេះដែរ។

ក្រៅពីនេះទៀត ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពរៀបចំកិច្ចប្រជុំអន្តរជាតិលើជំនាញបច្ចេកវិទ្យាអវកាសសម្រាប់ ការងារអភិរក្សនៅចុងឆ្នាំ២០១៨ ដែលមានអ្នកជំនាញមកពីចំនួន២០ប្រទេស។ កិច្ចប្រជុំអន្តរជាតិបែបនេះធ្លាប់បានរៀបចំ រួចមកហើយនៅទីក្រុងប៉េកាំងកាលពីឆ្នាំ២០១៦ រីឯចុងឆ្នាំ២០១៧នេះនឹងរៀបចំនៅទីក្រុងហុងកុង។

សូមបញ្ជាក់ថា បច្ចេកវិទ្យាអវកាស (Remote Sensing) គឺជាបច្ចេកវិទ្យាផ្កាយរណប ដែលអាចឲ្យយើងដឹងពីបម្រែបម្រួល ក្នុងតំបន់អង្គរប្រចាំ។ បច្ចេកវិទ្យានេះប្រើប្រាស់ដើម្បីគ្រប់គ្រងទឹក ព្រៃឈើ និងប្រជាជនដែលរស់នៅក្នុងតំបន់ មណ្ឌលយង្កានអង្គរ។ តាមរយៈបច្ចេកវិទ្យានេះ យើងបានទទួលព័ត៌មានរៀងរាល់៤ថ្ងៃម្តងអំពីបម្រែបម្រួលក្នុងតំបន់អង្គរ។

អាជ្ញាធរជាតិអប្សរាបានចុះអនុស្សរណៈកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣ ជាមួយមជ្ឈមណ្ឌលអន្តរជាតិបច្ចេកវិទ្យា អវកាសសម្រាប់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ក្រោមការសម្របសម្រួលដោយអង្គការយូណេស្កូ ស្តីពីគម្រោងសហ ប្រតិបត្តិការប្រើប្រាស់បច្ចេកវិទ្យាអវកាសសម្រាប់អភិរក្សនិងគ្រប់គ្រងមណ្ឌលយង្កានបេតិកភណ្ឌពិភពលោកអង្គរ និងការ អភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់សៀមរាប-អង្គរ។



ឯកសារព័ត៌មានផ្សាយនៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម របស់អាជ្ញាធរជាតិអប្សរាប្រចាំតេមាសទី២ ឆ្នាំ២០១៧

អគ្គនាយកអាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យប្រតិភូវិទ្យាស្ថានស្រាវជ្រាវ GZPI និងសាកលវិទ្យាល័យ TONGJI ចូលរួមពិភាក្សាការងារ

ផ្សាយនៅថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៧

អត្ថបទ ៖ សេន សៃត រូបភាព ៖ ហ៊ុំ វីឌី

ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា **ឯកឧត្តមបណ្ឌិត ស៊ី ម៉ាប់** បានអនុញ្ញាតឱ្យប្រតិភូនៃវិទ្យាស្ថានស្រាវជ្រាវ GZPI (Guangzhou Urban Planning & Design Survey Research Institute) និងសាកលវិទ្យាល័យ TONGJI នៃសាធារណរដ្ឋប្រជាមានិតចិនចូលរួមពិភាក្សាការងារ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា។

ខ្លឹមសារនៃកិច្ចពិភាក្សានេះ គឺផ្ដោតសំខាន់លើការបង្កើតកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានសិក្សាខាងលើ ដើម្បីជំរុញការបង្កើតជារូបភាព3Dនៃប្រាសាទក្នុងតំបន់មណ្ឌលវិទ្យាស្ថានអង្គរនាពេលខាងមុខ។

យោងតាមបទបង្ហាញសង្ខេបដែលធ្វើឡើងដោយតំណាងប្រតិភូ រូបភាព3Dនេះនឹងរួមចំណែកលើការទាក់ទាញភ្ញៀវទេសចររបរទេសចិនកាន់តែច្រើនមកកាន់កម្ពុជា ហើយរូបភាពនេះក៏ជាឯកសារសម្រាប់ការងារអភិរក្សជួសជុលប្រាសាទនាពេលក្រោយៗទៀតផង។ ជាពិសេស កិច្ចសហប្រតិបត្តិការនេះ ក៏មានគោលបំណងរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកវិទ្យានេះដល់មន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរាផងដែរ។

ឯកឧត្តមអគ្គនាយក បានបង្ហាញជំហរគាំទ្រចំពោះការបង្កើតកិច្ចសហប្រតិបត្តិការនេះ និងជំរុញឱ្យគម្រោងនេះផ្តោតសំខាន់លើការកសាងឯកសារដើម្បីងាយស្រួលសម្រាប់ការងារអភិរក្សជួសជុល ជាជាងគ្រាន់តែដើម្បីទាក់ទាញទេសចរ។ លើសពីនេះ ឯកឧត្តមក៏បានស្នើឱ្យភាគីចិនរៀបចំឯកសារផ្លូវការជាលម្អិត ដើម្បីដាក់ឆ្លងគណៈកម្មាធិការ ICC-Angkor ក្នុងកិច្ចប្រជុំពេញអង្គនាខែធ្នូខាងមុខ ដើម្បីឱ្យគណៈកម្មាធិការនេះបានពិនិត្យ និងអនុម័ត។





គិតត្រឹមថ្ងៃទី២៥ ខែកញ្ញានេះ សំណង់ខុសច្បាប់ក្នុងតំបន់មណីយដ្ឋានអង្គរ ត្រូវបានរុះរើបានចំនួនជាង៦០%ហើយ

ផ្សាយនៅថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៧

អត្ថបទ ៖ សេន សៃត

រូបភាព ៖ ន.ផ្សព្វផ្សាយ

ក្រោយប្រតិបត្តិការរយៈពេល៣២ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រុមការងារចម្រុះ ដើម្បីរុះរើសំណង់ខុសច្បាប់ក្នុងតំបន់មណីយដ្ឋានសម្រេចបានចំនួន៣៧៩ករណី ដែលស្មើនឹង៦៣%នៃសំណង់ខុស ច្បាប់ដែលត្រូវរុះរើទាំងអស់។

យោងតាមរបាយការណ៍របស់ក្រុមការងារចម្រុះ ចេញនៅល្ងាចថ្ងៃទី២៥ ខែកញ្ញានេះ បញ្ជាក់ថា ក្រុងសៀមរាបមាន សំណង់ខុសច្បាប់ដែលត្រូវរុះរើច្រើនជាងគេ គឺមានដល់ទៅ៤២៨ករណី ហើយទើបតែរុះរើបានចំនួន២១៤ករណី ប៉ុណ្ណោះ។ ដោយឡែក ស្រុកប្រាសាទបាគងមានចំនួន៥៧ករណី រុះរើបានរួចរាល់៥៦ករណី ស្រុកអង្គរធំមានចំនួន៤២ ករណី រុះរើសម្រេចបាន៣៤ករណី ស្រុកបន្ទាយស្រីមានចំនួន៧៤ករណី រុះរើសម្រេចបាន៧១ករណី និងស្រុកពួកមាន ចំនួន៤ករណី រុះរើបានសម្រេចទាំង៤ករណី។ សរុបសំណង់ខុសច្បាប់នៅសេសសល់ ដែលក្រុមការងារចម្រុះកំពុងតែបន្ត រុះរើមានចំនួន២២៦ករណី។

តាមការបញ្ជាក់ពីគណៈកម្មការចម្រុះ ប្រតិបត្តិការរុះរើនេះបានដំណើរការដោយរលូន ដោយគ្មានអំពើហិង្សា ឬការប្រទូស្ត រាយណាមួយកើតឡើងឡើយ។ ជាពិសេស ប្រជាពលរដ្ឋជាម្ចាស់សំណង់ភាគច្រើនបំផុត បានសហការជាមួយក្រុមការងារ ដោយបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង។ តាមរបាយការណ៍ដដែលនេះបញ្ជាក់ថា ក្នុងចំនួន៣៧៩ករណីដែលក្រុមការងារ សម្រេចបាន ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើមានចំនួនដល់ទៅ៣៦៨ករណី មានតែចំនួន១១ករណីប៉ុណ្ណោះ ដែលម្ចាស់ សំណង់រឹងរូសមិនព្រមសហការ ហើយក្រុមការងារសម្រេចរុះរើដោយខ្លួនឯង។



អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័នឯកជនដើម្បីបង្កើនគុណភាពវិស័យទេសចរណ៍នៅតំបន់មេឃឹមដ្ឋានអង្គរ

ផ្សាយនៅថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សៃត រូបភាព ៖ ន.អភិវឌ្ឍន៍ទេសចរណ៍

ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ក្នុងតំបន់អង្គរឲ្យបានកាន់តែល្អប្រសើរ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ អាជ្ញាធរជាតិអប្សរាបានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុនឯកជនដែលកំពុងប្រតិបត្តិការលើវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដូចជាវិស័យសណ្ឋាគារ មគ្គុទ្ទេសក៍ទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ជាដើម។

កិច្ចប្រជុំនេះរៀបចំនៅបន្ទប់ប្រជុំនៃសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ក្រោមអធិបតីភាព**ឯឧត្តម សុខ សង្វារ** អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនឯកជនចំនួន១៥ ដែលជាសមាជិកនៃក្រុមប្រឹក្សាយោបល់ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់មេឃឹមដ្ឋានអង្គរ។

គោលបំណងចម្បងនៃការជួបជុំនេះ គឺដើម្បីបង្ហាញដល់ក្រុមហ៊ុនឯកជននានាដែលប្រតិបត្តិការលើវិស័យទេសចរណ៍នូវការវិវត្តផ្សេងៗដែលកើតមានឡើងក្នុងការងារអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់អង្គរ និងការពិភាក្សារកចំណុចខ្វះខាតមួយចំនួនក្នុងដំណើរការអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នារវាងរដ្ឋនិងវិស័យឯកជន ធ្វើឲ្យភ្ញៀវទេសចរដែលមកទស្សនាអង្គរទទួលបានបទពិសោធន៍ដ៏ល្អក្នុងដំណើរកម្សាន្តរបស់ខ្លួន។



ជាមួយគ្នានេះដែរ **ឯកឧត្តម សុខ សង្វារ** បានលើកឡើងនូវដំណើរការវិត្តជាច្រើនដែលអាជ្ញាធរជាតិអប្សរាសម្រេចបាន កន្លងមកទាក់ទងនឹងការអភិវឌ្ឍទេសចរណ៍អង្គរដូចជា ការរៀបចំបញ្ជីឈ្មោះប្រាសាទ ការតម្លើងបង្គោលអង់គ្លេសសិប្ប និមិត្តដើម្បីបំពាក់សេវាទូរសព្ទ និងការដាក់ឱ្យប្រើប្រាស់ស្ថានបណ្តែតទឹកមុខប្រាសាទអង្គរវត្តជាដើម។ ជាមួយគ្នានេះ ឯក ឧត្តមក៏បានលើកយកសេចក្តីសម្រេច និងសេចក្តីប្រកាសផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដើម្បីជាព័ត៌មានដល់ក្រុមហ៊ុននិងគ្រៀមខ្លួនចូលរួមអនុវត្តទាំងអស់គ្នា។



វណ្ណ មូលីវណ្ណ ៖ បិតាស្ថាបត្យកម្មខ្មែរនិងជាស្ថាបនិកនៃអាជ្ញាធរជាតិអប្សរា បានទទួលមរណភាពក្នុងជន្មាយុ៩១ឆ្នាំ

ផ្សាយនៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត

លោកតា វណ្ណ មូលីវណ្ណ ដែលគ្រប់គ្នាសុទ្ធតែបានដឹងថាជាបិតានៃស្ថាបត្យកម្មខ្មែរ បានទទួលមរណភាពក្នុងជន្មាយុ៩១ឆ្នាំ ក្នុងគេហដ្ឋានរបស់លោកផ្ទាល់ ស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នាវេលាម៉ោង ៩.៤៥នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។

ដើម្បីបង្ហាញនូវកតញ្ញាធម៌និងគោរពចំពោះលោកតា ដែលបានលះបង់គ្រប់យ៉ាងដើម្បីជាតិខ្មែរ យើងសូមបង្ហាញនូវប្រវត្តិ របស់លោកតាខ្លះៗ។

យោងតាមឯកសារ លោកតា វណ្ណ មូលីវណ្ណ កើតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត។ លោកបាន ទទួលសញ្ញាបត្រទុតិយភូមិពីវិទ្យាល័យព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៤៤ ហើយលោកបានទទួលអាហារូបករ ណ៍ទៅរៀនផ្នែកច្បាប់នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឆ្នាំ១៩៤៦។

ឯកសារព័ត៌មានផ្សាយនៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម របស់អាជ្ញាធរជាតិអប្សរាប្រចាំតមាសទី២ ឆ្នាំ២០១៧



ក្នុងអារម្ភកថារបស់សាស្ត្រាចារ្យ Ashley Thomson ដែលធ្លាប់ជាសហការីរបស់លោកតា វណ្ណ មូលីវណ្ណ ក្នុងសៀវភៅបុរីខ្មែរ ក្នុងសម័យទំនើប បានបញ្ជាក់ថា នៅឆ្នាំ១៩៤៦ យុវជន វណ្ណ មូលីវណ្ណ បានទៅប្រទេសបារាំងដំបូងរៀនច្បាប់ បន្ទាប់មក រៀនស្ថាបត្យកម្ម និងសិល្បៈខ្មែរ។

ពេលដែលលោកត្រឡប់មកប្រទេសវិញនៅឆ្នាំ១៩៥៦នោះ បានក្លាយបិតានៃស្ថាបត្យកម្មខ្មែរសម័យទំនើប ដោយបានចូល បម្រើការងារជាការ។ ឯកសារនេះក៏បានបង្ហាញអំពីទម្រង់ស្នាដៃរបស់លោកតាដែរ ដោយបានពិពណ៌នាថា សំណង់ទាំង នោះសុទ្ធសឹងមានលំនាំប្តូរចនាបថថ្មី ប៉ុន្តែឈរលើមូលដ្ឋានស្ថាបត្យកម្មខ្មែរ បត់បែនទៅតាមស្ថានភាពទីតាំង របៀបរស់នៅ ៖ វិមានឯករាជ្យ មន្ទីរពេទ្យកុមារ សាលសន្និសីទចតុមុខ ពហុកីឡដ្ឋានជាតិ សាលមហោស្រពព្រះសុរាម្រិត អាគារគ្រូ បង្រៀន (កំពង់កន្ទួត) វិមានរដ្ឋ (ចម្ការមន) ទីស្តីការគណៈរដ្ឋមន្ត្រី អាកាសយានដ្ឋានសៀមរាប មន្ទីរពិសោធន៍វិទ្យាស្ថាន ប៉ាស្ទ័រ ស្ថានទូតនៃព្រះរាជាណាចក្រខ្មែរនៅបរទេសខ្លះ...។

ក្នុងសម័យសង្គមរាស្ត្រនិយម លោកតាត្រូវបានចាត់តាំងឱ្យដើរតួនាទីសំខាន់ខាងវប្បធម៌របស់រដ្ឋាភិបាល។ ជំនាន់នោះ ហើយ ដែលលោកតាបានរៀបចំសាកលវិទ្យាល័យវិចិត្រសិល្បៈក្នុងឋានៈជាសាកលវិទ្យាធិការ បំពេញនាទីជាមជ្ឈមន្ត្រី ក្រសួងសិក្សាធិការជាតិ គ្រប់គ្រងយុវជន និងកីឡា។

ក្រោយភៀសខ្លួនទៅបរទេសជិត២០ឆ្នាំក្នុងសម័យសង្គ្រាម លោកតាបានត្រឡប់ចូលប្រទេសវិញក្នុងឆ្នាំ១៩៩៣ ដើម្បីរួម ចំណែកកសាងប្រទេស។ នៅក្នុងអាណត្តិពីរគត្តាលោកមាននាទីជាទេសរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំដែនដីនគរាបនីយដ្ឋាន និងសំណង់។ ម្យ៉ាងទៀត លោកក៏ប្រធានអគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងជា អនុប្រធានប្រឹក្សាជាន់ខ្ពស់វប្បធម៌ជាតិ។ លោកក៏ត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ ព្រមទាំងជា ឧត្តមទីប្រឹក្សានៃរាជរដ្ឋាភិបាល។

ចាប់ពីខែកក្កដា ឆ្នាំ២០១៤មក គឺនៅពេលដែលលោកតាមានវ័យកាន់តែទ្រុឌទ្រោម លោកតាបានចាកចេញពីរាជធានី ភ្នំពេញមករស់នៅក្នុងខេត្តសៀមរាប ក្នុងគេហដ្ឋានបុរាណរបស់លោកប្រមាត់ស្ទឹងផ្នែកខាងលិច សម្រាប់ជីវិតចុង ក្រោយ។ ដោយយល់ច្បាស់អំពីជីវិតមិនស្ថិតស្ថេរ លោកតាបានរៀបចំកសាងចេតិយសម្រាប់ខ្លួនលោកផ្ទាល់ និងក៏ជាស្នាដៃ ស្ថាបត្យកម្មដ៏ចុងក្រោយរបស់លោកដែរ។ ចេតិយនេះ យករចនាបថតាមប្រាសាទបាគង និងបានសាងសង់រួចរាល់នៅចុង ខែកក្កដាឆ្នាំ២០១៦ នៅវត្តព្រះឥន្ទ្រកោសិយ៍ខាងកើតស្ទឹងសៀមរាប។



វត្ថុបុរាណធ្វើពីដីដុតនិងថ្មកំប្លោងចំនួនចំនួនត្រូវបានរកឃើញនៅក្នុងឧទ្យានអង្គរ ដោយមន្ត្រីអាជ្ញាធរជាតិអប្សរា

ផ្សាយនៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧

អត្ថបទ ៖ ហ៊ីង ស្រីភ្នំ

រូបភាព ៖ អ៊ីសា វ៉ារីណី

វត្ថុបុរាណធ្វើពីថ្មកំប្លោងមានឧបករណ៍ដុសថ្នាំសម័យបុរាណដែលគេហៅថា ថ្មបស់ ចំនួនពីរ ដែល ថ្មមួយមានរាងមូលនិងមួយទៀតរាងទ្រវែង ព្រមទាំងវត្ថុធ្វើពីដីដុតមាន បានគោមសេឡាដុនចិន១ បានចិនសខៀវ១ ថ្មទឹកពណ៌ក្រហម១ ថ្មទឹកតូចពណ៌ក្រហម១ បំណែកភាជន៍ពណ៌ក្រហម១០ដុំ និងបំណែកភាជន៍ផ្សេងៗដុំ ត្រូវបានរកឃើញកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៧ ក្នុងបរិវេណសួនបណ្តុះកូនឈើខាងកើតប្រាសាទធម្មនន្ទ ដោយលោក និង ចាន់សារៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ខណៈដឹកដីនៅកន្លែងបណ្តុះកូនឈើ។

តាមការបញ្ជាក់ពីលោកបណ្ឌិត អ៊ា ជាវិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ មានជំនាញផ្នែកកុលាលភាជន៍បានឱ្យដឹងថា វត្ថុបុរាណទាំងអស់នោះគឺត្រូវបានប្រើប្រាស់នៅសម័យអង្គរ ផ្នែកសុខាភិបាលផងនិងជាឧបករណ៍សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផង។ គួរឱ្យចាប់អារម្មណ៍ដែលវត្ថុទាំងនោះត្រូវបានរកឃើញនៅខាងកើតខ្លោងទ្វារជ័យ ដែលជាទ្វារពិសេសរបស់រាជវាំងមានមនុស្សចេញចូលច្រើន និងមានស្លាកស្នាមការតាំងទីនិងប្រាសាទក្បែរនោះច្រើន។ ជាពិសេសថ្មទឹកបុរាណទាំងពីរដែលមានស្រទាប់រលោងពណ៌ក្រហមដ៏ស្រស់ស្អាតនិងមានរូបរាងល្អនេះ គឺបានផលិតឡើងនៅស.វទី១១ដល់១៥នៃគ.ស ហើយអ្នកប្រើប្រាស់ក៏មានឋានៈខ្ពង់ខ្ពស់គួរសម។ លើសពីនោះទៀត ក៏មានការនាំចូលផលិតផលបានពីប្រទេសចិនដែលបានប្រើនៅក្នុងសម័យនោះដែរ ហើយវត្ថុទាំងនោះជារបស់ល្អបំផុតដូចជា៖ បានសេឡាដុន ផលិតនៅខេត្ត Zhejiang ពីស.វទី១៣ដល់១៥ នៃគ.ស និងបំណែកបានសខៀវ (Blue and white) ផលិតនៅខេត្ត Jiangxi ពីស.វទី១៤ ដល់១៦នៃគ.ស។

បច្ចុប្បន្នវត្ថុបុរាណដែលដឹកបានទាំងអស់ ត្រូវបានប្រគល់ជូនមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីអភិរក្សនិងជួសជុល ក៏ដូចជាសិក្សាបន្ថែមពីកាលប្រវត្តិនិងព័ត៌មានលម្អិតនៃវត្ថុបុរាណទាំងនោះ។



ថ្មទឹកពណ៌ក្រហមស្រទាប់រលោងពណ៌ក្រហម ផលិតនៅស.វទី១១ដល់១៥នៃគ.ស



លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ចូលគោរពវិញ្ញាណក្ខន្ធលោកតា វណ្ណ មូលីវណ្ណ

ផ្សាយនៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ ហ៊ុំ វិធី

ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទជាច្រើនរូបបានចូលគោរពវិញ្ញាណក្ខន្ធបំពាក់ផ្កាកម្រង និងជូនសារវិលែកទុក្ខចំពោះក្រុមគ្រួសារនៃសព លោកតា វណ្ណ មូលីវណ្ណ បិតាស្ថាបត្យករខ្មែរ និងជាប្រធានទី១នៃអាជ្ញាធរជាតិអប្សរា។

ពិធីគោរពវិញ្ញាណក្ខន្ធនេះធ្វើឡើងនៅគេហដ្ឋានរបស់លោកតាផ្ទាល់ ដែលស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្នួល ក្រុងសៀមរាប ខេត្តសៀមរាប។



៧៦ ឯកសារព័ត៌មានផ្សាយនៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមរបស់អាជ្ញាធរជាតិអប្សរាប្រចាំឆមាសទី២ ឆ្នាំ២០១៧

ផ្នែកទី ៤ ប្រចាំខែតុលា

កម្រងរូបភាពពិធីបុណ្យសពលោកតា រណ្ណ ម៉ូលីរណ្ណ

ផ្សាយនៅថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៧

អត្ថបទ ៖ សេន សែត

រូបភាព ៖ ហ៊ុំ វិទ្ធី

លោកតា រណ្ណ ម៉ូលីរណ្ណ បិតាស្ថាបត្យកម្មខ្មែរ និងជាស្ថាបនិកអាជ្ញាធរជាតិអប្សរា បានទទួលមរណភាពក្នុងជន្មាយុ៩១ឆ្នាំ កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅគេដ្ឋានរបស់លោក ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ត សៀមរាប។

ពិធីបុណ្យរបស់លោកតាបានបញ្ចប់ទៅនាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ក្រោមការចូលរួមរៀបចំពិធីពីសំណាក់មន្ត្រីនៃ ក្រសួងព្រះបរមរាជវាំង និងមានការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធពីសំណាក់មន្ត្រីរាជការ ភ្ញៀវជាតិ អន្តរជាតិជាច្រើន។

ក្នុងពិធីដង្ហែសពទៅបូជាពីគេហដ្ឋានឆ្ពោះទៅកាន់វត្តព្រះឥន្ទ្រកោសិយ៍ ជាទីដែលចេតិយរបស់លោកតាត្រូវបានកសាងឡើង នៅទីនោះ មន្ត្រីរាជការ ប្រជាពលរដ្ឋរាប់ពាន់នាក់បានចូលរួមដង្ហែប្រកបដោយទឹកក្រៀមក្រំ សោកស្តាយចំពោះការបាត់ បង់រូបលោកជាពន់ពេក។

សូមទស្សនាទិដ្ឋភាពពិធីបុណ្យរបស់លោកតាទាំងស្រុងដូចតទៅ ៖



ឯកសារព័ត៌មានផ្សាយនៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម
របស់អាជ្ញាធរជាតិអប្សរាប្រចាំតេមាសទី២ ឆ្នាំ២០១៧

ភ្ញៀវលាយខ្យល់មួយមេធាវីបណ្តាលឲ្យដើមឈើតំបន់អង្គរដួលរលំជាច្រើនដើម

ផ្សាយនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០១៧

អត្ថបទ ៖ សេន សែត

រូបភាព ៖ ន. គ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន

ភ្ញៀវមួយមេធាវីនឹងខ្យល់បក់បោកយ៉ាងខ្លាំង កាលពីរាត្រីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ បានធ្វើឲ្យដើមឈើជាច្រើនដើម នៅក្នុងបរិវេណនៃមណ្ឌីយដ្ឋានដួលរលំ។ ពេលនេះ មន្ត្រីជំនាញ កំពុងរៀបចំកាត់សម្អាតចេញដើមឈើកុំឲ្យមានបញ្ហាស្ទះ ចរាចរ និងប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទថែមទៀត។

តាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ដើម ឈើដែលបានរលំដួលដោយភ្ញៀវលាយខ្យល់នេះមាននៅ៥ទីតាំងសំខាន់ៗគឺ នៅប្រាសាទតាព្រហ្មបាក់ដើមត្រាង ១ដើម ប្រាសាទព្រះខ័នបាក់ដើមស្រឡៅ១ដើម នៅប្រាសាទភិមានអាកាសបាក់ដើមស្លង់១ដើម ខាងលិចប្រាសាទអង្គរវត្ត រលំ ដើមចាមរី១ដើម និងក្នុងបរិវេណប្រាសាទអង្គរវត្តរលំដើមសង្កែ៥ដើម និងដើមក្លោក១ដើម។

ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់សាធារណជន និងភ្ញៀវទេសចរទាំងអស់ សូមមានការប្រុង ប្រយ័ត្ន ខ្ពស់ក្នុងដំណើរកម្សាន្តរបស់ខ្លួន ជាពិសេស ពេលមានភ្ញៀវធ្លាក់ខ្លាំង សូមនៅឲ្យឆ្ងាយពីដើមឈើធំៗ ដើម្បីការពារ គ្រោះ ថ្នាក់ដោយថាហេតុណាមួយ។ ម្យ៉ាងទៀត សូមប្រជាពលរដ្ឋជួយផ្តល់ដំណឹងដល់ក្រុមការងារ ក្នុងករណីប្រទះឃើញ ដើម ឈើដែលមានគ្រោះថ្នាក់ អាចបាក់ធ្លាក់ប៉ះពាល់ដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដើម្បីឲ្យក្រុមការងារ អាច ទៅកាត់ក្រីទាន់ពេលវេលាបាន។



អាជ្ញាធរជាតិអប្សរាសូមប្រុងប្រយ័ត្នព្រោះពេលភ្លៀងខ្យល់អាចបណ្តាលឲ្យដើមឈើដួលរលំ

ផ្សាយនៅថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ ន. គ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន

ភ្លៀងខ្យល់បក់បោកយ៉ាងខ្លាំង កាលពីរាត្រីថ្ងៃទី១-២ ខែតុលា ឆ្នាំ២០១៧ បានធ្វើឲ្យដើមឈើជាច្រើនដើម នៅក្នុងបរិវេណនៃមណ្ឌីយដ្ឋានដួលរលំ។ ពេលនេះ មន្ត្រីជំនាញ កំពុងរៀបចំកាត់សម្អាតចេញដើម្បីកុំឲ្យមានបញ្ហាស្ទះចរាចរ និងប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទថែមទៀត។

តាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា នៅថ្ងៃទី១ ដើមឈើដែលបានរលំដួលដោយភ្លៀងលាយខ្យល់នេះមាននៅ៥ទីតាំងសំខាន់ៗគឺ នៅប្រាសាទតាព្រហ្មបាក់ ដើមត្រាង១ដើម ប្រាសាទព្រះខ័នបាក់ដើមស្រឡៅ១ដើម នៅប្រាសាទភិមានអាកាសបាក់ដើមស្តង់១ដើម ខាងលិច ប្រាសាទអង្គរវត្តរលំដើមចាមរី១ដើម និងក្នុងបរិវេណប្រាសាទអង្គរវត្តរលំដើមសង្កែ៥ដើម និងដើមក្រោក១ដើម។ ដោយ ឡែកនៅរាត្រីថ្ងៃទី២ មាន៥ទីតាំងសំខាន់ៗដូចជា ប្រាសាទភ្នំបាខែងដួលរលំដើមចាមរី២ដើម គឺនៅមណ្ឌលបដិសណ្ឋារ កិច្ច និងចំណត ១ដើម និងនៅលើភ្នំ១ដើម នៅសួនគ្រឿងទេសរលំដើមត្រសេក១ដើម នៅរង្វង់មូលចំបក់កំណប់រលំដើម គ្រញូង១ដើម កន្លែងលក់សំបុត្រចូលទស្សនាមណ្ឌីយដ្ឋានអង្គរចាស់រលំដើមគ្រញូង១ដើម ក្នុងប្រាសាទអង្គររលំដើម សង្កែ៣ដើម និងខាងលិចប្រាសាទអង្គរវត្ត រលំដើមចាមរី១ដើម។

ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់សាធារណជន និងភ្ញៀវទេសចរទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងដំណើរកម្សាន្តរបស់ខ្លួន ជាពិសេស ពេលមានភ្លៀងធ្លាក់ខ្លាំង សូមនៅឲ្យឆ្ងាយពីដើមឈើធំៗ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុណាមួយ។ ម្យ៉ាងទៀត សូមប្រជាពលរដ្ឋជួយផ្តល់ដំណឹងដល់ក្រុមការងារ ក្នុងករណីប្រទះឃើញដើមឈើ ដែលមានគ្រោះថ្នាក់ អាចបាក់ធ្លាក់ប៉ះពាល់ដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដើម្បីឲ្យក្រុមការងារអាចទៅកាត់ក្រីទាន់ពេលវេលាបាន។





ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាជួបពិភាក្សាតាមដានខ្លឹមសារអនុសាសន៍ ICC-Angkor នៃកិច្ចប្រជុំបច្ចេកទេសលើកទី២៨

ផ្សាយនៅថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សៃត រូបភាព ៖ ហ៊ុំ វិទ្ធី

គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍មណ្ឌីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ី ស៊ី-អង្គរ (ICC-Angkor) បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៨របស់ខ្លួន កាលពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៧ នាសាលសន្និសីទអង្គរ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ព្រមទាំងផ្តល់នូវអនុសាសន៍ជាច្រើនដល់គម្រោងនានា ដែលកំពុងអនុវត្តកិច្ចការរបស់ខ្លួននៅក្នុងមណ្ឌីយដ្ឋានអង្គរ។

ដើម្បីតាមដានខ្លឹមសារនៃអនុសាសន៍ និងដាក់ជូនក្រុមមន្ត្រីជំនាញយកទៅកែសម្រួលលើគម្រោងដែលបានអនុវត្តកន្លងមកឲ្យមានប្រសិទ្ធភាពខ្ពស់ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នេះ **ឯកឧត្តមបណ្ឌិត ស៊ី ហ៊ាន់** អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់។ ការតាមដានខ្លឹមសារអនុសាសន៍នៃគណៈកម្មាធិការ ICC-Angkor នេះ គឺដើម្បីប្រាកដថា មន្ត្រីជំនាញដែលទទួលបន្ទុកគម្រោងនីមួយៗបានយល់ច្បាស់ពីខ្លឹមសារនៃអនុសាសន៍ និងបានកែសម្រួលគម្រោងរបស់ខ្លួនទទួលបានប្រសិទ្ធភាពកម្រិតណា និងត្រៀមខ្លួនរាយការណ៍ជូនការវិវត្តនៃគម្រោងដល់គណៈកម្មាធិការនេះ នាកិច្ចប្រជុំពេញអង្គដែលនឹងចូលមកដល់នៅពាក់កណ្តាលខែធ្នូខាងមុខ។

នេះជាសកម្មភាពយកចិត្តទុកដាក់ជាប្រចាំលើកិច្ចការអភិរក្ស និងអភិវឌ្ឍន៍តំបន់មណ្ឌីយដ្ឋានអង្គររបស់អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសម្របសម្រួលជាមួយគណៈកម្មាធិការ ICC-Angkor ដើម្បីធ្វើឲ្យបេតិកភណ្ឌអង្គរអាចគង់វង្សជានិរន្តរ៍។





អាជ្ញាធរជាតិអប្សរាអះអាងថាគ្មានទឹកជំនន់ក្នុងតំបន់ប្រាសាទទេ

ផ្សាយនៅថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៧ អត្ថបទ ៖ អ៊ីសា វ៉េហ្គីណី រូបភាព ៖ ហ៊ុំ វីឌី

ភ្លៀងច្រើនមេក្នុងរយៈពេលចុងក្រោយនេះ បានធ្វើឲ្យមានជំនន់ទឹកភ្លៀងស្ទើរពេញពេញប្រទេសកម្ពុជា។ តួយ៉ាង ខេត្តសៀមរាប តំបន់ខ្លះត្រូវបានជំនន់លិចដោយសារឥទ្ធិពលទឹកភ្លៀង ដែលជាគ្រោះធម្មជាតិ។ យ៉ាងណាក៏ដោយ ទោះមានជំនន់ទឹកភ្លៀងនៅតាមតំបន់ខ្លះៗក្នុងខេត្តសៀមរាប តែសម្រាប់ក្នុងមណ្ឌលវិទ្យាស្ថានអង្គរ ឬនៅតាមតំបន់ប្រាសាទ ពុំមានជំនន់ទឹកភ្លៀងនោះទេ។

តាមអ្នកជំនាញទឹករបស់អាជ្ញាធរជាតិអប្សរា ជំនន់ទឹកភ្លៀង បានលិចតិចតួចនៅតំបន់ខ្លះក្នុងបរិវេណប្រាសាទ ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពគ្រប់គ្រងបាន។ **ឯកឧត្តម ហង់ ពៅ** អគ្គនាយករងនៃអាជ្ញាធរអប្សរា បានឲ្យដឹងថា វាមិនមែនជារឿងចម្រុះនោះទេ ដែលក្នុងតំបន់ប្រាសាទខ្លះ មានទឹកជំនន់។ ការជំនន់ទឹកនោះ គឺបណ្តាលមកពីការស្ទះថង់ផ្លាស្ទិកនៅតាមមាត់លូ ហើយក្រោយក្រុមការងារបានចុះសម្អាត ទឹកក៏បានស្រកទៅវិញក្នុងរយៈពេលខ្លី។

ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានបញ្ជាក់ទៀតថា ទឹកដែលជំនន់នោះ ជាទឹកភ្លៀងសុទ្ធសាធ ពុំមែនទឹកមានប្រភពហូរពីកន្លែងណានោះដែរ។ ឯកឧត្តមបន្ថែមទៀតថា បញ្ហានេះ ក៏មិនបានរាំងស្ទះដល់ការទស្សនារបស់ភ្ញៀវទេសចរដែរ ហើយវានឹងបាត់ទៅវិញក្នុងរយៈពេលដ៏ខ្លី។



អ្នកជំនាញអាជ្ញាធរជាតិអប្សរារំដោះទឹកភ្លៀងដែលដក់នៅក្នុងប្រាសាទអង្គរវត្ត

ផ្សាយនៅថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៧

អត្ថបទ ៖ ហ៊ឺង ស្រីភ័ក្ត្រ

រូបភាព ៖ យី សុថា

ក្រោយភ្លៀងធ្លាក់និងខ្យល់បោកបក់ខ្លាំងជាប់ៗគ្នា ជំនន់ទឹកភ្លៀងបានកើតមានក្នុងក្រុងសៀមរាប និងបណ្តាកូមិស្រុកជាច្រើនផ្សេងទៀត។ ទឹកភ្លៀងក៏បានធ្វើឱ្យមានទឹកដក់នៅតាមប្រាសាទមួយចំនួនក្នុងឧទ្យានអង្គរផងដែរ តែការដក់ទឹកនោះមិនបានបង្កជាបញ្ហាដល់ប្រាសាទ និងរំខានដល់ការចូលទៅទស្សនារបស់ភ្ញៀវទេសចរនោះឡើយ។

ជាក់ស្តែងប្រាសាទអង្គរវត្ត ក៏បានទទួលរងនូវទឹកភ្លៀងដក់នៅកន្លែងខ្លះដែរ ប៉ុន្តែក្រុមអ្នកជំនាញនៃនាយកដ្ឋានគ្រប់គ្រងទឹកបានរំដោះទឹកដក់ទាំងនោះបានយ៉ាងទាន់ពេលវេលា។ **លោក ញ៉ែម រស្មី** បុគ្គលិកជំនាញផ្នែកគ្រប់គ្រងទឹក បានឱ្យដឹងថាទឹកដែលដក់នៅប្រាសាទអង្គរវត្ត ត្រូវបានក្រុមការងារនិងអ្នកលក់ដូរក្នុងប្រាសាទជួយគ្នាដឹកស្ពានប្រឡាយដែលជាប្រព័ន្ធផ្លូវទឹកចាស់ដើម្បីរំដោះទឹកឱ្យហូរចូលទៅស្រះទឹកក្នុងបរិវេណប្រាសាទ និងកសិន្ទុជុំវិញប្រាសាទ។

លោក រស្មី បានបញ្ជាក់ដែរថា មូលហេតុដែលធ្វើឱ្យទឹកដក់ក្នុងប្រាសាទអង្គរព្រោះកន្លែងខ្លះទាប និងការបោះសំរាមចោលដែលធ្វើឱ្យស្ទះ មាត់ប្រឡាយ ទឹកហូរមិនទាន់។ ប៉ុន្តែក្រោយធ្វើការរំដោះទឹកចាប់ពីថ្ងៃដំបូង មកដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ ធ្វើឱ្យស្ថានភាពទឹកស្រកអស់ច្រើនហើយ។

បន្ថែមពីនោះ **ឯកឧត្តម ហង់ ពៅ** អគ្គនាយករងអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹកបានឱ្យដឹងថាកន្លងមកអាជ្ញាធរជាតិអប្សរាមានប្រព័ន្ធគ្រប់គ្រងទឹកជំនន់ច្បាស់លាស់ណាស់ មិនឱ្យទឹកជំនន់លិចក្រុងសៀមរាប និងតំបន់ឧទ្យានអង្គរឡើយ ប៉ុន្តែនេះជាករណីជំនន់ទឹកភ្លៀង ទើបយើងមិនអាចគ្រប់គ្រងនិងរំដោះទឹករាប់ពាន់លីត្រភ្លាមៗបានតែជំនន់ទឹកភ្លៀងនេះមិនបង្កបញ្ហាដល់ប្រាសាទ និងប៉ះពាល់ដល់ភ្ញៀវចូលមកទស្សនាទេ។ ជាមួយនឹងការរំដោះទឹកភ្លៀងពីក្នុងប្រាសាទ ក្រុមការងារក៏បានកាយប្រឡាយដែលប្រជាជនយកដីទៅចាក់ពីលើបែបអាណាធិបតេយ្យតាមបណ្តោយផ្លូវរវាងមេធាវីយដ្ឋានអង្គរខាងលិចស្ថិតក្នុងសង្កាត់គោកចក ដើម្បីរំដោះទឹកឱ្យហូរបានលឿន ចៀសវាងការប្រាលមកលើ ទៀតផង។





អាជ្ញាធរជាតិអប្សរាសហការជាមួយមជ្ឈមណ្ឌល KJ Somaiya នៃប្រទេសឥណ្ឌា រៀបចំសិក្ខាសាលាស្តីពី អង្គរក្នុងបរិបទព្រះពុទ្ធសាសនាអន្តរជាតិ

ផ្សាយនៅថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ សេន សែត

នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយមជ្ឈមណ្ឌល KJ Somaiya មកពីក្រុងម៉ុមបៃនៃប្រទេសឥណ្ឌា បានរៀបចំសិក្ខាសាលាមួយដែលស្តីពី អង្គរក្នុងបរិបទព្រះពុទ្ធសាសនាអន្តរជាតិ នៅសាលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា។

សិក្ខាសាលានេះរៀបចំឡើងក្រោមអធិបតីភាព **ឯកឧត្តម ហង់ ពៅ** អគ្គនាយករង និងជាតំណាង **ឯកឧត្តមបណ្ឌិត ស៊ី ម៉ាម៉ង់** អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងប្រតិភូ និងវាគ្មិនមកពីមជ្ឈមណ្ឌល KJ Somaiya និងមានការនិមន្ត និង អញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ លោកគ្រូ និងសិស្សានុសិស្ស និងមន្ត្រីបុគ្គលិករបស់ អាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។

លោកសាស្ត្រាចារ្យ Sachhchidanand Sahai ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាអ្នកសម្របសម្រួលកម្មវិធីបានបញ្ជាក់អំពីទំនាក់ទំនងនៃសាសនាធំៗរបស់កម្ពុជាជាមួយនឹងឥណ្ឌា ដែលមានតាំងពីយូរលង់មកហើយ។ ជាពិសេស លោកសាស្ត្រាចារ្យ បានសង្កត់ធ្ងន់ថា ព្រះពុទ្ធសាសនា ពិតជាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់អង្គរ “តាំងពីពេលដែលអង្គរត្រូវបានបោះបង់ចោលលែងជារាជធានីមក បើគ្មានព្រះពុទ្ធសាសនាទេ ប្រាសាទនានាក្នុងតំបន់អង្គរក៏មិនត្រូវបានរក្សាគង់វង្ស រហូតមកដល់សព្វថ្ងៃនេះដែរ”។

ឯកឧត្តម ហង់ ពៅ ក្នុងនាម **ឯកឧត្តមបណ្ឌិត ស៊ី ម៉ាម៉ង់** បានថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌល KJ Somaiya ដែលបានសហការរៀបចំឲ្យមានសិក្ខាសាលានេះឡើង។ **ឯកឧត្តម**បញ្ជាក់ថា សិក្ខាសាលានេះនឹងជួយឲ្យអ្នកចូលរួមទាំង អស់មានការយល់ដឹងបន្ថែមទៀតអំពីទំនាក់ទំនងរវាងអរិយធម៌អង្គរ និងសាសនា ជាពិសេស គឺព្រះពុទ្ធសាសនា ដែលដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាអរិយធម៌អង្គរដ៏ខ្ពង់ខ្ពស់រហូតមក។



វាលស្មៅជាប់កសិន្ទុប្រាសាទអង្គរវត្តត្រូវបានរៀបចំឱ្យមានភាពស្រស់ត្រកាល

ផ្សាយនៅថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៧ អត្ថបទ ៖ អ៊ីសា វ៉េហ្គីណី រូបភាព ៖ ហ៊ុំ វីឌី

កន្លងមកមានក្រុមអាជីវករមួយចំនួនបានយកវាលស្មៅជាប់កសិន្ទុនៃប្រាសាទអង្គរវត្ត ទៅធ្វើអាជីវកម្ម ជួលអង្រឹង កន្ទេល ។ល។ និងលក់ចំណីអាហារជូនប្រជាពលរដ្ឋមកដើរកម្សាន្ត ទស្សនាប្រាសាទអង្គរវត្ត ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងបរិស្ថានល្អ។

សកម្មភាពទាំងនោះបានបង្កឱ្យមានសំរាមរាយប៉ាយពាសពេញលើវាលស្មៅ បាត់បង់សោភ័ណភាពសាធារណៈ និងខ្យល់អាកាសបរិសុទ្ធនៃប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌដ៏មានតម្លៃនិងល្បីល្បាញក្នុងសកលលោក។

ដើម្បីរៀបចំសណ្តាប់ធ្នាប់និងបង្កើនភាពស្រស់ត្រកាលឡើងវិញ ជាពិសេសបង្កើនភាពទាក់ទាញនិងលើកកម្ពស់គុណភាពនៃការទស្សនារបស់ភ្ញៀវទេសចរ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា បានចុះអប់រំណែនាំនិងធ្វើកិច្ចសន្យាជាមួយក្រុមអាជីវករលក់ដូរ ដែលបានធ្វើអាជីវកម្មលើវាលស្មៅជាប់កសិន្ទុប្រាសាទអង្គរវត្តឱ្យបញ្ឈប់សកម្មភាពជួលកន្ទេល ដាក់អង្រឹង និងលក់ដូរចំណីអាហារទទួលបានលទ្ធផលល្អ មិនមានការលក់ដូរនៅលើវាលស្មៅបន្តទៀតឡើយ ។

សកម្មភាពរបស់ក្រុមអាជីវករទាំងអស់ មិនត្រឹមតែជាការបង្ហាញនូវស្មារតីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាបរិស្ថានសណ្តាប់ធ្នាប់ សោភ័ណភាពដ៏ស្រស់ត្រកាលនៃប្រាសាទអង្គរវត្តប៉ុណ្ណោះទេ តែថែមទាំងបានរួមចំណែកលើកតម្លៃបេតិកភណ្ឌ ដែលជាមរតកដូនតាទៀតផង។





នាយកដ្ឋានឧស្ស័ព្វធនធាន
www.apsaraauthority.gov.kh

រុក្ខាយរៀបចំសណ្តាប់ធ្នាប់



នាយកដ្ឋានឧស្ស័ព្វធនធាន
www.apsaraauthority.gov.kh

រុក្ខាយរៀបចំសណ្តាប់ធ្នាប់



នាយកដ្ឋានឧស្ស័ព្វធនធាន
www.apsaraauthority.gov.kh

សកម្មភាពរៀបចំសណ្តាប់ធ្នាប់



នាយកដ្ឋានឧស្ស័ព្វធនធាន
www.apsaraauthority.gov.kh

សកម្មភាពរៀបចំសណ្តាប់ធ្នាប់



នាយកដ្ឋានឧស្ស័ព្វធនធាន
www.apsaraauthority.gov.kh

សកម្មភាពអប់រំណែនាំ និងធ្វើកិច្ចសន្យា



នាយកដ្ឋានឧស្ស័ព្វធនធាន
www.apsaraauthority.gov.kh

សកម្មភាពអប់រំណែនាំ និងធ្វើកិច្ចសន្យា



នាយកដ្ឋានឧស្ស័ព្វធនធាន
www.apsaraauthority.gov.kh

មុនរៀបចំសណ្តាប់ធ្នាប់



នាយកដ្ឋានឧស្ស័ព្វធនធាន
www.apsaraauthority.gov.kh

មុនរៀបចំសណ្តាប់ធ្នាប់

សេចក្តីជូនដំណឹងស្តីពីការគាស់យកចេញនូវដើមឈើ ការកាត់ក្រឹមកឈើតូចៗ និងបោចវល្លិមួយចំនួនដែលប៉ះពាល់ ទេសភាពប្រាសាទនៅក្នុងបរិវេណ និងមុខប្រាសាទអង្គរវត្ត

ផ្សាយនៅថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៧



អាជ្ញាធរអប្សរា
APSARA

N°... ៧៧៧... រ.ប. ស.ស.ណា

១៧



ព្រះរាជាណាចក្រកម្ពុជា
KINGDOM OF CAMBODIA

ជាតិ សាសនា ព្រះមហាក្សត្រ
NATION RELIGION KING

សេចក្តីជូនដំណឹង ស្តីពី

ការគាស់យកចេញនូវដើមឈើ ការកាត់ក្រឹមកឈើតូចៗ និងបោចវល្លិមួយចំនួនដែល ប៉ះពាល់ទេសភាពប្រាសាទនៅក្នុងបរិវេណ និងមុខប្រាសាទអង្គរវត្ត

អាជ្ញាធរអប្សរា សូមជូនដំណឹងដល់ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ភ្ញៀវជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ទេសចរណ៍ ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជា ដើម្បីលើកកម្ពស់សោភ័ណភាពនៅក្នុងតំបន់រមណីយដ្ឋានអង្គរ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរអប្សរានឹងធ្វើការគាស់យកចេញនូវដើមឈើ ការកាត់ក្រឹមកឈើតូចៗ និងបោចវល្លិមួយចំនួន ដែលប៉ះពាល់ទេសភាពប្រាសាទនៅក្នុងបរិវេណ និងមុខប្រាសាទអង្គរវត្តដូចខាងក្រោម៖

- គាស់យកចេញនូវដើមឈើ នឹងកាត់ក្រឹមកឈើតូចៗដែលមានកំពស់ត្រឹម១ម៉ែត្រ ចុះក្រោមមាន ៦៦ដើម ក្នុងនោះមានដើមត្នោត៣៦ដើម ដើមស្នាយ២៨ដើម កូនពោធិ៍០១ដើម និងកូនអំពិល០១ដើម។
 - បោចវល្លិនានា ឬលះមែកមានដូចជា ពោធិ៍អោបត្នោត ជ្រៃអោបត្នោត ត្រាងអោបត្នោតចំនួន២៤ករណី។
- ការងារនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ០៩ ខែ តុលា ឆ្នាំ២០១៧ រហូតដល់បញ្ចប់ការងារ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ភ្ញៀវជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ ទេសចរណ៍ ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន

ភ្ញៀវឈប់ ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ២០១៧
អគ្គនាយក

- បង្គោលជូន៖**
- សាលាខេត្តសៀមរាប
 - មន្ទីរបរិស្ថានខេត្តសៀមរាប
 - មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
 - អង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំខេត្តសៀមរាប
 - ស្នាក់ការតំបន់ការពារទេសភាពអង្គរ
 - សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ប្រចាំខេត្តសៀមរាប
 - ដើម្បីជូនជ្រាប និងសហការ
 - ប៉ូលីសទេសចរណ៍
 - គ្រប់នាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធរបស់អាជ្ញាធរអប្សរា
 - ដើម្បីមុខការ និងសហការ
 - ឯកសារ-កាលប្បវត្តិ

លេខទូរស័ព្ទទំនាក់ទំនង៖លោក គង់ សុវណ្ណារិទ្ធ ០១២-៣៥៤-៦៣០, លោក មឿន សុវតី ០១០-៣០៤-០៨៩,០៨៨-៩៥២២-៥០៥៩,កញ្ញា ផេង រុចនា ០៩៥-៩៤៧-៨៦០

PHNOM PENH :
#41, Russian Blvd, Sangkat Meateapheap, Khan 7Makara
Tel : (855-23) 215 771
Fax : (855-23) 215 776

អាជ្ញាធរដើម្បីការពាររមណីយដ្ឋាននិងរៀបចំតំបន់អង្គរ
AUTHORITY FOR THE PROTECTION AND MANAGEMENT OF ANGKOR AND THE REGION OF SIEMREAP
Website : <http://www.apsaraauthority.gov.kh>
E-mail : info@apsaraauthority.gov.kh

SIEM REAP :
Bang Krong Village, Ampil Commune, Prasat Bakong District, Siem Reap Province.
Tel: (855-63) 76 55 77 or (855-63) 76 66 76
Fax: (855-63) 76 55 76



ឯកសារព័ត៌មានផ្សាយនៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម
របស់អាជ្ញាធរជាតិអប្សរាប្រចាំទេសាសទី២ ឆ្នាំ២០១៧

សេចក្តីជូនដំណឹងស្តីពីការកាត់ដកហូតដើមឈើ កាត់ពាក់កណ្តាលដើម និងកាត់ក្រីមែកឈើងាប់ និងមែកសំនៅតាម បរិវេណប្រាសាទ និងតាមភូមិសាស្ត្ររបស់រដ្ឋ

ផ្សាយនៅថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៧



អាជ្ញាធរអប្សរា
APSARA

N°...៩៧៧៤/សប.សសណ



ព្រះរាជាណាចក្រកម្ពុជា
KINGDOM OF CAMBODIA

ជាតិ សាសនា ព្រះមហាក្សត្រ
NATION RELIGION KING

សេចក្តីជូនដំណឹង ស្តីពី

ការកាត់ដកហូតដើមឈើ កាត់ពាក់កណ្តាលដើម និងកាត់ក្រីមែកឈើងាប់ និងមែកសំនៅតាម បរិវេណប្រាសាទ និងតាមភូមិសាស្ត្ររបស់រដ្ឋ

អាជ្ញាធរអប្សរា សូមជូនដំណឹងដល់ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ភ្ញៀវជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ទេសចរណ៍ ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជា ដើម្បីលើកកម្ពស់សេវាកម្មភាពនៅតាមដងផ្លូវ និងភូមិសាស្ត្រតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដែលគ្រប់គ្រង ដោយអាជ្ញាធរអប្សរា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរអប្សរានឹងធ្វើការ កាត់ដកហូតដើមឈើ កាត់ពាក់កណ្តាលដើម និងកាត់ក្រីមែកងាប់ និងមែកសំនៅមួយចំនួនតាមទីតាំងដូចខាងក្រោម៖

- កាត់ដកហូតដើមឈើយកចេញ និងកាត់ក្រីមែកឈើចំនួន០៣ដើម នៅក្នុងបរិវេណប្រាសាទក្រវ៉ាន់។
- កាត់ដកហូតដើមឈើយកចេញ និងកាត់ក្រីមែកឈើចំនួន០៣ដើម នៅក្នុងបរិវេណប្រាសាទបាតដុំ។
- កាត់ក្រីមែកឈើចំនួន ០៦ដើម ដែលខ្លះដល់ប្រព័ន្ធនៃ Network Gatewayមាន០៤ទីតាំង តាមដងផ្លូវ កែងច្រមុះជ្រូកមុខប្រើប្រើយ តាមដងផ្លូវមុខប្រាសាទអង្គរវត្តខាងលិចតាមដងផ្លូវកែងកសិណអង្គរខាងត្បូង ប៉ែក ខាងកើត និងតាមដងផ្លូវ៦០មខាងត្បូងទំនប់អញ្ចាញ។
- លះមែកដើមធ្លក០៦ដើមនៅតាមផ្លូវជាតិលេខ៦A ទល់មុខសិប្បកម្មកាត់ថ្មបាយក្រៀម ភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង។
- កាត់ក្រីមែកអំពិលបារាំង០១ដើម នៅភូមិមណ្ឌល៣ សង្កាត់ស្រែក្រម ក្រុងសៀមរាប។
- កាត់ដកហូតដើមឈើយកចេញចំនួន ០២ដើម នៅភូមិឱឡោក ឃុំបាគង ស្រុកបាគង ក្រុងសៀមរាប។
- កាត់ដកហូតដើមឈើយកចេញចំនួន ១៦ដើម ដុះលើស្ពានមេម៉ាយ នៅខាងជើងប៉ែកខាងលិចនៃ បារាយណ៍ទឹកថ្លា។
- កាត់ដកហូតដើមអំពិលងាប់០១ដើម នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
- កាត់ពាក់កណ្តាលដើម និងកាត់ក្រីមែកឈើចំនួន ០៦ដើម នៅភូមិក្រវ៉ាន់ ឃុំនរគង ក្រុងសៀមរាប។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ភ្ញៀវជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ ទេសចរណ៍ ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។

សៀមរាប, ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ២០១៧
 អគ្គនាយក

ហង់ ពៅ

- ចម្លងជូន៖**
- សាលាខេត្តសៀមរាប
 - មន្ទីរបរិស្ថានខេត្តសៀមរាប
 - មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
 - អង្គការគណៈកម្មាធិការបេតិកភណ្ឌប្រជាជាតិខេត្តសៀមរាប
 - ស្នាក់ការតំបន់ការពារទេសភាពអង្គរ
 - សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ប្រចាំខេត្តសៀមរាប
 - ដើម្បីជូនគ្រប់ និងសហការ
 - ប៉ុលីសទេសចរណ៍
 - គ្រប់នាយកដ្ឋាន និងអង្គការពាក់ព័ន្ធរបស់អាជ្ញាធរអប្សរា
 - ដើម្បីមុខការ និងសហការ
 - ឯកសារ-កាលប្បវត្តិ

លេខទូរស័ព្ទទំនាក់ទំនង-លោក គង់ សុវណ្ណារិទ្ធ ០១២-៣៥៤-៦៣០, លោក ម៉ឿន សុផី ០១០-៣០៤-០៨៩,០៨៨-៩៥២២-៥០៥៩,កញ្ញា ផេង ច្រនា ០៩៥-៩៤៧-៨៦០

PHNOM PENH :
#41, Russian Blvd, Sangkat Meatapheap, Khan 7 Makara
Tel : (855-23) 215 771
Fax : (855-23) 215 776

អាជ្ញាធរដើម្បីការពាររមណីយដ្ឋាននិងរៀបចំតំបន់អង្គរ
AUTHORITY FOR THE PROTECTION AND MANAGEMENT OF ANGKOR AND THE REGION OF SIEMREAP
Website : <http://www.apsaraauthority.gov.kh>
E-mail : info@apsaraauthority.gov.kh

SIEM REAP :
Bang Kong Village, Ampil Commune, Prasat Bakong District, Siem Reap Province.
Tel: (855-63) 76 55 77 or (855-63) 76 66 76
Fax: (855-63) 76 55 76

ឯកសារព័ត៌មានផ្សាយនៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម
របស់អាជ្ញាធរជាតិអប្សរាប្រចាំឆមាសទី២ ឆ្នាំ២០១៧

ក្រុមប្រឹក្សាយុវជនជាង១០០នាក់មកទស្សនាស្វែងយល់ពីតំបន់មណីយដ្ឋានអង្គរ

ផ្សាយនៅថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ យី សុថា

ក្រសួងអប់រំយុវជន និងកីឡា ក្នុងគម្រោងលើកកម្ពស់ក្រុមយុវជនឆ្នើម បានដឹកនាំក្រុមប្រឹក្សាយុវជនទូទាំង២៥រាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា មកបំពេញទស្សនកិច្ចសិក្សានៅតំបន់មណីយដ្ឋានអង្គររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ទី១៤ ខែតុលា ឆ្នាំ២០១៧។

ព្រឹកថ្ងៃទី១១ ខែតុលានេះ ក្រុមប្រឹក្សាយុវជនប្រមាណ១៧៥នាក់ ដែលបានជ្រើសចេញពីយុវជនឆ្នើមក្នុងចលនាបីល្អ គឺ កូនល្អ សិស្សល្អ និងមិត្តល្អ បានជួបជុំគ្នានៅសាលាគុរុកោសល្យខេត្តសៀមរាប ដើម្បីស្តាប់បទបង្ហាញពីអ្នកជំនាញនានា អំពីប្រវត្តិសាស្ត្រ និងភាពអស្ចារ្យនៃអារ្យធម៌ មុននឹងពួកគេចេញដំណើរទៅកម្សាន្តតាមប្រាសាទនានា តាមដែលបានគ្រោង ទុក។

អ្នកគ្រូ ទេព ស៊ីណាត ប្រធាននាយកដ្ឋានយុវជននៃក្រសួងអប់រំយុវជន និងកីឡា និងជាអ្នកសម្របសម្រួលកម្មវិធីបំពេញ ទស្សនកិច្ចសិក្សានេះបញ្ជាក់ថា គោលបំណងសំខាន់នៃកម្មវិធីនេះ៤ចំណុចសំខាន់ៗ។ ទី១ ដើម្បីលើកទឹកចិត្តដល់យុវជន ឆ្នើម ដែលមានស្នាដៃក្នុងការជំរុញចលនាបីល្អនៅក្នុងសាលារៀនរបស់ពួកគាត់។ ទី២គឺ ចង់ឲ្យក្រុមយុវជនឆ្នើមទាំងអស់ បានទស្សនាដោយផ្ទាល់ នូវប្រាង្គប្រាសាទដែលកេរមរតកដ៏មានតម្លៃរបស់បុព្វបុរសខ្មែរ។ ទី៣ គឺជំរុញឲ្យក្រុមយុវជនកាន់ តែស្រឡាញ់ចូលចិត្ត និងមានគំនិតចូលរួមថែរក្សាកេរមរតករបស់ដួនតា។ គោលបំណងទី៤នោះគឺ ការបង្កើនសមត្ថភាព យល់ដឹងដល់ក្រុមយុវជនឆ្នើមលើចំណេះដឹងផ្នែកវប្បធម៌។

អ្នកគ្រូរៀបរាប់ថា ចលនាបីល្អត្រូវបានក្រសួងអប់រំបង្កើតជាយូរមកហើយ ក្នុងគោលដៅជំរុញកុមារ និងយុវជនឲ្យខិតខំ សិក្សារៀនសូត្រ និងអប់រំខ្លួនឲ្យបានល្អក្នុងសង្គម។ ដោយឡែក កម្មវិធីជ្រើសរើសយុវជនឆ្នើមមកទស្សនាតាមប្រាសាទ នេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩មក។ តាមរយៈកម្មវិធីនេះ ក្រុមកុមារ និងយុវជនឆ្នើមមិនត្រឹមតែបានទស្សនា ប្រាសាទដោយផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងបានស្តាប់មេរៀនផ្សេងៗ ជាពិសេសមេរៀនអំពីអារ្យធម៌អង្គរ ដែលតែងធ្វើបទ បង្ហាញដោយមន្ត្រីជំនាញផ្នែកបុរាណវិទ្យាមកពីអាជ្ញាធរជាតិអប្សរាផ្ទាល់។

តាមការរៀបរាប់របស់អ្នកសម្របសម្រួលកម្មវិធីរូបនេះ ក្រោយពីស្តាប់បទបង្ហាញចប់ យុវជនឆ្នើមទាំងនេះនឹងត្រូវទៅទស្សនា សារមន្ទីរជាតិអង្គរ និងប្រាសាទសំខាន់នៅក្នុងតំបន់អង្គរដូចជា ប្រាសាទអង្គរវត្ត បាយ័ន តាព្រហ្ម បន្ទាយក្តី ជាដើម។ ក្រៅពីនេះ ក្រុមយុវជននឹងទៅទស្សនាកូមិវប្បធម៌ខ្មែរបន្ថែមទៀត។





សាធារណជនគាំទ្រចំណាត់ការអាជ្ញាធរជាតិអប្សរារៀបចំវាលស្មៅមុខកសិនុប្រាសាទអង្គរវត្តឱ្យមានភាពស្រស់ត្រកាល
ផ្សាយនៅថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ឹង ស្រីភ័ក្តិ រូបភាព ៖ ហ៊ុំ រិទ្ធី

អាជ្ញាធរជាតិអប្សរា បានចាត់វិធានការរៀបចំវាលស្មៅមុខកសិនុប្រាសាទអង្គរវត្តឱ្យមានភាពស្រស់ត្រកាល ដោយបញ្ឈប់សកម្មភាពជួលកន្ទេល អង្រើ និងលក់គ្រឿងបរិភោគដល់អ្នកមកដើរកម្សាន្ត។ ជាលទ្ធផលវាលស្មៅផ្នែកខាងលិចនៃកសិនុប្រាសាទអង្គរវត្ត ហាក់កំពុងបង្ហាញសម្រស់បៃតងស្រស់ស្រងាត់ដល់ភ្ញៀវទេសចរគួរឱ្យចង់គយគន់ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។

ការអនុវត្តចំណាត់ការនេះបានទទួលការគាំទ្រជាខ្លាំងពីសាធារណជន ជាក់ស្តែងលោកពូ រិទ្ធី ជាងថតរូបនៅប្រាសាទអង្គរ រយៈពេល២ឆ្នាំមកហើយ បានប្រាប់ថា ការរៀបចំវាលស្មៅមិនឱ្យមានការលក់ដូរម្ហូបអាហារ ជួលកន្ទេល អង្រើនៅមុខកសិនុប្រាសាទអង្គរវត្ត គឺល្អណាស់ ព្រោះវាមិនមានសំរាមរាយប៉ាយ មិនមានក្លិនឆ្អែក មិនមានសំឡេងធុងបាស និងជីកស៊ីឡូឡា ពិសេសគឺរក្សាបាននូវទេសភាពស្អាតពេលថតរូប។

បន្ថែមពីនោះលោក សារ៉ាវី មគ្គុទ្ទេសក៍ភាសាអង់គ្លេស បានបញ្ចេញមតិថា ការបញ្ឈប់មិនឱ្យមានការលក់ដូរម្ហូបអាហារ ជួលកន្ទេល អង្រើនៅលើវាលស្មៅជាការល្អ ព្រោះប្រជាជនខ្មែរភាគច្រើនមិនសូវមានការយល់ដឹងពីបរិស្ថាន ពិសេសពេលរដូវបុណ្យទាន ឬមកលេងកម្សាន្តអង្គរ ពួកគាត់តែងចោលសំរាមពេញនៅលើវាលស្មៅពេលបរិភោគរួច ឯអ្នកលក់ក៏សម្អាតមិនអស់បន្ទាល់នូវកាកសំណល់ ដែលនាំឱ្យប៉ះពាល់ជាខ្លាំងដល់សោភ័ណភាពនិងបរិស្ថាន។ លើសពីនោះគ្រឿងបំពង់សំឡេង ការទទួលទានគ្រឿងស្រវឹងនៅតំបន់ប្រាសាទបុរាណ បានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៃតំបន់បេតិកភណ្ឌដ៏ល្បីល្បាញលើពិភពលោក និងមិនសមដាក់នឹងសក្តារៈបូជាពីបុរាណ ហើយភ្ញៀវទេសចរក៏ធ្លាប់រិះគន់ទាំងបញ្ហាបរិស្ថាន និងទង្វើមិនសមរម្យបែបនេះដែរ។ លោកក៏បានសំណូមពរទាំងអាជ្ញាធរពាក់ព័ន្ធគួររកកន្លែងថ្មីសម្រាប់ម្ហូបអាហារដើរកម្សាន្ត និងសូមឱ្យអាជ្ញាធរ គួរគិតផលប្រយោជន៍ជាតិជាធំ កុំគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយរួមគ្នាថែរក្សាអង្គរទាំងអស់គ្នា។

បងស្រី សុខុម មកពីភូមិបន្ទាយចាស់ ក៏មិនបានជំទាស់អ្វីដែរ ចំពោះការបញ្ឈប់សកម្មភាពលក់ដូរម្ហូបអាហារ ការជួលអង្រើ កន្ទេលនៅលើសួនស្មៅ ព្រោះបើអត់មានអ្នកមកហូបចុក វាលស្មៅនេះក៏ស្អាតម្យ៉ាងដែរ ហើយបើអត់ពីកន្លែងនេះ បងស្រីក៏អាចលក់ចល័តទៅកន្លែងផ្សេងដែរ។

លោកស្រី ចាប្រីហូ ទេសចរជនជាតិអាមេរិក បានប្រាប់ថា នេះជាដំណើរកម្សាន្តលើកទី១នៅប្រទេសកម្ពុជា។ លោកស្រី ពិតជាចាប់អារម្មណ៍ខ្លាំងណាស់ចំពោះភាពល្បីល្បាញនៃប្រាសាទអង្គរវត្ត ពិសេសភាពមហិមារនៃសំណង់ប្រាសាទអង្គរវត្ត ពិតជាអស្ចារ្យ។ លើសពីនោះ លោកស្រីពិតជាស្រស់ស្រាយចំពោះភាពស្រស់ស្អាតនៃសេវាកំណែទម្រង់នៅប្រាសាទអង្គរ និង ភាពរួសរាយរបស់ប្រជាជនខ្មែរ ស័ក្តិសមនឹងបានទទួលបានជាបេតិកភណ្ឌពិភពលោក។



សេចក្តីជូនដំណឹងស្តីពីការកាត់ដកហូតដើមឈើ កាត់ក្រីមែកឈើ និងលះឆាងដើមត្នោត នៅតាមបរិវេណប្រាសាទ និងតាមភូមិធានាក្នុងរាជធានីភ្នំពេញ

ផ្សាយនៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៧



ជាតិ សាសនា ព្រះមហាក្សត្រ
NATION RELIGION KING

សេចក្តីជូនដំណឹង ស្តីពី

ការកាត់ដកហូតដើមឈើ កាត់ក្រីមែកឈើ និងលះឆាងដើមត្នោតនៅតាមបរិវេណប្រាសាទ និងតាមភូមិធានាក្នុងរាជធានីភ្នំពេញ

អាដ្ឋានអប្សរា សូមជូនដំណឹងដល់ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ភ្ញៀវជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ទេសចរណ៍ ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ និងភូមិធានាក្នុងតំបន់រាជធានីភ្នំពេញ និងតំបន់ដែលគ្រប់គ្រងដោយអាដ្ឋានអប្សរា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាដ្ឋានអប្សរានឹងធ្វើការកាត់ដកហូតដើមឈើ កាត់ក្រីមែកឈើ និងលះឆាងដើមត្នោតតាមទីតាំងដូចខាងក្រោម៖

- កាត់ដកហូតដើមឈើចំនួន ១៨ដើម នៅបរិវេណប្រាសាទគោកពោធិ៍។
 - កាត់ក្រីមែកស្នួល ០១ដើម នៅក្នុងបរិវេណសាលាបឋមសិក្សាក្រវ៉ាន់ ភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប។
 - កាត់លះឆាងដើមត្នោត ០១ដើម ដុះនៅជាប់ផ្លូវវានហាលចូលខាងលិចក្បែរបណ្តាលយោងរូងប្រាសាទអង្គរវត្ត។
- ការងារនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០១៧ រហូតដល់បញ្ចប់ការងារ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ភ្ញៀវជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ទេសចរណ៍ ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។

ភ្នំពេញ ថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៧
អគ្គនាយក

ហង់ ពៅ

- ចម្លងជូន៖**
- សាលាខេត្តសៀមរាប
 - មន្ទីរវេស្ថានខេត្តសៀមរាប
 - មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
 - អង្គភាពនគរបាលការពារព្រៃឈើខេត្តសៀមរាប
 - ស្នាក់ការតំបន់ការពារទេសភាពអង្គរ
 - សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ប្រចាំខេត្តសៀមរាប
 - ដើម្បីជូនជ្រាប និងសហការ
 - ប៉ុលីសទេសចរណ៍
 - គ្រប់នាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធរបស់អាដ្ឋានអប្សរា
 - ដើម្បីមុខការ និងសហការ
 - ឯកសារ-កាលប្បវត្តិ

លេខ ចូលស្នាក់ទំនង-លោក គង់ សុវណ្ណារិទ្ធ ០១២-៣៥៤-៦៣០, លោក ចៀន សុផី ០១០-៣០៤-០៨៩,០៨៨-៩៥២២-៥០៥៩,កញ្ញា រេង (ចនា ០៩៥-៩៤៧-៨៦០

PHNOM PENH :
#41, Russian Blvd, Sangkat Meatapheap, Khan 7Makara
Tel : (855-23) 215 771
Fax : (855-23) 215 776

អាដ្ឋានដើម្បីការពាររាជធានីភ្នំពេញនិងតំបន់អង្គរ
AUTHORITY FOR THE PROTECTION AND MANAGEMENT OF ANGKOR AND THE REGION OF SIEMREAP
Website : <http://www.apsaraauthority.gov.kh>
E-mail : info@apsaraauthority.gov.kh

SIEM REAP :
Bang Kong Village, Ampil Commune, Prasat Bakong District, Siem Reap Province.
Tel: (855-63) 76 55 77 or (855-63) 76 66 76
Fax: (855-63) 76 55 76



មន្ត្រីជំនាញបង្ហាញពីការត្រៀមខ្លួនសម្រាប់ជំនន់ទឹកភ្លៀងចន្លោះពីថ្ងៃទី១៣-២២ ខែតុលានេះ

ផ្សាយនៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ ឃី សុថា

តំបន់មេណីយដ្ឋានអង្គរ ក៏ដូចជាក្រុងសៀមរាបទាំងមូលទើបតែទទួលរងជំនន់ទឹកភ្លៀងកន្លងទៅថ្មីៗនេះ។ តាមការព្យាកររបស់ ក្រសួងធនធានទឹក ខេត្តមួយចំនួនដោយរួមទាំងសៀមរាបផងនឹងអាចមានភ្លៀងធ្លាក់ជាប់ៗគ្នាចន្លោះពីថ្ងៃទី១៣-២២ ខែតុលានេះ ដែលអាចនឹងនាំឲ្យមានជំនន់ទឹកភ្លៀងបន្តទៀត។

មន្ត្រីជំនាញគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា បានត្រៀមខ្លួនរួចរាល់សម្រាប់បញ្ចៀសបញ្ហាជំនន់ទឹកភ្លៀងនេះហើយដោយសម្អាតប្រឡាយតូចធំ តាមតំបន់ប្រាសាទ និងទ្វារទឹកផ្សេងៗ ដើម្បីឲ្យទឹកភ្លៀងហូរចេញលឿន មិនដក់នៅយូរក្នុងតំបន់ប្រាសាទ។

លោក កៀន សុយីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក បញ្ជាក់នៅព្រឹកថ្ងៃទី១២ ខែតុលានេះថា បើជំនន់ទឹកភ្លៀងលើកនេះ មានកម្រិតប្រហាក់ប្រហែលនឹងទឹកភ្លៀងកាលពីថ្ងៃទី២-១០កន្លងមកនេះ គឺមិនមានបញ្ហាអ្វីនោះទេទាំងក្នុងតំបន់អង្គរ និងក្រុងសៀមរាប។

លោកបន្ថែមថា ចំពោះទឹកជំនន់ដែលអាចនឹងហូរធ្លាក់មកពីភ្នំគូលែនក្នុងពេលដែលមានភ្លៀងខ្លាំងនោះ នឹងត្រូវបញ្ចៀសទៅតាមបណ្តាញនានាចូលស្ទឹង និងបង្ហូរទៅទន្លេសាប មិនអាចបង្កការលិចជន់ក្នុងតំបន់អង្គរ និងក្រុងសៀមរាបឡើយ។ តែចំពោះជំនន់ទឹកភ្លៀង អាចនឹងមានទឹកដក់នៅខ្លះ តែក៏មិនស្ថិតនៅយូរលើសពីមួយថ្ងៃដែរ។

ចំពោះអាងស្តុកទឹកក្នុងតំបន់អង្គរ លោក សុយីម បញ្ជាក់ថា មកទល់ពេលនេះ អាងស្តុកទឹកសំខាន់ដូចជា បារាយណ៍ទឹកថ្លា បារាយណ៍ជ័យតដាក ជាដើម សុទ្ធតែមានចំណុះទឹកគ្រប់គ្រាន់អស់ហើយ មិនបារម្ភពីការខ្វះខាតទឹកនៅរដូវប្រាំង នោះឡើយ។





គម្រោងជួសជុលក្រុមប្រាសាទព្រះពិធុរនាំចូលឧបករណ៍ពិសោធន៍ថ្ម ដើម្បីបម្រើការងារអភិរក្សជួសជុលរបស់ខ្លួន

ផ្សាយនៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ុំង ស្រីភ្នំ រូបភាព ៖ ហ៊ុំង ស្រីភ្នំ

ក្រុមការងារអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធុរគឺមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHF) និងភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA) បាននាំចូលឧបករណ៍ពិសោធន៍កម្រិតរឹងមាំនៃថ្ម ដែលមានឈ្មោះថា Universal Testing Machine (UTM) ដើម្បីបម្រើដល់ការងារចាំបាច់របស់ខ្លួន។

លោក Kim Jiseo អ្នកគ្រប់គ្រងគម្រោងជួសជុលនេះ បញ្ជាក់នៅសៀវភៅថ្ងៃទី១២ ខែតុលាថា ការនាំចូលឧបករណ៍ពិសោធន៍ថ្មមកក្នុងគម្រោងនេះ ដោយសារនៅប្រទេសកម្ពុជាមិនទាន់មានម៉ាស៊ីនប្រភេទនេះនៅឡើយ។ កន្លងមក ក្រុមគម្រោងផ្សេងៗ តែងយកបំណែកថ្មទៅពិសោធនៅប្រទេសផ្សេងៗដូចជា ជប៉ុន ឬថៃជាដើម។

លោកបន្ថែមថា ការនាំចូលម៉ាស៊ីនប្រភេទនេះមកកម្ពុជានឹងជំរុញឲ្យការងារដំណើរការបានលឿន ហើយងាយស្រួល។ ម៉ាស៊ីននេះនឹងជួយយើងឲ្យដឹងអំពីកម្រិតរឹងមាំរបស់ថ្មថា តើអាចប្រើប្រាស់បានយូរប៉ុនណាទៀត ដើម្បីយើងសម្រេចចិត្តប្រើប្រាស់ឡើងវិញឬអត់។ ដូច្នោះ រាល់ថ្មដែលត្រូវប្រើប្រាស់ក្នុងគម្រោងទាំងថ្មចាស់ដែលមានស្រាប់ និងថ្មថ្មីដែលត្រូវជំនួសគឺត្រូវឆ្លងកាត់ពិសោធន៍ពីម៉ាស៊ីននេះ។

លោក Jiseo រៀបរាប់ថា មកទល់នឹងពេលនេះ ក្រុមគម្រោងរបស់លោកបាននាំចូលឧបករណ៍សំខាន់ជាច្រើនដូចជា ម៉ាស៊ីនUTM, ម៉ាស៊ីនកាត់ថ្ម, Microscope, និងឧបករណ៍វាស់កម្រិតទឹកក្រោមដីជាដើម ដែលមានតម្លៃសរុបប្រមាណជាង១លានដុល្លារអាមេរិក។ ឧបករណ៍ទាំងនេះ ត្រូវបានប្រើប្រាស់សម្រាប់ការងារស្រាវជ្រាវ និងពិសោធន៍សម្ភារៈដែលត្រូវជួសជុលប្រាសាទ ដូចជា ថ្មបាយក្រៀម ថ្មកក់ និងលោហធាតុផ្សេងៗ។

លោកបន្ថែមថា រាល់ឧបករណ៍ទំនើបទាំងនេះ ក្រុមការងារបានបណ្តុះបណ្តាលមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរាឲ្យចេះប្រើប្រាស់ដើម្បីបង្កើនសមត្ថភាពរបស់ពួកគាត់។ ជាក់ស្តែង មន្ត្រីជំនាញមកពីប្រទេសកូរ៉េនឹងបណ្តុះបណ្តាលមន្ត្រីអាជ្ញាធរជាតិអប្សរារូបវិធីប្រើប្រាស់ម៉ាស៊ីនUTMនេះ នៅដើមខែវិច្ឆិកាខាងមុខ។

ងាកទៅគម្រោងជួសជុលក្រុមប្រាសាទព្រះពិធុរវិញ លោក Jiseo រៀបរាប់ថា ការជួសជុលបានចាប់ផ្តើមទៅលើរាងហាលនៃប្រាសាទកោរសក់។ ការងារនេះកំពុងចាប់ផ្តើមដំណើរការ ដោយមានមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរារៀបរាប់ ដែល សហការធ្វើគឺមន្ត្រីជំនាញផ្នែកបុរាណវិទ្យា វិស្វកម្ម និងជំនាញជួសជុល។ ក្រៅពីនេះ កម្មករខ្មែរចំនួន១២រូបកំពុង បំពេញការងារជួសជុលជាមួយអ្នកជំនាញ។



ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាចូលរួមគោរពវិញ្ញាណក្ខន្ធគម្រប់ខួប៥ឆ្នាំរបស់សម្តេចព្រះបរមរតនកោដ្ឋ

ផ្សាយនៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ សៀន ប៊ុនសិរ

នាវេលាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចូលរួមគោរពវិញ្ញាណក្ខន្ធគម្រប់ខួប៥ឆ្នាំ នៃការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរដែលប្រព្រឹត្តទៅនៅព្រះរាជវាំងណាក់ខេត្តសៀមរាប។

ប្រជានុរាស្ត្រខ្មែរទូទាំងនគរចង់ចាំមិនភ្លេចឡើយនូវវេលានេះកាលពី៥ឆ្នាំមុន និងមានការសោកស្តាយជាអនេកដែលបាក់បង់ព្រះមហាក្សត្រដ៏ឆ្លើមនៃព្រះរាជាណាចក្រកម្ពុជា។

កូនចៅ ចៅទួតទាំងអស់មិនភ្លេចឡើយនូវគុណបំណាច់ ស្នាព្រះហស្តរបស់សម្តេចឪ សម្តេចតា សម្តេចតាទួតចំពោះ ប្រជារាស្ត្រខ្មែរនិងប្រទេសខ្មែរទាំងមូល។ សូមគុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក តាមថែរក្សាដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋបានយាងទៅចាប់បដិសន្ធិក្នុងទីស្ថានដ៏បរិក្ខេបឃ្លាតឡើយ។





អាជ្ញាធរជាតិអប្សរាចុះហាមឃាត់ការដឹកដីធ្វើអាងហែលទឹកនៅក្នុងអាហារដ្ឋានប្រាសាទនាងពៅ

ផ្សាយនៅថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ អ៊ីសា ប៊ុណ្ណី

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ លោក គង់ មរកត ប្រធានស្តីទីនាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការនៃ អាជ្ញាធរជាតិអប្សរា បានដឹកនាំកម្លាំងចុះហាមឃាត់ការដឹកដីធ្វើអាងហែលទឹកនៅក្នុងអាហារដ្ឋានប្រាសាទនាងពៅ ដែល ស្ថិតក្នុងតំបន់១នៃមណ្ឌលយុទ្ធសាស្ត្រអង្គរ មានទីតាំងនៅភូមិខៀន សង្កាត់គោកចក ក្រុងសៀមរាប។

លោក គង់ មរកត បានឱ្យដឹងថា ក្រោយទទួលបានដំណឹងពីប្រជាពលរដ្ឋនៅម្តុំនោះ ក្រុមការងារសណ្តាប់ធ្នាប់ក៏បានចុះ មកដល់ទីតាំងផ្ទាល់ ហើយធ្វើការហាមឃាត់ភ្លាមៗឱ្យបញ្ឈប់ការដឹកដីរបស់ម្ចាស់កម្មសិទ្ធិ អ្នកស្រី កង សុកញ្ញា និង លោក តាន់ ម៉េងហ្វឺង មានមុខរបរជាអ្នកលក់ដូរ ដែលគាត់មានបំណងធ្វើជាអាងហែលទឹកសម្រាប់អ្នកមកពិសារអាហារក្នុង អាហារដ្ឋានអាចហែលទឹកលេងកម្សាន្តបាន។

លោក មរកត បន្តទៀតថា ចំពោះការចុះអនុវត្តច្បាប់នេះ ក៏មិនមានការប្រតិកម្មជំទាស់ពីម្ចាស់សំណង់អីដែរ គាត់ថែមទាំង បានទទួលកំហុស ហើយបានឱ្យម្ចាស់សំណង់ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពខុសច្បាប់នេះបន្តទៀត ក្នុងនោះដែរក៏ បានបែបអូស យកអ៊ុចស្តារកាយដីមួយគ្រឿងយកទៅរក្សាទុករង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់។

លោក តាន់ ម៉េងហ្វឺង បានបញ្ជាក់ពីបំណងនៃការដឹកដីនេះ គឺដើម្បីធ្វើអាងហែលទឹកសម្រាប់ក្មេងៗ ដែលមានជម្រៅ៥០ សង់ទីម៉ែត្រ មានបណ្តោយ១៥ម៉ែត្រ និងទទឹង១០ម៉ែត្រ។ លោកក៏បានដឹងថា ទីនេះស្ថិតក្នុងតំបន់១នៃមណ្ឌលយុទ្ធសាស្ត្រអង្គរ

ត្រូវការពារ តែមិនដឹងថាការដឹកដីនេះវាប៉ះពាល់ដល់ផ្នែកស្ទឹងខ្លះនោះទេ ទើបលោកសម្រេចចិត្តដឹកទៅ ព្រោះវាស្ថិតក្នុងកម្រិត រាក់ដែរ។ លោក តាន់ ម៉េងហ្វឹង ក៏សារភាពទទួលកំហុស និងចូលរួមថែរក្សាតំបន់បេតិកភណ្ឌ ព្រមទាំងសន្យាបញ្ឈប់ សម្ម ភាពដឹកដីបន្តទៀត ហើយនឹងធ្វើទៅតាមការសម្រេចរបស់អាជ្ញាធរជាតិអប្សរា បើតម្រូវឱ្យលុបដី លោកនឹងលុបភ្លាម។



ទេសភាពស្រះស្រង់នារដូវវស្សា

ផ្សាយនៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ ហ៊ុំ រឺទី

ស្រះស្រង់មានបណ្តោយ ៧៨០ម៉ែត្រ និងទទឹង ៣៨០ម៉ែត្រ ត្រូវបានព្រះមហាក្សត្រខ្មែរនាសម័យអង្គរស្ថាបនាឡើងនា ចុងសតវត្សទី១២ ដើមសតវត្សទី១៣។ ស្រះស្រង់មានទឹកជាប្រចាំទាំងរដូវប្រាំងនិងរដូវវស្សា ដោយទទួលទឹកពីទឹកភ្លៀង និងទឹកក្រោមដី ដែលជ្រាបចូលពីបារាយណ៍ខាងកើត។

ចាប់ពីបារាយណ៍ខាងកើតរឹងទឹក ធ្វើឱ្យទឹកក្នុងស្រះស្រង់បានប្រែប្រួលផងដែរ ព្រោះរំពឹងតែលើទឹកភ្លៀងប៉ុណ្ណោះ។ ក្នុង គោលបំណងរក្សាលំនឹងទឹកក្នុងស្រះស្រង់ឱ្យបានពេញ និងមានទេសភាពស្រស់ស្អាត ជាទឹកយកនៃភ្លៀរទេសចរជាតិ និងអន្តរជាតិនោះ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានរៀបចំប្រឡាយបង្ហូរទឹកពីទំនប់តាន់រៀវ ចូលមកស្រះស្រង់ ដែល មានប្រវែង ៧គម។

រដូវវស្សានាឆ្នាំនេះ ស្រះស្រង់កំពុងមានទេសភាពស្រស់ស្អាត ដោយសារមានទឹកថ្លាឈ្នុងពេញមាត់ស្រះ ដែលធ្វើឱ្យភ្លៀរ ទេសចរគយគន់ហើយ លាន់មាត់សរសើរមិនដាច់។ ជារៀងរាល់ព្រឹក ភ្លៀរទេសចរបរទេសជាច្រើនដែលតែងមកទស្សនា ថ្ងៃឆ្លុះចាំងនឹងស្រះស្រង់មានពណ៌មាសយ៉ាងស្រស់ស្អាត។



ឯកសារព័ត៌មានផ្សាយនៅលើតេឡេវិស័ន និងបណ្តាញទំនាក់ទំនងសង្គម របស់អាជ្ញាធរជាតិអប្សរាប្រចាំឆមាសទី២ ឆ្នាំ២០១៧

យោងតាមឯកសារប្រវត្តិសាស្ត្រ ស្រះស្រង់ពុំមានតួនាទីជាអាងស្តុកទឹកសម្រាប់ការងារកសិកម្មទេ តែជាស្រះកម្សាន្តរបស់ព្រះរាជាសម័យបុរាណ និងមានកូនប្រាសាទតូចមួយនៅចំកណ្តាល ដែលគេអាចឃើញកូនប្រាសាទនេះតែក្នុងរដូវប្រាំងដែលមានទឹករាក់ខ្លាំងប៉ុណ្ណោះ។

សូមទស្សនាទិដ្ឋភាពស្រះស្រង់នាពេលនេះដូចតទៅ៖



ក្រសួងការបរទេសហ្វីលីពីនមានបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា

ផ្សាយនៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ ហ៊ី វីឌី

ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការបច្ចេកទេសនៃក្រសួងការបរទេសប្រទេសហ្វីលីពីន (Technical Cooperation Council of The Philippines-TCCP) បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា នាពេលអនាគត។

ក្នុងកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ ឯកអគ្គរដ្ឋទូត ហ្វីលីពីន និងជាប្រធាន TCCP **ឯកឧត្តម** Jose Maria Carino បញ្ជាក់ថា TCCP គឺជាស្ថាប័នសហប្រតិបត្តិការអន្តរជាតិរបស់ ហ្វីលីពីន ដែលតែងបានបង្កើនសកម្មភាពសហប្រតិបត្តិការអន្តរជាតិជាច្រើនវិស័យផ្សេងៗ ហើយដោយឡែកសម្រាប់អាជ្ញាធរ ជាតិអប្សរា TCCP ចាប់អារម្មណ៍លើការងារបណ្តុះបណ្តាលជំនាញដល់អ្នកពាក់ព័ន្ធការងារអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ដោយលោកផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្ស និងការលើកកម្ពស់សេដ្ឋកិច្ចសង្គមតាមរយៈវិស័យទេស- ចរណ៍ និងកសិកម្មក្នុងតំបន់អង្គរ។



លោក Carino បន្ថែមថា ការបណ្តុះបណ្តាលផ្នែកភាសា និងជំនាញច្បាស់លាស់ដល់ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ក៏ជា កត្តា គន្លឹះក្នុងការផ្សាយចេញនូវវប្បធម៌ប្រពៃណីដ៏ផ្ទៃផង់របស់ខ្មែរ ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើន។ វិធានការបង្កើតគំនិតច្នៃប្រឌិតប្លែកផលិតផលទេសចរណ៍ទាក់ទងដំណាំ និងធម្មជាតិដូចជាសួនមេអំបៅ សួនចិញ្ចឹមយូ រឺ សួន ដំណាំហូបផ្លែផ្សេងៗក៏ជាចំណុចទាក់ទាញភ្ញៀវទេសចរឲ្យស្នាក់នៅស្ងៀមរាប់នៅកាន់តែយូរដែរ។

ឯកឧត្តម ហង់ លៅ អគ្គនាយករង និងជាតំណាង **ឯកឧត្តមបណ្ឌិត ស៊ី ហ៊ាន់** អគ្គនាយកអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា អាជ្ញាធរជាតិអប្សរារីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រទេសហ្វីលីពីន ដែលមានគម្រោងសហការជាមួយអាជ្ញាធរ ជាតិអប្សរា។ ឯកឧត្តមបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្សគឺជាការងារអាទិភាពមួយ ដែលអាជ្ញាធរជាតិអប្សរា កំពុងយកចិត្តទុកដាក់ ជាពិសេស គឺការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់មន្ត្រីបុគ្គលិកបច្ចេកទេស ក៏ដូចជាប្រជាពលរដ្ឋ ក្នុងតំបន់អង្គរ ដែលអាចជួយឲ្យគាត់ទាញយកនូវចំណូលដោយផ្ទាល់ពីវិស័យទេសចរណ៍។

អាជ្ញាធរជាតិអប្សរារង់ចាំស្វាគមន៍អ្នកជំនាញមកពីប្រទេសហ្វីលីពីន ដើម្បីបន្តបណ្តុះបណ្តាលមន្ត្រីបុគ្គលិកបច្ចេកទេសនៃ អាជ្ញាធរជាតិអប្សរាលើជំនាញផ្សេងៗ ពាក់ព័ន្ធនឹងការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់មណ្ឌលវិទ្យាន អង្គរ។



អគ្គនាយកអាជ្ញាធរជាតិអប្សរាជ្រើសរើសគម្រោងជួសជុលព្រះបរមរាជវាំងទីក្រុងអង្គរ ជាមួយស្ថាប័ន CSA របស់ចិន

ផ្សាយនៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ ហ៊ុំ វីឌី

នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា **ឯកឧត្តមបណ្ឌិត ស៊ី ម៉ាប់** បានជួបពិភាក្សា ការងារជាមួយតំណាងក្រុមរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរ ហៅកាត់ថា CSA អំពីលទ្ធភាពកិច្ចសហប្រតិបត្តិការ ជួសជុលព្រះបរមរាជវាំងទីក្រុងអង្គរធំដែលអាចនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលឆ្នាំ២០១៨។

កិច្ចពិភាក្សានេះផ្ដោតសំខាន់លើការឯកភាពផ្នែកបច្ចេកទេសរៀបចំគម្រោងក្នុងដំណាក់កាលដំបូង ជាពិសេសកំណត់ទំហំនៃ ដំណើរការជួសជុល និងពង្រឹងរចនាសម្ព័ន្ធទីតាំងមួយចំនួនដូចជាផ្នែកខ្លះនៃកំពែង ខ្លោងទ្វារព្រះបរមរាជវាំង និងប្រាសាទ ភិមាសអាកាស។

ថ្លែងក្នុងជំនួបនោះ តំណាងស្ថាប័ន CSA លោក Xu Yen អនុប្រធានបណ្ឌិតសភាចិនផ្នែកបេតិកភណ្ឌវប្បធម៌ បានសម្តែង នូវ សេចក្តីអរគុណដែលអាជ្ញាធរជាតិអប្សរាជានិច្ចជាកាលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ក្នុងពេល កន្លង មក និងបានបង្ហាញពីជំហរដ៏រឹងមាំក្នុងការបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយអាជ្ញាធរជាតិអប្សរា។

មានប្រសាសន៍ក្នុងជំនួបនេះ **ឯកឧត្តមបណ្ឌិត ស៊ី ម៉ាប់** អគ្គនាយកអាជ្ញាធរជាតិអប្សរា បានស្នើឲ្យភាគីចិនពិភាក្សា ល្អិត ល្អន់និងសហការល្អជាមួយនាយកដ្ឋានជំនាញផ្សេងៗរបស់អាជ្ញាធរជាតិអប្សរាដើម្បីឲ្យដំណើរការនៃគម្រោងនេះអនុវត្តបាន ទៅដោយរលូន។ ម្យ៉ាងវិញទៀត ឯកឧត្តមបណ្ឌិត បានបញ្ជាក់ជូនភាគីចិនថា អាជ្ញាធរជាតិអប្សរាបានត្រៀមខ្លួនរួច រាល់ អំពីកិច្ចសហប្រតិបត្តិការនេះ។

សូមបញ្ជាក់ថាស្ថាប័ន CSA នៃសាធារណរដ្ឋម៉ាឌីស្កាបានចូលរួមជួសជុលប្រាសាទចៅសាយទេវតាក្នុងឆ្នាំ១៩៩៨ និង រួចរាល់នៅឆ្នាំ២០០៨ ។ រីឯការជួសជុលប្រាសាទកែវចាប់ផ្តើមនៅឆ្នាំ២០០៧ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០១៧ ខាងមុខ។





សូមអញ្ជើញទស្សនាទិដ្ឋភាពប្រាសាទបន្ទាយក្តី

ផ្សាយនៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ ហ៊ុំ រិទ្ធី

ប្រាសាទបន្ទាយក្តីមានទីតាំងស្ថិតនៅទល់មុខនឹងស្រះស្រង់ និងកសាងឡើងនៅចុងសតវត្សទី១២។ ទោះជាប្រាសាទបន្ទាយក្តីមិនសូវមានការនិយមដូចជាប្រាសាទតាព្រហ្ម និងប្រាសាទព្រះខ័នក៏ដោយ តែប្រាសាទនេះ មានរចនាបថដូចគ្នានិងកសាងឡើងក្នុងសម័យកាលតែមួយ។

នៅក្នុងបរិវេណប្រាសាទនេះហើយ ដែលសាកលវិទ្យាល័យសូហ្វ៊ីយ៉ារបស់ជប៉ុនបានដឹកនាំក្រុមនិស្សិតបុរាណវិទ្យាធ្វើកំណាយ ស្រាវជ្រាវនាឆ្នាំ២០០០-២០០១ ហើយបានប្រទះឃើញបដិមាព្រះពុទ្ធរូបចំនួន២៧៤អង្គកប់នៅក្នុងដី។ បដិមាស្ទើរតែទាំងអស់គឺធ្លាក់អំពីថ្នាក់ លើកលែងបដិមា៣អង្គដែលធ្វើពីសំរិទ្ធ។ បដិមាភាគច្រើនបំផុតគឺជាព្រះពុទ្ធរូបប្រក់នាគហើយបាត់ព្រះកេស។ ជាមួយគ្នានេះដែរ ក្នុងកំណាយនេះ គេក៏បានរកឃើញថ្មគោលព្រះពាន់ដ៏ធំមួយ។ បច្ចុប្បន្នចម្លាក់ទាំងអស់នេះតម្កល់ទុកនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សម្រាប់សាធារណជនចូលទស្សនាបានជាប្រចាំ។

ក្នុងរដូវវស្សាដូចនេះ មិនសូវមានភ្ញៀវទេសចរច្រើនទេដែលចូលទៅទស្សនាប្រាសាទបន្ទាយក្តី។ តាមការបញ្ជាក់ពីភ្នាក់ងារទេសចរណ៍ គឺមានភ្ញៀវទស្សនាប្រហែល១ពាន់នាក់ជារៀងរាល់ថ្ងៃ។ បើក្នុងរដូវប្រាំង (High Season) ភ្ញៀវទេសចរអាចកើនដល់ជាង២ពាន់នាក់ក្នុងមួយថ្ងៃ។

ដើម្បីថែរក្សាប្រាសាទមួយនេះ អាជ្ញាធរជាតិអប្សរាបានរៀបចំក្រុមភ្នាក់ងារទេសចរណ៍ចំនួន១៩នាក់ ចាំមើលភ្ញៀវជាប្រចាំ។ ការឈរជើងជាប្រចាំរបស់ភ្នាក់ងារទាំងនេះ គឺដើម្បីណែនាំភ្ញៀវកុំឱ្យធ្វើអ្វីដែលខុសឆ្គងដូចជា ការឡើងលើតំបន់ហាមឃាត់ ឬការស្លៀកខើបខ្លីចូលប្រាសាទជាដើម។

អ្នកស្រី ហ៊ឹង ម៉េត ដែលធ្វើការងារនេះជិត២០ឆ្នាំមកហើយ រៀបរាប់ថា ចាប់ពីពេលដែលអាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមប្រតិបត្តិអង្គរមក ភ្ញៀវភាគច្រើនមិនសូវធ្វើអ្វីខុសឆ្គងនៅក្នុងប្រាសាទទេ។ អ្នកស្រីបន្តថា មានភ្ញៀវតិចតួចប៉ុណ្ណោះដែលឆ្លៀតលូចឡើង ឬអង្គុយលើតំបន់ហាមឃាត់ ប៉ុន្តែពេលដែលក្រុមការងារណែនាំ ពួកគាត់ក៏ព្រមគោរពតាមដោយមិនប្រកែករឹងទទឹងដែរ។

សូមទស្សនាកម្រងរូបភាពប្រាសាទបន្ទាយក្តីដូចខាងក្រោម ៖





ប្រាសាទតាសោម

ផ្សាយនៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ ហ៊ឺង ស្រីវ័ត្ត

ប្រាសាទតាសោម បានកសាងឡើងនៅចុងស.វទី១២ ដើមស.វទី១៣នៃគ.ស ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានទីតាំងស្ថិតនៅវែងធំ ខាងកើតប្រាសាទនាគព័ន្ធ មានកំពែង៣ជាន់ ហើយកំពែងនីមួយៗមានខ្លោងទ្វារ ចេញចូល និងសំណង់ប្រាង្គកណ្តាលរំលេចដោយក្បាច់រចនាដ៏ច្រើន។

ប្រាសាទតាសោម ត្រូវបានគេបំផ្លាញដោយចេតនាក្នុងរវាងស.វទី១៥១៦ ដែលធ្វើឱ្យប្រាសាទនេះស្ថិតក្នុងសភាពបែកបាក់ និងទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរអស់ជាច្រើនរយឆ្នាំ។ នៅឆ្នាំ១៩៩៨ អង្គការមូលនិធិប្រាសាទពិភពលោក (WMF) និង

អាជ្ញាធរជាតិអប្សរាបានសហការគ្នារៀបចំគម្រោងអភិរក្សប្រាសាទតាសោមឡើងវិញ ហើយបានបញ្ចប់គម្រោងឱ្យរួចរាល់ ជាស្ថាពរនៅឆ្នាំ២០១២។

កិច្ចការដែលអង្គការមូលនិធិប្រាសាទពិភពលោកបានធ្វើនៅប្រាសាទតាសោម គឺបានរៀបចំឯកសារទាក់ទងនឹងប្រាសាទ ពង្រឹងចេតនាសម្បជញ្ញវិញដែលបាក់បែក ខូចខាត និងត្រង់ផ្នែកដែលរលំធ្លាក់ឱ្យរឹងមាំល្អ ព្រមទាំងរៀបចំសម្រួលដល់ការ ទស្សនារបស់ភ្ញៀវទេសចរ ក៏ដូចជាពន្យល់រៀបរាប់បង្ហាញពីប្រវត្តិសាស្ត្រទាក់ទងនឹងប្រាសាទតាសោមផងដែរ។ បន្ថែមពី នោះ ក្រុមការងារគម្រោងក៏បានសម្អាតច្រកចេញចូល រោងទង និងទីធ្លាជុំវិញប្រាសាទឱ្យស្អាត ដើម្បីសម្រួលដល់ការឆ្លង កាត់ពីលិចទៅកើត។ ពិសេសគឺខ្លោងទ្វារខាងលិចនិងខាងកើត ក៏ត្រូវបានធ្វើការជួសជុលនិងពង្រឹងឡើងវិញឱ្យមាំមាំ និង ធានាបាននូវសុវត្ថិភាពដល់ភ្ញៀវទេសចរពេលឆ្លងកាត់។

បើទោះបីប្រាសាទនេះតូច នៅឆ្ងាយបន្តិចពីប្រាសាទផ្សេងៗក៏ដោយ ក៏កម្រទេសចររំលងណាស់ ព្រោះប្រាសាទនេះមាន ក្បាច់ចេតនាល្អរស់រវើក មានប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍ រួមទាំងសោភ័ណភាពទេសភាពគួរឱ្យចង់ទស្សនា និងទៅលេង កម្សាន្ត។

តោះសូមទស្សនាកម្រងរូបភាពទិដ្ឋភាពប្រាសាទតាសោមដូចតទៅ៖





សារមន្ទីរព្រះនរោត្តមសីហនុអង្គរ បណ្តុំនៃចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ចម្លាក់សិល្បៈ បម្រែបម្រួលនៃសាសនានៅកម្ពុជា នាអតីតកាល

ផ្សាយនៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ ហ៊ឺង ស្រីវិគ្គ

សារមន្ទីរព្រះនរោត្តមសីហនុអង្គរ ដែលមានទីតាំងស្ថិតនៅ ភូមិបឹងដូនប៉ា ឃុំស្នួក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មិនត្រឹមតែជាទីកន្លែងពិព័រណ៍នូវបដិមាជាច្រើនសំរាប់ទស្សនាប៉ុណ្ណោះទេ តែក៏ជាកន្លែងដែលផ្តន្ទរចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ចម្លាក់សិល្បៈ និងបម្រែបម្រួលនៃសាសនាខ្មែរនាអតីតកាល។ អ្នកទស្សនាអាចទទួលបាននូវចំណេះដឹងជ័កម្រនេះក្នុងការទៅទស្សនា នៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ហើយបើសម្រាប់កុលបុត្រខ្មែរវិញ ចំណេះដឹងទាំងនេះគឺមានតម្លៃជា ទីបំផុត។

តាមរយៈការអត្ថាធិប្បាយដ៏ក្លោះក្លាយនៃមគ្គុទ្ទេសក៍ប្រចាំសារមន្ទីរនេះ អ្នកទស្សនានឹងអាចទទួលបានចំណេះដឹងជាច្រើនពីប្រវត្តិសាស្ត្រនៃមនុស្សខ្មែរ ដែលបានរស់នៅលើទឹកដីខ្មែរតាំងពីក្នុងសម័យកាលដ៏យូរលង់មកហើយ។ មិនតែប៉ុណ្ណោះ តាមរយៈពិពណ៌នាទាំងនេះ អ្នកទស្សនាក៏នឹងបានឃើញអំពីប្រពៃណី ទំនៀមទម្លាប់ដែលបុព្វបុរសខ្មែរកាលពីជាង៣ពាន់ឆ្នាំមុន កប់សព ដាក់គ្រឿងបន្លុងជាមួយសព និងគ្រឿងអលង្ការផ្សេងៗ។ ក្នុងពេលជាមួយគ្នានេះដែរ អ្នកទស្សនាក៏អាចរៀន សម្គាល់នូវក្បាច់ចម្លាក់ផ្សេងៗដែលជាចនាបថនៃចម្លាក់ក្នុងសម័យកាលសំខាន់ៗដូចជា សម័យបាគួន សម័យអង្គរ និងសម័យបាយ័នជាដើម ដែលចម្លាក់នីមួយៗសុទ្ធតែមានលក្ខណៈសម្គាល់ដោយឡែកខុសពីគ្នា។ ម្យ៉ាងទៀត អ្នកទស្សនា ក៏នឹងអាចឃើញរូបភាពប្លែកគ្នានៃប្រភេទកុលាលក្ខណៈនៃខ្មែរបុរាណ និងកុលាលក្ខណៈនៃបរទេសដូចជា ចិន និងជប៉ុន ជាដើម។

ដោយឡែកនិយាយអំពីការបម្រែបម្រួលសាសនាវិញ អ្នកទស្សនានឹងអាចយល់ដឹងបន្ថែមទៀតពីការផ្លាស់ប្តូរសាសនាក្នុងរជ្ជកាលសំខាន់ៗដែលបានជះឥទ្ធិពលដល់ចម្លាក់ និងសំណង់ប្រាសាទនានាក្នុងអារ្យធម៌អង្គរ តាមរយៈចម្លាក់សាសនាផ្សេងៗជាច្រើនដែលមាននៅលើជញ្ជាំងប្រាសាទ។ ផ្អែកតាមការពន្យល់និងអត្ថាធិប្បាយរបស់មគ្គុទ្ទេសក៍ យ៉ាងហោចណាស់ក៏អ្នកទស្សនាបានដឹងថា ការផ្លាស់ប្តូរសាសនានាំឲ្យមានការប្តូរទីតាំងតម្កល់បដិមាចម្បងៗនៅតាមប្រាសាទ និងរហូតដល់ជញ្ជូនយកបដិមាទាំងនោះចេញពីក្នុងប្រាសាទទៅកប់ទុកក្នុងដីចោលទៀតផង។

ដើម្បីទទួលបានទទួលយកចំណេះដឹងទាំងនេះពីសារមន្ទីរនេះ សូមអញ្ជើញទៅទស្សនានៅសារមន្ទីរព្រះសីហនុអង្គរទាំងអស់គ្នា ដោយគ្រាន់តែចំណាយប្រាក់១០០០រៀលប៉ុណ្ណោះសម្រាប់ចូលទស្សនា។ តម្លៃសំបុត្រចូលទស្សនាសម្រាប់ភ្ញៀវបរទេសគឺ៣ដុល្លា ហើយក៏នឹងទទួលបានសេវាកម្មដូចគ្នាដែរ។ ពិពណ៌នាទាំងនេះ បើករៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ៥ល្ងាច។

តោះ!នាំគ្នាទៅមើលសារមន្ទីរព្រះសីហនុអង្គរទាំងអស់គ្នា!



លលាដ៍ក្បាលមនុស្សដែលមានអាយុជាង៣ពាន់ឆ្នាំ មានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

ផ្សាយនៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៧ អត្ថបទ ៖ អ៊ីសា វ៉ហ្គីណី រូបភាព ៖ ហ៊ីង ស្រីវិគ្គ

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានដាក់តាំងវត្ថុបុរាណជាច្រើនប្រភេទ រួមមាន បដិមា កុលាលកាជន៍ ផ្ទះបុរាណ សាកសព ឬឆ្អឹងខ្មោចមនុស្សសម័យបុរាណ ។ល។ លលាដ៍ក្បាលមនុស្សបុរាណកាល ក៏ជាកម្មវត្ថុមួយដាក់តាំងបង្ហាញ ក្នុងសារមន្ទីរនេះដែរ។ លលាដ៍ក្បាលមនុស្សបុរាណកាលនោះត្រូវបានអ្នកសិក្សាស្រាវជ្រាវរកឃើញថា មានអាយុជាង ៣ ពាន់ឆ្នាំមកហើយ។

តាមឯកសារស្រាវជ្រាវបានបង្ហាញថា លលាដ៍ក្បាលមនុស្សបុរាណកាលនេះ ស្ថិតក្នុងសម័យយុគសំរិទ្ធ និងបានរកឃើញ នៅក្នុងបាតបារាយណ៍ទឹកថ្លា ក្នុងអំឡុងពេលអ្នកស្រាវជ្រាវបុរាណវិទ្យាបានធ្វើកំណាយស្រាវជ្រាវនៅបារាយណ៍ទឹកថ្លា ឆ្នាំ ២០០៤-២០០៥ ។

ការធ្វើកំណាយស្រាវជ្រាវខាងលើ ធ្វើឡើងដោយអ្នកបុរាណវិទ្យាខ្មែរនៃអាជ្ញាធរជាតិអប្សរា សហការជាមួយសាលាបារាំង ចុងបូព៌ា នៅលើទីតាំងចំនួន២ គឺបារាយណ៍ទឹកថ្លា និងស្ថានីយ៍ព្រៃក្នុង។

មគ្គុទ្ទេសក៍នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ **លោក គុន ផល្លី** បានឱ្យដឹងថា លលាដ៍ក្បាលមនុស្សបុរាណកាល ដែល តាំងក្នុងសារមន្ទីរ ជាលលាដ៍ក្បាលរបស់មនុស្សផ្សេងគ្នា និងស្លាប់ដោយសារជំងឺ ២ប្រភេទ។ លោកបញ្ជាក់ថា លលាទី មួយ ដែលដាក់តាំងនៅជាន់លើ គឺស្លាប់ដោយសារ ជំងឺធ្មេញ និងទី២ ស្លាប់ដោយសារ ជំងឺឈាមស ស៊ីឈាម ក្រហម។ ការនេះ ធ្វើឱ្យអ្នកស្រាវជ្រាវយល់ថា ជំងឺប្រភេទនេះ មានតាំងពីជាង ៣ពាន់ឆ្នាំមកម្ល៉េះ។

តាមមគ្គុទ្ទេសក៍ដដែល លលាក្បាលមនុស្សបុរាណកាលនេះ បានទាក់ទាញភ្ញៀវទេសចររបរទេសជាច្រើន ពិសេសទាក់ទង ទៅនឹងការស្លាប់ ដោយសារ ជំងឺឈាមស ស៊ីឈាមក្រហម។ **លោក ផល្លី** ពន្យល់ថា ភ្ញៀវទេសចរភ្ញាក់ផ្អើលទៅនឹងជំងឺនេះ ព្រោះថា វាមានតាំងពីជាង ៣ពាន់ឆ្នាំមកហើយ។

គួរឱ្យដឹងផងដែរថា សាកសពដែលគេប្រទះឃើញនៅបាតបារាយណ៍ទឹកថ្លា ពេលធ្វើកំណាយ ទាំងអស់មាន៥៩សាកសព ហើយសាកសពទាំងនោះរក្សាបាននូវទ្រង់ទ្រាយសពភាគច្រើន។ បើផ្អែកតាមលទ្ធផលស្រាវជ្រាវ អ្នកស្រាវជ្រាវបានទាញ សេចក្តីសន្និដ្ឋានថា ១) ដោយសារបាតបារាយណ៍ជាប្រភេទដីខ្សាច់ ដែលមិនសម្បូរជាតិដែក ឬជាតិអាស៊ីត ២) បុព្វបុរស សម័យនោះ បានលើកដីទប់ធ្វើបារាយណ៍ (បារាយណ៍ទឹកថ្លា ឬខាងលិច) ដើម្បីយកទឹកប្រើប្រាស់ ដូច្នេះទើបធ្វើឱ្យទី តាំងនេះ មានគុណភាពត្រជាក់ជាប់រហូតមក។



ឯកសារព័ត៌មានផ្សាយនៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម របស់អាជ្ញាធរជាតិអប្សរាប្រចាំឆមាសទី២ ឆ្នាំ២០១៧

មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាទទួលការបណ្តុះបណ្តាលអំពីនីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់ឆ្នាំ២០១៨

ផ្សាយនៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ អ៊ីសា រ៉ូប៊ីណី

ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់ថវិកាជាតិឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព អាជ្ញាធរជាតិអប្សរាបានសហការជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំបទបង្ហាញ ក្រោមប្រធានបទ “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អាជ្ញាធរជាតិអប្សរា” រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ខែតុលា ឆ្នាំ ២០១៧។

កម្មវិធីនេះរៀបចំឡើងនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដើម្បីបណ្តុះបណ្តាលមន្ត្រីបុគ្គលិកពាក់ព័ន្ធ ឲ្យទទួលបានការយល់ ដឹងកាន់តែច្បាស់លើចរន្ត និងប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាអាជ្ញាធរជាតិអប្សរាសម្រាប់ឆ្នាំ២០១៨ខាងមុខ។

វាក្នុងដែលបានធ្វើបទបង្ហាញគឺជាមន្ត្រី និងជាគ្រូបង្គោលដែលអញ្ជើញមកពី នាយកដ្ឋានថវិកានីយកម្ម នៃអគ្គនាយកដ្ឋាន ថវិកា អគ្គនាយកដ្ឋានតនាគារជាតិ នាយកដ្ឋានហិរញ្ញកិច្ចនៃអគ្គនាយកដ្ឋានថវិកា និងគ្រូបង្គោលដែលអញ្ជើញមកពី អគ្គ នាយកដ្ឋានលទ្ធកម្មសាធារណៈ។

ចំណុចសំខាន់ដែលបានលើកមកបង្ហាញមានដូចជា គោលការណ៍ណែនាំស្តីពី នីតិវិធីរៀបចំថវិកា ការអនុវត្តជាក់ស្តែងស្តីពី នីតិវិធីរៀបចំថវិកា នីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់ថវិកាកម្មវិធី កិច្ចបញ្ជីកាតណនេយ្យដោយរដ្ឋទេយ្យករ បុរេប្រទាន និងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈជាដើម។

ការរៀបចំវគ្គនេះឡើង គឺក្នុងគោលបំណងជំរុញឲ្យមន្ត្រីបុគ្គលិកមានភាពងាយស្រួលក្នុងការរៀបចំគម្រោងថវិកា ដើម្បី អនុវត្តការងាររបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងតម្លាភាព។ ជាពិសេស វគ្គបណ្តុះបណ្តាលនេះក៏ដើម្បីបញ្ជ្រាបការយល់ដឹង បន្ថែមលើ ខ្លឹមសារសារាចរលេខ ០០១ សហវ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដាក់ឱ្យប្រើប្រាស់តាមប្រកាសលេខ ១៩១១ សហវ. ប្រក ចុះថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពី “ គោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី”។



ផ្នែកទី ៥ ប្រចាំខែវិច្ឆិកា

អាជ្ញាធរជាតិអប្សរាឧបត្ថម្ភដល់កីឡាករនិងគណៈកម្មការទូកងរមកពីស្រុក និងក្រុងក្នុងរមណីយដ្ឋានអង្គរ

ផ្សាយនៅថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៧


អត្ថបទ ៖ អឺសា វ៉ហ៊ីណី

រូបភាព ៖ អឺសា វ៉ហ៊ីណី

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០១៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ និងទី៣ ខែវិច្ឆិកា ខាងមុខនេះនៅតាមបណ្តោយដងស្ទឹងខេត្តសៀមរាប។ ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករ និងចូលរួមលើកតម្កើង ប្រពៃណី ទំនៀមទម្លាប់ជូនតាក្នុងការប្រារព្ធព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំនេះ អាជ្ញាធរជាតិអប្សរាបានចូលរួមឧបត្ថម្ភ ថវិកាដល់កីឡាករអុំទូកមកពីស្រុក-ក្រុងចំនួន៥ដែលមកពីភូមិសាស្ត្រក្នុងតំបន់រមណីដ្ឋានអង្គរ រួមមាន ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកអង្គរធំ និងស្រុកពួក។

ថវិកាដែលឧបត្ថម្ភនាពេលនេះ រួមមាន ក្រុងសៀមរាប ៥០ម៉ឺនរៀល ស្រុកបន្ទាយស្រី ៥០ម៉ឺនរៀល ស្រុកប្រាសាទបាគង ៥ ០ម៉ឺនរៀល ស្រុកអង្គរធំ ៥០ម៉ឺនរៀល ស្រុកពួក ៥០ម៉ឺនរៀល និងគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តសៀមរាប ចំនួន ១លានរៀល។

គួរបញ្ជាក់ថា **លោកជំនាញ តឿង សកុណា** រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ក្នុង នាមជាថ្នាក់ដឹកនាំនៃស្ថាប័នគ្រប់គ្រង ការពារ ថែរក្សា អភិរក្សប្រាសាទ វប្បធម៌ប្រពៃណីខ្មែរ សូមចូលរួមគាំទ្រយ៉ាងខ្លាំង ចំពោះការលើកតម្កើងព្រះរាជពិធីបុណ្យជាតិដែលមានតាំងពីបរមបុរាណដែលជាវប្បធម៌ដ៏ផ្សេងរស់ខ្មែរ និងសូមចូលរួម លើកទឹកចិត្តដល់កីឡាករអុំទូកទាំងអស់ ដែលបានចំណាយកម្លាំងកាយចិត្តដើម្បីក្លាយជាកម្លាំងស្នូលទ្រទ្រង់ និងរួម ចំណែកថែរក្សាវប្បធម៌ប្រពៃណីឱ្យស្ថិតស្ថេរយូរអង្វែងក្នុងបេះដូងកូនខ្មែរ។





គម្រោងអភិរក្សក្រុមប្រាសាទព្រះពិធុរបើកសម្ពោធបន្ទប់ពិសោធន៍បម្រើដល់ការងារអភិរក្សជួសជុល

ផ្សាយនៅថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧

អត្ថបទ ៖ សេន សៃត រូបភាព ៖ ហ៊ុំ វីឌី

ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងមូលនិធិការពារបេតិកភណ្ឌវប្បធម៌កូរ៉េ KCHF និង KOICA គម្រោងជួសជុលក្រុមប្រាសាទព្រះពិធុរបើកសម្ពោធជាផ្លូវការនូវបន្ទប់ពិសោធន៍ ដែលផ្ទុកដោយឧបករណ៍វិទ្យាសាស្ត្រជាច្រើនបម្រើដល់ការងារអភិរក្សជួសជុលនៅក្នុងក្រុមប្រាសាទព្រះពិធុ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព **ឯកឧត្តមបណ្ឌិត ស៊ី ម៉ាំង** អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Jeong Jun Gil ប្រធាន KOICA ប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ **ឯកឧត្តម វ៉ិម ស្ទូ** អគ្គលេខាធិការរងគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា **ឯកឧត្តម Park Seung Yoo** អគ្គកុងស៊ុលរបស់ស្ថានទូតកូរ៉េប្រចាំខេត្តសៀមរាប ព្រមមន្ត្រីបុគ្គលិកជាច្រើនរូបទៀត។

លោក Kim Jiseo អ្នកគ្រប់គ្រងគម្រោងជួសជុលនេះបញ្ជាក់ថា គម្រោងអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធុមានរយៈពេល៤ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ជាមួយនឹងទឹកប្រាក់ប្រមាណ៤លានដុល្លារ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ។ គម្រោងនេះមានការងារចម្បងៗចំនួន៥ដែលត្រូវអនុវត្តគឺ ការងារស្រាវជ្រាវចងក្រងឯកសារ ការបណ្តុះបណ្តាលមន្ត្រីអាជ្ញាធរជាតិអប្សរា ការជួសជុលរាងកាយនៃប្រាសាទកោរសក់ រោងព័ត៌មាន និងបន្ទប់ពិសោធន៍នេះ។

ដោយឡែកបន្ទប់ពិសោធន៍នេះបំពាក់ដោយសម្ភារៈទំនើបៗដែលមិនធ្លាប់មាននៅកម្ពុជា មានដូចជា ឧបករណ៍ពិសោធន៍ភាពរឹងមាំរបស់ថ្ម UTM ម៉ាស៊ីនកាត់ថ្ម ម៉ាស៊ីនMicroscope និងឧបករណ៍វាស់ទឹកក្រោមដីជាដើម ដែលចំណាយថវិកាសរុបជាង១លានដុល្លារ និងដាក់ឲ្យដំណើរការចាប់ពីឆ្នាំ២០១៧នេះតទៅ។

ឯកឧត្តមបណ្ឌិត ស៊ី ម៉ាំង បានបង្ហាញនូវមោទនភាពនៃទំនាក់ទំនងយ៉ាងរលូនរវាងអាជ្ញាធរជាតិអប្សរា និងសាធារណរដ្ឋកូរ៉េ ដែលឈានមកដល់ការសហការអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធុរួមគ្នានៅពេលនេះ។ ឯកឧត្តមបញ្ជាក់ថា ពិធីសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវបន្ទប់ពិសោធន៍នៅពេលនេះ គឺជាសក្ខីភាពនៃដំណើរការយ៉ាងជោគជ័យជាបណ្តើរៗនៃគម្រោងជួសជុល។ ជាពិសេស ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះដៃគូគម្រោងដែលបានយកចិត្តទុកដាក់លើការងារ



បណ្តុះបណ្តាលសមត្ថភាពមន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរា ដែលជាកត្តាសំខាន់បំផុតសម្រាប់និរន្តរភាពនៃការងារគ្រប់គ្រង មណីយដ្ឋានអង្គរទាំងបច្ចុប្បន្ន និងអនាគត។



អាជ្ញាធរជាតិអប្សរានិងស្ថាប័នCHICOនៃសាធារណរដ្ឋកូរ៉េ ចុះអនុស្សាវរណៈយោគយល់គ្នាលើគម្រោងជួសជុល និងអភិ រក្សាលានជល់ដំរី

ផ្សាយនៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ីង ស្រីភ្នំ រូបភាព ៖ ហ៊ុំ វិទ្ធី


នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ អាជ្ញាធរដើម្បីការពារមណីយដ្ឋាននិងរៀបចំតំបន់អង្គរ ហៅកាត់ថា អាជ្ញាធរជាតិ អប្សរា និងអង្គការសហប្រតិបត្តិការអន្តរជាតិលើវិស័យបេតិកភណ្ឌវប្បធម៌នៃសាធារណរដ្ឋកូរ៉េ (CHICO) បានចុះហត្ថ លេខាលើអនុស្សាវរណៈយោគយល់គ្នាដើម្បីអភិរក្សនិងជួសជុលលានជល់ដំរី។

ពិធីចុះហត្ថលេខាលើអនុស្សាវរណៈនេះប្រារព្ធធ្វើនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាព **ឯកឧត្តមបណ្ឌិត ស៊ី ម៉ាំង** អគ្គនាយកអាជ្ញាធរជាតិអប្សរានិងភាគីកូរ៉េ ដឹកនាំដោយ Dr. CHOI តំណាងរបស់ CHICO កូរ៉េ។

ឯកឧត្តមបណ្ឌិត ស៊ី ម៉ាំង បានលើកឡើងថា គម្រោងអភិរក្សនិងជួសជុលលានជល់ដំរី ជាជំហានថ្មីមួយទៀតនៅក្នុងកិច្ច សហការជួសជុលនិងអភិរក្សបុរាណដ្ឋាននៅក្នុងតំបន់អង្គររបស់សាធារណរដ្ឋកូរ៉េ បន្ថែមលើគម្រោងកិច្ចសហការនៅក្រុម ប្រាសាទព្រះពិធុរ ដែលមានស្ថាប័នKCHFជាអ្នកទទួលខុសត្រូវ។ ថ្មីៗមកនេះ មូលនិធិការពារបេតិកភណ្ឌវប្បធម៌កូរ៉េ

KCHF និង KOICA ក៏បានបើកសម្ពោធបន្ទប់ពិសោធន៍មួយនៅក្នុងមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរាផងដែរ ដែលបានរួមចំណែកយ៉ាងច្រើនផ្នែកពិសោធន៍ផ្សេងៗនៅតំបន់អង្គរ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា កិច្ចសហការនេះ មិនផ្ដោតសំខាន់តែលើការងារជួសជុលនិងអភិរក្សទេ យើងក៏យកចិត្តទុកដាក់ផងដែរលើ ផ្នែកស្រាវជ្រាវនិងបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងស្ថាប័នអាជ្ញាធរជាតិអប្សរា ដោយមានអ្នកជំនាញកូរ៉េជាអ្នកបង្ហាត់បង្ហាញ ចែករំលែកបទពិសោធន៍។ យើងសង្ឃឹមថា នាថ្ងៃអនាគតកិច្ចសហការនេះ នឹងផ្តល់ផ្លែផ្កាយ៉ាងល្អប្រសើររវាងអាជ្ញាធរជាតិអប្សរា និងCHICO។



បន្ទាយសំរែ ៖ ពាប្រាសាទតូចតែមានរចនាបថស្រដៀងនឹងប្រាសាទអង្គរវត្ត

ផ្សាយនៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ ហ៊ុំ វិធី

ប្រាសាទបន្ទាយសំរែស្ថិតនៅខាងកើតបាយណ៍យសោធរតដាក់ (បាយណ៍ខាងកើត) ប្រហែល២០០ម៉ែត្រ និងមានចម្ងាយប្រហែល២គីឡូម៉ែត្រពីភូមិប្រដាក់។

បន្ទាយសំរែស្ថិតនៅក្នុងរចនាបថអង្គរវត្ត ស្ថាបនាឡើងក្នុងសម័យដំណាលគ្នានឹងប្រាសាទអង្គរវត្តដែរ ពោលគឺនៅពាក់កណ្តាល ទី១នៃសវត្សរ៍ទី១២ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) ដើម្បីឧទ្ទិសដល់ព្រះនារាយណ៍នៃព្រហ្មញ្ញសាសនា។



ទម្រង់ស្ថាបត្យកម្មនៃប្រាសាទនេះមានរាងស្ទើរជាបួនជ្រុង ហ៊ុំព័ទ្ធដោយកំពែងថ្មបាយក្រៀមពីរជាន់ ដោយមានប្រាង្គកណ្តាល មួយ និងហោត្រៃពីរនៅឈមមុខនឹងប្រាង្គកណ្តាល។ ទម្រង់ប្លង់ស្ថាបត្យកម្ម និងក្បាច់ចម្លាក់ប្លែកពីប្រាសាទអង្គរវត្ត លើកលែងតែប្រាង្គកណ្តាល និងបង្គាន់ដែននាគមានលក្ខណៈស្រដៀងគ្នាខ្លាំងនឹងប្រាសាទអង្គរវត្ត។

តាំងពីឆ្នាំ១៩៣០មក សាលាបារាំងចុងបូព៌ាប្រទេសបានចូលទៅត្រួសត្រាយសម្ភាគផ្លូវ និងបរិវេណជុំវិញប្រាសាទនេះ។ នៅចន្លោះឆ្នាំ១៩៣៦-១៩៤៤ បុរាណដ្ឋានបន្ទាយសំរែទទួលបានការទល់ទ្រ និងពង្រឹងដោយផ្នែកខ្លះ។ កិច្ចគាំពារ និងអភិរក្សនៅសម័យនោះ បានប្រើសម្ភារៈដែកសម្រាប់ធ្វើជាស្នូលដែកទាម និងប្រើបេតុងសម្រាប់ជាន់ដើមទម្រ។

ចាប់ពីឆ្នាំ២០១៥មកទល់នឹងបច្ចុប្បន្ន ក្រុមអភិរក្សថ្មីនៃអាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលនិងថែរក្សាបង្គាន់ដែននាគ និងផ្តែរចំនួនពីរនៅតួប៉មកណ្តាល។ កិច្ចការជួសជុលនេះធ្វើឡើងដោយអ្នកជំនាញខ្មែរសុទ្ធ ដែលទទួលបានការបណ្តុះបណ្តាល និងបទពិសោធន៍ការងារពីស្ថាប័នអន្តរជាតិដូចជា GACP របស់អាឡឺម៉ង់ជាដើម។



ក្នុងខែតុលា អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតការជួសជុលសំណង់តូចៗបានចំនួន ៤៧ករណី

ផ្សាយនៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧

អត្ថបទ ៖ អ៊ីសា វ៉ារីណី រូបភាព ៖ ក្រុមការងារសហគមន៍

របាយការណ៍របស់ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ប្រចាំខែតុលា ឆ្នាំ២០១៧ ការអនុញ្ញាតសំណើជួសជុលតូចៗ តាមការស្នើរបស់ប្រជាពលរដ្ឋតាមរយៈក្រុមការងារសហគមន៍ មានចំនួន ៤៧ករណី ក្នុងនោះបានអនុញ្ញាតដល់ប្រជាពលរដ្ឋ ចំនួន ៣១ករណី។

ក្នុងរបាយការណ៍ដដែល ក្នុងចំណោមការអនុញ្ញាតឱ្យសាងសង់ និងជួសជុលតូចតាចទាំង ៣១ករណីនោះ មាននៅស្រុកប្រាសាទបាគង ៤ករណី ស្រុកពួក ៣ករណី ក្រុងសៀមរាប ២ករណី និងស្រុកបន្ទាយស្រី ២២ករណី ហើយការ អនុញ្ញាតទាំងនេះ គឺធ្វើឡើងក្រោយពីក្រុមការងារចុះទៅពិនិត្យឃើញថាជាប្រជាពលរដ្ឋចាស់ និងតម្រូវការជាក់ស្តែង។

ក្រៅពីការងារអនុញ្ញាតសាងសង់ និងជួសជុលហើយនោះ ក្នុងនោះក្រុមការងារសហគមន៍ ក៏បានជួយការងារមួយចំនួនផងដែរក្នុងនោះរួមមាន ការងារមនុស្សធម៌ និងកម្មវិធីផ្សេងៗទៀត ដូចជា ចុះពិនិត្យមើលភ្លើងឆេះផ្ទះ២ខ្នងនៅភូមិថ្នល់ទទឹង ឃុំប្រដាក ស្រុកបន្ទាយស្រី ផ្តល់កូនឈើប្រណិតចំនួន ៨០០ដើម ដល់សាលាវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ពិនិត្យទីតាំងសុំកាយដីដាក់លូរំដោះទឹក នៅឃុំខ្នាត ស្រុកពួក និងពិនិត្យផ្ទះពលរដ្ឋ១ករណី ដែលដួលរំលំដោយខ្យល់បក់នៅភូមិជូនកែវ ឃុំជូនកែវ ស្រុកពួក។

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ត្រូវបានបង្កើតឡើងដើម្បីផ្សព្វផ្សាយអំពីបេតិកភណ្ឌ បញ្ញាបច្ចេកទេសដ៏ដ្ឋងដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់បានចូលរួមក្នុងកិច្ចការពារបេតិកភណ្ឌ។ ទន្ទឹមនឹងនេះ ក្រុមការងារសហគមន៍ក៏បានឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដែលស្នើសុំជួសជុលតិចតួច និងអនុញ្ញាតជូនភ្លាមៗនៅនឹងមូលដ្ឋាន ដើម្បីសម្រួលដល់ពេលវេលា និងការធ្វើដំណើររបស់ពួកគាត់។ លើសពីនេះទៀត ក្រុមការងារសហគមន៍ក៏ជាក្រុមជួយសង្គ្រោះបន្ទាន់ក្នុងករណីគ្រោះថ្នាក់ធម្មជាតិដែលកើតមានឡើងចំពោះប្រជាពលរដ្ឋក្នុងតំបន់អង្គរ និងនាំយកអំណោយចែកជូនស្រ្តីទើបសម្រាលកូនជាដើម។





GACP នឹងប្រារព្ធខួប២០ឆ្នាំនៃការងារអភិរក្សអង្គរ

ផ្សាយនៅថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ ហ៊ុំ វិធី

គម្រោងអភិរក្សអាឡឺម៉ង់-អប្សរា ដែលហៅកាត់ថា GACP (German Apsara Conservation Project) សហការជាមួយ អង្គការយូណេស្កូប្រចាំកម្ពុជា នឹងប្រារព្ធខួប២០ឆ្នាំនៃកិច្ចការអភិរក្សអង្គរ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា បន្ទាប់ពីកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការ ICC-Agnkor នាខែធ្នូខាងមុខនេះ។

បើមិនមានអ្វីប្រែប្រួលទេ កម្មវិធីរៀនក្នុងខួប២០ឆ្នាំនៃការងារអភិរក្សអង្គររបស់អាឡឺម៉ង់ ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា និងយូណេស្កូនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។ ពិធីនេះរៀបចំឡើងស្របពេល ដែលអ្នកជំនាញនៃគណៈកម្មាធិការ ICC-Angkorមកជួបជុំគ្នា ក្នុងកិច្ចប្រជុំពេញអង្គរបស់ខ្លួននៅថ្ងៃទី១៣-១៤ ខែធ្នូ នេះដែរ។

នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កិច្ចពិភាក្សាទ្វេភាគីរវាងតំណាង GACP អាឡឺម៉ង់ដឹកនាំដោយ លោក សាស្ត្រាចារ្យ Hans Leisen និងអាជ្ញាធរជាតិអប្សរាដឹកនាំដោយ **ឯកឧត្តមបណ្ឌិត ស័្នំ ម៉ាម៉** ត្រូវបានរៀបចំឡើងនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដើម្បីបង្កើតគណៈកម្មការរួមមួយក្នុងការរៀបចំពិធីប្រព្រឹត្តទៅដោយរលូន។

តាមគម្រោង ពិធីដ៏មានខ្លឹមសារនេះនឹងប្រារព្ធឡើងនៅសាលសន្និសីទអង្គនៃអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ **លោកជំទាវ ឆឿន សកុណា** រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា និងអគ្គរដ្ឋទូតអាឡឺម៉ង់ប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់មន្ត្រី និងអ្នកជំនាញការជាន់ខ្ពស់របស់អង្គការយូណេស្កូ និងគណៈកម្មាធិការ ICC-Angkor។

សូមបញ្ជាក់ថា ប្រទេសអាឡឺម៉ង់តាមរយៈសាកលវិទ្យាល័យ បច្ចេកវិទ្យា សិល្បៈ និងវិទ្យាសាស្ត្រ TH Köln បានចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវទៅលើចម្លាក់អប្សរានៅប្រាសាទអង្គរវត្តចាប់ពីឆ្នាំ១៩៩៥មក និងបានចាប់ផ្តើមសហការជាមួយអាជ្ញាធរជាតិអប្សរាបង្កើតគម្រោងជួសជុលចម្លាក់អប្សរា និងចម្លាក់លៀននៅប្រាសាទអង្គរវត្តពីឆ្នាំ១៩៩៧ រហូតមកដល់បច្ចុប្បន្ន។ ក្រៅពីប្រាសាទអង្គរវត្ត GACP ក៏បានជួសជុលផ្នែកខ្លះដូចជា ចម្លាក់សិលាចារឹកជាដើមនៅប្រាសាទក្រវ៉ាន់ និង

នៅប្រាសាទបាគង។ ស្នាដៃដ៏ចម្បងមួយទៀតនៃGACPគឺការបណ្តុះបណ្តាលមន្ត្រីជំនាញខ្មែរលើជំនាញអភិរក្សថ្ម ក្រោម កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ រហូតមកទល់ពេលនេះ មន្ត្រីជំនាញជា ច្រើនរូប មានសមត្ថភាពអាចអនុវត្តការងារអភិរក្សថ្មដោយក្រុមខ្មែរសុទ្ធសាធ ដូចជា ការជួសជុលបង្កាន់នាគនៅប្រាសាទ បន្ទាយ សំរែ ជួសជុលចម្លាក់តោនៅប្រាសាទក្រវ៉ាន់ និងការជួសជុលចម្លាក់ផ្តែរដែលរលុះធ្លាក់ពីប្រាសាទឥដ្ឋនៅបាគង ជាដើម។



ប្រវត្តិចេតិយ ជ័យនន្ទ ដែលសង់ក្នុងបរិវេណប្រាសាទអង្គរវត្ត

ផ្សាយនៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ អត្ថបទ ៖ អ៊ីសា ហ្គីណី រូបភាព ៖ អ៊ីសា ហ្គីណី

ចេតិយ ជ័យនន្ទ មានទីតាំងស្ថិតនៅខាងក្រោយក្នុងបរិវេណប្រាសាទអង្គរវត្ត ទិសខាងកើត នៃថែវទី៣។ មានមនុស្សតិច ណាស់ ដែលបានដឹងពីប្រវត្តិចេតិយនេះ អ្នកខ្លះក៏មិនដឹងថាជាចេតិយផង ចំណែកអ្នកខ្លះទៀត ក៏មិនទាន់បានឃើញដែរ។ តើចេតិយនេះមានមានប្រវត្តិបែបណា? ហេតុអ្វីបានជាមនុស្សនៅសម័យនោះ សង់ចេតិយក្នុងបរិវេណប្រាសាទយ៉ាង ដូច្នេះ?

នៅថែវទី៣ ខាងកើត នៃប្រាសាទអង្គរវត្ត ទល់មុខចេតិយ ជ័យនន្ទ មានសិលាចារឹកមួយផ្ទាំង បានសរសេររៀបរាប់យ៉ាង ពិស្តារ ជុំវិញប្រវត្តិនៃការសង់ចេតិយនេះ។ យោងតាមការស្រាវជ្រាវរបស់លោកស្រីបណ្ឌិត ពៅ សារវស័ ដែលជាអ្នកប្រាជ្ញ អក្សរសាស្ត្រខ្មែរ បានឱ្យដឹងថា ចេតិយនេះ សង់ឡើងនៅឆ្នាំ ១៧០១ នៃគ.ស និង ១៦២៣ សករាជ។



លោកបណ្ឌិត អិ ជាវិទូ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិ ស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានពន្យល់ថា សិលាចារឹកខាងលើបានរៀបរាប់ពីទុក្ខសោករបស់លោក ជ័យនន្ទ ដែលបានបាត់បង់ប្រពន្ធ និងកូន និង បាននាំសាកសពមកបញ្ចុះក្នុងចេតិយនៅអង្គរវត្ត។ លោកបន្ថែមថា លោក ជ័យនន្ទ ជាមន្ត្រីខ្ពង់ខ្ពស់ម្នាក់ ដែលបម្រើការក្នុង រាជវាំង ដែលកាលនោះរាជធានីនៅឧត្តុង្គ។


លោក អិ ជាវិទូ បានបន្តថា៖ « គេដឹងត្រឹមថា គាត់មានទុក្ខពេលបាត់បង់ប្រពន្ធ និងកូន ហើយក៏មិនដឹងថា ការស្លាប់នោះដោយសារបញ្ហាអ្វីដែរ។ ដូច្នោះ គាត់មិនដឹងយកទៅបញ្ចុះនៅទីណាឱ្យស័ក្តិសម ក៏សម្រេចយកមកបញ្ចុះនៅអង្គរវត្តទៅ ដែលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់»។

តាមការពន្យល់របស់ លោក អិ ជាវិទូ និងយោងតាមសិលាចារឹក ចាប់ពីស.វទី១៦ ដល់ទី១៨ ប្រាសាទអង្គរវត្ត ត្រូវបានគេឱ្យឈ្មោះថា «ព្រះវិស្ណុលោក» ដែលជាព្រះបច្ចាមរណនាមរបស់ព្រះបាទ សូរ្យវរ្ម័នទី២។ នេះមានន័យថា ប្រាសាទអង្គរវត្តនាសម័យកាលនោះ ត្រូវបានគេចាត់ទុក ជាប្រាសាទផង និងជាចេតិយផង។ យោងតាមសិលាចារឹកនៅ អង្គរវត្ត ទាំងរាស្ត្រ និងខ្សែរាជវង្សានុវង្សនាសម័យនោះ បានមកសំពះព្រះ ធ្វើបុណ្យ ប្រោសខ្ញុំ និងធ្វើសច្ចាប្រណិធាន ជាដើម។ នេះបើតាមការឱ្យដឹងពី លោក អិ ជាវិទូ។

នៅសម័យនោះ ទាំងលោក ជ័យ នន្ទ និងរាស្ត្រទូទៅ បានយកសាកសពទៅបញ្ចុះនៅទីដែលគេចាត់ទុកថាជាកន្លែងខ្ពង់ខ្ពស់ និងអស្ចារ្យ។ ជំនឿនេះ មានគោលហេតុមក ដោយអ្នកស្រុកដែលមានជំនឿ តែងយកធាតុទៅបញ្ចុះនៅបរិវេណប្រាសាទអង្គរវត្ត។ លោក អិ ជាវិទូ បានលើកឧទាហរណ៍អំឡុងឆ្នាំ ២០០០ជាង ពេលលោកធ្វើកំណាយពីប្រព័ន្ធបង្ហូរទឹកក្នុងបរិវេណប្រាសាទ ក៏ប្រទះឃើញគំនរឆ្អឹងជាច្រើន ទាំងកប់ផ្ទាល់ដី និងខ្លះដាក់ក្នុងកុលាលភាជន៍។

ការណ៍នេះហើយ ទើបធ្វើឱ្យអ្នកស្រាវជ្រាវ បានទាញសេចក្តីសន្និដ្ឋានយ៉ាងច្បាស់លាស់ថា ប្រហែលអ្នកស្រុក មានបំណងចង់ក្លាប់និស្ស័យជាមួយចេតិយដ៏ធំខ្ពង់ខ្ពស់ របស់ព្រះបាទសូរ្យវរ្ម័នទី២ ឬប្រាសាទអង្គរវត្ត ដើម្បីឱ្យអ្នកដែលបានស្លាប់ទៅបានខ្ពង់ខ្ពស់ដែរ។





គម្រោងជួសជុលក្រុមប្រាសាទព្រះពិធុរអញ្ជើញមន្ត្រីអ្នកជំនាញខ្មែរបណ្តុះបណ្តាលបុគ្គលិកលើជំនាញជួសជុល

ផ្សាយនៅថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧

អត្ថបទ ៖ សេន សែត

រូបភាព ៖ ហ៊ឺង ស្រីវ័ត្ត

គម្រោងអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធុរបស់មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ KCHF និង KOICA សហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងបើកវគ្គបណ្តុះបណ្តាលជំនាញជួសជុលថ្មដល់មន្ត្រីបុគ្គលិកដែលបំពេញអភិរក្សជួសជុលនៅក្នុងគម្រោងនេះរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅការដ្ឋានប្រាសាទការសក់នៃក្រុមប្រាសាទព្រះពិធុរផ្ទាល់។

គ្រូឧទ្ទេសនៃវគ្គបណ្តុះបណ្តាលគឺជាមន្ត្រីជំនាញខ្មែរ លោក ឡុង ណារី និង លោក រីក រ៉េត ដែលជាមន្ត្រីមានជំនាញលើការងារព្យាបាលថ្មជាច្រើនឆ្នាំ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា។ ការបើកវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបន្ថែមចំណេះដឹងនិងជំនាញដល់មន្ត្រីបុគ្គលិកខ្មែរ ដើម្បីបំពេញការងារអភិរក្សជួសជុលឲ្យកាន់តែមានប្រសិទ្ធភាពក្នុងគម្រោងជួសជុលក្រុមប្រាសាទព្រះពិធុរ។

លោក ឡុង ណារី បញ្ជាក់ថា មេរៀនសំខាន់ៗដែលលោកបានយកចែករំលែកដល់សិក្ខាកាម នៅពេលនេះគឺពាក់ព័ន្ធនឹងការព្យាបាលថ្ម។ លោករៀបរាប់ថា “យើងបានបង្រៀនពួកគាត់ឲ្យចេះធ្វើឯកសារ ដូចជា ការរៀបចំផែនទី ការបង្ហាញអំពីប្រភេទជំងឺរបស់ថ្ម និងសរសេររៀបរាប់អំពីវិធីសាស្ត្រ និងសម្ភារៈដែលយើងត្រូវព្យាបាលជាដើម”។

លោកណារីបន្តថា “តពីនេះយើងបានបង្រៀនពួកគាត់ឲ្យចេះយកជាតិអំបិលចេញពីថ្ម យកជាតិដែកចេះ និងស៊ីម៉ង់ដែលបារាំង បានប្រើប្រាស់ក្នុងសម័យមុនដើម្បីជួសជុលប្រាសាទជាដើម។ បន្ទាប់មក យើងក៏បង្រៀនពួកគាត់ឲ្យចេះវិធីតថ្ម ការផ្សំសារធាតុផ្សំដើម្បីភ្ជាប់ថ្មជាដើម”។ លោកបន្ថែមថា រយៈពេលប៉ុណ្ណោះមិនគ្រប់គ្រាន់ទេសម្រាប់មេរៀនព្យាបាលថ្ម តែវាជាមូលដ្ឋានគ្រឹះសម្រាប់ក្រុមការងារនៅទីនេះ។ ជាពិសេស ក្រុមការងាររបស់លោកនឹងនៅតាមជួយក្នុងពេលក្រោយៗ ទៀតនៅពេលដែលក្រុមការងារត្រូវការរូបលោក។

លោក Park Dong Hee មន្ត្រីសម្របសម្រួលនៃគម្រោងនេះបញ្ជាក់ថា ការអញ្ជើញមន្ត្រីជំនាញខ្មែរមកបណ្តុះបណ្តាលនៅពេលនេះ គឺដោយសារយើងដឹងថា ពួកគាត់មានបទពិសោធន៍គ្រប់គ្រាន់សម្រាប់ការងារព្យាបាលថ្ម ចាស់មុនយកមកប្រើប្រាស់ឡើងវិញ។ យើងមានអ្នកជំនាញកូរ៉េវិទ្យាល័យព្យាបាលថ្មនេះដែរ តែជាប្រភេទថ្មផ្សេងពីនេះ។ យើងចង់បានបច្ចេកទេសរបៀបនេះទៅផ្ទៀងផ្ទាត់ជាមួយអ្នកជំនាញរបស់យើងដែរ ហើយយើងរំពឹងឆ្លងកាត់ការពិសោធន៍បន្តិចទៀតទៅ យើងនឹងអាចចែករំលែកទៅវិញទៅមកពីបច្ចេកទេសរបស់ខ្មែរ និងអ្នកជំនាញកូរ៉េនាពេលអនាគត។



លោក Dong Hee បន្ថែមថា នេះមិនមែនជាវគ្គបណ្តុះបណ្តាលដំបូងនោះទេ គម្រោងបានគិតគូរលើការបណ្តុះបណ្តាល ជាសំខាន់ជាមួយគ្នានឹងការងារអភិរក្សជួសជុល។ យើងបានរៀបចំវគ្គបណ្តុះបណ្តាលជាច្រើនវគ្គរួចមកហើយ ដូចជា ការវាស់ស្ទង់ទឹកក្រោមដី ការសិក្សាអំពីរចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលលើការប្រើប្រាស់ឧបករណ៍ទំនើបៗជាដើម។ ជាមួយគ្នានេះ យើងក៏បានបញ្ជូនមន្ត្រីជំនាញទៅទទួលវគ្គបណ្តាលរយៈពេល៣ខែនៅប្រទេសកូរ៉េផងដែរ។

សិក្ខាកាមដែលចូលរួមវគ្គវគ្គបណ្តុះបណ្តាលនេះ គឺជាមន្ត្រីរបស់អាជ្ញាធរជាតិអប្សរាព្រំដែនសហការធ្វើក្នុងគម្រោងគឺមន្ត្រីជំនាញផ្នែកបុរាណវិទ្យា វិស្វកម្ម និងជំនាញជួសជុល។ ក្រៅពីនេះ កម្មករខ្មែរចំនួន១២រូបកំពុងបំពេញការងារជួសជុលជាមួយអ្នកជំនាញ។



អាជ្ញាធរជាតិអប្សរានិងមន្ទីរពេទ្យបេតិកភណ្ឌវប្បធម៌ខេត្តសានឡុងចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍វប្បធម៌និងបេតិកភណ្ឌក្រុង Jining និងតំបន់អង្គរ

ផ្សាយនៅថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សៃត រូបភាព ៖ ហ៊ុំ វិធី


នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រធានមន្ទីរពេទ្យបេតិកភណ្ឌវប្បធម៌ខេត្តសានឡុងនៃសាធារណរដ្ឋប្រជាមានិតចិនបានដឹកនាំគណៈប្រតិភូជាច្រើនរូបចូលជួបសម្តែងការគួរសមជាមួយ **ឯកឧត្តម ហង់ ឆេរី** អគ្គនាយករងតំណាង **ឯកឧត្តម បណ្ឌិត ស៊ី ម៉ាម៉** អគ្គនាយកអាជ្ញាធរជាតិអប្សរា និងបានចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌក្រុង Jining និងតំបន់អង្គរខេត្តសៀមរាប។

លោកអនុប្រធានមន្ទីរបេតិកភណ្ឌវប្បធម៌ខេត្ត Wang Lei បានថ្លែងចំណាប់អារម្មណ៍រីករាយជាខ្លាំងចំពោះជំនួបជាមួយ ថ្នាក់ដឹកនាំ និងក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា។ លោកក៏បានបង្ហាញពីសក្តានុពលនៅខេត្តសានទុងថាជាខេត្តមួយ ស្ថិតនៅភាគខាងកើតនៃប្រទេសចិន មានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី៣ និងជាខេត្តមានប្រជាជនច្រើនលំដាប់ ទី២ក្នុង ប្រទេស។ បើនិយាយពីប្រវត្តិសាស្ត្រនិងវប្បធម៌នៅខេត្តនេះ គឺមានតាំងពី៨០០០ឆ្នាំមុនមកម៉្លេះ ដោយមានសំណៅ ឯកសារ និងការស្រាវជ្រាវពីបុរាណវិទូច្បាស់លាស់។ លើសពីនោះទៀត អ្វីដែលល្បីល្បាញជាងគេនៅខេត្តនេះ គឺជាស្រុក កំណើតរបស់ទស្សនវិទូ ខុងដឺ និងមានតំបន់ទេសចរណ៍ល្បីល្បាញជាច្រើនដូចជា ភ្នំថៃសាន មហាកំពែង ដែលសុទ្ធតែជា សម្បត្តិបេតិកភណ្ឌពិភពលោក និងមានឆ្នេរសមុទ្រជាង៣០០០គីឡូម៉ែត្រវែងជាងគេ។ ក្នុងនោះមានបេតិកភណ្ឌវប្បធម៌ ចំនួន១៩៧ដែលទទួលស្គាល់ពីរដ្ឋាភិបាលចិន និងមេធាវីយដ្ឋានវប្បធម៌និងអភិរក្ស១៧៩១កន្លែងដែលបានទទួលស្គាល់ ដោយខេត្តសានទុងថែមទៀត។

លោករំពឹងថា ខេត្តសានទុងនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនក្នុងការពង្រឹងចំណងមិត្តភាពនៃប្រទេស ទាំងពីរដែលមាន តាំងពីយូរអង្វែង។ ពិសេសផ្តល់ឱកាសសហការគ្នាជាបន្តទៀតទៅអនាគតកាន់តែប្រសើរឡើងវាងក្រុង Jinining និងអាជ្ញា ធរជាតិអប្សរាលើផ្នែកគ្រប់គ្រងវប្បធម៌ទេសចរណ៍។

ថ្ងៃក្នុងឱកាសនោះ **ឯកឧត្តម ហង់ ពៅ** ក៏បានលើកឡើងថា នេះជាការចាប់ផ្តើមដ៏ល្អនៃទំនាក់ទំនងនៃស្ថាប័នទាំងពីរលើ ផ្នែកមិត្តភាពនិងការងារគ្រប់គ្រង ការអភិរក្សបេតិកភណ្ឌវប្បធម៌។ ឯកឧត្តមបន្តទៀតថា បើទោះបីអង្គរទើបមានប្រវត្តិ ជាង ៣០០០ឆ្នាំ តែក៏ជាអាណាចក្រដ៏ល្បីល្បាញកាលអតីតកាល មានប្រាង្គប្រាសាទជាង៦០០នៅពាសពេញខេត្ត សៀមរាប រួមទាំងវប្បធម៌អរូបីជាច្រើនដែលទទួលបានការយកចិត្តទុកដាក់ ថែរក្សាពីសំណាក់ប្រជាជនក្នុងតំបន់ និងអាជ្ញាធរជាតិ អប្សរា។ គួរបញ្ជាក់ដែរថា ក្នុងតំបន់អង្គរមានកិច្ចសហការអន្តរជាតិជួសជុលប្រាសាទចំនួន១៤ប្រទេស និង២៥គម្រោង ក្នុងនោះក៏មានប្រទេសចិនផងដែរបានជួសជុលប្រាសាទចំនួន២ គឺប្រាសាទតាកែវនិងចៅសាយទេវតា។

ឯកឧត្តមក៏រីករាយនឹងសហការក្នុងផ្នែកពង្រឹងចំណងមិត្តភាព ក៏ដូចជាលើវិស័យគ្រប់គ្រងទេសចរណ៍ បេតិកភណ្ឌវប្បធម៌ នៃក្រុង Jinining និងខេត្តសៀមរាបឱ្យកាន់តែរីកចម្រើន។





មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាចែករំលែកបទពិសោធន៍ការងារគ្រប់គ្រងមណីយដ្ឋានអង្គរដល់ប្រតិភូមកពីប្រទេសឥណ្ឌូណេស៊ី

ផ្សាយនៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សៃត រូបភាព ៖ ហ៊ុំ វិធី

តបតាមការស្នើសុំរបស់ប្រទេសឥណ្ឌូណេស៊ី ដែលបានមើលឃើញពីភាពជោគជ័យនៃការគ្រប់គ្រងតំបន់មណីយដ្ឋានអង្គរនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍លើការងារអភិរក្សមណីយដ្ឋានអង្គរ ដល់ប្រតិភូនៃប្រទេសឥណ្ឌូណេស៊ីចំនួន១២រូប ដែលជាមន្ត្រីជំនាញផ្នែកគ្រប់គ្រងទេសចរណ៍នៅប្រាសាទបូរីប៊ូឌូ។

ការចែករំលែកបទពិសោធន៍នេះ ធ្វើឡើងនៅសណ្ឋាគារបុរីអង្គរខេត្តសៀមរាប ក្រោមអធិបតីភាព **ឯកឧត្តម សុខ សង្វារ** អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដោយមានការធ្វើបទបង្ហាញទៅលើប្រធានបទសំខាន់មួយចំនួនដូចជា តួនាទីនិងបេសកកម្មនៃអាជ្ញាធរជាតិអប្សរា ការងារអភិរក្សជួសជុលប្រាសាទ ការគ្រប់គ្រងបរិស្ថានអង្គរ ការអភិវឌ្ឍសហគមន៍ និងការអភិវឌ្ឍន៍ទេសចរណ៍អង្គរ។

ប្រធានប្រតិភូ **លោក Rino Wicaksono** បានបង្ហាញអំពីគោលបំណងនៃក្រុមការងាររបស់លោកថា ប្រាសាទបូរីប៊ូឌូ (Borobudur) គឺជាប្រាសាទទោលដ៏ល្អឯករបស់ប្រទេសឥណ្ឌូណេស៊ី តែយើងទទួលបានភ្ញៀវទេសចរណ៍តែក្នុងរវាង ៤ ម៉ឺននាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ។ “យើងមកទីនេះដើម្បីរៀនសូត្រពីរបៀបគ្រប់គ្រងមណីយដ្ឋានអង្គរ ជាពិសេស គឺការគ្រប់គ្រងភ្ញៀវទេសចរណ៍ ដែលមកទស្សនាអង្គរជារៀងរាល់ឆ្នាំ។ យើងសង្ឃឹមថា ជំនួបលើកនេះ គឺជាការចាប់ផ្តើមនៃទំនាក់ទំនង ដ៏ល្អនាពេលអនាគតយូរអង្វែងរវាងមណីយដ្ឋានអង្គរ និងប្រាសាទបូរីប៊ូឌូនៃប្រទេសឥណ្ឌូណេស៊ី។” លោកបន្ថែមថា លោកនឹងធ្វើរបាយការណ៍នៃជំនួបនេះដាក់ជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានាធិបតីរបស់លោក ដើម្បីបន្តការងារលើកិច្ចសហប្រតិបត្តិការនេះ។

ឯកឧត្តម សុខ សង្វារ បានបង្ហាញនូវកិច្ចស្នាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ដោយសង្កត់ធ្ងន់ថា អាជ្ញាធរជាតិអប្សរាតែងរីករាយនឹងការចែករំលែក និងសិក្សាផ្លាស់ប្តូរបទពិសោធន៍ការងាររបស់ខ្លួនជាមួយនឹងបណ្តាប្រទេសដទៃជាទីច្នៃ។ ឯកឧត្តមបន្ថែមថា អាជ្ញាធរជាតិអប្សរាពិតជារីករាយក្នុងការបន្តលើកិច្ចសហប្រតិបត្តិការជាផ្លូវការ ដែលអាចនឹងកើតមាននាពេលខាងមុខនេះ រវាងមណីយដ្ឋានអង្គរ និងប្រាសាទបូរីប៊ូឌូ។

ឯកឧត្តមក៏បានបង្ហាញដល់គណៈប្រតិភូអំពីដំណាក់កាលវិវត្តន៍សំខាន់ៗ នៃមណីយដ្ឋានអង្គរដូចជា ការដាក់អង្គរចូលជា សម្បត្តិបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់ក្នុងឆ្នាំ១៩៩២ ការបង្កើតគណៈកម្មាធិការ ICC-Angkor ការកំណត់ ព្រំមណីយដ្ឋានអង្គរ ការបង្កើតអាជ្ញាធរជាតិអប្សរា ការបង្កើតច្បាប់ការពារបេតិកភណ្ឌ និងការទទួលបានសន្តិភាពពេញ លេញលើផ្ទៃប្រទេស តាមរយៈគោលនយោបាយឈ្នះៗ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា **សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រហូតធ្វើឲ្យអង្គរលែងជាបេតិកភណ្ឌពិភពលោកប្រឈមនឹង គ្រោះថ្នាក់ចាប់ពីឆ្នាំ២០០៤មក។

ជាមួយគ្នានេះដែរ ប្រតិភូនៃប្រទេសឥណ្ឌូណេស៊ីក៏បានធ្វើបទបង្ហាញជូនមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាអំពីការងារគ្រប់ គ្រងនៅប្រាសាទបូរីប៊ូឌូ និងការគ្រប់គ្រងទេសចរណ៍នៅទីនោះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ជាមួយអាជ្ញាធរជាតិអប្សរា។



រាជរដ្ឋាភិបាលនិងរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខដល់ព្រះរាជាណាចក្រកម្ពុជានៅប្រាសាទអង្គរវត្ត

ផ្សាយនៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ អ៊ីសា រ៉េហ្សា

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះ រាជាណាចក្រកម្ពុជា នៅដើមខែធ្នូ គឺចាប់ពីថ្ងៃទី២ ដល់ទី៣ ឆ្នាំ២០១៧ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។ ពិធីនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់រាជរដ្ឋាភិបាល ព្រះសង្ឃ និង ប្រជាពលរដ្ឋជាច្រើនពាន់អង្គ/នាក់។

លោកជំនាញ ម៉ែន សំអែន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ចមាន ប្រសាសន៍ក្នុងដំណើរចុះពិនិត្យទីតាំងរៀបចំពិធីនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះថា ដោយអនុវត្តតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់



ឯកសារព័ត៌មានផ្សាយនៅលើតេឡេវីសិន និងបណ្តាញទំនាក់ទំនងសង្គម របស់អាជ្ញាធរជាតិអប្សរាប្រចាំឆមាសទី២ ឆ្នាំ២០១៧

របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចអគ្គិញ្ញបណ្ឌិត ប៊ុន រ៉ានី នឹងរៀបចំពិធីប្តូរស្នង ចម្រើនសេចក្តីសុខដួនព្រះរាជាណាចក្រកម្ពុជា និងដួនប្រជាពលរដ្ឋកម្ពុជា។

តាមប្រសាសន៍របស់ **លោកជំនាញ ម៉ែន សំអុល** ការរៀបចំពិធីនេះ គឺដោយសារព្រះរាជាណាចក្រកម្ពុជាបានទទួលសេចក្តីសុខសប្បាយ និងមានស្ថេរភាពនយោបាយ ប្រែក្លាយពីប្រទេសក្រលំបាកក្នុងសង្គ្រាម មកជាប្រទេសដែលកំពុងអភិវឌ្ឍគ្រប់វិស័យ។ ការរៀបចំពិធីសាសនានេះសោត គឺស្របទៅតាមគោលការណ៍រាជរដ្ឋាភិបាល ក្នុងការបតិបត្តិព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។

ការរៀបចំពិធីប្តូរស្នងចម្រើនសេចក្តីសុខនៅលើទឹកដីអង្គរនេះ តាមការលើកឡើងរបស់ **លោកជំនាញ ម៉ែន សំអុល** ព្រោះថា អង្គរជាទីកន្លែងអច្ឆរិយ ដែលមានប្រាសាទអង្គរវត្ត និងប្រាសាទជាច្រើនទៀត ដែលបុព្វបុរសសម័យមុនបន្សល់ទុក។ ដូច្នោះពិធីប្តូរស្នងនេះ ក្រៅពីសេចក្តីសុខចម្រើនសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋ ក៏ជាការដឹងគុណដល់បុព្វបុរស ដែលបន្សល់ទុកនូវប្រាង្គប្រាសាទបុរាណរាប់ពាន់ ដែលយើងត្រូវរួមគ្នា ថែរក្សាឱ្យបានគងវង្ស ដើម្បីជាការដឹងគុណផងដែរ។

ក្នុងពិធីចុះពិនិត្យទីតាំងដើម្បីរៀបចំពិធីប្តូរស្នងចម្រើនសេចក្តីសុខ ដែលគ្រោងធ្វើនៅដើមខែធ្នូ ខាងមុខ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះដែរ មានការចូលរួមពី**លោកជំនាញ ម៉ែន សំអុល លោកជំនាញ ឆឿន សកុណា** រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា **ឯកឧត្តម ឃឹម ប៊ុនសុខ** អភិបាលនៃគណៈអភិបាលខេត្តសៀមរាប **ឯកឧត្តមបណ្ឌិត ស៊ុំ ឃ៉ាប់** អគ្គនាយកអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំមួយចំនួនទៀត។

គួរបញ្ជាក់ថា ក្នុងពិធីប្តូរស្នងនោះដែរ គឺនឹងមានការចូលរួមដ៏ខ្ពង់ខ្ពស់ពី **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** និង **សម្តេចអគ្គិញ្ញបណ្ឌិត ប៊ុន រ៉ានី** ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋ និងមានការរាប់បាត្រដោយមានព្រះសង្ឃចំនួន ៥០០០អង្គ។ តាមរយៈនេះ **លោកជំនាញ ម៉ែន សំអុល** បានធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋឱ្យចូលរួម អបអរសាទរ ដើម្បីទទួលកុសលផលបុណ្យរៀងៗខ្លួន។





សហគមន៍អភិវឌ្ឍន៍សិកម្មកម្ពុជាព្រមព្រៀងទទួលទិញសណ្ឋានផ្កាយពីប្រជាពលរដ្ឋនៅភូមិធម្មជាតិនៃតាងក
ផ្សាយនៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ឹង ស្រីភ័ក្ត្រ រូបភាព ៖ ហ៊ឹង ស្រីភ័ក្ត្រ

តំណាងសហគមន៍អភិវឌ្ឍន៍សិកម្មកម្ពុជា ដឹកនាំដោយ **លោកវេជ្ជបណ្ឌិត ឃី លាង** បានជួបជាមួយ **ឯកឧត្តម ម៉ី ម៉ាវ៉ាឌី** ប្រធានគម្រោងភូមិធម្មជាតិនៃតាងកនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា និងបានចុះអនុស្សរណៈយោគយល់គ្នាលើកិច្ចព្រមព្រៀងបង្កើនការដាំដំណាំសិកម្មនិងទទួលទិញសណ្ឋានផ្កាយពីប្រជាពលរដ្ឋនៅភូមិធម្មជាតិនៃតាងក កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៧។

តាមការបញ្ជាក់ពី **លោក អ៊ឹង តុងអៀង** មន្ត្រីសម្របសម្រួលនៃគម្រោងភូមិធម្មជាតិនៃតាងកឱ្យដឹងថា សណ្ឋានផ្កាយជាដំណាំមួយ ប្រភេទមានការលំបាកក្នុងការបណ្តុះកូនដាំ តែមិនមែនជារុក្ខជាតិពិបាកដាំទេ គឺគ្រាន់តែដឹកដីជម្រៅ៣តឹក ៤ជ្រុង លាយដីលាមកសត្វ ដីអង្កាម និងដីដំបូក ហើយដាក់ដាំជាការស្រេច។ ប៉ុន្តែរុក្ខជាតិនេះពិបាកក្នុងការថែទាំបន្តិច គឺមិនត្រូវការទឹកច្រើនពេកនិងក្តៅពេក ព្រោះវាអាចធ្វើឱ្យវាស្លាប់បាន ក្នុងនោះនៅខែមេសា គឺពិបាកក្នុងការថែទាំបំផុតដោយសាររលកកម្ដៅខ្ពស់។ **លោក តុងអៀង** បន្តទៀតថា បច្ចុប្បន្នការដាំដុះសណ្ឋានផ្កាយនៅតាងក គឺមានចំនួន ៤ហិកតា ដោយប្រជាពលរដ្ឋ១៨គ្រួសារ។ ត្រឹមរយៈពេល៧ទៅ៩ខែនឹងទទួលផលបានហើយអាស្រ័យទៅតាមដី និងការថែទាំ ហើយវាមានរយៈពេលប្រមូលផលដល់ទៅ២០ទៅ៣០ឆ្នាំណោះ។

លោកវេជ្ជបណ្ឌិត ឃី លាង ដែលជាប្រធានសហគ្រាសធុនតូចនិងមធ្យមប្រចាំខេត្តកោះកុងដែរនោះបានឱ្យដឹង ការចុះអនុស្សរណៈនេះ គឺដើម្បីលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជននៅទីនេះឱ្យកាន់តែប្រសើរ ព្រោះទីនេះមានទីតាំងល្អមានធនធានមនុស្សគ្រប់គ្រាន់ ហើយមិនប្រើគីមីក្នុងការដាំដុះដែលធ្វើឱ្យផលិតផលមានតម្លៃថ្លៃពេលចូលក្នុងទីផ្សារសហគមន៍។ ក្រុមហ៊ុនបានផ្តល់គ្រាប់ពូជ ដី បច្ចេកទេស និងទីផ្សារចំពោះប្រជាកសិករដែលចង់ដាំសណ្ឋានផ្កាយទាំងនៅតាងក និងទូទាំង២៥ខេត្តក្រុង។

លោកប្រធានសហគមន៍បញ្ជាក់ទៀតថា ដើម្បីឱ្យផលិតផលរបស់យើងនាំចេញទៅកាន់ទីផ្សារអន្តរជាតិបាន ត្រូវមាន៣ចំណុចសំខាន់ គឺទី១ រួមគ្នាធ្វើជាបណ្តុំសហគមន៍និងសហករ ទី២ ទិន្នន័យជាក់លាក់ ទី៣ ដាំតាមបច្ចេកវិទ្យាសរីរាង្គ និងសុវត្ថិភាព ដែលជាតម្រូវការរបស់អង្គការសុខភាពពិភពលោក។ បច្ចុប្បន្នតម្រូវការទីផ្សារគឺ៤០០០០តោនក្នុងមួយឆ្នាំតែ



យើងមិនអាចផ្តល់ដល់ទីផ្សារបាន ទើបយើងបំផុសឱ្យប្រជាជនដាំ ហើយសណ្តែកផ្កាយដែលដាំបានសហគមន៍នឹងនាំចេញ ទៅក្រៅប្រទេសផង និងមួយចំនួនផលិតនៅក្នុងស្រុកផង មិនឱ្យប្រជាជនពិបាកក្នុងការរកទីផ្សារឡើយ។

ឯកឧត្តម ម៉ី ម៉ាន់ឌី ក៏បានថ្លែងអំណរគុណដល់សហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជា ដែលបានផ្តល់ឱកាសដ៏ល្អនេះដល់ ប្រជាកសិករ។ ឯកឧត្តមនឹងជួយជំរុញ ផ្សព្វផ្សាយ និងលើកទឹកចិត្តប្រជាជនក្នុងការដាំដុះដំណាំនេះឱ្យបានទូលំទូលាយ ព្រោះមានអ្នកចាំទិញលទ្ធផលយើងដោយមិនបាច់បារម្ភពីតម្លៃនិងតម្រូវការ។



មណីយដ្ឋានអង្គរនៅតែបន្តល្បីល្បាញក្រោមដំបូលសុខសន្តិភាពនិងអភិវឌ្ឍន៍នៅកម្ពុជា

ផ្សាយនៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ លីម ស្រី

តាំងពីឆ្នាំ១៩៩៨ ជាពេលដែលកម្ពុជាទទួលបានសន្តិភាពពេញលេញលើផ្ទៃប្រទេស ក្រោមនយោបាយឈ្នះ-ឈ្នះរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ធ្វើឲ្យកិត្តិសព្ទអង្គរខ្ជាយកាន់តែខ្លាំងទៅកាន់ឆាកអន្តរជាតិ។

ក្រោមដំបូលសន្តិភាព និងស្ថេរភាពនយោបាយនេះ មណីយដ្ឋានអង្គរ ក៏កំពុងតែបន្តភាពល្បីល្បាញ និងកាន់តែទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនឡើងៗតិចឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ អង្គរធ្លាប់ទទួលបានចំណាត់ លេខ ១ ជាប់គ្នាពីស្ថាប័នវាយតម្លៃដ៏លើលោកដូចជា Archaeo Madness, Trip Advisor, Lonely Planet ជាដើម។

ប្រាសាទអង្គរវត្តគឺសក្ខីភាពមួយដែលបញ្ជាក់លើករណីនេះ ដោយកំណើននៃភ្ញៀវទេសចរតិចថមថយ និងមានតែកើនឡើងនូវចំនួនអ្នកចូលទស្សនា។ ជាក់ស្តែង ជារៀងរាល់ព្រឹក ដែលព្រះអាទិត្យមិនទាន់រះផង ភ្ញៀវទេសចរបានសម្រុក ទៅមើលទិដ្ឋភាពថ្ងៃរះ នៅប្រាសាទនេះរាប់ពាន់នាក់រួចទៅហើយ។

នៅរៀងរាល់ព្រឹកការណ៍ថ្ងៃរះចំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត (Angkor Equinox) ភ្ញៀវជាតិអន្តរជាតិរាប់ម៉ឺននាក់បានទៅរង់ចាំទស្សនាពុំដែលខកខានម្តងណាឡើយ។

ភាពទាក់ទាញភ្ញៀវទេសចរមកកាន់មេឃឹយដ្ឋានអង្គរទាំងអស់នេះ ក្រៅពីភាពល្បីល្បាញនៃភាពអស្ចារ្យរបស់ប្រាសាទផ្ទាល់ខ្លួន នៅមានកត្តាដ៏សំខាន់មួយទៀត ដែលយើងមិនអាចបំភ្លេចបាននោះគឺ សន្តិភាព និងស្ថេរភាពនយោបាយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានពុះពារដណ្តើមមកបាន និងកំពុងតែបន្តរក្សាដោយប្រុងប្រយ័ត្នបំផុត។

នេះក៏ជាមោទនភាពជាតិមួយ ដែលកូនខ្មែរគ្រប់រូបត្រូវយល់ដឹង និងចូលរួមថែរក្សាទាំងអស់គ្នា ពោលគឺថែរក្សាទាំងស្នាដៃបុព្វបុរស ដែលបានបន្សល់ទុក និងចូលរួមថែរក្សានូវសមិទ្ធផលដែលថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្នបានប្រឹងប្រែងកសាងមកឲ្យបានគង់វង្សយូរអង្វែង។



ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ចុះពិនិត្យទីតាំងរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខនៅមុខអង្គរ

ផ្សាយនៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧

អត្ថបទ ៖ អ៊ីសា វ៉េហ្គីណី រូបភាព ៖ ហ៊ុំ វីឌី

នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនិងមន្ត្រីពាក់ព័ន្ធ បានចុះត្រួតពិនិត្យ ទីតាំង រៀបចំពិធីបួងសួង ចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា។ តាមគម្រោងរបស់រាជរដ្ឋាភិបាល ពិធីដ៏ធំ នេះ គ្រោងធ្វើនៅថ្ងៃទី២ និងទី៣ ខែធ្នូ នៅបរិវេណមុខប្រាសាទអង្គរវត្ត។

ដើម្បីឱ្យកាន់តែច្បាស់ និងធ្វើឱ្យពិធីទាំងមូលដំណើរការដោយរលូន ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ដែលដឹកនាំដោយ **ឯកឧត្តមបណ្ឌិត ស៊ី ហ៊ាប់** នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា បានដឹកនាំមន្ត្រី ពិនិត្យរាល់ទីតាំង ដែលគ្រោងរៀបចំពិធីបួងសួងនា ពេលដ៏ខ្លីខាងមុខ។ ឯកឧត្តមអគ្គនាយក បានប្រាប់ដល់មន្ត្រីគ្រប់គោលដៅទាំងអស់ ត្រូវយកចិត្តទុកដាក់ និងរៀបចំឱ្យ បានរៀបរយ មុនពិធីបួងសួងចាប់ផ្តើម។

ការចុះត្រួតពិនិត្យនៅព្រឹកមិញនេះ **ឯកឧត្តមបណ្ឌិត ស៊ី ហ៊ាប់** បានប្រាប់ឱ្យសម្អាតវាលស្មៅខាងមុខអង្គរវត្ត កាត់ស្មៅ និង បាញ់ទឹកសម្អាតផ្លូវបរិវេណមុខប្រាសាទអង្គរជាដើម។ល។ ក្រៅពីនេះ ក៏មានត្រៀមដើម្បីបិទចរាចរណ៍នៅខាងមុខ ប្រាសាទផងដែរ ក្នុងពេលពិធីបួងសួងដំណើរការ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពដល់ថ្នាក់ដឹកនាំ ដែលគ្រោងចូលរួម ក្នុងពិធីទាំងមូល។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរា ជាណាចក្រកម្ពុជា។ ប្រធានគណៈកម្មការរៀបចំពិធីនេះមាន **លោកជំនាញ ម៉ែន សំអុន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច។ ពិធីនេះ មានការចូលរួមក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** និង **សម្តេចកិត្តិវិទ្ធិបណ្ឌិត ហ៊ុន រ៉ានី ហ៊ុន សែន** ។

គួរឱ្យដឹងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅ បរិវេណខាងមុខប្រាសាទអង្គរវត្ត។ ពិធីនេះធ្វើឡើងក្នុងបំណងសុំសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋ កម្ពុជា។ ជាងនេះទៅទៀត ពិធីនេះក៏មានបំណងដើម្បី ដឹងគុណដល់បុព្វបុរសខ្មែរ ដែលសង់ប្រាសាទអង្គរវត្ត និងប្រាសាទ ជាច្រើនទៀត ដែលបន្សល់មកដល់កូនចៅជំនាន់ក្រោយនេះ។ ពិធីនេះ ក៏គ្រោងមានការរាប់បាត្រដោយមានព្រះសង្ឃចំនួន ៥០០០អង្គផងដែរ។



ឯកសារព័ត៌មានផ្សាយនៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម របស់អាជ្ញាធរជាតិអប្សរាប្រចាំតេមាសទី២ ឆ្នាំ២០១៧



សេចក្តីផ្តន្ទង់ណែនាំស្តីពី ការដាក់ឱ្យអនុវត្តការបង់ថ្លៃសេវាសាធារណៈស្តីពីការគ្រប់គ្រងការប្រមូលចំណូល ពីសេវាផ្សេងៗក្នុងតំបន់មណីវិហារអង្គរតាមគណនីរបស់អាជ្ញាធរអប្សរ នៅធនាគារជាតិនៃកម្ពុជា សាខាខេត្តសៀមរាប ផ្សាយនៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧



ជាតិ សាសនា ព្រះមហាក្សត្រ
NATION RELIGION KING

សេចក្តីជូនដំណឹង ស្តីពី

ការដាក់ឱ្យអនុវត្តការបង់ថ្លៃសេវាសាធារណៈស្តីពីការគ្រប់គ្រងការប្រមូលចំណូល ពីសេវាផ្សេងៗក្នុងតំបន់មណីវិហារអង្គរតាមគណនីរបស់អាជ្ញាធរអប្សរ នៅធនាគារជាតិនៃកម្ពុជា សាខាខេត្តសៀមរាប

អគ្គនាយកដ្ឋាននៃអាជ្ញាធរអប្សរ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់គ្រប់ក្រសួង មន្ទីរ ស្ថាប័នជាតិ-អន្តរជាតិ សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមត្តទេសក៍ទេសចរណ៍ ក្រុមហ៊ុន ទេសចរណ៍ សមាគមអ្នកបើកបរថយន្តដឹកជញ្ជូនភ្ញៀវទេសចរ អ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរ ម្ចាស់សណ្ឋាគារ ទីភ្នាក់ងារទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ ជ្រាបថា អគ្គនាយកដ្ឋាននៃអាជ្ញាធរអប្សរ សូមដាក់ឱ្យអនុវត្តការបង់ថ្លៃសេវាសាធារណៈស្តីពីការ គ្រប់គ្រងការប្រមូលចំណូលពីសេវាផ្សេងៗក្នុងតំបន់មណីវិហារអង្គរ តាមគណនីរបស់អាជ្ញាធរអប្សរនៅ ធនាគារជាតិនៃកម្ពុជាសាខាខេត្តសៀមរាប ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ដែលមានលេខគណនីដូច ខាងក្រោម៖

- | | |
|----------------------------------|-----------------------------|
| ឈ្មោះគណនី | : អាជ្ញាធរអប្សរ ខេត្តសៀមរាប |
| - គណនីប្រាក់រៀល | : 00000005252 |
| - គណនីប្រាក់ដុល្លារសហរដ្ឋអាមេរិក | : 00000002082 |

អាជ្ញាធរអប្សរសង្ឃឹមយ៉ាងមុតមាំថា គ្រប់ក្រសួង មន្ទីរស្ថាប័នជាតិ-អន្តរជាតិ សមាគមទីភ្នាក់ងារ ទេសចរណ៍ សមាគមមត្តទេសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគមអ្នកបើកបរថយន្តដឹក ជញ្ជូនភ្ញៀវទេសចរ អ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរ ម្ចាស់សណ្ឋាគារ ទីភ្នាក់ងារទេសចរណ៍ ភ្ញៀវ ទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ នឹងចូលរួមអនុវត្ត និងជួយផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ។

- ចម្លងជូន
- សាលាខេត្តសៀមរាប
 - "ដើម្បីជួយផ្សព្វផ្សាយដល់មន្ទីរអង្គការពិភពលោក"
 - ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
 - បញ្ជាការដ្ឋានកងអវលោកិតខេត្តសៀមរាប
 - សាលាក្រុងសៀមរាប និងស្រុកពាក់ព័ន្ធទាំង៤ "ដើម្បីជួយផ្សព្វផ្សាយ"
 - អង្គការគណនីរបស់អាជ្ញាធរអប្សរខេត្តសៀមរាប
 - អង្គការគណនីរបស់ទេសចរណ៍ខេត្តសៀមរាប
 - គ្រឹះស្ថានអង្គរ
 - ឯកសារ-កាលប្បវត្តិ

អប្សរ ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧
ស្រី ម៉ាន់



សេចក្តីជូនដំណឹងស្តីពី ការរៀបចំសណ្តាប់ធ្នាប់ចំណត និងអ្នកលក់ដូរនៅមុខបរិវេណប្រាសាទអង្គរវត្ត

ផ្សាយនៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧



ព្រះរាជាណាចក្រកម្ពុជា
KINGDOM OF CAMBODIA

ជាតិ សាសនា ព្រះមហាក្សត្រ
NATION RELIGION KING



អាជ្ញាធរអប្សរា
APSARA

N° ១០៧/២០១៧ ល.នណ

**សេចក្តីជូនដំណឹង
ស្តីពី**

ការរៀបចំសណ្តាប់ធ្នាប់ចំណត និងអ្នកលក់ដូរនៅមុខបរិវេណប្រាសាទអង្គរវត្ត

អគ្គនាយកដ្ឋាននៃអាជ្ញាធរអប្សរា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់គ្រប់ក្រសួង អាជ្ញាធរដែនដី ស្ថាប័ន ជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍ ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ អ្នកដឹកជញ្ជូនភ្ញៀវទេសចរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បងប្អូនអាជីវករ និងសាធារណជនទាំងអស់បានជ្រាបថា៖ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅក្នុងពិធីសែនប្រុង ពាលីនៅលើក្តារបែនប្រាសាទអង្គរវត្ត និងពិធីបង្ហាញប្រើសេចក្តីសុខដុនព្រះរាជាណាចក្រកម្ពុជា នៅមុខប្រាសាទអង្គរ វត្ត ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នា ថ្ងៃសៅរ៍-អាទិត្យ ១៤ និង១៥កើត ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ទី០៣ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ អគ្គនាយកដ្ឋាននៃអាជ្ញាធរអប្សរាសូមធ្វើការណែនាំដូចខាងក្រោម៖

- យានជំនិះដឹកជញ្ជូនភ្ញៀវទេសចរគ្រប់ប្រភេទ សូមដាក់ភ្ញៀវដែលចូលទស្សនាប្រាសាទអង្គរវត្តនៅច្រកខាងកើត នៅថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០១៧
- យានជំនិះគ្រប់ប្រភេទដែលមានបំណងទៅកាន់គោលដៅផ្សេងក្រៅពីប្រាសាទអង្គរវត្ត សូមប្រើប្រាស់ផ្លូវ៦០ម រួច បន្តដំណើរទៅគោលដៅរបស់ខ្លួនតាមផ្លូវដីតូច ឬរង្វង់
- ចំពោះបងប្អូនអាជីវករចល័តនៅមុខប្រាសាទអង្គរវត្តទាំងអស់ សូមផ្អាកសកម្មភាពលក់ដូរ និងយកសម្ភារៈលក់ដូរ របស់ខ្លួនចេញ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមគ្រប់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គ ភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគម ដឹកជញ្ជូនភ្ញៀវទេសចរ អ្នកដឹកជញ្ជូនភ្ញៀវទេសចរ ភ្ញៀវទេសចរជាតិ អន្តរជាតិ បងប្អូនអាជីវករ និងសាធារណជនទាំងអស់ មេត្តាជ្រាប និងចូលរួមសហការអនុវត្តឲ្យបានល្អប្រសើរនៃសេចក្តីជូនដំណឹងនេះ។

- បង្គន់ជូន៖**
- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
 - ក្រសួងទេសចរណ៍
 - សាលាខេត្តសៀមរាប
 - គ្រប់មន្ទីរជុំវិញខេត្ត
 - សាលាក្រុងសៀមរាប
 - គ្រប់នាយកដ្ឋាន
 - អង្គការពន្ធនាគារជាតិប្រចាំខេត្តសៀមរាប
 - អង្គការពន្ធនាគារទេសចរណ៍ប្រចាំខេត្តសៀមរាប
 - សមាគមទីភ្នាក់ងារទេសចរណ៍-សមាគមសណ្ឋាគារ
 - សមាគមមគ្គុទ្ទេសក៍ទេសចរណ៍
 - សមាគមអ្នកបើកបរថយន្តដឹកជញ្ជូនភ្ញៀវទេសចរ
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃសៅរ៍-អាទិត្យ ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១
 សៀមរាប ថ្ងៃទី ០១ ខែ ធ្នូ គ.ស ២០១៧

អគ្គនាយក

ស៊ី ម៉ាន់



PHNOM PENH :
#41, Russian Blvd, Sangkat Meataphheap, Khan 7Makara
Tel : (855-23) 215 771
Fax : (855-23) 215 776

អាជ្ញាធរដើម្បីការពាររណ័យដ្ឋាននិងរៀបចំតំបន់អង្គរ
AUTHORITY FOR THE PROTECTION AND MANAGEMENT OF ANGKOR AND THE REGION OF SIEMREAP
Website : <http://www.apsaraauthority.gov.kh>
E-mail : info@apsaraauthority.gov.kh

SIEM REAP :
Bang Kong Village, Ampil Commune, Prasat Bakong District, Siem Reap Province.
Tel: (855-63) 76 55 77 or (855-63) 76 66 76
Fax: (855-63) 76 55 76



ឯកឧត្តម ប៊ិន ឈិន ដឹកនាំប្រតិភូត្រួតពិនិត្យទីតាំងរៀបចំពិធីបួងសួងនៅមុខប្រាសាទអង្គរវត្ត

ផ្សាយនៅថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៧

អត្ថបទ ៖ សេន សៃត រូបភាព ៖ ហ៊ុំ វីឌី

នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការអន្តរក្រសួង បានដឹកនាំក្រុមប្រតិភូដើម្បីត្រួតពិនិត្យការងាររៀបចំទីតាំងប្រារព្ធពិធីបួងសួងចម្រើនសេចក្តីសុខដួនដល់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រារព្ធឡើងនៅមុខប្រាសាទអង្គរវត្ត នាថ្ងៃទី២-៣ ខែធ្នូខាងមុខនេះ។

អមដំណើរក្នុងឱកាសនេះមាន លោកជំទាវ ឆឿង សកុណារ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំមកពីបណ្តាក្រសួងពាក់ព័ន្ធផ្សេងៗ ដែលជាសមាជិកនៃគណៈកម្មការរៀបចំពិធី។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងរៀបចំពិធីបួងសួងសុំសេចក្តីសុខចម្រើនដល់ព្រះរាជាណាចក្រកម្ពុជា នៅមុខប្រាសាទ អង្គរវត្ត ដោយមានពិធីរាប់បាត្រព្រះសង្ឃ៥០០០អង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទូទៅផងដែរ។



ផ្នែកទី ៦ ប្រចាំខែ

ពលរដ្ឋយ៉ាងកុះកររីករាយនឹងបំពេញបុណ្យជាមួយថ្នាក់ដឹកនាំជាតិ នាមុខប្រាសាទអង្គរវត្ត

ផ្សាយនៅថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សៃត រូបភាព ៖ ហ៊ុំ វិទ្ធី, អ៊ីសា វ៉េហ្គីណី

ប្រជាពលរដ្ឋរាប់ពាន់នាក់បានសម្រុកមកបំពេញបុណ្យកុសល តាមរយៈការរាប់បាត្រព្រះសង្ឃជាង៥០០០អង្គ ជាមួយថ្នាក់ដឹកនាំប្រទេស ក្រោមអធិបតីភាព **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ នៅមុខប្រាសាទអង្គរវត្តដ៏អស្ចារ្យរបស់ខ្មែរ។

ចីវរពណ៌លឿងទុំព្រោងព្រាតរបស់ព្រះសង្ឃគង់នៅចំណូលពិធី អមដោយសម្លៀកបំពាក់ពណ៌សខ្មៅរាប់ពាន់នាក់របស់ប្រជាពលរដ្ឋតាមប្រពៃណីបុណ្យទាន សំឡេងសូត្រធម៌កងរំពងតាមឧត្តាសនសព្វ ដៃកាន់ម្ហូបអាហារ និងគ្រឿងសក្ការបូជា ទឹកមុខរីករាយស្រស់ស្រស់គ្រប់ព្រះអង្គ គ្រប់គ្នានាពេលនេះ គឺពិតជាសក្តិសមនឹងទីតាំងនៃប្រាសាទអង្គរវត្តដែល ជា និមិត្តរូប នៃអារ្យធម៌ខ្មែរដ៏ល្បីល្បាញនាអតីតកាល។

ទិដ្ឋភាពនេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរកំពុងតែរួមរស់ក្រោមដំបូលសន្តិភាព និងវឌ្ឍនភាព ក្រោមការដឹកនាំលើមាត់ដីត្រឹមត្រូវនៃថ្នាក់ដឹកនាំរបស់ប្រទេសជាតិពេលបច្ចុប្បន្ន។

សូមទស្សនាទិដ្ឋភាពថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋរាប់បាត្រព្រះសង្ឃ ក្នុងពិធីប្តូរស្នូងចម្រើនសេចក្តីសុខដួនដល់ព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី៣ ខែធ្នូ ដូចតទៅ ៖





ព្រឹត្តិការណ៍កីឡា RAID Amazonas លើកទី២បានចាប់ផ្តើមហើយនៅលើទឹកដីអង្គរនាព្រឹកមិញនេះ!

ផ្សាយនៅថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ុន ស្រីវ័ត្ត រូបភាព ៖ ហ៊ុន ស្រីវ័ត្ត

RAID Amazonas ជាព្រឹត្តិការណ៍កីឡាអន្តរជាតិមួយដ៏មានប្រជាប្រិយភាពបំផុតនៅលើពិភពលោក មានសុទ្ធតែនារី ជាអ្នកចូលរួម ដោយចាប់គុក្ខា២នាក់ ឬ៣នាក់ដើម្បីរត់ ជិះកង់ និងចែវទូក។ កីឡានេះ បង្កើតឡើងដោយអតីត ពិធីករទូរទស្សន៍ជនជាតិបារាំងឈ្មោះ ALEXANDER DEBANNE មានរយៈពេល១៥ឆ្នាំមកហើយ និងបានធ្វើ នៅតាមបណ្តាប្រទេសជាច្រើន ក្នុងនោះនេះជាលើកទី២សម្រាប់កម្ពុជាជាម្ចាស់ផ្ទះ ដែលរៀបចំឡើងនៅក្នុងទឹកដីអង្គរ។

កម្មវិធីនេះបានប្រារព្ធពិធីបើកនៅសណ្ឋាគារបារាំងឌីសឺរីឡាអង្គរ កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ក្រោមវត្តមានរបស់ **ឯកឧត្តម ស៊ី ម៉ាប់** អគ្គនាយកអាជ្ញាធរជាតិអប្សរា និងសហការី **លោក ALEXANDER DEBANNE** អ្នករៀបចំកម្មវិធី និង **លោក ហ៊ុន សុជាតិ** អ្នកសម្របសម្រួលកម្មវិធី។

លោក ហ៊ុន សុជាតិ បានឲ្យដឹងថា នេះជាមោទនភាពណាស់សម្រាប់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះលើកទី២នៅលើទឹកដីអង្គរសម្រាប់ព្រឹត្តិការណ៍កីឡា RAID Amazonas លំដាប់ពិភពលោក។ នៅក្នុងឆ្នាំនេះ មានកីឡាករនីចូលរួមចំនួន ៣៤៧នាក់ មានអាយុចាប់ពី២៨ឆ្នាំដល់៥០ឆ្នាំ មកពីប្រទេសបារាំង ស្វីស បែលហ្ស៊ិក កាណាដា និងបណ្តាប្រទេសមួយចំនួនតូចទៀតដែលនិយាយភាសាអង់គ្លេស។

លោក សុជាតិ បន្តទៀតថា កម្មវិធីកីឡានេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តស្ត្រីថា ពួកគាត់ក៏អាចធ្វើការងារនិងចូលរួមកីឡាបានដូចបុរសដែរ ទាំងរត់ចម្ងាយ ជិះកង់ និងចែវទូក ដែលនេះជាវិញ្ញាសារបានកំណត់ក្នុងកម្មវិធីរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៤ដល់ទី០៩ ខែធ្នូ ឆ្នាំ២០១៧។ តាមរយៈព្រឹត្តិការណ៍កីឡានេះ បានធ្វើឲ្យពិភពលោកស្គាល់កម្ពុជា កាន់តែច្រើន ជាក់ស្តែងពេលរត់ចម្ងាយ ពួកគេនឹងបានស្គាល់ពីប្រាង្គប្រាសាទដ៏ច្រើនសន្លឹករបស់ខ្មែរ ពេលជិះកង់ពួកគេបានស្គាល់ពីការរស់នៅរបស់ប្រជាជន ភូមិសាស្ត្រ ទិដ្ឋភាពវាលស្រូវ វាលស្រែដ៏ស្រស់ស្អាត និងពេលចែវទូក ពួកគេនឹងបានស្គាល់ពីសក្តានុពលទេសចរណ៍នៅបឹងទន្លេសាបនៃកម្ពុជាផងដែរ។

គួរបញ្ជាក់ផងដែរថា RAID Amazonas នឹងរៀបចំជាលើកទី៣នៅលើទឹកដីអង្គរម្តងទៀត នាខែមីនា ឆ្នាំ២០១៨ ដែលមានកីឡាករនីចូលរួមចំនួន២៥០នាក់បន្ថែមទៀត។ ចំនួននេះគឺដោយសារអ្នកចូលរួមនៅវគ្គទី២មានច្រើនលើសកំណត់។



នេះជាមោទនភាពណាស់ ដែលការរៀបចំកីឡា RAID Amazonas កាលពីឆ្នាំ២០១៤បានជោគជ័យយ៉ាងខ្លាំង ធ្វើឲ្យអ្នកចូលរួមចាស់ថ្មី មានបំណងចង់មកកាន់ទឹកដីអង្គរជាថ្មី។



ឯកឧត្តមបណ្ឌិត ស៊ី ម៉ាប់ នាំយកវិភាគទៅចូលរួមបុណ្យសពបុគ្គលិកអាជ្ញាធរជាតិអប្សរា

ផ្សាយនៅថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ឹង ស្រីភ្នំ រូបភាព ៖ គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក


នាល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ស៊ី ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញទៅគោរពវិញ្ញាណកូនលោក ព្រំ ជាម៉ូ ជាសន្តិសុខប្រចាំភូមិធម្មជាតិរុនតាឯក ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ក្នុងជន្មាយុ៤៦ឆ្នាំ ដោយខ្យល់គរ។

ឯកឧត្តមអគ្គនាយកបានសម្តែងនូវសេចក្តីសោកស្តាយ និងទុក្ខក្រៀមក្រំជាមួយក្រុមគ្រួសារសពដែលបានបាត់បង់ប្តីជាទីស្រឡាញ់ លោកឪពុកជាទីគោរព និងសាច់សាលាហិតជាទីនឹករឭក។ ក្នុងនោះឯកឧត្តមក៏បានប្រគល់ថវិការដ្ឋាល់របស់អាជ្ញាធរជាតិអប្សរាចំនួន៤លានរៀលជួយដល់គ្រួសារសព រួមនឹងថវិការផ្សេងៗទៀតនៃក្រុមការងារអាជ្ញាធរជាតិអប្សរាផង។

នេះជាការបាត់បង់មួយដ៏ធំធេងនៃសមាជិកគ្រួសារ ហើយសម្រាប់ស្ថាប័នក៏បានបាត់បង់បុគ្គលិកផ្នែកម្នាក់ផងដែរ។ សូមកុសលផលបុណ្យនិងអំពើល្អទាំងឡាយ តាមជួយថែរក្សា សូមឱ្យវិញ្ញាណកូនលោក ព្រំ ជាម៉ូ បានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។



សេចក្តីជូនដំណឹងជ្រើសរើសបុគ្គលិក០២រូប កម្រិតបរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រទុតិយភូមិ ឱ្យបម្រើការងារនៅនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបន្ទានបេតិកភណ្ឌ ផ្សាយនៅថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៧


 ព្រះរាជាណាចក្រកម្ពុជា
 KINGDOM OF CAMBODIA

ជាតិ សាសនា ព្រះមហាក្សត្រ
 NATION RELIGION KING
 ថ្ងៃអង្គារ ១២ ខែ មិថុនា ឆ្នាំ ព.ស ២៥៦១
 សៀមរាប, ថ្ងៃទី ០៥ ខែ ធ្នូ គ.ស ២០១៧

ដំណឹងជ្រើសរើសបុគ្គលិក

អាជ្ញាធរអប្សរា - អាជ្ញាធរដើម្បីការពារវប្បធម៌ជាតិ និងរៀបចំតំបន់អង្គរ - សូមជូនដំណឹងដល់សិស្ស និស្សិត និងសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា អាជ្ញាធរអប្សរានិងធ្វើការជ្រើសរើសបុគ្គលិក០២រូប កម្រិតបរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រទុតិយភូមិ ឱ្យបម្រើការងារនៅនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបន្ទានបេតិកភណ្ឌ។ លក្ខខណ្ឌនៃការជ្រើសរើសមានដូចខាងក្រោម៖

១. កំរិតសិក្សា
 - កម្រិតបរិញ្ញាបត្រ ០១នាក់
 - កម្រិតសញ្ញាបត្រទុតិយភូមិ ០១នាក់
២. លក្ខណៈសម្បត្តិនៃការជ្រើសរើស
 - ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ (សំរាប់កម្រិតបរិញ្ញាបត្រ)
 - ត្រូវមានសញ្ញាបត្រទុតិយភូមិ (សំរាប់កំរិតបរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រទុតិយភូមិ)
 - ភាសាអង់គ្លេសអាចប្រើការបាន
 - បេតិកភណ្ឌមានសញ្ញាតិខ្មែរ
 - មានអាយុចាប់ពី ១៨-៣៥ឆ្នាំ
 - មិនគ្រាន់តែសិក្សាស្រាវជ្រាវ និងសិក្សាពលរដ្ឋ
៣. សំណុំឯកសារដែលត្រូវមាន
 - ប័ណ្ណបញ្ជីប្រកបដោយឯកសារចុះថ្ងៃទី ០១ ខែ មិថុនា ០១១៧ ០១ ០១១៧
 - អត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅ ច្បាប់ថតចម្លង ០១ ច្បាប់
 - សំបុត្រកំណើត ច្បាប់ថតចម្លង ០១ ច្បាប់
 - ថតចម្លង និងបញ្ជាក់សញ្ញាបត្រ ទទួលស្គាល់ជាផ្លូវការពីការិយាល័យប្រកបចេញ-ចូលតែមួយនៃសាលាក្រុងរាជធានី-ខេត្ត។
៤. ទីកន្លែងទទួលបាន៖ ទីស្នាក់ការអាជ្ញាធរអប្សរាថ្មី “ មជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ” នៅនាយកដ្ឋានរដ្ឋបាល បុគ្គលិក និងសម្ភារៈ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០១៧ ។
៥. ការសម្ភាសបេតិកភណ្ឌ៖ បញ្ជីសម្រាប់បេតិកភណ្ឌដែលត្រូវចូលរួមសម្ភាសនិងត្រូវប្រើឱ្យបានត្រឹមត្រូវនៅទីស្នាក់ការអាជ្ញាធរអប្សរា និងជូនដំណឹងតាមខ្លួនស្ម័គ្រច្បាប់ទៅបេតិកភណ្ឌ។
៦. ព័ត៌មានចំពោះ សូមទំនាក់ទំនងមកលេខទូរស័ព្ទ ០១២ ៩៨៦ ៨១៧ ឬ ០៧០ ៣១១ ៦៦១ ១១១



ឯកសារព័ត៌មានផ្សាយនៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមរបស់អាជ្ញាធរជាតិអប្សរាប្រចាំឆ្នាំ ២០១៧

សេចក្តីជូនដំណឹងស្តីពីការបិទបរិវេណទស្សនាមួយចំនួននៅក្នុងប្រាសាទអង្គរវត្ត សម្រាប់ព្រឹត្តិការណ៍វគ្គបូជា អបអរសាទរខួបលើកទី២៥ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ផ្សាយនៅថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៧



អាជ្ញាធរអប្សរា
APSARA

N° ១១១០/ស.ប.ស

១៧



ព្រះរាជាណាចក្រកម្ពុជា
KINGDOM OF CAMBODIA

ជាតិ សាសនា ព្រះមហាក្សត្រ
NATION RELIGION KING

សេចក្តីជូនដំណឹង
ស្តីពី

ការបិទបរិវេណទស្សនាមួយចំនួននៅក្នុងប្រាសាទអង្គរវត្ត
សម្រាប់ព្រឹត្តិការណ៍វគ្គបូជាអបអរសាទរខួបលើកទី២៥
នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

អគ្គនាយកដ្ឋានអាជ្ញាធរអប្សរា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់គ្រប់ក្រសួង មន្ទីរ ស្ថាប័នជាតិ-អន្តរជាតិ សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ អ្នកដឹកជញ្ជូនភ្ញៀវទេសចរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បងប្អូនអាជីវករ និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា ដើម្បីចូលរួមអបអរសាទរខួបលើកទី២៥ (១៤/ធ្នូ/១៩៩២-១៤/ធ្នូ/២០១៧) នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យបេតិកភណ្ឌ សហការជាមួយអាជ្ញាធរអប្សរា សហភាពសហព័ន្ធយុវជនខេត្តសៀមរាប អាជ្ញាធរខេត្តសៀមរាប មន្ទីរ-អង្គការ វិស័យឯកជន ដៃគូអន្តរជាតិ និងសិស្ស-និស្សិត គ្រោងនឹងរៀបចំកម្មវិធីវគ្គបូជាដោយមានអ្នកចូលរួមប្រមាណជិត៣០០០នាក់ នៅទីតាំងវាលស្មៅក្នុងកំពែងទី៤នៃប្រាសាទអង្គរវត្តនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ក្នុងគោលដៅផ្សព្វផ្សាយពីមោទនភាពជាតិខ្មែរ និងលើកកម្ពស់តម្លៃបេតិកភណ្ឌដ៏ឧត្តុង្គឧត្តមរបស់ព្រះរាជាណាចក្រកម្ពុជាដែលជាដួងព្រលឹងជាតិ។

ដើម្បីឱ្យការវគ្គបូជានេះប្រព្រឹត្តទៅដោយល្អ អាជ្ញាធរអប្សរានឹងរៀបចំបិទបរិវេណទស្សនាមួយចំនួននៅក្នុងប្រាសាទអង្គរវត្តនាថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ពីម៉ោង១២:០០ថ្ងៃត្រង់ដល់ម៉ោង១៧:៣០ល្ងាច ដូចមានផែនទីភ្ជាប់ជូន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមគ្រប់ក្រសួង មន្ទីរ ស្ថាប័នជាតិ-អន្តរជាតិ សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ អ្នកដឹកជញ្ជូនភ្ញៀវទេសចរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បងប្អូនអាជីវករ និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តឲ្យមានប្រសិទ្ធភាពដូចស្មារតីនៃសេចក្តីជូនដំណឹងនេះ។

- មន្ត្រីទទួលខុសត្រូវ៖
- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- ក្រសួងទេសចរណ៍
- សាលាខេត្តសៀមរាប
- គ្រប់មន្ទីរវិញខេត្ត
- សាលាក្រុងសៀមរាប
- គ្រប់នាយកដ្ឋាន/អង្គការចំណុះអាជ្ញាធរអប្សរា
- អង្គការពន្ធនាគារបេតិកភណ្ឌប្រចាំខេត្តសៀមរាប
- អង្គការពន្ធនាគារទេសចរណ៍ប្រចាំខេត្តសៀមរាប
- សមាគមទីភ្នាក់ងារទេសចរណ៍-សមាគមសណ្ឋាគារ
- សមាគមមគ្គុទ្ទេសក៍ទេសចរណ៍
- សមាគមអ្នកបើកបរវេយ្យាដឹកជញ្ជូនភ្ញៀវទេសចរ
- ឯកសារ-ការប្រវត្តិ

ថ្ងៃ ២២ ខែ មិគសិរ ឆ្នាំរកា ព.ស. ២៥៦១
សៀមរាប ថ្ងៃទី ០៩ ខែ ធ្នូ គ.ស. ២០១៧
នាយក
ស៊ី ម៉ាន់



PHNOM PENH :
#41, Russian Blvd, Sangkat Meatapheap, Khan 7Makara
Tel : (855-23) 215 776
Fax : (855-23) 215 771

អាជ្ញាធរមេម៉ាយការពាររមណីយដ្ឋាននិងរៀបចំតំបន់អង្គរ
AUTHORITY FOR THE PROTECTION AND MANAGEMENT OF ANGKOR AND THE REGION OF SIEMREAP
Website : http://www.apsaraauthority.gov.kh
E-mail : info@apsaraauthority.gov.kh

SIEM REAP :
Bang Krong Village, Ampil Commune, Siem Reap City, Siem Reap Province
Tel: (855-83) 76 55 77 or (855-83) 76 66 76
Fax: (855-83) 76 55 76

ឯកសារព័ត៌មានផ្សាយនៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម
របស់អាជ្ញាធរជាតិអប្សរាប្រចាំឆមាសទី២ ឆ្នាំ២០១៧



អាជ្ញាធរជាតិអប្សរាគ្រោងចាប់ផ្តើមការងាររដ្ឋបាលតំបន់ Xicheng នៃទីក្រុងប៉េកាំង ប្រទេសចិនដើម្បីសហប្រតិបត្តិការ លើវិស័យបេតិកភណ្ឌ

ផ្សាយនៅថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សៃត រូបភាព ៖ ហ៊ុំ វីថ្វី

នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ស៊ី ឆាំង អគ្គនាយកអាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យ លោក Du Lingxin ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋបាលតំបន់ Xicheng ទីក្រុងប៉េកាំង បានជួបសំណេះសំណាល ការងារនាទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

ជំនួបពិភាក្សានេះ ធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបេតិកភណ្ឌនៃស្ថាប័នទាំងពីរ គឺ មេឈឹយដ្ឋានអង្គរដែល ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជា និងតំបន់រដ្ឋបាល Xicheng នៃទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដែលជាតំបន់បុរាណសំបូរទៅដោយសំណល់ប្រវត្តិសាស្ត្រ និងជាកន្លែងប្រមូលផ្តុំដោយតីកតាងបុរាណវិទ្យាគ្រប់ប្រភេទ នៃ ប្រទេសចិន។

ឆ្លងតាមកិច្ចពិភាក្សានេះ កិច្ចព្រមព្រៀងផ្លូវការមួយអាចនឹងរៀបចំឡើងនាពេលខាងមុខឆាប់ៗនេះ ដែលនឹងគ្រប់ដណ្តប់ លើការសិក្សាស្រាវជ្រាវរួមគ្នា ការផ្លាស់ប្តូរបទពិសោធន៍លើការងារអភិរក្សបេតិកភណ្ឌ សកម្មភាពជំរុញវិស័យទេសចរណ៍ នៃប្រទេសទាំងពីរ និងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ការងារយូរអង្វែង។



សេចក្តីជូនដំណឹងស្តីពីការបិទច្រកចូលកណ្តាលខាងកើតនៃគោបុរៈទីបីនៅប្រាសាទបន្ទាយស្រី ចាប់ពីថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧

ផ្សាយនៅថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៧



ជាតិ សាសនា ព្រះមហាក្សត្រ
NATION RELIGION KING

សេចក្តីជូនដំណឹង ស្តីពី

ការបិទច្រកចូលកណ្តាលខាងកើតនៃគោបុរៈទីបីនៅប្រាសាទបន្ទាយស្រី ចាប់ពីថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧

អគ្គនាយកដ្ឋានអង្គរ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់គ្រប់ក្រសួង មន្ទីរ ស្ថាប័នជាតិ-អន្តរជាតិ សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ អ្នកដឹកជញ្ជូនភ្ញៀវទេសចរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ឲ្យបានជ្រាប ថា៖ ក្នុងគោលដៅថែរក្សា និងអភិរក្សផ្ទាំងសិលាចារឹកនៅលើស៊ុមទ្វារច្រកចូលកណ្តាលខាងកើតនៃគោបុរៈទីបី នៅប្រាសាទបន្ទាយស្រី ដែលបច្ចុប្បន្នទទួលរងនូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីឥរិយាបថនៃការទេសនារបស់ទេសចរមួយចំនួន អាជ្ញាធរអង្គរនឹងរៀបចំបិទច្រកចូលកណ្តាលខាងកើតនៃគោបុរៈទីបីនេះ ចាប់ពីថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នេះតទៅ។ ដោយឡែក ច្រកចូលសងខាងនៃគោបុរៈទីបីនេះ អនុញ្ញាតឱ្យប្រើប្រាស់ជាធម្មតា។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គ្រប់ក្រសួង មន្ទីរ ស្ថាប័នជាតិ-អន្តរជាតិ សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍សមាគមដឹកជញ្ជូនភ្ញៀវទេសចរ អ្នកដឹកជញ្ជូនភ្ញៀវទេសចរ ភ្ញៀវទេសចរជាតិ-អន្តរជាតិនិងសាធារណជនទាំងអស់ មេត្តាជ្រាប និងចូលរួមសហការអនុវត្តឲ្យបានល្អស្របតាមស្មារតីនៃសេចក្តីជូនដំណឹងនេះ។

- ចម្លងជូន៖**
- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
 - ក្រសួងទេសចរណ៍
 - សាលាខេត្តសៀមរាប
 - គ្រប់មន្ទីរវិញ្ញាខេត្ត
 - គ្រឹះស្ថានអង្គរ
 - ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
 - អង្គការនគរបាលបេតិកភណ្ឌ ប្រចាំខេត្តសៀមរាប
 - អង្គការនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប
 - សមាគមទីភ្នាក់ងារទេសចរណ៍-សមាគមសណ្ឋាគារ
 - សមាគមមគ្គុទ្ទេសក៍ទេសចរណ៍
 - សមាគមអ្នកបើកបរយន្តដឹកជញ្ជូនភ្ញៀវទេសចរ
 - គ្រប់នាយកដ្ឋានចំណុះអាជ្ញាធរអង្គរ
 - ដើម្បីជូនជ្រាប
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃចេញ៖ ២៤ ខែ មិគសិរ ឆ្នាំរកា ព.ស ២៥៦១
 ធ្វើនៅភ្នំពេញ ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៧
 អគ្គនាយក

ស៊ី ម៉ាង

PHNOM PENH :
 #41, Russian Blvd, Sangkat Meateapeap, Khan 7Makara
 Tel : (855-23) 215 776
 Fax : (855-23) 215 771

អាជ្ញាធរដើម្បីការពាររមណីយដ្ឋាននិងរៀបចំតំបន់អង្គរ
 AUTHORITY FOR THE PROTECTION AND MANAGEMENT OF ANGKOR AND THE REGION OF SIEMREAP
 Website : http://www.apsaraauthority.gov.kh
 E-mail : info@apsaraauthority.gov.kh

SIEM REAP :
 Bang Krong Village, Ampil Commune, Siem Reap City, Siem Reap Province
 Tel: (855-63) 76 55 77 or (855-63) 76 66 76
 Fax: (855-63) 76 55 76



ចម្លាក់តោនិងពុទ្ធរូបដ៏មានមរតកណ្តាលនៃប្រាសាទប្រែរូបកំពុងទទួលការអភិរក្សជួសជុលពីមន្ត្រីជំនាញខ្មែរ

ផ្សាយនៅថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ ហ៊ុំ វីឌី

មន្ត្រីជំនាញខ្មែរផ្នែកអភិរក្ស ឬ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលលើចម្លាក់តោចំនួនពីរដែលមានទីតាំងនៅផ្លូវឡើងទៅកាន់ជាន់ទី៥ផ្នែកខាងជើងនិងខាងត្បូងនិង បដិមាព្រះពុទ្ធរូបធ្វើនៅសម័យកណ្តាលចំនួនពីរអង្គ ស្ថិតក្នុងប្រាង្គកណ្តាល នៃប្រាសាទប្រែរូប ដែលស្ថិតនៅជ្រុងឦសាន នៃស្រះស្រង់លើបណ្តោយផ្លូវវង់ធំ។

ក្រុមអ្នកបច្ចេកទេសផ្នែកអភិរក្ស កំពុងរៀបចំរន្ទា និងស្ទូចចម្លាក់តោដែលបានបាក់ធ្លាក់ពាក់កណ្តាលខ្លួនដើម្បីធ្វើការ ជួសជុលឡើងវិញ ចំណែកបំណែកដែលបាក់បែកទាំងឡាយ ក៏ត្រូវសម្រង់ចុះបញ្ជី និងសិក្សាប្រកាសសម្រាប់យកទៅតភ្ជាប់ ស្របតាមទម្រង់ដើមនៃចម្លាក់នីមួយៗ។ គម្រោងជួសជុលចម្លាក់តោ និងព្រះពុទ្ធរូប នឹងគ្រោងចំណាយពេលវេលា សម្រាប់ថែទាំ ជួសជុលប្រមាណ ៦ខែ សម្រាប់ដំណើរជួសជុលរួចរាល់។

បដិមារូបព្រះពុទ្ធអំពីថ្មភក់ដែលទ្រង់ឈរពីរអង្គជាប់គ្នានេះ បានបាត់ព្រះកេសទាំងស្រុង និងដាច់ត្រឹមកងើង ហើយអាច ត្រូវបាននាំទៅតម្កល់ក្នុងប្រាសាទនេះក្នុងសម័យកណ្តាល (ស.វទី១៥-១៦) គឺកំឡុងពេលដែលខ្មែរងាកមកគោរពព្រះពុទ្ធ សាសនាថេរវាទវិញ គ្លីតប្រាសាទនេះដើមឡើយគឺសាងឧទ្ធិសដល់ព្រហ្មញ្ញសាសនា។

លោក ឡុង ណារី អ្នកដឹកនាំគម្រោងជួសជុលនេះបញ្ជាក់ថា គេពុំបានដឹងច្បាស់លាស់ ពីពេលវេលា និងមូលហេតុដែល ចម្លាក់តោទាំងនេះបាក់ធ្លាក់ពាក់កណ្តាលខ្លួនទៅជាន់ខាងក្រោមនោះទេ។ ផ្អែកតាមស្នាមស្នាមដែលសេសសល់ ចម្លាក់តោ ទាំងនេះ គឺកន្លងមកធ្លាប់ទទួលការជួសជុលដោយសាលាបារាំងចុងបូព៌ា (EFEO)។ ស្ថានភាពបច្ចុប្បន្នចម្លាក់តោបង្ហាញ អំពីស្នូលដែកដែលបានប្រើប្រាស់សម្រាប់ពង្រឹងបានរងការពុកផុយខ្លាំង។ ដូចនេះ ចម្លាក់អាចត្រូវបេះធ្លាក់ដោយសារ ការ ថយចុះនៃគុណភាពសម្ភារៈពង្រឹងទាំងនោះ។

លទ្ធផលលើផ្នែកកិច្ចការថែទាំ អភិរក្សនិងជួសជុលចម្លាក់ បដិមានៅប្រាសាទប្រែរូបក្នុងឆ្នាំ២០១៧គឺបានជួសជុលរួចរាល់ នូវចម្លាក់តោចំនួន៣ និងក្បាច់ចម្លាក់ផ្តែរចំនួនពីរនៅប៉មជ្រុងឦសាន និងជ្រុងពាយ័ព្យផ្នែកខាងលើ និងចម្លាក់ពុកផុយលើ សសរពេជ្រមួយចំនួនទៀត។

បំណងនិងជម្រើសនៃការជួសជុលចម្លាក់តោ និងចម្លាក់ព្រះពុទ្ធរូបអំពីថ្មភក់នេះ គឺដើម្បីផ្តល់ការលើកម្តែងវត្ថុសិល្បៈ ពិសេស សម្រាប់ផ្នែកសាសនា ហើយរាល់ដំណាក់កាលនីមួយៗនៃដំណើរការជួសជុលត្រូវគោរពនូវបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ពោលគឺ រាល់បំណែកថ្មភក់ទាំងឡាយដែលបេះដាច់ចេញពីទម្រង់ដើមនៃចម្លាក់ត្រូវការប្រមូល ព្រមទាំងធ្វើកំណត់ត្រា ជាក់ច្បាស់ដោយគិតលើគុណភាពថ្ម និងលទ្ធភាពអាចយកទៅប្រើប្រាស់ឡើងវិញក្នុងការតភ្ជាប់គ្នាតាមទម្រង់ដើមនៃ បដិ មា។ ដោយឡែក កិច្ចការសម្អាតលើផ្ទៃថ្ម ជាបច្ចេកទេសចាំបាច់សម្រាប់ជម្រះជាតិអំបិល ដែលបន្សល់នូវកំណក ជាច្រើន ស្ថិតជាប់នៅលើផ្ទៃថ្មទាំងនោះ។ ក្នុងនោះ ការជួសជុលក៏មានការផ្លាស់ប្តូរសម្ភារៈចាស់ៗដូចជា ដែកទាមដែលពុក ផុយ បានផ្លាស់ប្តូរដែកទាមថ្មី និងបិទភ្លិតបាយអង្គីចូលក្នុងស្នាមប្រហោងតូចៗ រួមទាំងភ្លិតស្នាមប្រេះសម្រាប់ការពារនូវ ជម្រាប ទឹក។ ចំពោះព្រះកេសដែលបាត់បង់របស់ព្រះពុទ្ធរូបទាំងពីរ ក្រុមអ្នកបច្ចេកទេសនឹងធ្វើការសិក្សាស្រាវជ្រាវបន្ថែម ដើម្បីនាំ យកទៅតភ្ជាប់ឡើងវិញ។



ក្រុមអភិរក្សវត្ថុស្រុកនៃអាជ្ញាធរជាតិអប្សរា ដឹកនាំនិងអនុវត្តការងារផ្ទាល់ដោយកូនខ្មែរ ដែលធ្លាប់ឆ្លងកាត់ការរៀនសូត្រ និងបទពិសោធន៍ជាមួយការដ្ឋានបរទេស ហើយបន្តបច្ចេកទេសនេះសម្រាប់សង្គ្រោះបេតិកភណ្ឌវប្បធម៌ តាមរយៈការជួសជុលរាល់ក្បាច់ចម្លាក់ដែលរងការពុករលួយទាំងឡាយនៅតាមប្រាសាទនានាក្នុងតំបន់អង្គរថ្មី។



អាជ្ញាធរជាតិអប្សរាផ្សព្វផ្សារកសិផលអ្នកស្រុកអង្គរតាមរយៈកម្មវិធីតាំងបង្ហាញផលិតផលបន្លែ ផ្លែឈើកម្ពុជាលើកទី១០នៅទីក្រុងសៀមរាប

ផ្សាយនៅថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ឹង ស្រីវត្ត រូបភាព ៖ ហ៊ឹង ស្រីវត្ត

ស្តែ ប៉េងប៉ោះ ត្រកូន ននោង ត្រឡាច សណ្តែកក្នុង ត្រសក់ ត្រប់ និងកូនរុក្ខជាតិពូជជាច្រើន ត្រូវបានតាំងលក់យ៉ាង ស្មើស្មុះនៅក្នុងស្តង់របស់អាជ្ញាធរជាតិអប្សរាក្នុងពិព័រណ៍ផលិតផលបន្លែ ផ្លែឈើកម្ពុជាលើកទី១០ កាលពីថ្ងៃទី០១ ដល់ ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៧កន្លងមកនេះ។

លោក ឡាច មយ៉ូរ៉ា បុគ្គលិកអាជ្ញាធរជាតិអប្សរា ជាប្រធានក្រុមកសិកម្មក្នុងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរ (ACHA) សហការជាមួយប្រទេសប្រទេសប្រទេសប្រទេសប្រទេស បានឱ្យដឹងថា នេះជាលើកទី១ដែលកសិផលរបស់កសិករក្នុងតំបន់អង្គរបានយកបន្លែរបស់ខ្លួនមកលក់ក្នុងពិព័រណ៍ថ្នាក់ជាតិលើកទី១០នេះ ហើយក៏ទទួលបានការគាំទ្រយ៉ាងច្រើន។

លោក មយ៉ូរ៉ា បន្តទៀតថា ការលក់ក្នុងរយៈពេល៥ថ្ងៃនេះ ជាឱកាសល្អសម្រាប់ប្រជាកសិករ ដែលបានទាំងលុយកាក់ និងបានផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន ពិសេសគឺបានដឹងពីទីផ្សារថ្នាក់ជាតិរបស់ខ្លួន រួមទាំងបាន

ស្គាល់ពីដៃគូផ្គត់ផ្គង់ផ្សេងៗទាក់ទងនឹងកសិកម្មផងដែរ។ ទាក់ទងនឹងការដាំដុះនេះ គម្រោង ACHA បានយកចិត្តទុកដាក់ជួយបណ្តុះបណ្តាលកសិករពីរបៀបដាំដុះ ការប្រើប្រាស់ដី ការជ្រើសរើសពូជ របៀបនៃការប្រមូលផល និងសហការជាមួយអង្គការផ្សេងៗដើម្បីធ្វើយ៉ាងណាឱ្យជីវភាពប្រជាជនមានភាពរីកចម្រើនលើផ្នែកកសិកម្ម។ បច្ចុប្បន្នមាន១៥គ្រួសារមក ពី៤តំបន់ គឺក្របីរៀល ដូនកែវ ចៅស្រីវិបុល និងព្រះដាក់បានទទួលជោគជ័យលើការដាំដុះ ហើយអាចផ្គត់ផ្គង់ផលិតផលទាំងនោះដល់ទីផ្សារ។ ក្នុងនោះគម្រោង ACHA ទៅអនាគតនឹងជួយប្រជាកសិកក្នុងការផ្គត់ផ្គង់ បន្ថែមទៅកាន់ទីផ្សារ ឱ្យបានជារៀងរាល់ថ្ងៃ។

លោក ឡុង អ៊ាន មកពីភូមិអូរទទឹង ភូមិព្រះដាក់ ស្រុកបន្ទាយស្រី ជាកសិករមួយរូបដែលបានទទួលជោគជ័យលើការដាំដុះបានលើកឡើងថា ក្នុងដំណាក់ដំបូន្តដែលពិបាកបំផុតគឺការថែទាំកូន តែដោយបានការបណ្តុះបណ្តាលពីគម្រោង ACHA លោកពួកៗទទួលបានលទ្ធផលល្អប្រសើរអាចមានបន្លែសម្រាប់ហូបចុកគ្រប់គ្រាន់ និងអាចយកមកលក់នៅលើទីផ្សារបានទៀត។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់គម្រោង ACHA ដែលបានជួយផ្តល់ជាសម្ភារៈ និងបច្ចេកទេសក្នុងការដាំដុះ ឱ្យទទួលបានផលជាទីគាប់ចិត្ត ពិសេសធ្វើឱ្យលោកពួកកាន់តែចង់ដាំ ព្រោះជាបានជួយលើក កម្ពស់ជីវភាពរស់នៅបានល្អជាងមុន។



Raid Amazonas ព្រឹត្តិការណ៍កីឡាដែលផ្សារភ្ជាប់នឹងវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ វិស័យទេសចរណ៍ ជីវភាពពិតៗ របស់ប្រជាជនខ្មែរទៅកាន់ពិភពលោក

ផ្សាយនៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ឹង ស្រីវិគ្គ រូបភាព ៖ ហ៊ឹង ស្រីវិគ្គ

អស់រយៈពេល៥ថ្ងៃមានទាំងរត់ ជិះកង់ ចែវទូក បាញ់ធ្នូ ឆ្លងកាត់ឧបសគ្គជាច្រើននៅក្នុងទឹកដីអង្គរ ព្រឹត្តិការណ៍កីឡាអន្តរជាតិ Raid Amazonas បានបញ្ចប់យ៉ាងជោគជ័យ និងប្រារព្ធពិធីបិទនៅសណ្ឋាគារប៉ារ៉ាឌីសវីឡាអង្គរ នាយប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០១៧ ក្រោមវត្តមាន **ឯកឧត្តម សុខ សង្វារ** អគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរាតំណាងអគ្គនាយក **លោក ALEXANDER DEBANNE** អ្នករៀបចំកម្មវិធី និងលោក **ហ៊ិន សុជាតិ** អ្នកសម្របសម្រួលកម្មវិធី រួមទាំងកីឡាករនីទាំង ៣៤៧នាក់ចូលរួមយ៉ាងសប្បាយរីករាយ។

លោក **ហ៊ិន សុជាតិ** បានឱ្យដឹងថា សម្រាប់ឆ្នាំ២០១៧ កីឡា Raid Amazonas បានទទួលជោគជ័យយ៉ាងខ្លាំង ថែមទាំងបន្ទូលទុកនូវស្នាមញញឹម ភាពរីករាយ សាមគ្គីភាព និងបទពិសោធន៍ជីវិតដ៏ល្អនៅលើទឹកដីកម្ពុជា ក្នុងចិត្តកីឡាករនី ទាំងអស់។ Raid Amazonas មិនមែនគ្រាន់តែជាកីឡា តែវាផ្សារភ្ជាប់នឹងវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ ពិសេសទិដ្ឋភាពភូមិសាស្ត្រជនបទ ភូមិបណ្តែតទឹកនៅកំពង់ភ្នំស្រស់ស្អាត និងជីវភាពពិតៗរបស់ប្រជាជនខ្មែរ ជាអ្វីដែលភ្ញៀវចង់ឃើញចង់ដឹង ហើយក្រៅពីមកប្រកួតតាមវិញ្ញាសារ កីឡាករនីទាំងអស់ ក៏បានចូលរួមលើកម្ពស់ទេសចរណ៍សហគមន៍ ជាច្រើនដូចជា ជិះរទេះគោ ច្រូតស្រូវ កិនស្រូវ និងបង្រៀនក្មេងៗផងដែរ។

លោកបញ្ជាក់ថា Raid Amazonas នឹងវិលមកទឹកដីអង្គរជាលើកទី៣ នៅខែមិនា ឆ្នាំ២០១៨ ដោយសារកម្ពុជាមានការទាក់ទាញលើផ្នែកទេសចរណ៍ ហើយរាជរដ្ឋាភិបាលក៏បានផ្សារភ្ជាប់ផ្នែកនេះទៅនឹងវិស័យកីឡាផងដែរ។ ម្យ៉ាងភ្ញៀវទេសចរភាគច្រើនចង់ជិះកង់កម្សាន្តជាផ្នែកមួយនៃទេសចរណ៍គ្មានផ្សែងជួយដល់បរិស្ថាននិងជួយដល់សុខភាពថែមទៀត។

អ្នកស្រី FABIENNE GUICHET មកពីប្រទេសបារាំងបានបញ្ជាក់ថា នេះជាលើកទី៥ដែលអ្នកស្រីបានចូលរួមកីឡា Raid Amazonas និងជាលើកទី១ដែលទទួលបានលេខ៣នៅកម្ពុជា។ គាត់មានបំណងចូលរួមប្រកួតនៅកម្ពុជាតាំងពីឆ្នាំ ២០១៤ តែដោយសាររបួសជើងទើបអាក់ខាន។ អ្នកស្រីចាប់អារម្មណ៍ខ្លាំងចំពោះទិដ្ឋភាពដែលបានឃើញពេលប្រកួតគាត់សប្បាយណាស់ដែលបានឃើញភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត ការរស់នៅរបស់ប្រជាជន ពិសេសស្នាមញញឹមរបស់ប្រជាជន ការរាក់ទាក់របស់កុមារកម្ពុជានៅអបអរតាមផ្លូវរហូត។ ក្នុងនោះ អ្នកស្រីក៏បានជួយបង្រៀនក្មេងៗ និងចែកសៀវភៅដល់កុមារកម្ពុជានៅកំពង់ភ្នំ ដែលអ្នកស្រីបំភ្លេចមិនបានពេលឃើញស្នាមញញឹមរបស់កុមារនៅទីនោះ។ អ្នកស្រីនឹងវិលត្រឡប់មកទស្សនាកម្ពុជាឆាប់ៗជាមួយស្វាមី និងក្រុមគ្រួសារ ព្រោះទីនេះស្អាត អស្ចារ្យ និងប្រជាជនពោរពេញទៅដោយស្នាមញញឹមនិងភាពរាក់ទាក់។

ឯកឧត្តម សុខ សង្វារ បានលើកឡើងថា នេះជាលើកទី១៦នៃព្រឹត្តិការ Raid Amazonas និងជាលើកទី២ដែលក្រុមហ៊ុន ZBO បានរៀបចំនៅអង្គរ។ តាមរយៈកម្មវិធីនេះបានផ្តល់ផលចំណេញយ៉ាងច្រើនដល់កម្ពុជា ពិសេសតំបន់អង្គរ ព្រោះបានរួមចំណែកលើកម្ពស់វប្បធម៌និងបេតិកភណ្ឌតំបន់អង្គរទៅកាន់ឆាកអន្តរជាតិ និងបង្ហាញថាកម្ពុជាជាប្រទេសដែលមានសុខសន្តិភាព ដែលមានការយកចិត្តទុកដាក់ខ្ពស់លើវិស័យបេតិកភណ្ឌ ទេសចរណ៍ និងកីឡាឱ្យរីកចម្រើន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យភ្ញៀវ

ទេសចរបានឃើញពីស្នាមញញឹមរបស់ប្រជាជនខ្មែរ ការរាក់ទាក់ និងភាពកក់ក្តៅ។ ក្នុងនោះក្នុងនាមអាជ្ញាធរជាតិអប្សរា ដែលមានគុណភាពគ្រប់គ្រងតំបន់អង្គរ ក៏បានសហការយ៉ាងស្និទ្ធជាមួយក្រុមហ៊ុនរៀបចំព្រឹត្តិការផ្សេងៗ បានរៀបចំឱ្យមានផ្លូវ ល្អប្រសើរសម្រាប់បង្ហាញផ្លូវកង់ និងផ្លូវយានយន្ត និងសុវត្ថិភាពទាំងក្នុងព្រៃ ព្រមទាំងសុខសុវត្ថិភាពទាំងស្នាក់នៅផងដែរ។



អ្នកជំនាញការជាន់ខ្ពស់អាយស៊ីស៊ី-អង្គរ ចុះពិនិត្យការងាររុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ

ផ្សាយនៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ ហ៊ុំ វីឌី

នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ក្រុមអ្នកជំនាញការជាន់ខ្ពស់ផ្នែកអភិរក្សនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បាន ចុះត្រួតពិនិត្យមើលការងាររុះរើសំណង់ខុសច្បាប់ក្នុងមណ្ឌីយដ្ឋានអង្គរ។

បញ្ហាសំណង់ខុសច្បាប់ក្នុងមណ្ឌីយដ្ឋានអង្គរ គឺជារឿងរើសបនាពេលកន្លងមក ដែលអង្គការយូណេស្កូ ក៏ដូចជាគណៈកម្មា ធិការអាយស៊ីស៊ី-អង្គរ ធ្លាប់បង្ហាញការព្រួយបារម្ភ និងផ្តល់អនុសាសន៍ ដល់អាជ្ញាធរជាតិអប្សរា ដែលមានភារកិច្ចគ្រប់គ្រង មណ្ឌីយដ្ឋានប្រវត្តិសាស្ត្រអង្គរ។

ការលួចសាងសង់ខុសច្បាប់ក្នុងអំឡុងយុទ្ធនាការបោះឆ្នោតនាឆ្នាំកន្លងទៅ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃលេចធ្លោ ជាសកលនៃមណ្ឌីយដ្ឋានអង្គរ ហើយអង្គការយូណេស្កូក៏បានសម្តែងសេចក្តីព្រួយបារម្ភផងដែរ។



ក្នុងការជូនដំណើរក្រុមជំនាញការជាន់ខ្ពស់ទៅពិនិត្យសំណង់ខុសច្បាប់ដែលត្រូវបានរុះរើនេះ ឯកឧត្តមបណ្ឌិត ស៊ី ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានបង្ហាញអំពីឆន្ទៈមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា លើកិច្ចការអភិរក្សបេតិកភណ្ឌអង្គរ ជាពិសេស គឺតុល្យភាពរវាងការអភិវឌ្ឍនិងការអភិរក្ស ដែលមិនធ្វើឲ្យប៉ះពាល់តម្លៃលេចធ្លោជាសកលនៃបេតិកភណ្ឌ និងការគោរពនូវបទដ្ឋានបេតិកភណ្ឌពិភពលោក។

ជាមួយគ្នានេះ ឯកឧត្តមក៏បានបង្ហាញនូវដំណោះស្រាយមួយចំនួនដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំឡើងសម្រាប់ដោះស្រាយនូវកំណើនប្រជាជននៅក្នុងតំបន់អង្គរនោះគឺ ការបង្កើតទឹកនៃឯកភាពងាយស្រួលរស់នៅមួយកន្លែងដែលនៅក្រៅតំបន់បេតិកភណ្ឌ ដើម្បីជូនដល់ប្រជាពលរដ្ឋដែលចង់បំបែកគ្រួសារ ហើយស្ម័គ្រចិត្តទៅរស់នៅ។ ទឹកនៃឯកដែលត្រូវបានបង្កើតនោះគឺ គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដែលសព្វថ្ងៃមានប្រជាពលរដ្ឋបានស្ម័គ្រចិត្តទៅរស់នៅប្រមាណជាង១០០គ្រួសារ។

ក្រោយពិនិត្យទីតាំងមួយចំនួនហើយ ក្រុមអ្នកជំនាញការជាន់ខ្ពស់នឹងពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលម្អិតបន្ថែមទៀតក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរខាងមុខ ដើម្បីរកដំណោះស្រាយបន្ថែមលើការងារទប់ស្កាត់សំណង់ខុសច្បាប់ក្នុងមណ្ឌលយង្កានអង្គរ។

គួរឱ្យដឹងផងដែរថា ក្រៅពីពិនិត្យមើលការងាររុះរើសំណង់ខុសច្បាប់ ក្រុមអ្នកជំនាញការជាន់ខ្ពស់ក៏បានចុះពិនិត្យមើលការជួសជុលនៅតាមប្រាសាទជាច្រើន ដោយរួមទាំងផ្លូវវែងធំ ដែលគ្រោងនឹងធ្វើការជួសជុលនាពេលខាងមុខនេះផង។



គណៈកម្មាធិការអាយស៊ីស៊ី-អង្គរនឹងបើកកិច្ចប្រជុំពេញអង្គលើកទី២៤ របស់ខ្លួននៅថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៧

ផ្សាយនៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៧ អត្ថបទ ៖ អ៊ីសា វ៉ែរីណី រូបភាព ៖ ហ៊ុំ វីឌី

គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍មណ្ឌលវប្បធម៌ប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor) នឹងបើកកិច្ចប្រជុំពេញអង្គលើកទី២៤របស់ខ្លួន នៅថ្ងៃទី១៣ និងទី១៤ ខែធ្នូ ឆ្នាំ២០១៧ នាសាលសន្និសីទអង្គរ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។

កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ នឹងប្រារព្ធឡើងក្រោមអធិបតីភាព **លោកជំនាញ ភឿង សកុណារ** រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមជាមួយសហប្រធាននៃកិច្ចប្រជុំ គឺ **លោកជំនាញ Eva NGUYEN BINH** ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និង **ឯកអគ្គរដ្ឋទូត Hidehisa HORINOUCHI** ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា។

របៀបវារៈនៃកិច្ចប្រជុំពេលនេះ នឹងផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា តាមដានរបាយការណ៍នៃការងារអភិរក្សជួសជុល និងការងារស្រាវជ្រាវ ការអភិវឌ្ឍដោយចីរភាព ក្នុងតំបន់មណ្ឌលវប្បធម៌អង្គរ។ បន្ថែមពីនេះកិច្ចប្រជុំលើកនេះ ក៏ស្របនឹងការអបអរសាទរខួប២៥ឆ្នាំនៃការចុះបញ្ជីមណ្ឌលវប្បធម៌អង្គរជាបេតិកភណ្ឌពិភពលោក។

គណៈកម្មាធិការអាយស៊ីស៊ីអង្គរ(ICC-Angkor) បានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយសន្និសីទអន្តរជាតិ លើកទី១ ស្តីពីអង្គរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពេលទទួលចុះអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការបង្កើតយន្តការអន្តរជាតិ ICC សម្រាប់អង្គរ ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំង៥ ដែលតម្រូវឲ្យអាជ្ញាធរកម្ពុជាបំពេញក្នុងរយៈពេល៣ឆ្នាំ(១៩៩៣-១៩៩៦)។ សមាជិកនៃអាយស៊ីស៊ី(ICC) មានចំនួន៣៧ប្រទេស មកពីទ្វីប៥ និងមានអង្គការអន្តរជាតិចំនួន១៣ទៀតចូលរួម ជាសមាជិកដែរ។





ក្រុមអ្នកជំនាញការជាន់ខ្ពស់អាយស៊ីស៊ី-អង្គ ចុះពិនិត្យការងារមួយចំនួនក្នុងឧទ្យានអង្គរមុនកិច្ចប្រជុំ

ផ្សាយនៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ ហ៊ុំ វីឌី, អ៊ីសា រ៉ហ៊ីណី

ក្រុមអ្នកជំនាញការជាន់ខ្ពស់ ចំនួនពីរក្រុមដែលទទួលបន្ទុកលើការងារអភិរក្ស និងការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍មណ្ឌលវិទ្យាសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានចុះពិនិត្យតាមដានការអនុវត្តការងារមួយចំនួនតាមការដ្ឋានជួសជុលក្នុងមណ្ឌលវិទ្យាសាស្ត្រអង្គរ។ ការចុះពិនិត្យនេះធ្វើឡើងមុនកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១៣ និង១៤ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

ដំណើរការចុះពិនិត្យនេះធ្វើឡើងពីថ្ងៃទី៥ដល់ទី១១ ខែធ្នូ ឆ្នាំ២០១៧ លើទីតាំងការដ្ឋានជួសជុល និងកន្លែងអនុវត្តការងារសំខាន់ៗដូចជា ការជួសជុលប្រឡាយបុរាណនៅបារាយណ៍ទឹកថ្លា គម្រោងជួសជុលផ្លូវវែងធំ គម្រោងជួសជុលស្ពានហាលមុខប្រាសាទអង្គរវត្ត គម្រោងជួសជុលក្រុមប្រាសាទព្រះពិធុរ គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក និងកន្លែងរុះរើសំណង់ខុសច្បាប់ដែលគណៈកម្មការចម្រុះនៃអាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានបានប្រតិបត្តិការរុះរើកន្លែងមកជាដើម។

ការចុះពិនិត្យតាមដានការងារនៅរាល់ការដ្ឋាន និងគម្រោងអភិវឌ្ឍន៍នានាក្នុងតំបន់អង្គរ គឺជាការកិច្ចដ៏សំខាន់មួយរបស់គណៈកម្មាធិការអន្តរជាតិដ៏ធំមួយនេះសម្រាប់កិច្ចការអភិរក្សមណ្ឌលវិទ្យាសាស្ត្រអង្គរ។ ការចុះពិនិត្យនេះ គឺដើម្បីផ្ទៀងផ្ទាត់របាយការណ៍ និងផ្ទៀងផ្ទាត់នូវអនុសាសន៍ដែលក្រុមអ្នកជំនាញការជាន់ខ្ពស់ផ្តល់ជូនក្រុមការងារ អនុវត្តគម្រោងនីមួយៗក្នុងកិច្ចប្រជុំមុនៗ។ បន្ទាប់ពីចុះពិនិត្យ ក្រុមអ្នកជំនាញការជាន់ខ្ពស់នឹងធ្វើការពិភាក្សា ល្អិតល្អន់នូវរាល់ការអនុវត្តការងារទាំងនោះក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ដើម្បីស្វែងរកនិងផ្តល់ជូនអនុសាសន៍ថ្មីៗបន្ថែមទៀត ដើម្បីជំរុញការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់អង្គរ។



អាជ្ញាធរជាតិអប្សរាប្រគល់មកុដមាសនិងវត្ថុបុរាណមួយចំនួនជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈរក្សាទុក

ផ្សាយនៅថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ឺង ស្រីវត្ថុ រូបភាព ៖ ហ៊ុំ រឿន, អ៊ីសា វ៉េហ៊ីណី

នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ អាជ្ញាធរជាតិអប្សរាបានប្រារព្ធពិធីប្រគល់មកុដមាសប្លង់សក់ដែលរកឃើញនៅក្នុងកំណាយជួសជុលសាលារបាំប្រាសាទតាព្រហ្មកាលពីឆ្នាំ២០១២ រួមនឹងវត្ថុសិល្បៈបុរាណមួយចំនួន ដែលរក្សាទុកនៅអាជ្ញាធរជាតិអប្សរាកាលពីមុន ជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាអ្នករក្សាទុកជំនួសវិញ។

ពិធីប្រគល់ទទួលនេះ បានធ្វើឡើងរវាងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ដែលមាន**ឯកឧត្តម ឥន ម៉ែនស៊ីយ** អគ្គនាយករងតំណាងឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា និង **លោក គង់ វិរៈ** ប្រធាននាយកដ្ឋានសារមន្ទីរជាតិនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោក គង់ វិរៈ បានឱ្យដឹងថា ក្នុងឱកាសមកពិនិត្យទទួលវត្ថុសិល្បៈបុរាណពីអាជ្ញាធរជាតិអប្សរា ដែលបានពីការធ្វើកំណាយសិក្សាស្រាវជ្រាវ កំណាយជួសជុលផ្សេងៗនៅក្នុងតំបន់អង្គរកន្លងមកមានដូចជា៖ មកុដមាសប្លង់សក់មួយ សន្លឹកមាសដែលចារជាយ៉ន្តផ្សេងៗសម្រាប់បញ្ចុះនៅតាមបល្ល័ង្កនៅក្នុងប្រាសាទចំនួន១៦សន្លឹក ចិញ្ចៀនមាស១វង់ និងព្រះពុទ្ធរូបចំនួន២អង្គ។


លោក គង់ វិរៈ បញ្ជាក់ទៀតថា គោលបំណងសំខាន់នៃការទទួលវត្ថុសិល្បៈបុរាណទាំងអស់នេះ ពិសេសគឺក្នុងសក់មាសក្រៅពីយកទៅរក្សាទុកឬជួសជុល គឺដើម្បីយកទៅបញ្ចូលគ្នាជាមួយគ្រឿងអលង្ការមាសផ្សេងៗ ដែលមានស្រាប់នៅសារ



មន្ទីរ គ្រឿងអលង្ការដែលទើបទទួលបានពីប្រទេសអង់គ្លេស និងគ្រឿងមាសមួយចំនួនដែលធ្វើកំណាយបាននៅខេត្តព្រៃវែង រួមនឹងវត្ថុសិល្បៈផ្សេងៗដើម្បីតាំងពិព័រណ៍ជូនសាធារណជនជាតិ-អន្តរជាតិឱ្យបានឃើញ និងយល់ដឹងពីប្រវត្តិរបស់វត្ថុបុរាណទាំងនោះមានរយៈពេល៣ខែ ចាប់ផ្តើមពីខែមករា ឆ្នាំ២០១៨តទៅ ក្រោមប្រធានបទការប្រើប្រាស់អលង្ការមាសក្នុងសង្គមខ្មែរពីអតីតកាល នៅសារមន្ទីរជាតិ។

លោក អ៊ឹម សុខវិថី អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរបានបញ្ជាក់ពីសវតាររបស់វត្ថុសិល្បៈទាំងបីប្រភេទដែលប្រគល់ឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈមាន ទី១គឺ សន្លឹកមាសនិងចិញ្ចៀនមាស១រង មានអាយុកាលនៅស.វទី៧ឬទី៨នៃគ.ស ជាវត្ថុបុរាណដែលបានពីការធ្វើកំណាយស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា (EFEO) នៅបារា យណ៍ទឹកថ្លាកាលពីដើមឆ្នាំ២០០០ ស្តីអំពីមរតកវប្បធម៌ ការរៀបចំក្រុងមុនសម័យអង្គរការរៀបចំកសាងប្រាសាទ ទំនៀមទម្លាប់ និងពិធីផ្សេងៗទាក់ទងនឹងការកសាងប្រាសាទ។ វត្ថុសិល្បៈទី២គឺ ពិសម្រាប់លម្អក្នុងសក់ ឬមកុដនោះ មានអាយុកាលនៅស.វទី១២ អំឡុងពេលកសាងប្រាសាទ គឺបានរកឃើញនៅក្នុងកំណាយ ជួសជុលសាល រចាំនៅប្រាសាទតាព្រហ្មដោយស្ថាប័នឥណ្ឌា (ASI) សហការជាមួយអាជ្ញាធរជាតិអប្សរា កាលពីខែមីនា ឆ្នាំ២០១២។ វត្ថុសិល្បៈទី៣ គឺជាអំណោយព្រះពុទ្ធរូប២អង្គដែលអ្នកក្នុងគុលនៃប្រគល់ឱ្យកាលពីឆ្នាំ២០១៥ តែមិនទាន់ អាចសន្និដ្ឋានពី កាលបរិច្ឆេទនិងប្រវត្តិនៃរូបបាននៅឡើយ។

ឯកឧត្តម ត័ន ប៊ុនស៊ុយ ក៏បានលើកឡើងថា កន្លងមកវត្ថុសិល្បៈបុរាណទាំងនេះក៏មានការមើលថែទាំយ៉ាងល្អពីសំណាក់ អាជ្ញាធរជាតិអប្សរា ហើយនេះក៏ជាឱកាសល្អមួយដែលវត្ថុបុរាណទាំងនេះត្រូវបានប្រគល់ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរក្សាទុកផង និងយកទៅតាំងពិព័រណ៍ផង ជាការផ្សព្វផ្សាយពីមរតកវប្បធម៌ផ្នែក សិល្បៈទៅកាន់សាធារណជនឱ្យបានយល់ដឹងនិងស្រាវជ្រាវបន្ថែម។



ឯកសារព័ត៌មានផ្សាយនៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមរបស់អាជ្ញាធរជាតិអប្សរាប្រចាំតាមសទី២ ឆ្នាំ២០១៧

កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាអបអរសាទរនឹងចំណាត់ការទប់ស្កាត់សំណង់ ខុស ច្បាប់ក្នុងមណីយដ្ឋានអង្គរ

ផ្សាយនៅថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ីង ស្រីវិគ្គ រូបភាព ៖ ហ៊ុំ វីឌី

កិច្ចប្រជុំនៃគណៈកម្មាធិការអន្តរជាតិ ICC-Angkor បានចាប់ដំណើរការហើយនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយផ្ដើមចេញពីកិច្ចប្រជុំបច្ចេកទេសលើកទី២៩ ផ្ដោតសំខាន់លើការតាមដានរបាយការណ៍បច្ចេកទេសនៃក្រុមគម្រោង នានា ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់មណីយដ្ឋានអង្គរ។ កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព **លោកជំទាវ ស្រី ឈន់ សុភ័ណ្ណ** រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមនឹងសហប្រធាននៃប្រទេស បារាំង និងជប៉ុន។

ថ្ងៃក្នុងពិធីបើកកិច្ចប្រជុំ **លោកស្រី Anne Lemaistre** តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាបានបង្ហាញនូវការអបអរ សាទរគាំទ្រ នូវចំណាត់ការទប់ស្កាត់ការរីករាលដាលនៃសំណង់ខុសច្បាប់ក្នុងមណីយដ្ឋានអង្គររបស់គណៈកម្មការចម្រុះ នៃអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប។ “ខ្ញុំសូមចូលរួមអបអរសាទរចំពោះកិច្ចប្រឹងប្រែងរបស់អាជ្ញាធរជាតិ អប្សរា និងស្ថាប័នពាក់ព័ន្ធ ដែលបានជម្នះឧបសគ្គទប់ស្កាត់ការរីករាលដាលនូវសំណង់ខុសច្បាប់យ៉ាងគំហុកក្នុងរយៈពេល ចុងក្រោយនេះ”។

លោកស្រីថ្លែងថា ការថែរក្សាមណីយដ្ឋានអង្គរ គឺចាំបាច់ណាស់ថែរក្សាឲ្យបាននូវបូរណភាព និងយថាភាពនៃអង្គរជា ពិសេស គឺតម្លៃលេចធ្លោជាសកលនៃមណីយដ្ឋានអង្គរ។ “យើងទទួលស្គាល់ថា កំណើនប្រជាជនក្នុងតំបន់អង្គរបានកើន ឡើងយ៉ាងគំហុកក្នុងរយៈពេលចុងក្រោយនេះ។ ដូច្នេះ ការទប់ស្កាត់នូវសំណង់ខុសច្បាប់គឺត្រូវតែច្បាស់លាស់ ដើម្បីថែ រក្សា ឲ្យបាននូវតម្លៃបេតិកភណ្ឌអង្គរដែលរួមទាំងប្រពៃណី ទេសភាពវប្បធម៌ និងអ្វីៗគ្រប់យ៉ាងដែលជាតម្លៃដើមនៃ មណីយដ្ឋានអង្គរ”។

គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ កំពុងតែដំណើរការកិច្ចប្រជុំរបស់ខ្លួន ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៣ ជាកិច្ចប្រជុំ បច្ចេកទេសលើកទី២៩ និង១៤ ជាកិច្ចប្រជុំពេញអង្គលើកទី២៤ ខែធ្នូនេះ នៅសាលប្រជុំនៃអាជ្ញាធរជាតិអប្សរា។ អង្គប្រជុំ នាពេលនេះមានអ្នកជំនាញជាតិ និងអន្តរជាតិ រួមទាំងអ្នកចូលរួមប្រមាណជាង៣០០នាក់។





កម្ពុជា-អាឡឺម៉ង់ប្រារព្ធខួប២០ឆ្នាំនៃកិច្ចសហប្រតិបត្តិការលើកិច្ចការអភិរក្សមណ្ឌលដ្ឋានអង្គរ

ផ្សាយនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ឺង ស្រីវ័ត្ត

រាជរដ្ឋាភិបាលកម្ពុជាតំណាងដោយអាជ្ញាធរជាតិអប្សរា និងសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ តំណាងដោយស្ថាប័នគម្រោងអាឡឺម៉ង់អភិរក្សទេពអប្សរ GACP (German Apsara Conservation Project) នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ បានប្រារព្ធខួប២០ឆ្នាំ (១៩៩៧-២០១៧) នៃកិច្ចសហប្រតិបត្តិការលើកិច្ចការអភិរក្សមណ្ឌលដ្ឋានអង្គរ នៅការិយាល័យ GACP ស្ថិតក្នុងបរិវេណទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាខេត្តសៀមរាប។

ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព **លោកជំនាញ ឆៀង សកុណា** រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា និង **ឯកឧត្តម Daniela DEMPF** អនុប្រធានបេសកកម្មរដ្ឋទូតអាឡឺម៉ង់ប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីអ្នកជំនាញការជាតិ និងអន្តរជាតិជាច្រើនរូបនៃគណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ។

GACP បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយអាជ្ញាធរជាតិអប្សរា លើកិច្ចការអភិរក្សអង្គរក្នុងឆ្នាំ១៩៩៧ ដោយធ្វើការជួសជុលទៅលើចម្លាក់រូបអប្សរា និងអភិរក្សក្បាច់ចម្លាក់តុបតែងលម្អគ្រប់ប្រភេទនៃប្រាសាទខ្មែរនៅកម្ពុជា រហូតមកដល់បច្ចុប្បន្ន។ ក្រៅពីកិច្ចការអភិរក្សជួសជុល GACP បានរួមចំណែកយ៉ាងសំខាន់លើការបណ្តុះបណ្តាលសមត្ថភាព មន្ត្រីបុគ្គលិកខ្មែរជាច្រើនរូបដោយកិច្ចសហការយ៉ាងជិតស្និទ្ធរវាងសាកលវិទ្យាល័យ TH Köln និងសាកលវិទ្យាល័យ កូមិន្ទវិចិត្រសិល្បៈ។

មានប្រសាសន៍ក្នុងពិធីនេះ **លោកជំនាញ ឆៀង សកុណា** បញ្ជាក់ថា ក្រោយពីអង្គរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរាក៏បានបង្កើតឡើងក្នុងរយៈពេល៣ឆ្នាំបន្ទាប់ ដោយចាប់ផ្តើមសហការជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីធ្វើកិច្ចការជាច្រើនក្នុងគោលបំណងសង្គ្រោះ និងជួសជុលដល់អង្គរ។

“គិតមកទល់នឹងពេលនេះ យើងមានភាពចាស់ទុំទាំងបទពិសោធន៍ ជំនាញ ចំណេះដឹងលើការងារអភិរក្ស និងរបៀបគ្រប់គ្រងសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះជាមូលហេតុដែលយើងនឹងប្រារព្ធខួប២០ឆ្នាំនៃអង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងឆ្នាំនេះ។ ថ្ងៃនេះយើងពិតជាមានមោទនភាពដែលបានចូលរួមក្នុងខួប២០ឆ្នាំនៃកិច្ចសហការរវាងអាឡឺម៉ង់ និងអប្សរាលើការងារអភិរក្សអង្គរផងដែរ។”

លោកជំទាវបន្ថែមថា ទាំងនេះគឺជាជោគជ័យដែលមានលក្ខណៈជាប្រវត្តិសាស្ត្ររបស់យើងទាំងអស់គ្នា។ ប៉ុន្តែមានរឿងមួយដែលយើងត្រូវចងចាំនោះគឺ “អ្វីៗគ្រប់យ៉ាងដែលមានមកដល់ពេលនេះ គឺផ្ដើមចេញពីសន្តិភាព”។ ពិតណាស់ សន្តិភាពពេញលេញនៅកម្ពុជាបានធ្វើឲ្យមានការអភិវឌ្ឍ និងធ្វើឲ្យមានការអភិរក្សពេញលេញទៅលើសម្បត្តិបេតិកភណ្ឌពិភពលោកអង្គរ។ នេះគឺជាគោលដៅសំខាន់បំផុតដែល **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូលប្រាថ្នាចង់បាន និងចង់រក្សាឲ្យបានគង់វង្សជារៀងរហូតទៅ។



ថ្ងៃនេះជាខួប២៥ឆ្នាំដែលអង្គរបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

ផ្សាយនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ ន. អភិវឌ្ឍន៍ទេសចរអង្គរ

គិតមកត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ អង្គរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកអស់រយៈពេល ២៥ ឆ្នាំហើយ។ រយៈពេល២៥ឆ្នាំមកនេះ អង្គរត្រូវបានសង្គ្រោះឲ្យរួចផុតពីភាពគ្រោះថ្នាក់ផ្សេងៗ ហើយកិត្តិសព្ទអង្គរក៏បានខ្ជរខ្ជាយទៅកាន់ពិភពលោកគ្រប់ទិសទីទាំងអស់។

ជាមួយនឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិរក្សបេតិកភណ្ឌបច្ចុប្បន្ន អង្គរក្លាយជាគោលដៅទេសចរណ៍លេខ១នៅលើពិភពលោក និងភ្ញៀវទេសចរអន្តរជាតិរាប់លានអ្នកបានចាត់ទុកអង្គរជាគោលដៅទស្សនាក្នុងក្តីស្រមៃរបស់ខ្លួន។

ដើម្បីអបអរសាទរឱកាសដ៏ពិសេសនេះ អាជ្ញាធរជាតិអប្សរានឹងរៀបចំ ពិធីខួប២៥ឆ្នាំដែលអង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នាមុខប្រាសាទអង្គរវត្តចាប់ពីម៉ោង៤ល្ងាចរហូតដល់ម៉ោង៨យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ។



ឯកសារព័ត៌មានផ្សាយនៅលើតេឡេវិស័ន និងបណ្តាញទំនាក់ទំនងសង្គមរបស់អាជ្ញាធរជាតិអប្សរាប្រចាំទម្រង់ទី២ ឆ្នាំ២០១៧

ពិធីនេះនឹងប្រារព្ធឡើងក្រោមអធិបតីភាព **លោកជំនាញ ម៉ែន សំអុន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និង**លោកជំនាញ ឆឿន សកុណា** រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ដោយមានការអញ្ជើញចូលរួមពីសំណាក់អ្នកជំនាញការជាន់ខ្ពស់ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ មន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

ការប្រារព្ធពិធីនេះឡើងគឺដើម្បីរំលឹកស្មារតីកូនខ្មែរគ្រប់រូបឲ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ ជាពិសេសគឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរ ដែលបានពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេសក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌ ដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។



អាជ្ញាធរអប្សរា និងស្ថាប័នគម្រោងអាឡឺម៉ង់អភិរក្សទេពអប្សរា ចុះអនុស្សរណៈយោគយល់លើគម្រោងជួសជុល និងអភិរក្សប្រាសាទក្នុងមណ្ឌីយដ្ឋានអង្គរ

ផ្សាយនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៧ អត្ថបទ ៖ អ៊ីសា រ៉ហ្សីណី រូបភាព ៖ ហ៊ុំ រឿន

អនុស្សរណៈនៃការយោគយល់ដើម្បីបង្កើតគម្រោងកិច្ចសហប្រតិបត្តិការតាមរយៈអង្គការអចិន្ត្រៃយ៍ នៃអ្នកជំនាញក្នុងវិស័យជួសជុល និងអភិរក្សប្រាសាទក្នុងមណ្ឌីយដ្ឋានអង្គរ និងមណ្ឌីយដ្ឋានប្រវត្តិសាស្ត្រផ្សេងទៀត ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា រវាងអាជ្ញាធរជាតិអប្សរា និងគម្រោងអាឡឺម៉ង់អភិរក្សទេពអប្សរា ហៅកាត់ថា GACP ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំពេញអង្គលើកទី២៤ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។

ក្នុងក្របខណ្ឌគម្រោងអប់រំកម្រិតខ្ពស់របស់ TH-Koeln គម្រោងអាឡឺម៉ង់អភិរក្សទេពអប្សរា បានចាប់ផ្តើមពីឆ្នាំ ១៩៩៧ ដោយទទួលបានការគាំទ្រថវិកាដោយកម្មវិធីអភិរក្សវប្បធម៌នៃក្រសួងការបរទេសអាឡឺម៉ង់។

រហូតមកដល់ពេលនេះ គម្រោងនេះបានអនុវត្តន៍អស់រយៈពេល២០ឆ្នាំក្នុងតំបន់អង្គរ និងមណ្ឌីយដ្ឋានផ្សេងទៀតនៅកម្ពុជា ដោយផ្តោតទៅលើការស្រាវជ្រាវ បណ្តុះបណ្តាល ប្រមូលឯកសារ និងការអភិរក្សរក្សាចម្លាក់តុបតែងលម្អគ្រប់ប្រភេទនៃប្រាសាទខ្មែរនៅកម្ពុជា ដោយបានសហការជាមួយអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

យុទ្ធសាស្ត្រទូទៅរបស់ GACP គឺផ្តោតទៅលើការអភិរក្សនៃគ្រឿងតុបតែងលម្អដ៏មានតម្លៃនៅអង្គរ និងនៅមណ្ឌីយដ្ឋានផ្សេងទៀត ដោយសហការយ៉ាងជិតស្និទ្ធជាមួយគម្រោងអប្សរា និងក្រុមអន្តរជាតិជំនាញក្នុងវិស័យពង្រឹងស្ថាបត្យកម្ម ការជួសជុល និងការគាំពារប្រាសាទឡើងវិញ។

អនុស្សរណៈយោគយល់ខាងលើនេះ ជាគ្រឹះដើម្បីធ្វើឱ្យ GACP បង្កើតគម្រោងសហការអចិន្ត្រៃយ៍ រវាងអាជ្ញាធរជាតិអប្សរា និង GACP ក្នុងបំណងថែរក្សាគ្រឿងតុបតែងលម្អប្រាសាទក្នុងរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានផ្សេងទៀតនៅកម្ពុជា។

ក្នុងពិធីចុះអនុស្សរណៈនេះ ក៏មានចែកប័ណ្ណសរសើរការងារដល់អ្នកជំនាញការខ្មែរ ចំនួន ១៧រូប ដែលបម្រើការងារក្នុងគម្រោង GACP របស់អាឡឺម៉ង់ផងដែរ។

គួរម្នីកថា ផ្ដើមពីឆ្នាំ១៩៩៧ គម្រោង GACP បានយកចិត្តទុកដាក់លើការបង្កើតក្រុម អ្នកជំនាញខ្មែរក្នុងវិស័យអភិរក្ស ដោយទទួលបាន ការបណ្តុះបណ្តាលស៊ីជម្រៅខាងទ្រឹស្តី និងខាងអនុវត្តន៍ ដែលមានមូលដ្ឋានវិទ្យាសាស្ត្រផ្តល់ដោយអ្នកវិទ្យាសាស្ត្រ និងសមាជិករបស់ GACP។



ស្ថាប័នគម្រោងអភិរក្សអាឡឺម៉ង់-អប្សរា បើកសន្និសីទវិទ្យាសាស្ត្រស្តីពីការអភិរក្សក្នុងរមណីយដ្ឋានអង្គរ

ផ្សាយនៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ីង ស្រីវ័ត្ត រូបភាព ៖ ហ៊ី រីឌី

បើគិតពីឆ្នាំ១៩៩៧មកដល់ឆ្នាំ២០១៧នេះ គឺមានរយៈពេល២០ឆ្នាំគត់ដែលស្ថាប័នគម្រោងអាឡឺម៉ង់-អប្សរាអភិរក្សទេពអប្សរា GACP (German Apsara Conservation Project) មានវត្តមាននៅលើទឹកដីអង្គរ។ ក្នុងន័យរំពៃកខួប២០ឆ្នាំនៃគម្រោងអភិរក្សអាឡឺម៉ង់-អប្សរា និងសមិទ្ធផលជាច្រើនរបស់ខ្លួន GACP សហការជាមួយអាជ្ញាធរជាតិអប្សរា បានបើកសន្និសីទវិទ្យាសាស្ត្រស្តីអំពី «កិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ» មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ខែធ្នូ ឆ្នាំ២០១៧ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។



ឯកសារព័ត៌មានផ្សាយនៅលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមរបស់អាជ្ញាធរជាតិអប្សរាប្រចាំឆមាសទី២ ឆ្នាំ២០១៧

សន្និសីទនេះប្រព្រឹត្តទើងក្រោមអធិបតីភាព **លោកជំនាញ ឆៀង សកុណា** រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា **លោកជំនាញ Daniela DEMPF** អនុប្រធានបេសកកម្មរដ្ឋទូតអាឡឺម៉ង់ប្រចាំកម្ពុជា **លោកជំនាញ Anne LEMAISTRE** តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា **លោក Klaus BECKER** សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ TH KÖln និងមានការអញ្ជើញចូលរួមពីអ្នកជំនាញការជាតិ អន្តរជាតិ មន្ត្រីបុគ្គលិកជំនាញនៃអាជ្ញាធរជាតិអប្សរាជាច្រើនរូប។

លោកជំនាញ ឆៀង សកុណា បានថ្លែងថា «នេះជាសន្និសីទវិទ្យាសាស្ត្រដែលមានអ្នកជំនាញការជាតិ និងអន្តរជាតិជាច្រើននិយាយអំពីកិច្ចការអភិរក្ស ដែលចាំបាច់មានការចូលរួមពីភាគីពាក់ព័ន្ធនិងដៃគូសហការច្រើន។ ខ្ញុំសង្ឃឹមថា សន្និសីទមួយថ្ងៃនេះនឹងមានផ្លែផ្កាដល់អ្នកចូលរួមទាំងអស់ ព្រោះមានអ្នកជំនាញជាច្រើនរូប ច្រើនផ្នែក ច្រើនស្ថាប័ន បានចែករំលែកពីចំណេះដឹងនិងបទពិសោធន៍ល្អៗរបស់ពួកគាត់ទាក់ទងនឹងកិច្ចការជួសជុល ការអភិរក្សបុរាណដ្ឋាន ចម្លាក់នៅមេណីយដ្ឋានអង្គរ»។

គួរបញ្ជាក់ផងដែរថា GACP បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយអាជ្ញាធរជាតិអប្សរា លើកិច្ចការអភិរក្សក្នុងមេណីយដ្ឋានអង្គរក្នុងឆ្នាំ១៩៩៧ ដោយធ្វើការជួសជុលទៅលើចម្លាក់រូបអប្សរា និងអភិរក្សក្បាច់ចម្លាក់តុបតែងលម្អគ្រប់ប្រភេទនៃប្រាសាទខ្មែរ នៅកម្ពុជារហូតមកដល់បច្ចុប្បន្ន។ ក្រៅពីកិច្ចការអភិរក្សជួសជុល GACP បានរួមចំណែកយ៉ាងសំខាន់លើការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីបុគ្គលិកខ្មែរជាច្រើនរូប ដោយសហការយ៉ាងជិតស្និទ្ធរវាងសាកលវិទ្យាល័យ TH KÖln និងសាកលវិទ្យាល័យកូមិន្ទវិចិត្រសិល្បៈ។

គួររំលឹកថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំពេញអង្គលើកទី២៤របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ GACPនិងអាជ្ញាធរជាតិអប្សរា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីបន្តកិច្ចសហការលើការងារអភិរក្សជួសជុលចម្លាក់ទេពអប្សរានៅមេណីយដ្ឋានអង្គរបន្តទៀត ក្នុងបំណងថែរក្សាគ្រឿងតុបតែងលម្អប្រាសាទក្នុងមេណីយដ្ឋានអង្គរ និងមេណីយដ្ឋានផ្សេងទៀតនៅកម្ពុជាឱ្យបានគង់វង្សយូរអង្វែង។





ពិធីរៀនក្នុងឧបសគ្គនៃការដាក់បញ្ចូលអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក បង្ហាញពីភាពជោគជ័យនៃការងារអភិរក្ស មណីយដ្ឋានអង្គរ

ផ្សាយនៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៧ អត្ថបទ ៖ សេន សែត រូបភាព ៖ ហ៊ុំ វីឌី , អ៊ីសា រ៉ហ៊ីណី

ពិធីរៀនក្នុងឧបសគ្គនៃការដាក់បញ្ចូលអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានរៀបចំឡើងជាមួយនឹងអ្នកចូលរួម រាប់ ពាន់នាក់ នៅមុខប្រាសាទអង្គរវត្ត នាយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាព **លោកជំនាញ ម៉ែន សំអុន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់ **សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីអបអរសាទរនេះ លោកជំទាវឧបនាយករដ្ឋមន្ត្រីបានថ្លែងសាររំលឹកឡើងវិញ អំពីការដាក់មណីយដ្ឋានអង្គរចូលជា សម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ធ្នូ ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមកិច្ចខិតខំប្រែប្រួលរបស់ **សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ** និងការពុះពាររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបំពេញលក្ខខណ្ឌដែលអង្គការ យូណេស្កូតម្រូវ ដូចជាការកំណត់ព្រំនៃតំបន់ការពារ ការបង្កើតច្បាប់បេតិកភណ្ឌ ការបង្កើតស្ថាប័នទទួលខុសត្រូវលើការ ងារអភិរក្សបេតិកភណ្ឌជាដើម។ ជាពិសេស គឺការនាំមកនូវសន្តិភាពពេញលេញលើផ្ទៃប្រទេសក្នុងឆ្នាំ១៩៩៨ តាមរយៈ គោលនយោបាយឈ្នះ-ឈ្នះ របស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** ដែលធ្វើឲ្យអង្គរបានរួចផុតពី បេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់ ក្លាយជាបេតិកភណ្ឌពិភពលោកពេញលេញក្នុងឆ្នាំ២០០៤។ បច្ចុប្បន្ន អង្គរក្លាយជា គោលដៅទេសចរណ៍លេខ១ នៅលើពិភពលោក និងភ្ញៀវទេសចរអន្តរជាតិរាប់លានអ្នកបានចាត់ទុកអង្គរជាគោលដៅ ទស្សនាក្នុងក្តីស្រមៃរបស់ខ្លួន។

ក្នុងពិធីដ៏មានអត្ថន័យនេះ **លោកជំនាញ ឆឿង សកុណា** រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរ ជាតិអប្សរា ក៏បានរំលឹកឡើងវិញនូវវឌ្ឍនភាពនៃការងារអភិរក្សមណីយដ្ឋានអង្គររយៈពេល២៥ឆ្នាំកន្លងមក។ សមិទ្ធផល ជាអាទិ៍គឺ ប្រាសាទសំខាន់ៗជាច្រើនត្រូវបានសង្គ្រោះ ប្រព័ន្ធទឹកបុរាណជាច្រើនត្រូវបានស្តារប្រើប្រាស់ឡើងវិញ ហេដ្ឋា រចនាសម្ព័ន្ធដុំវិញមណីយដ្ឋានត្រូវបានរៀបចំដើម្បីបម្រើដល់វិស័យទេសចរណ៍ បរិស្ថានអង្គរត្រូវបានការពារ សហគមន៍ អង្គរត្រូវបានលើកតម្កើងនិយមន័យជ្រោមជ្រែង។ល។ ជាពិសេស កំណើនទេសចរបានជួយដល់ជីវភាពអ្នកអង្គរ ជាច្រើនទាំង ដោយផ្ទាល់ និងប្រយោល។



ក្នុងពិធីដ៏ពិសេសវិសាលនេះ ក៏មានការសម្តែងសិល្បៈដែលជាបេតិកភណ្ឌអរូបីមួយចំនួនដូចជា របាំព្រះរាជទ្រព្យ និងចាប៉ី ដងវែងជាដើម រួមនឹងរបាំសិល្បៈជាច្រើនទៀត ដែលធ្វើឲ្យអ្នកចូលរួមកម្មវិធីមានអារម្មណ៍រំភើបសប្បាយរីករាយនឹកឃើញ ដល់សម័យកាលដ៏រុងរឿងនៃអាណាចក្រអង្គរនាអតីតកាល។



សេចក្តីជូនដំណឹងស្តីពីការកាត់សម្ភាគដើមឈើ កាត់ក្រឹមែកឈើ កាត់ច្រើបចុងមែក និងកាត់តូដើមឈើ នៅតាមបរិវេណប្រាសាទ និងតាមភូមិភាគក្នុងបរិវេណវិស្វកម្មអង្គរ

ផ្សាយនៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៧



អាជ្ញាធរអប្សរា
APSARA
N°១១៤៤ រាជធានីភ្នំពេញ



ព្រះរាជាណាចក្រកម្ពុជា
KINGDOM OF CAMBODIA

ជាតិ សាសនា ព្រះមហាក្សត្រ
NATION RELIGION KING

សេចក្តីជូនដំណឹង ស្តីពី

ការកាត់សម្ភាគដើមឈើ កាត់ក្រឹមែកឈើ កាត់ច្រើបចុងមែក និងកាត់តូដើមឈើ នៅតាមបរិវេណប្រាសាទ និងតាមភូមិភាគក្នុងបរិវេណវិស្វកម្មអង្គរ

អាជ្ញាធរអប្សរា សូមជូនដំណឹងដល់ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ភ្ញៀវជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ទេសចរណ៍ ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជា ដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ និងភូមិភាគក្នុងតំបន់បរិវេណវិស្វកម្មអង្គរ និងតំបន់ដែលគ្រប់គ្រង ដោយអាជ្ញាធរអប្សរា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរអប្សរានឹងធ្វើការ កាត់សម្ភាគដើមឈើ កាត់ក្រឹមែកឈើ កាត់ច្រើបចុងមែក និងកាត់តូដើមឈើ តាមទីតាំងដូចខាងក្រោម៖

- កាត់ដកហូតដើមឈើ កាត់ច្រើបចុងមែក និងកាត់ក្រឹមែកឈើចំនួន ១៦ដើម ដែលបាំងទេសភាពមើល ព្រះអាទិត្យ និងមើលបារាយណ៍ទឹកថ្លានៅលើភ្នំបាខែង។
- កាត់សម្ភាគដើមឈើដួលចំនួន ០២ដើម នៅភូមិកសិណខាងត្បូង។
- កាត់ក្រឹមែកឈើចំនួន ១៣ដើម ដែលដុះគ្របលើដងផ្លូវ និងនៅក្នុងបរិវេណសាលាស្រុកបន្ទាយស្រី។
- កាត់តូដើមឈើ និងកាត់ក្រឹមែកឈើចំនួន ០២ដើមនៅប្រាសាទព្រះខ័ន។
- កាត់សម្ភាគដើមឈើដែលមានកំពស់ចាប់ពី១ម៉ែត្រឡើង និងកាត់ក្រឹមែកឈើដែលប៉ះពាល់ទេសភាព ប្រាសាទ ក្នុងបរិវេណប្រាសាទអង្គរវត្ត។

ការងារនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ២០១៧ រហូតដល់បញ្ចប់ការងារ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ភ្ញៀវជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ ទេសចរណ៍ ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។

ថ្ងៃសុក្រ ១២ ខែធ្នូ ឆ្នាំ ២០១៧ ខេមបូឌី ភ្នំពេញ ព.ស២៥៦១



- ចម្លងជូន៖**
- សាលាខេត្តសៀមរាប
 - មន្ទីរបរិស្ថានខេត្តសៀមរាប
 - មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
 - អង្គការគណៈកម្មាធិការបេតិកភណ្ឌប្រចាំខេត្តសៀមរាប
 - ស្នាក់ការតំបន់ការពារទេសភាពអង្គរ
 - សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ប្រចាំខេត្តសៀមរាប
 - ដើម្បីជូនជ្រាប និងសហការ
 - ប៉ូលីសទេសចរណ៍
 - គ្រប់នាយកដ្ឋាន និងអង្គការពាក់ព័ន្ធរបស់អាជ្ញាធរអប្សរា
 - ដើម្បីមុខការ និងសហការ
 - ឯកសារ-កាលប្បវត្តិ

លេខទូរស័ព្ទទំនាក់ទំនង-លោក គង់ សុវណ្ណារិទ្ធ 012-354-630, លោក ឡាន សុផី 010-304-089, 088-9522-5059, កញ្ញា រេង រៀន 095-947-860



គម្រោងស្ថាប័នអាឡឺម៉ង់-អប្សារអភិរក្សទេពអប្សរ តាំងពិពណ៌វិទ្យាសាស្ត្រអំពីការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យានិងសម្ភារៈក្នុងការជួសជុលសំណង់ក្នុងរមណីយដ្ឋានអង្គរ

ផ្សាយនៅថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ឹង ស្រីវិគ្គ រូបភាព ៖ ហ៊ុំ វិទ្ធី

នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ថ្ងៃបញ្ចប់នៃសន្និសីទវិទ្យាសាស្ត្រស្តីពី «កិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ» ស្ថាប័នគម្រោងអាឡឺម៉ង់-អប្សារអភិរក្សទេពអប្សរ GACP (German Apsara Conservation Project) បានតាំងពិពណ៌អំពីការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យា និងសម្ភារៈក្នុងការជួសជុលចម្លាក់ សំណង់សំណង់ប្រាសាទក្នុងរមណីយដ្ឋានអង្គរនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរ។

ពិពណ៌វិទ្យាសាស្ត្រនេះរៀបចំឡើងក្នុងបំណងផ្លាស់ប្តូរយោបល់ បទពិសោធន៍គ្នាទៅវិញទៅមករវាងក្រុមអ្នកជំនាញនៃ ស្ថាប័ន អន្តរជាតិជាច្រើនដែលបំពេញការងារជួសជុល អភិរក្សនៅលើទឹកដីអង្គរជាមួយអាជ្ញាធរជាតិអប្សរ ដើម្បីបានស្វែងយល់ពីការងារគ្នាទៅវិញទៅមក ពង្រីកចំណេះដឹងបន្ថែម និងស្វែងយល់ពីសម្ភារៈថ្មីៗដែលសមស្របសម្រាប់បច្ចុប្បន្នភាពក្នុងការអភិរក្សថ្ម និងជួសជុលប្រាសាទ។ ក្នុងនោះ អ្នកជំនាញអាឡឺម៉ង់ ក៏បានពន្យល់ពីបច្ចេកវិទ្យា របៀបប្រើប្រាស់ និងផលប្រយោជន៍នៃសម្ភារៈ រួមទាំងផ្តល់បទពិសោធន៍ការងាររវាងស្ថាប័នដែលពាក់ព័ន្ធនឹងការជួសជុលដើម្បីឱ្យដឹងគ្នាទៅវិញទៅមកកាន់តែច្រើនថែមទៀត។

គួរបញ្ជាក់ដែរថា GACP បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយអាជ្ញាធរជាតិអប្សរ លើកិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរនាឆ្នាំ១៩៩៧ ដោយធ្វើការជួសជុលទៅលើចម្លាក់រូបអប្សរ និងអភិរក្សក្បាច់ចម្លាក់តុបតែងលម្អគ្រប់ប្រភេទនៃប្រាសាទ ខ្មែរនៅកម្ពុជា។ ក្រៅពីកិច្ចការអភិរក្សជួសជុល GACP បានរួមចំណែកយ៉ាងសំខាន់ លើការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីបុគ្គលិកខ្មែរជាច្រើនរូបដោយសហការយ៉ាងជិតស្និទ្ធរវាងសាកលវិទ្យាល័យ THKÖln និងសាកលវិទ្យាល័យកូមិន្ទវិចិត្រសិល្បៈ។

ថ្មីៗកន្លងមកនេះដែរ ស្ថាប័ន GACP ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីបន្តកិច្ចសហការលើការងារអភិរក្ស ជួសជុលចម្លាក់ទេពអប្សរនៅរមណីយដ្ឋានអង្គរបន្តទៀត ក្នុងបំណងថែរក្សាគ្រឿងតុបតែងលម្អប្រាសាទក្នុងរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានផ្សេងទៀតនៅកម្ពុជា។





អាជ្ញាធរជាតិអប្សរាដកហូតគ្រឿងចក្រកាយដីត្រពាំងបុរាណខាងលិចបារាយណ៍ទឹកថ្លា!

ផ្សាយនៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ីង ស្រីវិគ្គ រូបភាព ៖ ន.នាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ

នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងចម្រុះរបស់អាជ្ញាធរជាតិអប្សរាដឹកនាំដោយនាយកដ្ឋានសណ្តាប់ធ្នាប់ និងកិច្ចសហប្រតិបត្តិការ បានឃាត់រក្សាទុកនូវគ្រឿងចក្រដែលដឹកកាយត្រពាំងបុរាណស្ថិតនៅខាងលិចបារាយណ៍ទឹកថ្លា ក្នុងភូមិសាស្ត្រភូមិប្រិយ័រក្នុង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

មន្ត្រីជំនាញផ្នែកសណ្តាប់ធ្នាប់បាននិយាយថា ក្រោយពីទទួលសេចក្តីរាយការណ៍ភ្លាមៗពីប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុ ក្រុមការងារបានចុះទៅដល់ទីតាំងផ្ទាល់ និងបានឃើញគ្រឿងចក្រកំពុងដឹកកាយត្រពាំងបុរាណបានជម្រៅ៣តឹក។ ដូច្នេះក្រុមការងារបានឃាត់សកម្មភាពដឹកកាយយកដីល្មើសច្បាប់ប៉ះពាល់ដល់បុរាណដ្ឋានផ្សេងៗទាំងនៅលើដីនិងក្រោមដី ព្រោះទីនេះជាត្រពាំងបុរាណដែលពាសពេញដោយស្លាកស្នាមប្រវត្តិសាស្ត្រនិងបុរាណវិទ្យា។ ក្នុងនោះដែរ ក្រុមការងារក៏បានចាប់យកអេស្តារ៉ាទ័រ១គ្រឿងនៅទីតាំងផ្ទាល់ មករក្សាទុកនិងអញ្ជើញម្ចាស់គ្រឿងចក្រមកដោះស្រាយ។





អាជ្ញាធរជាតិអប្សរាប្រជុំផ្ទៃក្នុងអនុវត្តអនុសាសន៍របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ

ផ្សាយនៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៧ អត្ថបទ ៖ អ៊ីសា វ៉ែហ្គីណី រូបភាព ៖ អ៊ីសា វ៉ែហ្គីណី

នាសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅស្នាក់ការអាជ្ញាធរអប្សរា កិច្ចប្រជុំផ្ទៃក្នុងដើម្បីអនុវត្តអនុសាសន៍នៃកិច្ចប្រជុំគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដែលបានប្រព្រឹត្តិទៅកាលពីពេលថ្មីៗនេះ។

កិច្ចប្រជុំនេះស្ថិតក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ **លោកជំទាវ ឆ័យ សកុណា** រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា តាមរយៈវីដេអូខន់ហ្វឺន ដែលមានការចូលរួម **ឯកឧត្តមបណ្ឌិត ស៊ី ហ៊ាប់** អគ្គនាយកអាជ្ញាធរជាតិអប្សរា **លោកសាស្ត្រាចារ្យ Azedine Beschaouch** ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម **លោកជំទាវ** និងមន្ត្រីជំនាញនៃនាយកដ្ឋានចំណុះ។

កិច្ចប្រជុំនេះ មានបំណងដើម្បីតាមដាន និងអនុវត្ត រាល់អនុសាសន៍របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ក្នុងការស្ថាបនា និងកែលម្អចំណុចខ្វះខាត លើការងារអភិរក្ស និងអភិវឌ្ឍន៍មេដាយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។





បុគ្គលិកអាជ្ញាធរជាតិអប្សរាទទួលការបណ្តុះបណ្តាលពីអ្នកជំនាញកូរ៉េផ្នែកពិសោធន៍ភាពរឹងមាំរបស់ សម្ភារៈដើម្បីជួស ដុលសំណង់បុរាណក្នុងឧទ្យានអង្គរ

ផ្សាយនៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ឺង ស្រីវិគ្គ រូបភាព ៖ ហ៊ឺង ស្រីវិគ្គ

បុគ្គលិកអាជ្ញាធរជាតិអប្សរាចំនួន១០រូបនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានចូលរៀន វគ្គបណ្តុះបណ្តាលអំពីការពិសោធន៍ភាពខ្លាំងនិងភាពខ្សោយនៃ បណ្តុំសម្ភារៈសំណង់សម្រាប់ជួសជុលប្រាសាទក្នុងឧទ្យាន អង្គរពីសំណាក់អ្នកជំនាញកូរ៉េនៃគម្រោង អភិរក្សក្រុមប្រាសាទព្រះពិធុរ។

វគ្គសិក្សានេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ដោយផ្ដោតសំខាន់លើទ្រឹស្តី ការអនុវត្ត ផ្ទាល់លើការពិសោធន៍សម្ភារៈ ការលាយបាយអរជាដើម។


សាស្ត្រាចារ្យ Yu Hye Ran បណ្ឌិតវិស្វករសំណង់ស្ថាបត្យកម្ម បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ បង្រៀនឱ្យដឹងពីភាព ខ្លាំងនិងភាពខ្សោយរបស់សម្ភារៈដែលយើងត្រូវប្រើដើម្បីជួសជុលសំណង់ប្រាសាទ ដូចជាឈើ ឥដ្ឋ ថ្ម ជាដើម។ ជាការពិត ណាស់ មុននឹងជួសជុលប្រាសាទនីមួយៗ យើងត្រូវសិក្សានិងវិភាគទៅលើគ្រឿងបន្លំសំណង់ ពិសេសជាងនេះទៅទៀត ថ្ម ប្រាសាទមានច្រើនប្រភេទ ដែលទាមទារចាំបាច់ឱ្យយើងត្រូវដឹងពីភាពធន់នៃសម្ភារៈ ដែលអាចធានាបាននូវទម្ងន់សង្កត់ របស់សំណង់ បុរាណ ដើម្បីឱ្យការជួសជុលធានាគុណភាពយូរអង្វែង។

អ្នកស្រីសាស្ត្រាបន្តទៀតថា វគ្គនេះបង្រៀនទាំងទ្រឹស្តីនិងការពិសោធន៍ផ្ទាល់លើសម្ភារៈសំណង់សម្រាប់ជួសជុលដោយ ឈើ ការបង្កើតដួតាន់ ឥដ្ឋប្រហោង ការលាយបាយអរ លាយបេតុង ដើម្បី យកទៅពិសោធន៍នឹងម៉ាស៊ីនATM (ម៉ាស៊ីន ពិសោធន៍ថ្ម)។ ពេលពិសោធន៍រួច យើងនឹងយកលទ្ធផលដែលទទួលបានមកពិភាក្សាគ្នា ហើយយកទៅអនុវត្តនៅការ ដ្ឋានផ្ទាល់ដែលចំណេញទាំងពេលវេលា ថវិកា និងធានាបាននូវគុណភាពខ្ពស់ ព្រោះយើងបានដឹងពីកម្លាំងទ្រទម្ងន់ច្បាស់ លាស់។

លោក ស៊ី បាសិទ្ធិ វិស្វករសំណង់នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងតំបន់អង្គរនិងបុរាណវិទ្យាបង្ការបានឱ្យដឹងថា វគ្គនេះ បង្រៀនឱ្យយើងចេះប្រើម៉ាស៊ីនពិសោធន៍ភាពរឹងមាំនៃឈើ ថ្ម ឥដ្ឋ បេតុង ដឹងពីរបៀបមើល និងចេះការងារលាយកំបោរ ការ លាយបេតុង និងទ្រឹស្តីមួយចំនួនទាក់ទង នឹងការងារពិសោធន៍ដែលអាចយកទៅអនុវត្តផ្ទាល់ក្នុងការជួសជុលប្រាសាទ



ពិសេសធ្វើឱ្យបុគ្គលិកមានចំណេះដំនាញច្បាស់លាស់ ព្រោះដើម្បីជួសជុលប្រាសាទបានត្រឹមត្រូវ ធានាបាននូវគុណភាពល្អ ត្រូវមានពិសោធន៍និងទិន្នន័យជាក់លាក់ដើម្បីយកទៅសិក្សានិងលើកគម្រោង។



អាជ្ញាធរជាតិអប្សរាបើកសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរសម្រាប់ឆ្នាំ២០១៧ និង២០១៨
ផ្សាយនៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ឺង ស្រីវត្ត រូបភាព ៖ ហ៊ឺ វិទ្ធី

នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ អង្គការគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានបើកសវនកម្មផ្ទៃក្នុងលើ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរស្របតាមស្តង់ដារអន្តរជាតិ ISO14001-2015 នៅគ្រប់នាយកដ្ឋាននិងអង្គការចំណុះអាជ្ញា ធរជាតិអប្សរាចាប់ផ្តើមពីថ្ងៃទី២៦ ដល់២៨ ខែធ្នូ ឆ្នាំ២០១៧។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព **ឯកឧត្តមបណ្ឌិត ស៊ី ម៉ាប់** អគ្គនាយកអាជ្ញាធរជាតិអប្សរា **ឯកឧត្តម សុខ លក្ខិណា** ប្រធានប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ រួមទាំងថ្នាក់ដឹកនាំនាយកដ្ឋាន និងអ្នកជំរុញការងារបរិស្ថានគ្រប់នាយកដ្ឋានពាក់ព័ន្ធ ទាំងអស់ចូលរួមជាតិកិច្ចស។

ឯកឧត្តម សុខ លក្ខិណា បានបញ្ជាក់ពីគោលបំណងនៃការបើកសវនកម្មផ្ទៃក្នុងថា ដើម្បីត្រួតពិនិត្យឡើងវិញនូវអ្វីជា ភាព មិនអនុលោមចំណុចតាមអង្កេត និងចំណុចល្អប្រសើរនៅក្នុងស្ថាប័នដែលបានអនុវត្តកន្លងមក និងត្រៀមខ្លួនឱ្យ ស្ថាប័ន អន្តរជាតិចុះមកធ្វើសវនកម្មលើស្ថាប័នអាជ្ញាធរជាតិអប្សរានាដើមឆ្នាំ២០១៨ខាងមុខនេះ។

ឯកឧត្តមក៏បានបញ្ជាក់ដែរ នេះជាឆ្នាំទី១៤ហើយដែលអង្គការប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរបានចាប់ដៃគូជាមួយស្ថាប័ន ធានា គុណភាពជប៉ុន Japan Quality Assurance (JQA) អនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរឱ្យតាមស្តង់ដារអន្តរជាតិ ហើយក៏ជាឆ្នាំទី១នៃការអនុវត្តស្តង់ដារថ្មី គឺISO14001-2015។ បច្ចុប្បន្នចំពោះការធ្វើសវនកម្មកាន់តែប្រកប ដោយភាពល្អ ប្រសើរព្រោះចំនួនសវនករ មានចំណេះ ជំនាញ និងសមត្ថភាពកាន់តែច្រើន ហើយសង្ឃឹមនឹងទទួលបានវិញ្ញាបនបត្រ ជា ថ្មីម្តងទៀត។ រយៈពេល១៤ឆ្នាំមកនេះ ស្ថាប័នអាជ្ញាធរជាតិអប្សរាបានទទួលវិញ្ញាបនបត្រចំនួន៤ដងរួចមកហើយ មានឆ្នាំ ២០០៤ ឆ្នាំ២០០៦ ឆ្នាំ២០០៩ ឆ្នាំ២០១២ និងឆ្នាំ២០១៥។

ឯកឧត្តមបណ្ឌិត ស៊ី ម៉ាប់ បានរំលឹកពីគុណបំណង **សម្លេងបុរេបបញ្ញា សុខ រាន** ដែលបានគាំទ្រនិងជំរុញការបណ្តុះ បណ្តាលធនធានមនុស្សដើម្បីភាពល្អប្រសើរទាំងក្នុងស្ថាប័ននិងមជ្ឈមណ្ឌលអង្គរ។ ឯកឧត្តមក៏បានកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសវនករទាំងអស់ដែលបានជួយជំរុញការធ្វើសវនកម្មក្នុងមកបានទទួលជោគជ័យ និងកិត្តិយសសម្រាប់ស្ថាប័នជាបន្តបន្ទាប់។ យើងត្រូវដឹងថា ប្រវត្តិសាស្ត្រ ប្រាង្គប្រាសាទ ទំនៀមទម្លាប់ប្រពៃណី សាសនា ស្ថាបត្យកម្ម វិស្វកម្ម រួមបញ្ចូលទាំងបរិស្ថានជុំវិញបេតិកភណ្ឌផង ទើបធ្វើឱ្យអង្គរទទួលបានតម្លៃនិងជាប់ជាគោលដៅ ទេសចរណ៍លេខ១ដល់ទៅ៣ឆ្នាំជាប់គ្នា ហើយលទ្ធផលនេះ ក៏បានពីការយកចិត្តទុកដាក់និងមានការធានាគុណភាព បរិស្ថានតាមស្តង់ដារអន្តរជាតិដែលតែងទទួលជោគជ័យពីការធ្វើសវនកម្មក្នុងមក។



អ្នកជំនាញអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញការឥណ្ឌាកម្ពុជាក្រោយសង្គ្រោះដើមឈើក្នុងប្រាសាទតាព្រហ្ម

ផ្សាយនៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ីង ស្រីវ័ត្ត រូបភាព ៖ ហ៊ីង ស្រីវ័ត្ត

ប្រាសាទតាព្រហ្មត្រូវបានភ្ញៀវទេសចរជាទូទៅស្គាល់ថាជាប្រាសាទដែលមានព្រៃឈើធំៗ ព្រោះប្រាសាទនេះក្រៅមានពី មានប្រាង្គប្រាសាទដ៏ល្អឥតខ្ចោះ ក៏មានដើមឈើធំៗមានអាយុកាលរាប់រយឆ្នាំជាច្រើនដុះព័ទ្ធព័ន្ធនៅលើគួប្រាសាទគួរឱ្យ ចង់ទស្សនា និងផ្ដិតរូបភាពទុកជាអនុស្សាវរីយ៍។

ភាពទាក់ទាញនៃប្រាសាទនិងដើមឈើ បានធ្វើឱ្យមានលំហូរភ្ញៀវទេសចរមកទស្សនាប្រចាំថ្ងៃមិនតិចជាង៥០០០នាក់ ដែលអាចបង្កឱ្យមានហានិភ័យយ៉ាងខ្លាំងដល់ដើមឈើក្នុងប្រាសាទតាមរយៈសកម្មភាពដើរជាន់ឬឈរថតជាដើម។

ដើម្បីបញ្ចៀសបញ្ហាប្រឈមនេះ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ក្រុមអ្នកជំនាញព្រៃឈើរបស់អាជ្ញាធរជាតិអប្សរា ដឹកនាំដោយ **ឯកឧត្តមបណ្ឌិត ហង់ ពៅ** អគ្គនាយករងអាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមអ្នកជំនាញការឥណ្ឌា ប្រចាំការក្នុងការដ្ឋានជួសជុលប្រាសាទតាព្រហ្ម បានពិភាក្សារិះរកវិធានការណ៍ដោះស្រាយ ដើម្បីរក្សាជីវិតដើមឈើទាំង អស់នោះឱ្យបន្តរស់បានរាប់រយឆ្នាំទៀត។

លោក និន ចាន់សារមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ បរិស្ថាន និងទេសភាពវប្បធម៌ បានឱ្យដឹងថា នាពេលឆាប់ៗ ខាងមុខនេះ ក្រុមការងារនឹងរៀបចំក្រាលក្តារនៅលើដី និងលើឫសឈើផ្ទាល់ ដើម្បីកុំឱ្យភ្ញៀវទេសចរជាន់លើនាំឱ្យហាប់ដី ប៉ះពាល់ដល់ឫសនាំឱ្យក្រិន មានដំបៅ កើតជំងឺ អាចស្លាប់បាន។ ការក្រាលក្តារនោះដែរ គឺមានប្រហោងតូចៗ អនុគ្រោះ ដល់ការលូតលាស់ និងការដកដង្ហើមរបស់ឫសឈើបាន ហើយក៏ធានាសុវត្ថិភាពដល់ភ្ញៀវទេសចរផងដែរ។






កូមិធម្មជាតិរុនតាងកនិងរៀបចំពិធីបុណ្យឆ្លងសាឡ៍ នៅចុងខែត្នូនេះ

ផ្សាយនៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៧ អត្ថបទ ៖ អ៊ីសា វ៉ហ៊ីណី រូបភាព ៖ គម្រោងអភិវឌ្ឍកូមិធម្មជាតិរុនតាងក

នៅកូមិធម្មជាតិរុនតាងក នឹងរៀបចំពិធីបុណ្យពុទ្ធាភិសេកឆ្លង រោងឧបោសថការ ឬសាឡ៍ សាលាបុណ្យ និងខ្លោងទ្វារ ព្រះត្រៃបិដក និងគម្ពីរសាស្ត្រាស្លឹករឹត នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។

ពិធីឆ្លងសមិទ្ធផលនានា នៅកូមិធម្មជាតិរុនតាងក នឹងត្រូវរៀបចំធ្វើនៅថ្ងៃ អាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ អាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០១៧។ ម៉ោង ២រសៀល ជួបជុំពុទ្ធបុរិស៍ទជិតឆ្ងាយចូលរួមពិធីបួងសួង និងប្រុងពលី ព្រមទាំងហែដុំសីមា ប្រទក្សិណ បណ្តែតប្រទីប និងបង្ហោះគោមពេលរាត្រី។ ម៉ោង៤ ទៀបភ្លឺ ឈានចូលថ្ងៃទី ១៥កើតពេញបូរមី ត្រូវនឹងថ្ងៃទី១ ខែមករា ពិធីថ្វាយមធុបាយាស ព្រមទាំងសូត្របទបទមបូជាថ្វាយផ្កាចំពោះព្រះសម្មាសម្ពុទ្ធ។ ពេលព្រឹកថ្ងៃដដែល ពិធីថ្វាយគ្រឿងសក្ការៈផ្សេងៗ និងម៉ោង ២រសៀល ជួបជុំព្រះភិក្ខុសង្ឃ ជាន់តារាងបញ្ចុះសីមា បន្ទាប់មកនិមន្តធម្មកបិក សម្តែងធម៌ទេសនាត្រៃបិ ព្រមទាំងអានត្រៃ។ ចំណែកពេលយប់ មានរៀបចំបណ្តែតប្រទីប និងបង្ហោះគោម បាញ់កាំជ្រួច។ លុះដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ និមន្តព្រះសង្ឃចំនួន ៩៨អង្គ ដាក់បាត្រឆ្លងកម្មវិធីបុណ្យ ជាកិច្ចបង្ហើយ និងអញ្ជើញភ្ញៀវពិសាកោជនាហារ។

អ្នកផ្តើមបុណ្យ មាន ព្រះតេជគុណ ឥន្ទ្ធាធម៌ កែវ រាណ ព្រះគ្រូចៅអធិការវត្តអង្គរតូចខាងត្បូង ព្រះតេជព្រះគុណ យ៉ែម សុទ្ធា ចៅអធិការវត្ត សុវណ្ណមុន្នីវង្ស ហៅវត្តអន្លង់ក្លាន ព្រះតេជគុណ គង់ សុភាព ចៅអធិការវត្តអង្គរតូចខាងជើង ឯកឧត្តម ស៊ី ឃឹម អគ្គនាយកអាជ្ញាធរអប្សរា ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរអប្សរា ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គនាយករង ទីប្រឹក្សា ឧបការី ប្រធាននាយកដ្ឋានអនុប្រធាន ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិករបស់អាជ្ញាធរជាតិអប្សរា។



គណៈប្រតិភូខេត្តយូណាន ស្វែងរកកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា

ផ្សាយនៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៧ អត្ថបទ ៖ អ៊ីសា វ៉េហ្គីណី រូបភាព ៖ ហ៊ុំ រីថ្មី

នៅស្នាក់ការអាជ្ញាធរជាតិអប្សរានារសៀលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៧ មានជំនួបពិភាក្សាការងាររវាង អាជ្ញាធរជាតិអប្សរា និងគណៈប្រតិភូខេត្តយូណាន ដើម្បីស្វែងយល់ និងសហប្រតិបត្តិការលើការងារអភិរក្ស និងជួសជុលប្រាសាទក្នុងមណ្ឌីយដ្ឋានអង្គរ។

ជាកិច្ចចាប់ផ្តើមទៅកាន់គណៈប្រតិភូខេត្តយូណាន **ឯកឧត្តមបណ្ឌិត ស័រ ម៉ាម៉** អគ្គនាយកអាជ្ញាធរជាតិអប្សរា បានរៀបរាប់ពីការងារស្នូលរបស់អាជ្ញាធរជាតិអប្សរា ដែលដើរតួយ៉ាងសំខាន់ក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍មណ្ឌីយដ្ឋានអង្គរ។ ឯក

ឧត្តមបន្ថែមថា មកដល់ឆ្នាំ២០១៧នេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលមណ្ឌលវិទ្យាសាស្ត្រអង្គរត្រូវបានចុះបញ្ជី ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ធ្នូ ឆ្នាំ១៩៩២។ ក្នុងរយៈពេលនេះ អង្គរទទួលបានជោគជ័យជាច្រើនទាំង ក្របខណ្ឌជាតិ និងអន្តរជាតិ ពោលគឺយើងសម្រេចបាននូវការរក្សាតម្លៃលេចធ្លោជាសកលនៃអង្គរតាមរយៈការងារអភិរក្ស ការងារអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលផ្ដោតលើវិស័យទេសចរណ៍ បរិស្ថាន ព្រៃឈើ និងសហគមន៍មនុស្ស។

លោក Zhou Hong អគ្គនាយករងទទួលបន្ទុកផ្នែកការងាររៀបចំអភិវឌ្ឍន៍ក្រុង នៃខេត្តយូណាន បានរៀបរាប់ពីភូមិសាស្ត្រនៃខេត្តយូណាន ជាពិសេសខេត្តនេះមានមណ្ឌលវិទ្យាសាស្ត្រចំនួន ៥ ដែលបានចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ លោក Zhou Hong បានដឹកនាំប្រតិភូទស្សនាប្រាសាទក្នុងមណ្ឌលវិទ្យាសាស្ត្រ និងបានមើលឃើញពីការងារជួសជុលទាំងឡាយហើយលើកសរសើរថា ការជួសជុលនោះមានបច្ចេកទេសត្រឹមត្រូវ ដែលគួររៀនសូត្រតាម។ ក្រៅពីភាគសរសើរចំពោះការងារអភិរក្សហើយនោះ លោក Zhou Hong ក៏បានអញ្ជើញឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា ទៅទស្សនកិច្ចនៅខេត្តយូណានផងដែរ។

ជាកិច្ចឆ្លើយតប **ឯកឧត្តមបណ្ឌិត ស៊ី ម៉ាប់** បានសម្តែងអារម្មណ៍រីករាយ និងស្វាគមន៍ចំពោះគម្រោងកិច្ចសហប្រតិបត្តិការនានាក្នុងបំណងអភិរក្ស និងជួសជុលមណ្ឌលវិទ្យាសាស្ត្រ ជាពិសេសការផ្លាស់ប្តូរបទពិសោធន៍ល្អៗរវាងគ្នាទៅវិញទៅមក និងការបណ្តុះបណ្តាលធនធានមនុស្ស។ ជាមួយគ្នាដែរនោះឯកឧត្តមក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះអាជ្ញាធរជាតិអប្សរាក៏មានសហប្រតិបត្តិការ ជាមួយស្ថាប័នបណ្ឌិតសភាចិនសម្រាប់បេតិកភណ្ឌវប្បធម៌ ដែលបានជួសជុលប្រាសាទចៅសាយទេវតា និងកំពុងដំណើរការជួសជុលប្រាសាទតាកែវ។ បច្ចុប្បន្ន មានប្រទេស និងស្ថាប័នអន្តរជាតិជាង ៥០ ដែលកំពុងចូលរួមជួសជុលប្រាសាទក្នុងមណ្ឌលវិទ្យាសាស្ត្រ ទៅលើប្រាសាទជាង ៥០ ក្នុងចំណោម ៩១ប្រាសាទ ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅកម្ពុជា។



ប្រាសាទអង្គរវត្តកាន់តែមានសម្រស់ស្រស់ត្រកាល

ផ្សាយនៅថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៧ អត្ថបទ ៖ អ៊ីសា វ៉េហ្គីណី រូបភាព ៖ យិន សូវ៉ាត

ដើមឈើជាច្រើនដើម ដុះនៅជុំវិញប្រាសាទអង្គរវត្ត ត្រូវបាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ធ្វើការកាត់ក្រឹឱ្យស្រឡះ និងបង្ហាញនូវសម្រស់របស់ប្រាសាទកាន់តែមានភាពត្រកាល។

លោក យិន សូវ៉ាត អនុប្រធាននាយកដ្ឋានព្រៃឈើ បានឱ្យដឹងថា កន្លងមកដើមឈើទាំងនោះ បានបិទបាំងសម្រស់ ប្រាសាទធំ (ប្រាង្គកណ្តាល) នៃប្រាសាទអង្គរវត្ត ហើយបានរំខានដល់ការផ្តិតយករូបភាពល្អៗ ប៉ុន្តែពេលនេះភ្ញៀវទេសចរ អាចមើលប្រាង្គកណ្តាលអង្គរវត្តបាន ចាប់ពីចំណុចលោកតារាជ្យទៅ គឺស្រឡះភ្នែកជាងមុន។

ដើមឈើដែលក្រីមែកទាំងនោះ រួមមាន ដើមស្នាយ ដើមអំពិលបារាំង ដើមពុទ្រា និងដើមពោធិ៍ជាដើម។ល។ ហើយការក្រី នោះសោត ធ្វើឡើងរយៈពេលប្រមាណ១ខែមកហើយ ដោយមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីអ្នកជំនាញដោយមិនប៉ះ ពាល់ទេសភាពវប្បធម៌ឬបុរាណវិទ្យាឡើយ។



សវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរបស់អាជ្ញាធរជាតិអប្សរាឆ្នាំ២០១៧-២០១៨ នៅតែបន្តភាពវិជ្ជមាន

ផ្សាយនៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៧ អត្ថបទ ៖ ហ៊ឹង ស្រីភ័ក្តិ រូបភាព ៖ យី សុថា

បន្ទាប់ពីធ្វើសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គនៅក្នុងស្ថាប័នអាជ្ញាធរជាតិអប្សរារយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៧ ពេលនេះបានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាព **ឯកឧត្តម សុខ លក្ខិណា** ប្រធានអង្គការប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គ តំណាង **ឯកឧត្តមបណ្ឌិត ស៊ី ម៉ាប់** អគ្គនាយកអាជ្ញាធរ ជាតិអប្សរា។

ចំពោះលទ្ធផលសរុបដែលទទួលបានពីការធ្វើសវនកម្មផ្ទៃក្នុងចំនួន២ថ្ងៃកន្លះមក បង្ហាញថានាយកដ្ឋាន និងអង្គការចំនួន ១៦នៃស្ថាប័នអាជ្ញាធរជាតិអប្សរា នៅតែបន្តភាពវិជ្ជមាន ដោយពុំមានភាពមិនអនុលោមណាមួយឡើយ។ ប៉ុន្តែមានចំណុច តាមសង្កេតចំនួន២៩ចំណុច អនុសាសន៍ដែលទទួលបានពីសវនករចំនួន១៤ចំណុច ដែលតម្រូវឱ្យនាយកដ្ឋាននីមួយៗធ្វើ ការកែលម្អឡើងវិញ និងចំណុចប្រសើរ១៥ចំណុច (ការអនុវត្ត ដំណើរការ និងទទួលបានលទ្ធផលបម្រុងទុកឆ្នាំ២០១៧) ។ នេះបើតាមការលើកឡើងរបស់ **លោក អ៊ុន មណីនីតា** ប្រធានសវនករផ្ទៃក្នុង។

ឯកឧត្តម សុខ លក្ខិណា ក៏បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង និងការលំបាករបស់សវនករទាំងអស់ដែលបាន ជំរុញឱ្យការធ្វើសវនកម្ម ប្រកបដោយលទ្ធផលគាប់ចិត្ត បើទោះបីយើងទើបនឹងចាប់ផ្តើមអនុវត្តស្តង់ដារថ្មី ISO14001-2015 ក៏ដោយ។ បើទោះបីលទ្ធផលសវនកម្មមិនមានភាពមិនអនុលោម អ្នកជំរុញមានចំនួនច្រើន មានចំណេះដឹងប្រសើរ និងជំនាញជាងមុនទាក់ទងនឹងស្តង់ដារប្រព័ន្ធគ្រប់គ្រងបរិស្ថានថ្មីក៏ដោយ តែវានៅមិនទាន់សមល្មមនឹងអ្វីដែលយើងចង់ បានឡើយ។

ឯកឧត្តម ក៏សូមលើកទឹកចិត្តអ្នកជំរុញទាំងអស់ឱ្យខិតខំប្រឹងប្រែងបន្តទៀត ព្រោះបើនាយកដ្ឋានណាមួយជួបនូវបញ្ហាភាព មិនអនុលោមកើតឡើងនោះ នឹងមានផលប៉ះពាល់ដល់ស្ថាប័នអាជ្ញាធរជាតិអប្សរាទាំងមូល ដោយសារការងារនេះជាប្រ- ព័ន្ធ។ សូមកុំភ្លេចចិត្តនឹងការខិតខំប្រឹងប្រែងរបស់ខ្លួន តែលទ្ធផលនិងកិត្តិយសបានទៅលើស្ថាប័នដទៃ សូមធ្វើដើម្បីអង្គរ ព្រោះមានតែតំបន់បេតិកភណ្ឌអង្គរតែមួយប៉ុណ្ណោះដែលមានស្តង់ដារISOផ្នែកបរិស្ថាន ឯតំបន់បេតិកភណ្ឌពិភពលោកនៅ បណ្តាប្រទេសផ្សេងៗនៅមិនទាន់មាននៅឡើយ នេះជាកិត្តិយសណាស់សម្រាប់កម្ពុជា។







ឧបសម្ព័ន្ធ

ចំណងជើងព័ត៌មាន

លេខទំព័រ

ផ្នែកទី ១

សកម្មភាពថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា

- គណៈប្រតិភូចិនក្រុងសៀងហៃចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដើម្បីស្វែងយល់ពីតំបន់រមណីយដ្ឋានអង្គរ និងស្វែងរកលទ្ធភាពវិនិយោគនាអនាគត ២
- សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល ៧៧
- ញាតិគាំទ្រចំពោះចំណាត់ការរបស់ស្ថាប័នមានសមត្ថកិច្ចតាមផ្លូវច្បាប់លើបុគ្គល កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ៧៩
- លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីកិច្ចប្រជុំបច្ចេកទេសលើកទី៣ អាយស៊ីស៊ី-ព្រះវិហារ ៨៨
- អគ្គនាយកអាជ្ញាធរជាតិអប្សរាអនុញ្ញាតឲ្យប្រតិភូវិទ្យាស្ថានស្រាវជ្រាវ GZPI និងសាកលវិទ្យាល័យ TONGJI ចូលជួបពិភាក្សាការងារ ៩៣
- វណ្ណ មូលីវណ្ណ ៖ បិតាស្ថាបត្យកម្មខ្មែរនិងជាស្ថាបនិកនៃអាជ្ញាធរជាតិអប្សរា បានទទួលមរណភាពក្នុងជន្មាយុ៩១ឆ្នាំ ៩៣
- លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ចូលគោរពវិញ្ញាណក្ខន្ធលោកតា វណ្ណ មូលីវណ្ណ ៩៦
- កម្រងរូបភាពពិធីបុណ្យសពលោកតា វណ្ណ មូលីវណ្ណ ៩៧
- ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាជួបពិភាក្សាតាមដានខ្លឹមសារអនុសាសន៍ ICC-Angkor នៃកិច្ចប្រជុំបច្ចេកទេសលើកទី២៨ ១០០
- ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាចូលរួមគោរពវិញ្ញាណក្ខន្ធគម្រប់ខួប៥ឆ្នាំរបស់សម្តេចព្រះបរមរតនកោដ្ឋ ១១៨
- អគ្គនាយកអាជ្ញាធរជាតិអប្សរាជួបពិភាក្សាអំពីគម្រោងជួសជុលព្រះបរមរាជវាំងទីក្រុងអង្គរធំ ជាមួយស្ថាប័ន CSA របស់ចិន ១១៩
- រាជរដ្ឋាភិបាលនឹងរៀបចំពិធីប្តូរស្នងចម្រើនសេចក្តីសុខដល់ព្រះរាជាណាចក្រកម្ពុជានៅប្រាសាទអង្គរវត្ត ១៤០
- ថ្នាក់ដឹកនាំនៃអាជ្ញាធរអប្សរា ចុះពិនិត្យទីតាំងរៀបចំពិធីប្តូរស្នងចម្រើនសេចក្តីសុខនៅមុខអង្គរ ១៤៥
- ឯកឧត្តម ប៊ិន ឈិន ដឹកនាំប្រតិភូត្រួតពិនិត្យទីតាំងរៀបចំពិធីប្តូរស្នងនៅមុខប្រាសាទអង្គរវត្ត ១៤៨
- ពលរដ្ឋយ៉ាងកុះកររីករាយនឹងបំពេញបុណ្យជាមួយថ្នាក់ដឹកនាំជាតិនាមុខប្រាសាទអង្គរវត្ត ១៤៩
- ឯកឧត្តមបណ្ឌិត ស៊ី ម៉ាប់ នាំយកថវិកាទៅចូលរួមបុណ្យសពបុគ្គលិកអាជ្ញាធរជាតិអប្សរា ១៥១

ផ្នែកទី ២

កិច្ចសហប្រតិបត្តិការអន្តរជាតិ

- ប្រតិភូអាស៊ាន-ចិនផ្នែកអភិវឌ្ឍន៍ជនបទបំពេញទស្សនកិច្ចនៅភូមិធម្មជាតិរុនតាឯក ៤០
- លោកសាស្ត្រាចារ្យ Yoshiaki Ishizawa ជាងពាក់កណ្តាលជីវិតដើម្បីការងារអភិរក្សអង្គរ ៥០
- គណៈប្រតិភូក្រសួងកសិកម្មចិនអញ្ជើញទស្សនកិច្ចនៅភូមិធម្មជាតិរុនតាឯក ៨២

- អាជ្ញាធរជាតិអប្សរាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាអវកាសសម្រាប់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ជាមួយមជ្ឈមណ្ឌល HIST នៃប្រទេសចិន ៨៨
- អាជ្ញាធរជាតិអប្សរាសហការជាមួយមជ្ឈមណ្ឌល KJ Somaiya នៃប្រទេសឥណ្ឌា រៀបចំសិក្ខាសាលាស្តីពី អង្គរក្នុងបរិបទព្រះពុទ្ធសាសនាអន្តរជាតិ ១០៣
- ក្រសួងការបរទេសហ្វីលីពីនមានបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ១១៧
- GACP នឹងប្រារព្ធខួប២០ឆ្នាំនៃការងារអភិរក្សអង្គរ ១៣៣
- អាជ្ញាធរជាតិអប្សរានិងមន្ទីរបេតិកភណ្ឌវប្បធម៌ខេត្តសានទុងចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ ទេសចរណ៍វប្បធម៌និងបេតិកភណ្ឌក្រុង Jinining និងតំបន់អង្គរ ១៣៧
- អាជ្ញាធរជាតិអប្សរាគ្រោងចាប់ដៃគូជាមួយរដ្ឋបាលតំបន់ Xicheng នៃទីក្រុងប៉េកាំង ប្រទេសចិនដើម្បីសហប្រតិបត្តិការលើវិស័យបេតិកភណ្ឌ ១៥៨
- គណៈកម្មាធិការអាយស៊ីស៊ី-អង្គរនឹងបើកកិច្ចប្រជុំពេញអង្គលើកទី២៤ របស់ខ្លួននៅថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៧ ១៦២
- កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ៖ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាអបអរសាទរនឹងចំណាត់ការទប់ស្កាត់សំណង់ ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ ១៦៦
- កម្ពុជា-អាឡឺម៉ង់ប្រារព្ធខួប២០ឆ្នាំនៃកិច្ចសហប្រតិបត្តិការលើកិច្ចការអភិរក្សរមណីយដ្ឋានអង្គរ ១៦៧
- អាជ្ញាធរអប្សរា និងស្ថាប័នគម្រោងអាឡឺម៉ង់អភិរក្សទេពអប្សរា ចុះអនុស្សរណៈយោគយល់លើគម្រោងជួសជុល និងអភិរក្សប្រាសាទក្នុងរមណីយដ្ឋានអង្គរ ១៦៩
- គណៈប្រតិភូខេត្តយូណាន ស្វែងរកកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ១៨៣

ផ្នែកទី ៣

ការអភិរក្ស និងជួសជុល

- អាជ្ញាធរជាតិអប្សរានិងសាលាខេត្តសៀមរាបជួបពិភាក្សាលម្អិតលើការបង្កើត គណៈកម្មការចម្រុះដើម្បីអនុវត្តការងាររុះរើសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ ១
- ព្រះពុទ្ធប្រក្រឹត្យ១១អង្គត្រូវបានប្រជាពលរដ្ឋស្រុកស្វាយលើប្រគល់ជូនអាជ្ញាធរជាតិអប្សរា ៧
- អាជ្ញាធរជាតិអប្សរាសហការជាមួយឥណ្ឌាជួសជុលសាលរពានៃប្រាសាទតាព្រហ្ម ១០
- អ្នកអភិរក្សគ្រោងយកព្រះពុទ្ធរូបដែលរកឃើញពេលកំណាយជួសជុលប្រាសាទតាព្រហ្មដាក់នៅទីតាំងដើមវិញ ១៤
- សេចក្តីជូនដំណឹងស្តីពី ការបិទជាន់ទី៣នៃប្រាសាទតាកែវ ១៨
- គណៈកម្មការចម្រុះដើម្បីរុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរជួបពិភាក្សាគ្នាដើម្បីអនុវត្តការងារ ២១
- យុទ្ធនាការរុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី៣ខែកក្កដានេះ ២២
- អគ្គនាយកអាជ្ញាធរជាតិអប្សរាសំណូមពរដល់គ្រប់បណ្តាសារព័ត៌មានទាំងអស់ សូមផ្សាយព័ត៌មានដោយផ្ដោតលើភាពត្រឹមត្រូវ និងគោលការណ៍បេតិកភណ្ឌ ២៤
- វត្តអារញ្ញសាគរ វត្តបុរាណដែលមានសំណង់ស្ថាបត្យកម្មគួរឲ្យទាក់ទាញ ៣៩
- ម្ចាស់សំណង់ខុសច្បាប់នៃគម្រោងរៀបចំកន្លែងកម្សាន្តលើដីទំហំជាង៤ហិកតា ក្នុងតំបន់រមណីយដ្ឋានអង្គរព្រមរុះរើដោយស្ម័គ្រចិត្ត ៤៥



- សេចក្តីជូនដំណឹងស្តីពីការចូលទស្សនាថ្ងៃនៅប្រាសាទអង្គរវត្ត តាមប្រកាសកើត ៤៨
- សេចក្តីជូនដំណឹងស្តីពីការចាត់វិធានការចុះរ៉ឺម៉កសំណង់ខុសច្បាប់ក្នុងតំបន់១ និងតំបន់២ នៃមណ្ឌលវិទ្យាសាស្ត្រអង្គរ ... ៤៩
- ក្រុមគណៈកម្មការចម្រុះចាប់ផ្តើមអនុវត្តការរុះរើសំណង់ខុសច្បាប់នៅក្នុងឧទ្យានអង្គរ ៥៦
- គណៈកម្មការចម្រុះរុះរើសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរ នៅថ្ងៃទីពីរនៃការចុះរុះរើសំណង់ខុសច្បាប់
ប្រជាជនមួយចំនួនធំ ព្រមទទួលខុសនិងស្ម័គ្រចិត្តរុះរើដោយខ្លួនឯង ៥៧
- ០៤ថ្ងៃនៃយុទ្ធនាការរុះរើសំណង់ខុសច្បាប់ក្នុងឧទ្យានអង្គរមានសំណង់ចំនួន១០៩ករណី
ត្រូវបានក្រុមការងាររុះរើនិងម្ចាស់សំណង់ស្ម័គ្រចិត្តរុះរើខ្លួនឯង ៥៩
- អ្នកភូមិនគរក្រៅស្ម័គ្រចិត្តប្រគល់ក្រឡបុរាណដែលដឹកបានបន្ទាប់ពីរក្សាទុកអស់រយៈពេល៣ខែ ៦០
- គណៈកម្មការចម្រុះសម្រេចរុះរើកញ្ចុះដោយផ្ទាល់បន្ទាប់ពីម្ចាស់សំណង់សន្យា
ហើយមិនធ្វើតាមជាច្រើនលើកច្រើនសា ៦២
- ត្រឹមរយៈពេល៩ថ្ងៃ សំណង់ខុសច្បាប់ចំនួន១៧១ករណីត្រូវបានរុះរើនៅក្នុងឧទ្យានអង្គរ ៦៣
- អ្នកភូមិភោគជ្រុំប្រគល់ខ្ទប់បៃតងសម័យអង្គរជូនអាជ្ញាធរជាតិអប្សរាអភិរក្ស និងរក្សាទុក ៦៤
- ប្រជាពលរដ្ឋម្ចាស់សំណង់ខុសច្បាប់ម្នាក់ក្នុងឧទ្យានអង្គរព្រមស្ម័គ្រចិត្តរុះរើសំណង់
និងចូលរួមដាំដើមឈើឡើងវិញក្នុងដីរបស់ខ្លួន ៦៦
- ក្រោយរក្សាទុកអស់រយៈពេល១៥ឆ្នាំ អ្នកស្រុកគោកដូងបានស្ម័គ្រចិត្ត
ប្រគល់ក្រឡបុរាណសម័យអង្គរចំនួន២ ជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ៦៩
- ក្រោយប្រតិបត្តិការកន្លះខែ ក្រុមការងារចម្រុះសម្រេចការរុះរើសំណង់ខុសច្បាប់
ក្នុងមណ្ឌលវិទ្យាសាស្ត្រអង្គរបានជាង៤៥% ៧៣
- អាជីវករដឹកដីលក់ប្រគល់វត្ថុបុរាណចំនួន៣ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរចែករក្សា ៧៤
- កុលាលក់ដីដែលទទួលបានពីប្រជាពលរដ្ឋទទួលបានការអភិរក្សពីអ្នកជំនាញ អាជ្ញាធរជាតិអប្សរា ៨១
- គិតត្រឹមថ្ងៃទី២៥ ខែកញ្ញានេះ សំណង់ខុសច្បាប់ក្នុងតំបន់មណ្ឌលវិទ្យាសាស្ត្រអង្គរ
ត្រូវបានរុះរើបានចំនួនជាង៦០%ហើយ ៩១
- គម្រោងជួសជុលក្រុមប្រាសាទព្រះពិធុរនាំចូលឧបករណ៍ពិសោធន៍ថ្ម
ដើម្បីបម្រើការងារអភិរក្សជួសជុលរបស់ខ្លួន ១១៣
- អាជ្ញាធរជាតិអប្សរាចុះហាមឃាត់ការដឹកដីធ្វើអាងហែលទឹកនៅក្នុងអាហារដ្ឋានប្រាសាទនាងពៅ ១១៥
- អគ្គនាយកអាជ្ញាធរជាតិអប្សរាជួបពិភាក្សាអំពីគម្រោងជួសជុលព្រះបរមរាជវាំងទីក្រុងអង្គរធំ
ជាមួយស្ថាប័ន CSA របស់ចិន ១១៩
- គម្រោងអភិរក្សក្រុមប្រាសាទព្រះពិធុរលើកសម្តេចបន្ទប់ពិសោធន៍បម្រើដល់ការងារអភិរក្សជួសជុល ១២៨
- អាជ្ញាធរជាតិអប្សរានិងស្ថាប័ន CHICO នៃសាធារណរដ្ឋកូរ៉េ ចុះអនុស្សាវរណៈយោគយល់គ្នា
លើគម្រោងជួសជុល និងអភិរក្សលានជល់ដំរី ១២៩
- គម្រោងជួសជុលក្រុមប្រាសាទព្រះពិធុរអញ្ជើញមន្ត្រីអ្នកជំនាញខ្មែរ
បណ្តុះបណ្តាលបុគ្គលិកលើជំនាញជួសជុលថ្ម ១៣៦
- សេចក្តីជូនដំណឹងស្តីពីការបិទបរិវេណទស្សនាមួយចំនួននៅក្នុងប្រាសាទអង្គរវត្ត សម្រាប់ព្រឹត្តិការណ៍ថតរូប
អបអរសាទរឧបលើកទី២៥ នៃការដាក់បញ្ចូលមណ្ឌលវិទ្យាសាស្ត្រអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ១៥៣

- សេចក្តីជូនដំណឹងស្តីពីការបិទច្រកចូលកណ្តាលខាងកើតនៃគោបុរៈទីបីនៅប្រាសាទបន្ទាយស្រី ចាប់ពីថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ១៥៥
- ចម្លាក់តោនិងពុទ្ធបដិមាសម័យកណ្តាលនៃប្រាសាទប្រែប្រួលកំពុងទទួលការអភិរក្សជួសជុលពីមន្ត្រីជំនាញខ្មែរ ១៥៦
- អ្នកជំនាញការជាន់ខ្ពស់អាយស៊ីស៊ី-អង្គរ ចុះពិនិត្យការងាររុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ ១៦០
- ក្រុមអ្នកជំនាញការជាន់ខ្ពស់អាយស៊ីស៊ី-អង្គរ ចុះពិនិត្យការងារមួយចំនួនក្នុងឧទ្យានអង្គរមុនកិច្ចប្រជុំ ១៦៣
- អាជ្ញាធរជាតិអប្សរាប្រគល់មកុដមាសនិងវត្ថុបុរាណមួយចំនួនជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈរក្សាទុក ១៦៤
- កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ៖ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាអបអរសាទរនឹងចំណាត់ការទប់ស្កាត់សំណង់ ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ ១៦៦
- អាជ្ញាធរអប្សរា និងស្ថាប័នគម្រោងអាឡឺម៉ង់អភិរក្សទេពអប្សរា ចុះអនុស្សរណៈយោគយល់លើគម្រោងជួសជុល និងអភិរក្សប្រាសាទក្នុងរមណីយដ្ឋានអង្គរ ១៦៩
- អាជ្ញាធរជាតិអប្សរាដកហូតគ្រឿងចក្រកាយដីត្រពាំងបុរាណខាងលិចបារាណីទឹកថ្លា! ១៧៦

ផ្នែកទី ៤

ការគ្រប់គ្រងបរិស្ថាន ទឹក និងព្រៃឈើ

- អ្នកជំនាញសម្រេចកាប់ដើមស្តង់ដារមួយដើមនៅប្រាសាទតាព្រហ្ម ដើម្បីបញ្ចៀសហានិភ័យប្រាសាទ និងរក្សាសុវត្ថិភាពភ្ញៀវទេសចរ ៦
- សេចក្តីជូនដំណឹង ស្តីពីការកាត់ដកហូតដើមឈើដាច់ និងកាត់ក្រីមែកឈើដាច់ មែករស់ នៅតាមបរិវេណប្រាសាទ និងតាមទីតាំងនានាក្នុងរមណីយដ្ឋានអង្គរ ៩
- កូនសត្វទោចម្មុជទី៣ បានចាប់កំណើតហើយក្នុងឧទ្យានអង្គរ ២៤
- រយៈពេល៦ខែដើមឆ្នាំ២០១៧អាជ្ញាធរអប្សរាបានដាំកូនឈើជាង១២០០០ដើម ៣០
- សេចក្តីជូនដំណឹងស្តីពីការកាត់ដកហូតដើមឈើដាច់ កាត់ដើមឈើពាក់កណ្តាលដើម និងកាត់ក្រីមែកឈើដាច់ មែករស់ នៅបរិវេណប្រាសាទ និងតាមទីតាំងនានាក្នុងរមណីយដ្ឋានអង្គរ ៤៣
- អាជ្ញាធរជាតិអប្សរាដាំដើមគគីរ១៨០០ដើមនៅច្រកចូលខាងកើតភ្ញៀវខាងត្បូងក្នុងបរិវេណប្រាសាទតាព្រហ្ម ៧៤
- ភ្ញៀវលាយខ្យល់មួយមេធំបណ្តាលឲ្យដើមឈើតំបន់អង្គរដួលរលំជាច្រើនដើម ៩៤
- អាជ្ញាធរជាតិអប្សរាសូមឲ្យប្រុងប្រយ័ត្នព្រោះពេលភ្ញៀវខ្យល់អាចបណ្តាលឲ្យដើមឈើដួលរលំ ៩៩
- អាជ្ញាធរជាតិអប្សរាអះអាងថាគ្មានទឹកជំនន់ក្នុងតំបន់ប្រាសាទទេ ១០១
- អ្នកជំនាញអាជ្ញាធរជាតិអប្សរារំដោះទឹកភ្លៀងដែលដក់នៅក្នុងប្រាសាទអង្គរវត្ត ១០២
- វាលស្មៅជាប់កសិនុប្រាសាទអង្គរវត្តត្រូវបានរៀបចំឱ្យមានភាពស្រស់ត្រកាល ១០៤
- សេចក្តីជូនដំណឹងស្តីពីការគាស់យកចេញនូវដើមឈើ ការកាត់ក្រីមែកឈើតូចៗ និងបោចវល្លីមួយចំនួនដែលប៉ះពាល់ទេសភាពប្រាសាទនៅក្នុងបរិវេណ និងមុខប្រាសាទអង្គរវត្ត ១០៦
- សេចក្តីជូនដំណឹងស្តីពីការកាត់ដកហូតដើមឈើ កាត់ពាក់កណ្តាលដើម និងកាត់ក្រីមែកឈើដាច់ និងមែករស់នៅតាមបរិវេណប្រាសាទ និងតាមភូមិនានាក្នុងរមណីយដ្ឋានអង្គរ ១០៧
- សាធារណជនគាំទ្រចំណាត់ការអាជ្ញាធរជាតិអប្សរារៀបចំវាលស្មៅមុខកសិនុ ប្រាសាទអង្គរវត្តឱ្យមានភាពស្រស់ត្រកាល ១០៩



- សេចក្តីជូនដំណឹងស្តីពីការកាត់ដកហូតដើមឈើ កាត់ក្រីមែកឈើ និងលះធាងដើមត្នោត នៅតាមបរិវេណប្រាសាទ និងតាមភូមិនានាក្នុងរមណីយដ្ឋានអង្គរ ១១១
- មន្ត្រីជំនាញបង្ហាញអំពីការត្រៀមខ្លួនសម្រាប់ជំនន់ទឹកភ្លៀងចន្លោះពីថ្ងៃទី១៣-២២ ខែតុលានេះ: ១១២
- សេចក្តីជូនដំណឹងស្តីពី ការរៀបចំសណ្តាប់ធ្នាប់ចំណត និងអ្នកលក់ដូរនៅមុខបរិវេណប្រាសាទអង្គរវត្ត ១៤៧
- សេចក្តីជូនដំណឹងស្តីពីការកាត់សម្អាតដើមឈើ កាត់ក្រីមែកឈើ កាត់ច្រើបចុងមែក និងកាត់គូដើមឈើ នៅតាមបរិវេណប្រាសាទ និងតាមភូមិនានាក្នុងរមណីយដ្ឋានអង្គរ ១៧៤
- អាជ្ញាធរជាតិអប្សរាបើកសវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរសម្រាប់ឆ្នាំ២០១៧ និង២០១៨ ១៧៩
- អ្នកជំនាញអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញការឥណ្ឌារកដំណោះស្រាយសង្គ្រោះ ដើមឈើក្នុងប្រាសាទតាព្រហ្ម ១៨១
- សវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គររបស់អាជ្ញាធរជាតិអប្សរាឆ្នាំ២០១៧-២០១៨ នៅតែបន្តភាពវិជ្ជមាន ១៨៦

ផ្នែកទី ៥

ការបណ្តុះបណ្តាល

- អាជ្ញាធរជាតិអប្សរាបានបើកវគ្គបណ្តុះបណ្តាលដល់បុគ្គលិកថ្មីចំនួន១០៣នាក់ ស្តីពីប្រព័ន្ធគ្រប់គ្រង បរិស្ថានអង្គរ ផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក ... ១២
- អាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមគ្រូទេព្យស្ម័គ្រចិត្តជប៉ុន បើកវគ្គបណ្តុះបណ្តាល បច្ចេកទេសសង្គ្រោះបឋមដល់មន្ត្រីភ្នាក់ងារទេសចរណ៍ចំនួន៤០នាក់ ២៧
- មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរាទទួលវគ្គបណ្តុះបណ្តាលអំពីវិទ្យាសាស្ត្រពាក់ព័ន្ធ នឹងការអភិរក្សបុរាណដ្ឋាននៅតំបន់អង្គរពីអ្នកជំនាញកូរ៉េ ៣៥
- អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសស្តីពីការប្រើប្រាស់ ថាមពលពន្លឺព្រះអាទិត្យដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព ៣៦
- មន្ត្រីបុគ្គលិកបច្ចេកទេសអាជ្ញាធរជាតិអប្សរា២៣នាក់បានបញ្ចប់ដោយជោគជ័យ លើវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសក្រោមភារកិច្ចសហការពីស្ថានទូតអាមេរិកប្រចាំកម្ពុជា ៤១
- មន្ត្រីជំនាញនិងភ្នាក់ងារទេសចរណ៍អាជ្ញាធរជាតិអប្សរាបានបញ្ចប់វគ្គសិក្សាស្តីពីការគ្រប់គ្រងទេសចរណ៍ នៅតំបន់ បេតិកភណ្ឌពិភពលោក ៥៤
- កម្មសិក្សាការី១០ប្រទេសបានបញ្ចប់វគ្គសិក្សារយៈពេលខ្លីនៅតាមការដ្ឋានអំពីប្រវត្តិសាស្ត្រខ្មែរ និងការស្រាវជ្រាវបុរាណវិទ្យានៅលើទឹកដីអង្គរ ៥៥
- សិក្ខាកាម២៦រូបបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាសង្គ្រោះបឋមនៅអាជ្ញាធរជាតិអប្សរា ៧២
- មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាទទួលការបណ្តុះបណ្តាលអំពីនីតិវិធីអនុវត្តបរិកាមវិធីសម្រាប់ឆ្នាំ២០១៨ ១២៦
- មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាចែករំលែកបទពិសោធន៍ការងារគ្រប់គ្រងរមណីយដ្ឋានអង្គរ ដល់ប្រតិភូមកពីប្រទេសឥណ្ឌូណេស៊ី ១៣៤
- បុគ្គលិកអាជ្ញាធរជាតិអប្សរាទទួលការបណ្តុះបណ្តាលពីអ្នកជំនាញកូរ៉េផ្នែកពិសោធន៍ភាពរឹងមាំរបស់ សម្ភារៈដើម្បីជួសជុលសំណង់បុរាណក្នុងឧទ្យានអង្គរ ១៧៤

ផ្នែកទី ៦

ការសិក្សាស្រាវជ្រាវ

- ឯកសារថ្មីៗស្តីពីវិវឌ្ឍន៍វិស័យវប្បធម៌ខ្មែរនៃបេតិកភណ្ឌពិភពលោកនៅអាវ៉ាប់ និងឯកសារសំខាន់
ជាច្រើនទៀតមាននៅក្នុងបណ្ណាល័យនៃអាជ្ញាធរជាតិអប្សរា៤
- អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាស្តីពីការងារស្រាវជ្រាវនៅមន្ទីរពេទ្យទន្លេស្ងួត
ដល់និស្សិតអន្តរជាតិមកពី៩ប្រទេស ៤៤
- ចម្លាក់បដិមាដ៏ធំត្រូវបានរកឃើញនៅមន្ទីរពេទ្យទន្លេស្ងួតខាងជើងក្រុងអង្គរធំ៤៦
- កំណាយស្រាវជ្រាវនៅអតីតមន្ទីរពេទ្យបុរាណនាប្រាសាទទន្លេស្ងួតរកឃើញព្រះបដិមា «កែសជ្យគុរ»
ដែលជាព្រះពុទ្ធស្តេចថ្មី ៤៣
- កម្មសិក្សាការី១០ប្រទេសបានបញ្ចប់វគ្គសិក្សារយៈពេលខ្លីនៅតាមការដ្ឋានអំពីប្រវត្តិសាស្ត្រខ្មែរ
និងការស្រាវជ្រាវបុរាណវិទ្យានៅលើទឹកដីអង្គរ ៤៨
- វត្ថុបុរាណធ្វើពីដីដុតនិងថ្មក្រហមចំនួនធំត្រូវបានរកឃើញនៅក្នុងឧទ្យានអង្គរ ដោយមន្ត្រីអាជ្ញាធរជាតិអប្សរា ៤៩
- អាជ្ញាធរជាតិអប្សរាសហការជាមួយមជ្ឈមណ្ឌល KJ Somaiya នៃប្រទេសឥណ្ឌា
រៀបចំសិក្ខាសាលាស្តីពី អង្គរក្នុងបរិបទព្រះពុទ្ធសាសនាអន្តរជាតិ ១០៣
- ប្រវត្តិចេតិយ ជ័យនន្ទ ដែលសង់ក្នុងបរិវេណប្រាសាទអង្គរវត្ត ១៣៤
- ស្ថាប័នគម្រោងអភិរក្សអាឡឺម៉ង់-អប្សរា បើកសន្និសីទវិទ្យាសាស្ត្រស្តីពីការអភិរក្សក្នុងរមណីយដ្ឋានអង្គរ ១៧០

ផ្នែកទី ៧

ការអភិវឌ្ឍទេសចរណ៍

- ប្រាសាទតានៃបង្អួតសម្រស់ក្នុងព្រៃខាងជើងប្រាសាទតាព្រហ្ម ២៥
- ទឹកក្នុងកសិន្ទុអង្គរវត្តនាខែវស្សាស្រស់ស្អាតគួរឲ្យចង់ទស្សនា ៥២
- ប្រតិកូអាជ្ញាធរជាតិអប្សរាចេញដំណើរទៅសម្តេចការតាំងពិព័រណ៍រូបថតតំបន់អង្គរ
នៅរមណីយដ្ឋានភ្នំហ័ងសានប្រទេសចិន៦៥
- ការតាំងពិព័រណ៍រូបថតតំបន់អង្គរនៅតំបន់ភ្នំហ័ងសាននៃសាធារណៈរដ្ឋប្រជាមានិតចិន
បានសម្តេចជាផ្លូវការហើយ ៦៧
- មកដល់ទៀតហើយ ព្រឹត្តិការណ៍សមរាត្រី (Angkor Equinox) នៅប្រាសាទអង្គរវត្ត..... ៨៥
- អាជ្ញាធរជាតិអប្សរាជួបពិភាក្សាការងារជាមួយស្ថាប័នឯកជនដើម្បីបង្កើនគុណភាព
វិស័យទេសចរណ៍នៅតំបន់រមណីយដ្ឋានអង្គរ ៩២
- ទេសភាពស្រស់ស្រាយនារដូវវស្សា១១៦
- សូមអញ្ជើញទស្សនាទិដ្ឋភាពប្រាសាទបន្ទាយក្តី ១២០
- ប្រាសាទតាសោម ១២១
- បន្ទាយសំរឹះ ជាប្រាសាទតូចតែមានរចនាបថស្រដៀងនឹងប្រាសាទអង្គរវត្ត ១៣០
- សេចក្តីជូនដំណឹងស្តីពី ការដាក់ឱ្យអនុវត្តការបង់ថ្លៃសេវាសាធារណៈស្តីពីការគ្រប់គ្រងការប្រមូលចំណូល
ពីសេវាផ្សេងៗក្នុងតំបន់រមណីយដ្ឋានអង្គរតាមគណនីរបស់អាជ្ញាធរអប្សរា នៅធនាគារជាតិនៃកម្ពុជា
សាខាខេត្តសៀមរាប១៤៦



ឯកសារព័ត៌មានផ្សាយនៅលើគេហទំព័រ និងបណ្ណាញទំនាក់ទំនងសង្គម
របស់អាជ្ញាធរជាតិអប្សរាប្រចាំឆ្នាំ២០១៧

- ព្រឹត្តិការណ៍កីឡា RAID Amazonas លើកទី២បានចាប់ផ្តើមហើយនៅលើទឹកដីអង្គរនាព្រឹកមិញនេះ!១៥០
- Raid Amazonas ព្រឹត្តិការណ៍កីឡាដែលផ្សារភ្ជាប់នឹងវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ វិស័យទេសចរណ៍ ជីវភាពពិតៗរបស់ប្រជាជនខ្មែរទៅកាន់ពិភពលោក ១៥៩
- គម្រោងស្ថាប័នអាឡឺម៉ង់-អប្សរាអភិរក្សទេពអប្សរ តាំងពីពេលវិទ្យាសាស្ត្រអំពីការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យានិងសម្ភារៈក្នុងការជួសជុលសំណង់ក្នុងរមណីយដ្ឋានអង្គរ ១៧៥
- ប្រាសាទអង្គរវត្តកាន់តែមានសម្រស់ស្រស់ត្រកាល ១៨៥

ផ្នែកទី ៨
ការអភិវឌ្ឍសហគមន៍

- ធមាសទី១ឆ្នាំ២០១៧ ការអនុញ្ញាត និងជួសជុលសំណង់ក្នុងតំបន់អង្គរជាង៣០០ករណី ៣
- ធមាសទី១ឆ្នាំ២០១៧ អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតសាងសង់និងជួសជុលសំណង់ តូចតាចចំនួន ៣២៦ ករណី ក្នុងតំបន់អង្គរ ២៦
- ៦ខែដើមឆ្នាំ២០១៧អាជ្ញាធរជាតិអប្សរាទទួលសំណើសាងសង់ផ្ទះជាង៦០០ករណី និងបានអនុញ្ញាតជិត៣០០ករណី ៣៧
- ប្រជាជនភូមិធម្មជាតិរុនតាឯកទទួលបានសេវាកម្មពិនិត្យសុខភាពឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តជុំវិញពិភពលោករបស់សហរដ្ឋអាមេរិក ៧០
- លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរាប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន២វត្ត ក្នុងឧទ្យានអង្គរនារដូវកាន់បិណ្ឌ ៨៣
- អាជ្ញាធរជាតិអប្សរាឧបត្ថម្ភដល់កីឡាករនិងគណៈកម្មការទូកងរមកពីស្រុក និងក្រុងក្នុងរមណីយដ្ឋានអង្គរ ១២៧
- ក្នុងខែតុលា អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតការជួសជុលសំណង់តូចៗបានចំនួន ៤៧ករណី ១៣២
- សហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជាព្រមព្រៀងទទួលទិញសណ្តែកផ្កាយពីប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក . ១៤២
- អាជ្ញាធរជាតិអប្សរាជម្រុញទីផ្សារកសិផលអ្នកស្រុកអង្គរតាមរយៈកម្មវិធីតាំងបង្ហាញផលិតផលបន្លែ ផ្លែឈើកម្ពុជាលើកទី១០នៅទីក្រុងសៀមរាប ១៥៧
- ភូមិធម្មជាតិរុនតាឯកនឹងរៀបចំពិធីបុណ្យឆ្លងសាឡុំ នៅចុងខែឆ្នុនេះ ១៨២

ផ្នែកទី ៩
ទំនៀមទម្លាប់អ្នកស្រុកអង្គរ

- ជំនឿបែងអារឹសរបស់អ្នកស្រុកអង្គរ ៣១
- វត្តបន្ទាយក្បាលចិនជាឧទាហរណ៍មួយនៃពហុជំនឿក្នុងជីវិតខ្មែរ ៣៣


ផ្នែកទី ១០
ចំណេះដឹងទូទៅអំពីបេតិកភណ្ឌ

- សុខសន្តិភាពបានធ្វើឱ្យអង្គរវត្តបង្ហាញនូវស្នាមញញឹមដល់ទេសចរគ្រប់ទិសទី និងស្រូបទាញចំណូលមិនចេះរឹងស្ងួត! ១១



- កម្ពុជាអបអរសាទរព្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៥
- រាជរដ្ឋាភិបាលកម្ពុជាធ្វើសារលិខិតថ្លែងអំណរគុណ អគ្គនាយិកាអង្គការយូណេស្កូ ក្រោយ «ព្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក១៦
- រាជរដ្ឋាភិបាលកម្ពុជាធ្វើសារលិខិតជូនជនរួមជាតិចូលរួមអបអរសាទរបន្ទាប់ពី «ព្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៩
- អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីអបអរសាទរការចុះបញ្ជីតំបន់ព្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក នៅមុខព្រាសាទអង្គរវត្ត ២០
- វណ្ណ មូលីវណ្ណ ៖ បិតាស្ថាបត្យកម្មខ្មែរនិងជាស្ថាបនិកនៃអាជ្ញាធរជាតិអប្សរា បានទទួលមរណភាពក្នុងជន្មាយុ៩១ឆ្នាំ ៩៣
- កម្រងរូបភាពពិធីបុណ្យសពលោកតា វណ្ណ មូលីវណ្ណ ៩៧
- ក្រុមប្រឹក្សាយុវជនជាង១០០នាក់មកទស្សនាស្វែងយល់ពីតំបន់រមណីយដ្ឋានអង្គរ ១០៨
- សារមន្ទីរព្រះនរោត្តមសីហនុអង្គរ៖ បណ្តុំនៃចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ចម្លាក់សិល្បៈ បម្រែបម្រួលនៃសាសនានៅកម្ពុជានាអតីតកាល ១២៣
- លលាណ៍ក្បាលមនុស្សដែលមានអាយុជាង៣ពាន់ឆ្នាំ មានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ . ១២៥
- GACP នឹងប្រារព្ធខួប២០ឆ្នាំនៃការងារអភិរក្សអង្គរ ១៣៣
- រមណីយដ្ឋានអង្គរនៅតែបន្តល្បីល្បាញក្រោមដំបូលសុខសន្តិភាពនិងអភិវឌ្ឍន៍នៅកម្ពុជា ១៤៣
- សេចក្តីជូនដំណឹងជ្រើសរើសបុគ្គលិក០២រូប កម្រិតបរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រទុតិយភូមិ ឱ្យបម្រើការងារនៅនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ ១៥២
- សេចក្តីជូនដំណឹងស្តីពីការបិទបរិវេណទស្សនាមួយចំនួននៅក្នុងព្រាសាទអង្គរវត្ត សម្រាប់ព្រឹត្តិការណ៍ថតរូប អបអរសាទរខួបលើកទី២៥ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ១៥៣
- ថ្ងៃនេះជាខួប២៥ឆ្នាំដែលអង្គរបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៦៨
- ពិធីរំលឹកខួប២៥ឆ្នាំនៃការដាក់បញ្ចូលអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក បង្ហាញពីភាពជោគជ័យនៃការងារអភិរក្សរមណីយដ្ឋានអង្គរ ១៧២
- អាជ្ញាធរជាតិអប្សរាប្រជុំផ្ទៃក្នុងអនុវត្តអនុសាសន៍របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ១៧៧





ផែនទីដោយនាយកដ្ឋានផ្សព្វផ្សាយ ឆ្នាំ២០១៨

តើប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរមានសិទ្ធិអ្វីខ្លះលើដីរបស់ខ្លួន?

- ១

ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន និងរស់នៅយូរលង់មកហើយ អាចបន្តរស់នៅទៅទៀតបាន ដោយមិនមានការដេញឱ្យចាកចេញពីភូមិផ្ទះឡើយ ។
- ២

ប្រជាពលរដ្ឋអាចចុះពីផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ថ្មីជំនួសផ្ទះចាស់បាន ដោយមានការសុំអនុញ្ញាតពីសមត្ថកិច្ចនៃអាជ្ញាធរជាតិអប្សរា ។
- ៣

ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រង និងចាត់ចែងដីធ្លីតាមរូបភាពដូចជា ផ្ទេរមរតក ទៅឱ្យញាតិសន្តានពីឪពុកម្តាយទៅកូនក្មួយ ឬលក់ដូរឱ្យអ្នកភូមិផងជាមួយគ្នា ដើម្បីដោះស្រាយជីវភាព ប៉ុន្តែហាមឃាត់លើសកម្មភាពទិញ-លក់ដីរបស់ល្បួញក្នុងគោលដៅធ្វើអាជីវកម្មកចំណេញសម្រាប់ក្រុមហ៊ុន ឬបុគ្គល ឬការទិញ-លក់ដី សម្រាប់យកទៅសាងសង់សណ្ឋាគារ គោជនីដ្ឋាន ខាត់អូរ ជាដើម។ល។